



PRINCE
BANK

របាយការណ៍ប្រចាំឆ្នាំ
២០២៤



ANNIVERSARY
Trust . Growth . Excellence

**ជាមួយគ្នា យើងបន្តបំពេញ
និងផ្ដោតលើសពីការរំពឹងទុក**

មួយទសវត្សរ៍នៃទំនុកចិត្ត រដ្ឋភាព និងឧត្តមភាព ក្នុងការបម្រើអតិថិជនប្រកបដោយ
សុចរិតភាព និងនរោទុរត្តន៍។ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ
យើងនៅតែបន្តបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុមួយដែល
ជោគជ័យ និងអាចជឿទុកចិត្តបាន។

មាតិកា

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល 0១ និង ប្រធាននាយកប្រតិបត្តិ

- ០៣ សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
- ០៥ សាររបស់ប្រធាននាយកប្រតិបត្តិ

0២ ទិដ្ឋភាពទូទៅ

- ០៩ អំពីធនាគារ ព្រីនស៍
- ១១ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
- ១៣ សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២៤
- ១៣ សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ
- ១៤ លទ្ធផលហិរញ្ញវត្ថុ
- ១៥ ជំហានដោតដៃ
- ១៩ បណ្តាញការិយាល័យប្រតិបត្តិការ
- ២២ បណ្តាញអេធីអឹម
- ២៤ សេវាកម្មហិរញ្ញវត្ថុអាជីវកម្ម
- ២៩ ទិដ្ឋភាពធនធានមនុស្សឆ្នាំ ២០២៤
- ៣៥ គម្រោងឌីជីថល
- ៣៨ គោលការណ៍ប្រតិបត្តិតាម

0៣ រចនាសម្ព័ន្ធធនាគារ

- ៤៣ រចនាសម្ព័ន្ធរបស់ស្ថាប័ន
- ៤៥ អភិបាលកិច្ចសាជីវកម្ម
- ៤៥ ភាគទុនិក
- ៤៥ ក្រុមប្រឹក្សាភិបាល
- ៥១ ប្រវត្តិបង្កើតអភិបាល
- ៥៦ ប្រវត្តិបង្កើតនៃក្រុមប្រឹក្សាភិបាល
- ៥៧ ប្រវត្តិបង្កើតដឹកនាំជាន់ខ្ពស់

0៤ ទំនួលខុសត្រូវសង្គម

- ៨១ ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ
ប្រកបដោយចីរភាព
- ៨២ សកម្មភាពទំនួលខុសត្រូវសង្គម ២០២៤

0៥ ការទទួលស្គាល់នានា

- ៩៧ ព័ត៌មានស្ថាប័ន
- ១០០ ពានរង្វាន់ និងការទទួលស្គាល់

0៦ របាយការណ៍ហិរញ្ញវត្ថុ

- ១០៧ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ១១១ របាយការណ៍សវនករឯករាជ្យ
- ១១៤ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ១១៥ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
- ១១៦ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- ១១៨ របាយការណ៍លំហូរសាច់ប្រាក់
- ១១៩ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

០១

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
និង ប្រធាននាយកប្រតិបត្តិ

០១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

០៣

០២. សាររបស់ប្រធាននាយកប្រតិបត្តិ

០៥

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

លោក ហ៊ិន សុរេនា

ប្រធានក្រុមប្រឹក្សាភិបាល និងសហស្ថាបនិក ធនាគារ ព្រីនស៍ ម.ក



ខ្ញុំមានកិត្តិយសជាខ្ពង់ខ្ពស់ដែលខ្ញុំទទួលបានតួនាទីជាប្រធាននៃក្រុមប្រឹក្សាភិបាល របស់ធនាគារ ព្រីនស៍ ដែលដឹកនាំស្ថាប័នរបស់យើងឆ្ពោះទៅកាន់អនាគតដែលពេញទៅដោយឱកាស នរនុវត្តន៍ និងការប្តេជ្ញាចិត្តបន្តឆ្ពោះទៅរកឧត្តមភាព។ នៅពេលដែលយើងមើលឃើញពីសមិទ្ធផលនៃឆ្នាំ២០២៤ និងរៀបចំផែនការពេលខាងមុខ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ម្ចាស់ភាគហ៊ុន ដៃគូ និងសមាជិកក្រុមការងារដែលខិតខំប្រឹងប្រែង សម្រាប់ការជឿទុកចិត្ត និងការគាំទ្រគល់បំណងរបស់ពួកគេ។

ចាប់តាំងពីការកើតឡើងមក ធនាគារ ព្រីនស៍ត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភនៃនរនុវត្តន៍ ការផ្តោតលើអតិថិជនជាមួយ និងបរិយាបន្នហិរញ្ញវត្ថុ។ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងកំណត់ឡើងវិញនូវទិដ្ឋភាពធនាគារ យើងនៅតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្រដ៏ជ័យជំនះរបស់យើង ដោយធានាថា សេវាកម្មរបស់យើងមិនត្រឹមតែទំនើប និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រុងប្រយ័ត្ន រក្សាសុវត្ថិភាព និងអាចប្រើប្រាស់បានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការវិនិយោគរបស់យើងក្នុងដំណោះស្រាយធនាគារឈានមុខគេបានពង្រឹងវិធីដែលអតិថិជនរបស់យើងធ្វើអន្តរាគមន៍ជាមួយយើង ដោយធ្វើការប្តេជ្ញាចិត្តរបស់យើងចំពោះសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួន និងដោយរលូន។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរខ្លីៗដែលតែងមិនមែនជាគោលដៅរបស់យើងទេ។ នៅធនាគារ ព្រីនស៍ យើងជឿជាក់លើគុណភាព ភាពជឿនលឿននៃបច្ចេកវិទ្យាជាមួយនឹងទំនាក់ទំនងរបស់មនុស្ស ដោយធានាថាអតិថិជនរបស់យើងទទួលបានសេវាធនាគារដ៏ជ័យជំនះដាច់ពីគេ ដោយទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ផ្ទាល់ខ្លួនពីធនាគារបែបប្រពៃណី។ ការផ្តោតសំខាន់ៗនេះ អាចឱ្យយើងផ្តល់នូវបទពិសោធន៍ផ្នែកធនាគារដ៏ទូលំទូលាយមួយ ដែលសមស្របទៅនឹងតម្រូវការហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់បុគ្គល និងអាជីវកម្មដូចគ្នា។

ស្របពេលដែលយើងចាប់ផ្តើមបោះជំហានទៅមុខ ឬ ជំពូកថ្មីនៃដំណើរវិវត្តន៍របស់យើង អនុញ្ញាតឱ្យខ្ញុំគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ចំពោះការជំរុញនរនុវត្តន៍ ភាពពេញចិត្តរបស់អតិថិជន និងកំណើនប្រកបដោយចីរភាព។ ដោយមានក្រុមការងារប្រកបដោយចាមពល ចក្ខុវិស័យរឹងមាំ និងការប្រាថ្នាចង់បានភាពរីកចម្រើន យើងត្រៀមខ្លួនបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលល្អលើសគេ ដើម្បីកសាងអនាគតកាន់តែត្រចះត្រចង់សម្រាប់ម្ចាស់ភាគហ៊ុននិងអតិថិជនដ៏មានតម្លៃរបស់យើង។ លើសពីភាពជោគជ័យផ្នែកហិរញ្ញវត្ថុ យើងទទួលស្គាល់ការទទួលខុសត្រូវរបស់យើងចំពោះសហគមន៍ដែលយើងបម្រើ។ តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព កម្មវិធីទទួលខុសត្រូវសង្គមសាធារណៈ (CSR) និងភាពជាដៃគូយុទ្ធសាស្ត្រ យើងមានគោលបំណងចូលរួមចំណែកយ៉ាងមានអត្ថន័យចំពោះភាពធន់នឹងសេដ្ឋកិច្ច

និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍសង្គមរបស់កម្ពុជា។ តាមរយៈការលើកកម្ពស់ចំណេះដឹងនិងបរិយាបន្នហិរញ្ញវត្ថុ យើងប្តេជ្ញាពង្រឹងការរស់នៅ និងផ្តល់អាទិភាពដល់បុគ្គលទូទាំងប្រទេស។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រគត់អាករ និងការដឹកនាំប្រកបដោយចក្ខុវិស័យក្នុងការរៀបចំវិស័យហិរញ្ញវត្ថុដែលមានភាពធន់ និងរីកចម្រើន។ ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះភាពល្អិតល្អនៃបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ និងការថ្លៃប្រខិតគឺជាឧបករណ៍មួយក្នុងការជំរុញវិស័យហិរញ្ញវត្ថុដែលស្ថាប័នដូចជាធនាគារ ព្រីនស៍ អាចរីកចម្រើន និងរួមចំណែកយ៉ាងមានអត្ថន័យដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណចំពោះការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលផ្តល់អាទិភាពឱ្យយើងបន្តលើកកម្ពស់ស្តង់ដាររបស់យើង និងបម្រើអតិថិជនរបស់យើងជាមួយនឹងកម្រិតខ្ពស់បំផុតនៃការជឿទុកចិត្ត និងផ្តល់នូវភាពស្មោះត្រង់។

ស្របពេលដែលយើងចាប់ផ្តើមបោះជំហានទៅមុខ ឬ ជំពូកថ្មីនៃដំណើរវិវត្តន៍របស់យើង អនុញ្ញាតឱ្យខ្ញុំគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ចំពោះការជំរុញនរនុវត្តន៍ ភាពពេញចិត្តរបស់អតិថិជន និងកំណើនប្រកបដោយចីរភាព។ ដោយមានក្រុមការងារប្រកបដោយចាមពល ចក្ខុវិស័យរឹងមាំ និងការប្រាថ្នាចង់បានភាពរីកចម្រើន យើងត្រៀមខ្លួនបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលល្អលើសគេ ដើម្បីកសាងអនាគតកាន់តែត្រចះត្រចង់សម្រាប់ម្ចាស់ភាគហ៊ុននិងអតិថិជនដ៏មានតម្លៃរបស់យើង។

សូមអរគុណចំពោះការជឿទុកចិត្ត និងភាពជាដៃគូរបស់អ្នក។ យើងរួមគ្នាកសាងអនាគតនៃប្រព័ន្ធធនាគារឱ្យកាន់តែខ្លាំងក្លា មានភាពឆ្លាតវៃ និងប្រកបដោយបរិយាបន្ន។

សាររបស់ប្រធាននាយកប្រតិបត្តិ

លោក LOOI KOK SOON

អភិបាលមិនឯករាជ្យប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ



សូមគោរព ម្ចាស់ភាគហ៊ុន អតិថិជន ដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់!

ខ្ញុំមានកិត្តិយសដ៏អស្ចារ្យក្នុងការណែនាំខ្លួនក្នុងនាមជាប្រធាននាយកប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ ចាប់តាំងពីខ្ញុំទទួលបានតួនាទីនេះ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ មក ខ្ញុំត្រូវបានបំផុសគំនិតយ៉ាងជ្រាលជ្រៅដោយស្មារតីនិរន្តរ៍ ការលះបង់ឥតអាការ និងការប្តេជ្ញាចិត្តដ៏កំពូលចំពោះស្ថាប័នរបស់យើង។ ជាមួយគ្នា យើងនឹងបន្តដឹកនាំធនាគារ ព្រីនស៍ ឆ្ពោះទៅកាន់អនាគត ដែលពោរពេញដោយឱកាសថ្មី សមិទ្ធផលកាន់តែធំ និងភាពលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

បើត្រលប់មកមើលឆ្នាំមុន ខ្ញុំអាចនិយាយដោយមោទនភាពថា យើងបានបង្ហាញខ្លួនជាស្ថាប័នហិរញ្ញវត្ថុដែលមានភាពរឹងមាំ សម្របខ្លួនបានល្អ និងបន្តសម្រេចកំណត់ត្រាថ្មីៗ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក យើងនៅតែអាចបង្ហាញកម្លាំងនៃភាពធន់ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់យើង។ យុទ្ធសាស្ត្រដែលផ្តោតលើនិរន្តរ៍ ការផ្តល់សេវាកម្មអតិថិជនល្អឥតខ្ចោះ និងការរៀបចំផែនការសម្រាប់កំណើនប្រកបដោយនិរន្តរភាព បានធ្វើឱ្យធនាគារ ព្រីនស៍ ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ឆ្នាំ២០២៤ គឺជាកំណត់សម្គាល់សំខាន់មួយក្នុងដំណើររបស់យើង។ យើងបានសម្រេចលទ្ធផលហិរញ្ញវត្ថុដ៏ល្អឯក បង្កើនយុទ្ធសាស្ត្រពង្រីកទីផ្សារ និងធ្វើឱ្យការផ្លាស់ប្តូរឌីជីថលកាន់តែរីកចម្រើន។ ការលើកកម្ពស់សេវាកម្មធនាគារ និងផ្តោតលើអតិថិជន បានធ្វើឱ្យយើងបន្តក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានឥទ្ធិពលខ្លាំង។ យើងមានមោទនភាពក្នុងសមត្ថភាពរបស់យើងក្នុងការផ្តល់សេវាដល់អតិថិជនគ្រប់ដំណាក់កាលពីបុគ្គល សហគ្រាសធុនតូចនិងមធ្យម រហូតដល់សហគ្រាសធុនធំដោយធានាបាននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

សម្លឹងឆ្ពោះទៅមុខ យើងបន្តបែងចែកចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តកំណត់ឡើងវិញនូវបទពិសោធន៍ធនាគារ តាមរយៈបច្ចេកវិទ្យា និរន្តរ៍ និងការផ្តោតលើអតិថិជនជាចម្បង។ ទិដ្ឋភាពហិរញ្ញវត្ថុកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ហើយយើងមានគោលដៅតែមួយគត់ ដើម្បីបន្ត

នៅពីមុខខ្សែកោងនៃការទទួលយកធនាគារឌីជីថល បង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការថែរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន និងភាគីពាក់ព័ន្ធដ៏មានតម្លៃរបស់យើង។

ជាងនេះទៅទៀត យើងសង្កត់ធ្ងន់ថា បេសកកម្មរបស់យើងមិនបានកំណត់ត្រឹមតែការរីកចម្រើនអាជីវកម្មប៉ុណ្ណោះទេ ទំនួលខុសត្រូវសង្គមសាធារណៈ ក៏ជាផ្នែកសំខាន់នៃក្រមសីលធម៌របស់យើងផងដែរ។ យើងប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយគាំទ្រការអប់រំ ការថែទាំសុខភាព និងគម្រោងនិរន្តរភាព ដែលបង្កើតផលប៉ះពាល់ជាតំលៃ និងអាចរក្សាបានយូរអង្វែង។ យើងជឿជាក់ថា ភាពជោគជ័យរបស់យើងមិនមែនស្ថិតលើលទ្ធផលហិរញ្ញវត្ថុតែម្យ៉ាងនោះទេ ប៉ុន្តែក៏រួមបញ្ចូលនូវលទ្ធផលវិជ្ជមានដែលយើងបានផ្តល់ឱ្យសហគមន៍ដែរ។

អំណរគុណ និងការទទួលស្គាល់

ខ្ញុំសូមផ្ញើកិច្ចសន្យាថ្មីនេះ ដើម្បីថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក អតិថិជន និងដៃគូអាជីវកម្មជាទីគោរពរបស់យើង។ ការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកបានដើរតួយ៉ាងសំខាន់ចំពោះរដ្ឋានភាពរបស់យើង ហើយយើងរូបរម្យគ្នាឆ្ពោះសម្រេចបាននូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាងនេះ។ នៅពេលដែលយើងឈានទៅមុខ ធនាគារ ព្រីនស៍ នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរ៍ ឧត្តមភាពប្រតិបត្តិការ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធ្វើការឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធទាំងអស់។

សូមអរគុណចំពោះការគាំទ្រជាបន្តបន្ទាប់!



០២

ទិដ្ឋភាពទូទៅ

០១. អំពីធនាគារ ព្រីនស៍	០៩
០២. ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	១១
០៣. សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២៤	១៣
០៤. សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	១៣
០៥. លទ្ធផលហិរញ្ញវត្ថុ	១៤
០៦. ជំហានដោតដំបូង	១៥
០៧. បណ្តាញការិយាល័យប្រតិបត្តិការ	១៩
០៨. បណ្តាញអេធីអ៊ីម	២២
០៩. សេវាកម្មហិរញ្ញវត្ថុអាជីវកម្ម	២៤
១០. ទិដ្ឋភាពធនធានមនុស្សឆ្នាំ ២០២៤	២៩
១១. គម្រោងឌីជីថល	៣៥
១២. គោលការណ៍ប្រតិបត្តិតាម	៣៨



អំពីធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក នៅឆ្នាំ២០២៤៖ ឆ្នាំនៃការរីកចម្រើន និងការច្នៃប្រឌិត

ចាប់តាំងពីការបង្កើតឡើងជាគ្រឹះស្ថាន ព្រីនស៍ ហ្វាយនែន មីក្រូហិរញ្ញវត្ថុ នៅឆ្នាំ២០១៥ ហើយបន្ទាប់មកបានផ្លាស់ប្តូរជាធនាគារពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ធនាគារ ព្រីនស៍ ម.ក បានមានកំណើនយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៤ ធនាគារនេះបានឈរនៅជួរមុខនៃឧស្សាហកម្មធនាគារ ដែលជំរុញដោយបច្ចេកវិទ្យាទំនើប និងការផ្តោតសំខាន់ទៅលើអតិថិជន ក្នុងការកំណត់និមិត្តរូបថ្មីនៃធនាគារឌីជីថល។

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក នៅតែបន្តប្តេជ្ញាជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។ ការវិនិយោគជាយុទ្ធសាស្ត្រ ក្នុងវេទិកាឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុជំរុញដោយប្រព័ន្ធបញ្ញាសិប្បនិម្មិតនិងសេវាកម្មធនាគារប្រកបដោយសមាសភាព (omnichannel) បានជួយបង្កើនបទពិសោធន៍របស់អតិថិជនឱ្យកាន់តែប្រសើរឡើង ផ្តល់ភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះ ធនាគារនៅតែពង្រីកសហការយុទ្ធសាស្ត្រនិងវត្តមានអន្តរជាតិ ដើម្បីបញ្ជាក់បន្ថែមពីការប្តេជ្ញាទាំមុខផ្នែកសេវាហិរញ្ញវត្ថុដល់អតិថិជន។

ការពង្រីកយ៉ាងឆាប់រហ័សរបស់ធនាគារបានបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការបម្រើសហគមន៍ទូទាំងប្រទេស។ ដល់ដើមឆ្នាំ២០២៤ ធនាគារនេះបានបើកសាខាចំនួន ៣៦ ទូទាំងប្រទេស ក្នុងនោះ ១៣ សាខាស្ថិតនៅរាជធានីភ្នំពេញ និង ២៣ សាខានៅខេត្តសំខាន់ៗ ព្រមទាំងដំឡើងម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនអេធីអ៊ីមចំនួន ៨៤ ដែលរួមមានម៉ាស៊ីនអេធីអ៊ីមដែលអាចបើកបរចូលដល់ទីតាំងផ្ទាល់ ជាដំបូងបង្អស់នៅកម្ពុជា។ រាជាកស្ថាននៃការប្តេជ្ញាក្នុងការផ្តល់ភាពងាយស្រួល និងការច្នៃប្រឌិតសម្រាប់អតិថិជន។

ដឹកនាំដោយគណៈគ្រប់គ្រងដែលមានបទពិសោធន៍ និងចក្ខុវិស័យឈានមុខ ធនាគារ ព្រីនស៍ ម.ក មិនត្រឹមតែចូលរួមជាមួយនិទ្ទាការឧស្សាហកម្មនោះទេ ប៉ុន្តែក៏បានកំណត់ស្តង់ដារថ្មីៗ នៅឆ្នាំ២០២៤ ធនាគារបន្តផ្តោតលើការជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កើនបទពិសោធន៍ធនាគារឌីជីថល និងក្លាយជាអ្នកដឹកនាំសំខាន់មួយក្នុងវិស័យធនាគាររបស់ប្រទេស និងពិភពលោក។

ធនាគារ ព្រីនស៍ ម.ក គឺលើសពីស្ថាប័នហិរញ្ញវត្ថុធម្មតា។ វាជាយានជំរុញការរីកចម្រើននៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរនៃឌីជីថល ដោយធានាថា អតិថិជននឹងទទួលបានសេវាធនាគារល្អបំផុតនៅឆ្នាំ២០២៤ និងបន្តទៀត។



ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជាតិច្នោះ។

បេសកកម្ម

ជួយឱ្យអតិថិជនជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ។



គុណតម្លៃ



មានចំណង់ចំណូលចិត្តខ្ពស់

យើងចង់បាននូវឧត្តមភាព និងចង់ជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យ។


ចំណង់ចំណូលចិត្ត គឺជាអ្វីដែលយើងធ្វើចេញពីបេះដូង យើងពេញចិត្តនឹងជួយអតិថិជនរបស់យើងឱ្យទទួលបានជោគជ័យដោយធ្វើអ្វីដែលត្រឹមត្រូវជាតិច្នោះ គ្រប់ពេលទាំងអស់។ យើងមានគោលបំណងសម្រេចឱ្យបាននូវឧត្តមភាព ដោយដំណើរឆ្ពោះទៅមុខជាតិច្នោះ ភាពច្នៃប្រឌិត និងការកែលម្អ។ ទន្ទឹមនឹងនេះ យើងឱ្យតម្លៃ លើកស្ទួយ និងការការពារយ៉ាងខ្លាំងនូវកេរ្តិ៍ឈ្មោះរបស់ធនាគារ ព្រីនស៍។



ផ្ដោតទៅលើលទ្ធផល

យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលយើងចាប់ផ្ដើម។

អតិថិជនរបស់យើងជឿជាក់លើយើង ក្នុងការផ្តល់នូវដំណោះស្រាយដែលធ្វើឱ្យជីវិតរបស់ពួកគាត់ប្រសើរឡើង ហើយយើងក៏បានយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវនេះយ៉ាងហ្មត់ចត់។ យើងចាប់ផ្ដើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយនឹងការដឹងអំពីភាពបន្ទាន់ និងការផ្ដោតលើការសម្រេចឱ្យបាននូវការងារដែលចាំបាច់។ យើងរំពឹង និងយកចិត្តទុកដាក់លើបញ្ហាប្រឈមនានា ហើយឥស្សត្តក្នុងការស្វែងរកគោលដៅរបស់យើងជាក្រុមតែមួយ។



មានគំនិតច្នៃប្រឌិត

យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការសហការគ្នា។

យើងមិនចង់រីករាយត្រឹមអ្វីដែលយើងធ្លាប់បានធ្វើ និងទទួលបានស្ថានភាពដូចពីមុន ដោយធ្វើការងារតាមរបៀបដែលយើងតែងតែធ្លាប់ធ្វើនោះទេ។ យើងស្វែងរកការផ្សេងៗ និងសេរីភាពក្នុងការច្នៃប្រឌិតនូវដំណោះស្រាយរបស់យើង។ យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍នូវដំណោះស្រាយថ្មីៗនៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការសហការគ្នា។ ជាមួយគ្នានេះដែរ យើងត្រូវមានវិស័យនៅពេលធ្វើការពិសោធន៍ និងមានទំនួលខុសត្រូវរៀងៗខ្លួនចំពោះលទ្ធផលចុងក្រោយ។



មានភាពច្នៃប្រឌិត

យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។

យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីដែលល្អបំផុតសម្រាប់អតិថិជន និងធនាគាររបស់យើង។ យើងត្រូវប្រតិបត្តិខ្លួនប្រកបដោយសុចរិតភាពចំពោះរាល់អ្វីទាំងអស់ដែលយើងធ្វើ ហើយកេរ្តិ៍ឈ្មោះរបស់យើងជាបុគ្គល និងក្នុងនាមជាក្រុមហ៊ុនមួយ គឺមានសារៈសំខាន់បំផុត។ ពាក្យរបស់យើង គឺជាចំណងរបស់យើង យើងនិយាយអ្វីដែលយើងចង់និយាយ ហើយយើងធ្វើអ្វីដែលយើងនិយាយ។ យើងមិនអត់អោន ចំពោះរឿងនយោបាយ ការលាក់កំបាំង ឬអាកប្បកិរិយាធ្វើដើម្បីប្រយោជន៍ខ្លួនឯង។



ចេះសហការគ្នា

យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ។

ធនាគារ ព្រីនស៍ ត្រូវបានបង្កើតឡើងដោយបុគ្គលពូកែ ប៉ុន្តែមានតែការធ្វើការជាក្រុមប៉ុណ្ណោះ ដែលយើងសម្រេចបាននូវភាពអស្ចារ្យ។ យើងកសាងទំនាក់ទំនងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារ ដៃគូ និងអតិថិជនដើម្បីជំរុញភាពជោគជ័យ។ ដើម្បីធ្វើដូចនេះបាន យើងត្រូវកសាងការជឿទុកចិត្ត និងស្វែងរកគោលដៅរួមគ្នាជាមួយសហការីរបស់យើង។



មានសហគ្រិនភាព

យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត “ បាទ/ចាស ឬទេ ” ។

យើងក្លាហាន និងហ៊ាន ហើយមានការពិចារណា។ យើងមិនខ្លាចក្នុងការប្រថុយ និងការធ្វើខុសនោះទេ។ យើងមានចក្ខុវិស័យក្នុងការមើលឃើញហួសពីស្ថានភាពបច្ចុប្បន្ន និងធនធានមានកំណត់នាពេលបច្ចុប្បន្នរបស់យើង ដើម្បីបំពេញសក្តានុពលនៃការបណ្តាក់ទុនថ្មីៗ។ យើងមានភាពក្លាហានក្នុងការសម្រេចចិត្ត “បាទ/ចាស ឬទេ” ទោះបីជាពេលខ្លះគ្មានភ័យទុក្ខគ្រប់ទាំងអស់ក៏ដោយ។ ហើយសំខាន់បំផុត យើងមានកម្លាំងចិត្តដើម្បីបញ្ចប់អ្វីដែលយើងចាប់ផ្ដើម។

សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ ២០២៤

ធនាគារ ព្រីនស៍ បន្តពង្រីក និងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនគ្រប់វិស័យ ចាប់ពីអតិថិជនបុគ្គល សហគ្រាសធុនតូចនិងមធ្យម រហូតដល់ក្រុមហ៊ុនសាធារណៈ និងអតិថិជនដែលសម្បូរទ្រព្យ។ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុស្របតាមស្ថានភាពអាជីវកម្មរបស់អតិថិជន និងភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាសម្រាប់ផលិតផលនិងសេវាកម្ម ធនាគារ ព្រីនស៍ បានលើកស្ទួយភាពងាយស្រួល ទំនុកចិត្ត និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជន ក្នុងបរិបទទីផ្សារដែលកំពុងផ្លាស់ប្តូរ និងប្រកួតប្រជែងខ្លាំង។

សេវាហិរញ្ញវត្ថុអាជីវកម្ម បានផ្តោតលើការផ្តល់ដំណោះស្រាយជាកញ្ចប់តាមរយៈផលិតផលឥណទាន ប្រាក់បញ្ញើ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីគាំទ្រការរីកចម្រើនរបស់អតិថិជន សហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាធារណៈ ទាំងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារក្រៅស្រុក។ ផលិតផលសំខាន់ៗ រួមមានឥណទានរយៈពេលវែង ឥណទានវិបារូបន៍ ហិរញ្ញប្បទានពាណិជ្ជកម្ម និងទឹកពាណិជ្ជករ ត្រូវបានរួមបញ្ចូលជាកញ្ចប់ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុគ្រប់គ្រងដោយសមស្របតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់អតិថិជននីមួយៗ។ លើសពីនេះទៀត ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញប្បទានធនាគារ ព្រីនស៍ បានសហការជាមួយ ក្រុមហ៊ុនធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ឥណទានដោយមិនតម្រូវឲ្យមានទ្រព្យធានា ជាពិសេសសម្រាប់សហគ្រាសដឹកនាំដោយសហគ្រិនស្ត្រី ដើម្បីពង្រីកវិសាលភាពទទួលបានហិរញ្ញប្បទានទុន និងការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព។

សេវាហិរញ្ញវត្ថុអតិថិជនបុគ្គល ក៏បានបន្តអភិវឌ្ឍផងដែរ ដោយផ្តល់ជូននូវផលិតផលឥណទានផ្អែកលើតម្រូវការអតិថិជន ដូចជា ឥណទានគេហដ្ឋាន សម្រាប់អតិថិជនបុគ្គល តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឥណទានឃានយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានប្រាក់បៀវត្ស ជាដើម។ ជាមួយគ្នានេះ ប្រាក់បញ្ញើដែលមានភាពច្នៃប្រឌិតមួយចំនួនក៏ត្រូវបានបង្កើតឡើង ដូចជា គម្រោងសន្សំឆ្នាំបៀវត្ស កម្មវិធីបញ្ញើដែលផ្តល់អត្រាការប្រាក់ខ្ពស់ កម្មវិធីសន្សំរួមជាមួយការការពារ (Bancassurance) កម្មវិធីប្រែប្រួលសម្រាប់ប័ណ្ណឥណទាន/ឥណទាន និងការកែលម្អសេវាឌីជីថល ស្របពេលដែលធនាគារបានដាក់ឱ្យដំណើរការប្រព័ន្ធស៊ីនេមាប៊ែរ ដើម្បីធ្វើឲ្យអតិថិជនទទួលបាន និងផ្សារភ្ជាប់នូវបទពិសោធន៍ថ្មី និងសេវាឌីជីថលងាយស្រួល។

សម្រាប់ផ្នែកធនាគារអាទិភាព ធនាគារ ព្រីនស៍ បានបន្តពង្រឹង សេវាហិរញ្ញវត្ថុអាទិភាព តាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុជាច្រើនរួមបញ្ចូលគ្នា ដើម្បីឆ្លើយតបនូវតម្រូវការជីវភាពស៊ីវិល័យ និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជនអាទិភាពរបស់យើង។ តាមរយៈ សាលធនាគារអាទិភាពនៅតាមបណ្តាសាខាក្នុងទីក្រុងភ្នំពេញ អតិថិជនអាទិភាពអាចទទួលបាននូវសេវាផ្ទាល់ខ្លួនពីបុគ្គលិកផ្នែកគ្រប់គ្រងទំនាក់ទំនងអតិថិជន និងអាចចូលរួមក្នុងកម្មវិធីស្តីពីសុខភាពការធ្វើផែនការហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់គ្រួសារ។ រួមជាមួយគ្នានេះ ធនាគារបានដាក់ឱ្យដំណើរការ សេវាគណនីទ្រព្យ



ដែលជាផលិតផលឯកទេស ផ្តល់អត្រាការប្រាក់ទាក់ទាញ ភ្ជាប់ជាមួយសេវាធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃរហូតដល់ មួយលាន ប៊ីសែន ពីរម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ការរីកចម្រើន និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជនអាទិភាពរបស់យើង។

តាមរយៈផលិតផល និងសេវាជាកញ្ចប់ទាំងនេះ ធនាគារ ព្រីនស៍ បានបន្តបញ្ជាក់ពីការប្តេជ្ញាក្នុងភាពជាដៃគូហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត គ្រប់បេសកកម្ម និងសកម្មភាពរបស់អតិថិជន និងអាជីវកម្ម ដោយផ្តល់នូវការសម្រេចចិត្តដល់អតិថិជនរបស់យើង អាចសម្រេចបាននូវ គោលដៅរបស់ពួកគេ ប្រកបដោយ ទំនុកចិត្ត និងភាពធនគ្រប់កាលៈទេសៈ។

សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

ឆ្នាំបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ សូចនាករសមិទ្ធផលគន្លឹះ (%)	២០២៤	២០២៣
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យម្ចាស់	១,៣២%	១,៣៦%
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យសរុប	០,២៤%	០,៣៧%
អនុបាតសាធនភាព	២២,១១%	២៦,៨៥%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	២៤៤,១៤%	១៦០,៩១%

លទ្ធផលហិរញ្ញវត្ថុ



ជំហានជោគជ័យ

- គ្រឹះស្ថានមានសាខាចំនួន ០៣ ដំណើរការនៅរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១០៩ នាក់
- មានទ្រព្យសកម្មសរុបចំនួន ១៣,៧០ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៣៥៦នាក់

២០១៦



២០១៧

- គ្រឹះស្ថានមានសាខាចំនួន ០៥ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តបាត់ដំបង
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១៦៨នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ២៦,៩៣ លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៦៨៨នាក់



២០១៥

ព្រីនស៍ ហ្វាយនែន គឺអិលស៊ី ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

- ២៨ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២០ រួមទាំងរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០០៤នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ២.៨៤៨នាក់
- ប្រព័ន្ធធនាគារឌីជីថលបានដាក់ឱ្យដំណើរការ
- បានចូលរួមក្នុងប្រព័ន្ធសេវាទូទាត់រហ័ស និងសេវាទូទាត់បាតង
- ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ត្រូវបានដាក់ដំណើរការ (តាមរយៈគេហទំព័រ)
- ប្រព័ន្ធទម្រង់អេឡិចត្រូនិក សម្រាប់បុគ្គលិក ត្រូវបានដាក់ដំណើរការ (តាមរយៈគេហទំព័រ)

២០១៩



២០១៨

- គ្រឹះស្ថានមានសាខាចំនួន ០៩ ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម
- គ្រឹះស្ថានមានបុគ្គលិកចំនួន ៦៦១នាក់
- ទ្រព្យសកម្មសរុបបានកើនឡើងដល់ ១៧០,៧០លានដុល្លារអាមេរិក
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ១,៧១១នាក់
- គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជនៅខែកក្កដា
- ប្រព័ន្ធធនាគារស្វ័យប្រវត្តិ Oracle's Flexcube បានដាក់ឱ្យប្រើប្រាស់
- អតិថិជនសរុបមានចំនួន ២.២៦៣នាក់

២០២០



- ៣១ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២១ រួមទាំងរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០១១នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៤.០៦២នាក់
- ដាក់ដំណើរការសាលារង់ចាំសេវាធនាគារអាទិភាព
- ដាក់ដំណើរការប័ណ្ណវិសា និងប័ណ្ណម៉ាស៊ីនកាត
- បញ្ចប់ការដាក់បញ្ចូលប្រព័ន្ធ ខេមប៊ូឌែនស៊ែរស្វ័យ និងវីធីលធន
- ក្លាយជាសមាជិកផ្ទាល់នៃសភាទូទាត់ជាតិ
- ដាក់ដំណើរការសេវាផ្ទេរប្រាក់ក្រៅប្រទេស តាមរយៈធនាគារកសិករ (ប្រើប័ណ្ណ ដុល្លារអាមេរិក យូអ៊ីអិល និងថៃបាត)
- ដាក់ដំណើរការសេវា PRINCE Pay (ស្កេន QR កូដ)



២០២១

- ៣២ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២១ រួមទាំងរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៣៨នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៥.១៣០នាក់
- សាលរង់ចាំសេវាធនាគារអាទិភាពមានចំនួន ០៣ទីតាំង
- ដាក់ដំណើរការគណនីលេខពិសេស
- ដាក់ដំណើរការគណនីព្រីនស៍eAccount
- ដាក់ដំណើរការមុខងារពិសេសអាំងប៉ារអេឡិចត្រូនិច
- ដាក់ដំណើរការមុខងារបង្កើតប័ណ្ណនិម្មិតវិសា និងប័ណ្ណនិម្មិតម៉ាស៊ីនរកាត
- ដាក់ដំណើរការផ្តល់ជូនប័ណ្ណហ័សវីសា និងប័ណ្ណហ័សម៉ាស៊ីនរកាត
- ដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធទិន្នន័យ SWIFT លើកម្មវិធីសេវាធនាគារតាមទូរសព្ទ (PRINCE Mobile App)
- ដាក់ដំណើរការសេវាទូទាត់តាមរយៈប្រព័ន្ធ KHQR
- ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងកិច្ចការឥណទាន
- ដាក់ដំណើរការសេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- ដាក់ដំណើរការកម្មវិធី PRINCE MobileBiz
- ដាក់ដំណើរការកម្មវិធី PRINCE Merchant
- ដាក់ដំណើរការម៉ាស៊ីនអេធីអឹម Drive-Through ដំបូងគេបង្អស់នៅកម្ពុជា
- ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើដោយបន្ថែមមុខងារថ្មីៗ លើកម្មវិធី E-learning កម្មវិធី HRIS និងកម្មវិធី HR In The Pocket
- ដៃគូទូទាត់វិក្កយបត្រមាននៅលើកម្មវិធី PRINCE Mobile មានចំនួន ២៤
- ដៃគូអាជីវកម្ម PRINCE Pay មានចំនួន ១១.៧៤១ហាង

- ៣៣ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២១ រួមទាំងរាជធានីភ្នំពេញ
- គ្រឹះស្ថានមានបុគ្គលិកចំនួន ១.០៧៥នាក់
- គ្រឹះស្ថានបានផ្តល់ឥណទានជូនអតិថិជនចំនួន ៦.៧៧០នាក់
- សាលរង់ចាំសេវាធនាគារអាទិភាព មានចំនួន ០៤ទីតាំង
- ដៃគូអាជីវកម្មសកម្មPRINCE Pay មានចំនួន ២២.១៣៦ (QRស្កេន)
- ដៃគូទូទាត់វិក្កយបត្រនៅលើកម្មវិធី PRINCE Mobile មានចំនួន ២៤
- សហការលើបើងកាស្តរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា
- ដាក់ដំណើរការប័ណ្ណយូភីអាយ
- ដាក់ដំណើរការសេវាផ្ទេរប្រាក់Ria
- ដាក់ដំណើរការសេវាផ្ទេរប្រាក់MTA
- បន្តភាពជាដៃគូសហការជាមួយ រោងភាពយន្ត មេដឺរ ស៊ីនេឆេច
- ដាក់ដំណើរការផលិតផលប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់មុនកាលកំណត់
- ដាក់ដំណើរការឥណទានផ្ទាល់ខ្លួនគ្មានទ្រព្យធានា
- ដាក់ដំណើរការមុខងារKHQRផ្ទាល់ខ្លួន ដែលអាចទទួលបានប្រាក់ពីសមាជិកបាគកង
- មុខងារទូទាត់សម្រាប់សេវាសាធារណៈ តាមរយៈទូរសព្ទ (ក្រសួងសាធារណការ និងដឹកជញ្ជូន)
- មុខងារទូទាត់សម្រាប់ថ្លៃបុព្វលាភ តាមរយៈទូរសព្ទ (សេវាធានារ៉ាប់រង អេ អាយ អេ CB និង People & Partners)

២០២២



២០២៣

- ៣៦ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២១ រួមទាំងរាជធានីភ្នំពេញ
- បុគ្គលិកចំនួន ១.០១៥នាក់បានធ្វើការ
- អតិថិជនកម្ចី ៨.៣៦៥នាក់បានបម្រើ
- សាលរង់ចាំសេវាធនាគារអាទិភាព មានចំនួន ០៤ទីតាំង
- ដៃគូអាជីវកម្មសកម្មPRINCE Pay មានចំនួន ២៦.២៤៦ (QRស្កេន)
- ដៃគូទូទាត់វិក្កយបត្រនៅលើកម្មវិធី PRINCE Mobile មានចំនួន ២៧
- គណនីសន្សំឆ្នាំត្រូវបានដាក់ដំណើរការ
- ឥណទានរថយន្តត្រូវបានដាក់ដំណើរការ
- ដាក់ដំណើរការមុខងារថ្មីៗនៅលើកម្មវិធី PRINCE Mobile
 - បង្កើតប័ណ្ណនិម្មិត យូឡែនដេ
 - បង្កើតប័ណ្ណនិម្មិតដោយគ្មានប័ណ្ណប្លាស្ទិករឹង
 - ភ្ជាប់គណនី
 - ផ្លាស់ប្តូរដែនកំណត់ប័ណ្ណ
 - របាយការណ៍អេឡិចត្រូនិក
 - ធ្វើការទូទាត់បញ្ចូលទឹកប្រាក់សម្រាប់ ផ្លូវល្បឿនលឿនPPSHV
 - ធ្វើបច្ចុប្បន្នភាពលើការទូទាត់របស់ EDC


- ៣៦ សាខាគ្របដណ្តប់ទូទាំងបណ្តាខេត្តចំនួន ២៣ រួមទាំងរាជធានីភ្នំពេញ
- បុគ្គលិកចំនួន ១.០០៥នាក់បានធ្វើការ
- ចំនួនអតិថិជនសរុប ១១៨.៣៧០នាក់
- ចំនួនអតិថិជនកម្ចី ៨.៨៦៦នាក់បានបម្រើ
- ៥៣ ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិបានដាក់ឱ្យដំណើរការ (៤៧ នៅក្នុងសាខា និង ៤៦ នៅក្រៅសាខា)
- ២ម៉ាស៊ីន VTM (Virtual Teller Machine) បានដាក់ឱ្យដំណើរការនៅសាខាអូឡាំព្យា និងសាខាបឹងព្រលិត

២០២៤



- ៦.៥៥០ ប័ណ្ណអេធីអឹម (ស៊ីស៊ីអេស)
- ១៤.៤០៣ ប័ណ្ណឥណទាន (ទាំងម៉ាស៊ីនរកាត វីសា និងយូឡែនដេ)
- ២.៤២០ ប័ណ្ណឥណទាន (ទាំងម៉ាស៊ីនរកាត វីសាកាត និងយូភីអាយកាត)
- កម្មវិធី PRINCE Mobile មានអ្នកប្រើប្រាស់ចំនួន ១១៣.៥៥៦ នាក់
- កម្មវិធី PRINCE MobileBiz មានអ្នកប្រើប្រាស់ចំនួន ៤១០ នាក់
- កម្មវិធី PRINCE Merchant មានអ្នកប្រើប្រាស់ចំនួន ១.៣២៣ នាក់
- ម្ចាស់ហាងទំនិញឬសេវាកម្ម ៤៩.២២៤ នាក់ បានប្រើប្រាស់សេវាកម្ម
- ៣៥ ស្ថាប័នដៃគូ ត្រូវបានដំណើរការប្រើប្រាស់សេវាកម្មទូទាត់វិក្កយបត្រតាមកម្មវិធីធនាគារចល័ត
- គណនីទ្រទ្រព្យ
- គណនីសន្សំឆ្នាំបៀលដី
- ភាពជាដៃគូអាជីវកម្ម បើងកាស្តរេន រោងធនាគារ ព្រីនស៍ ម.ក និង ក្រុមហ៊ុន ហូតតេ អ៊ិនស្ទូរេន (ខេមបូឌា)
- កំណត់ហេតុពាក្យបណ្តឹងតាមរយៈទម្រង់ e-Form អនុញ្ញាតឱ្យក្រុមជំនួយផ្ទៃក្នុង លើកឡើងការតវ៉ា ឬបញ្ហាដែលលើកឡើងដោយអតិថិជន(បញ្ហាដែលមិនទាក់ទងនឹងហិរញ្ញវត្ថុ) ហើយប្រគល់ឱ្យក្រុម/បុគ្គលដែលពាក់ព័ន្ធ សម្រាប់ត្រួតពិនិត្យ និងផ្តល់ដំណោះស្រាយ
- កំណត់ហេតុដោះស្រាយតាមរយៈទម្រង់ e-Form ដែលប្រើប្រាស់ដោយមជ្ឈមណ្ឌលទំនាក់ទំនង ដើម្បីលើកករណីវិវាទ (បញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ) និងប្រគល់ឱ្យក្រុម/បណ្តាញដែលពាក់ព័ន្ធ ដើម្បីដំណើរការការត្រួតពិនិត្យ និងដោះស្រាយករណីដោះស្រាយ រួមមាន ឌីជីថល ម៉ាស៊ីន ATM|CDM, CSS, OTC Transfer,...)

បណ្តាញការិយាល័យប្រតិបត្តិការ



គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារ ព្រីនស៍ ម.ក មានសាខាប្រតិបត្តិការចំនួន ៣៦។

- ០១** ធនាគារ ព្រីនស៍ ម.ក ទីស្នាក់ការកណ្តាល
អគារលេខ៤៤៥ ជាន់ទី១ ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌលមករា រាជធានីភ្នំពេញ។
- ០២** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌជ្រោយចង្វារ - សង្កាត់ព្រែកលៀប
ផ្ទះលេខ៨ និង១០ ផ្លូវជាតិលេខ១២ ភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- ០៣** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌលមករា - សង្កាត់រាលរង់
អគារដីអូឡាំព្យាស៊ីធី លេខអេស២-០១ មហាវិថីព្រះមុនីវង្ស លេខ២១៧ និងវិថីទេពធន លេខ១៨២ សង្កាត់រាលរង់ ខណ្ឌលមករា រាជធានីភ្នំពេញ

- ០៤** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ទន្លេបាសាក់
ប្លុកអា-១ ដីឡូត៍លេខ៧១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ០៥** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌច្បារអំពៅ - សង្កាត់និរោធ
អគារលេខ ២១៨-២១៨អា ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- ០៦** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌចំការមន - សង្កាត់ផ្សារដើមថ្កូវ
ផ្ទះលេខ៣៦៣ ផ្លូវ២៧១ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

- ០៧** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌបឹងកេងកង - សង្កាត់ទួលស្វាយព្រៃទី១
ផ្ទះលេខ ១៧៥ អា បេ សេ ដេ មហាវិថីម៉ៅសេទុង ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
- ០៨** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យ២
ក្បាលដីលេខ២៥៥០ & ២៥៥១ ផ្ទះលេខ៣២អា&៣៣អា មហាវិថីព្រះមុនីវង្ស ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- ០៩** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌឫស្សីកែវ - សង្កាត់ទួលសង្កែទី២
ផ្ទះលេខ ២១១ អ៊ីស្សន្ទ ផ្ទះលេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
- ១០** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌពោធិ៍សែនជ័យ - សង្កាត់ចោមចៅទី៣
ផ្ទះលេខ ២១១១ ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ១១** ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទី១
អគារដីខេ ស្ដារ អ៊ិនធើណេស៊ីតេណល ជាន់ផ្ទាល់ដី ផ្លូវលេខ៥១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- ១២** ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងតាខ្មៅ សង្កាត់តាខ្មៅ
ផ្ទះលេខ៣៨ អី០ ផ្លូវលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
- ១៣** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបាត់ដំបង
ក្បាលដីលេខ១២៤៦៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
- ១៤** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តសៀមរាប
ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
- ១៥** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ចាម
ក្បាលដីលេខ១២ ភូមិទី៤ សង្កាត់រាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
- ១៦** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះសីហនុ
ក្បាលដីលេខ២៣៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
- ១៧** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រៃវែង
ក្បាលដីលេខ២៣៧ ភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
- ១៨** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្វាយរៀង
ក្បាលដីលេខស.១០០៩៣១៨(អា២ ០២៦៦) ភូមិស្ពឺរថី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
- ១៩** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តក្រចេះ
ក្បាលដីលេខ១២០៧៣ ភូមិដូនស្រី សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
- ២០** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តរតនគិរី
ក្បាលដីលេខ១០៥៣ ភូមិជ័យជំនះ សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី
- ២១** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ស្ពឺ
ក្បាលដីលេខ ៨៨៤ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
- ២២** ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តតាកែវ
ក្បាលដីលេខ៧៩២ ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

២៣

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តព្រះវិហារ

ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ
ខេត្តព្រះវិហារ

២៤

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ឆ្នាំង

ក្បាលដីលេខ៧២០៩១៦ ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

២៥

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពង់ធំ

ក្បាលដីលេខ ១២០០ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុង
ស្ទឹងសែន ខេត្តកំពង់ធំ

២៦

ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងប៉ោយប៉ែត
សង្កាត់ប៉ោយប៉ែត

ភូមិបាលីលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ

២៧

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តត្បូងឃ្មុំ

ក្បាលដីលេខ ០៨១៩ ផ្លូវជាតិលេខ៧ ភូមិជើងឡុង សង្កាត់ស្នួល
ក្រុងស្នួល ខេត្តត្បូងឃ្មុំ

២៨

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តពោធិ៍សាត់

ក្បាលដីលេខ០៥៣២ ផ្លូវជាតិលេខ៥ ភូមិស្ថានីយ៍
សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

២៩

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តស្ទឹងត្រែង

ក្បាលដីលេខ៤៥ ផ្លូវលេខ១៣ ភូមិព្រែក សង្កាត់ស្ទឹងត្រែង
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

៣០

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តបន្ទាយមានជ័យ

ក្បាលដីលេខអា៣ ១១៨៨ ផ្លូវជាតិលេខ១៣ ភូមិ១ សង្កាត់
ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

៣១

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តកំពត

ក្បាលដីលេខអា១ ០៦៨៧ ផ្លូវស្ពានច្បារក្រុង ភូមិ១៩សភា
សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

៣២

ធនាគារ ព្រីនស៍ ម.ក - សាខាខេត្តមណ្ឌលគិរី

ក្បាលដីលេខ១១៨ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

៣៣

ធនាគារ ព្រីនស៍ ម.ក - សាខាក្រុងសៀមរាប
សង្កាត់ស្វាយដង្គំ

ក្បាលដីលេខ១៥២៦ មហាវិថីស៊ីវិកា ភូមិវិហារចិន សង្កាត់
ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

៣៤

ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌសែនសុខ
- សង្កាត់ទឹកថ្លា

ព្រីនស៍ អ៊ិនធើណេសិនណាលឆ្នាហ្សា អគារលេខ១១៦ មហាវិថី
សហព័ន្ធស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៣៥

ធនាគារ ព្រីនស៍ ម.ក សាខាស្រុកឈូក - ឃុំឈូក

ក្បាលដីលេខ ២៧៧១ ២៨៣០ ភូមិឈើទាល ឃុំឈូក
ស្រុកឈូក ខេត្តកំពត

៣៦

ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌព្រែកព្នៅ
- សង្កាត់សំរោង

ក្បាលដីលេខ៨៩៨ ៨៩៩ ភូមិសំរោងកណ្តាល សង្កាត់សំរោង
ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

បណ្តាញអេធីអឹម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក មានទីតាំងម៉ាស៊ីនអេធីអឹមសរុបចំនួន ៨៤ទីតាំង។

នៅរាជធានីភ្នំពេញ

០១ សាខាច្បារអំពៅ

០២ សាខាក្រុងតាខ្មៅ

០៣ សាខាស្ទឹងមានជ័យ

០៤ សាខាផ្សារដើមថ្កូវ ផ្លូវ ២៧១

០៥ សាខាចោមចៅ

០៦ សាខា អូឡាំព្យា

០៧ សាខាបឹងកេងកង

០៨ សាខា ព្រីនស៍ផ្លាហ្សា

០៩ សាខា ជ្រោយចង្វារ

១០ សាខា ទួលសង្កែ

១១ សាខាការិយាល័យកណ្តាល

១២ សាខាទួលគោក

១៣ សាខា ទឹកថ្លា

១៤ សាខា ព្រែកព្នៅ (ក្រុងសំរោង)

១៥ ម៉ាក BABY WORLD ផ្លូវ ៥៩៨

១៦ ឱសថស្ថាន WELCARE PLUS IFL

១៧ កោះពេជ្រ

១៨ ហាងតែគុជ កុងដូ បឹងកេងកង

១៩ មជ្ឈមណ្ឌលភ្នំពេញផាក

២០ ស្ពាយទ្រី Residence

២១ ប្រៃសណីយ៍កម្ពុជា

២២ ជ្រោយចង្វារ ៦A Park

២៣ ស្ថានីយ៍ប្រេងឥន្ធនៈ ភីជីជី ៦A

២៤ MC Park ស្ទឹងមានជ័យ

២៥ ស្ថានីយ៍ប្រេងឥន្ធនៈ ភីជីជី ផ្លូវ ២០០៤

២៦ ម៉ាក 7-Eleven ផ្សារកណ្តាល

២៧ សាលាបឋមសិក្សា ព្រះនរោត្តម

២៨ ស្ថានីយ៍ប្រេងឥន្ធនៈ BVM ព្រែកអញ្ចាញ

២៩ ផ្សារទួលទំពូង

៣០ ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច តាខ្មៅ

៣១ បុរី ប៉េង ហ្គីត យូរីផាក

៣២ ស្ថានីយ៍ប្រេងឥន្ធនៈ ភីជីជី ហ្គេន ភ្នំពេញ

- | | |
|---|--------------------------------------|
| ៣៣ សាកលវិទ្យាល័យ វិទ្យាសាស្ត្រនិងសេដ្ឋកិច្ច | ៣៩ អគារ ស៊ីធីចៅ |
| ៣៤ បុរី ប៉េង ហ្គីត The Star Premier 598 | ៤០ អ៊ីអន ៣ មានជ័យ |
| ៣៥ ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី Drive Thru | ៤១ អ៊ីអន ២ សែនសុខ |
| ៣៦ ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ទេពធន | ៤២ អ៊ីអន ១ ភ្នំពេញ |
| ៣៧ គ្រួសារម័ល ឈូកមាស | ៤៣ រោងភាពយន្ត មេដើស៊ីនេឆ្លូច អ៊ីអន ១ |
| ៣៨ ព្រីនស៍ មាណី | ៤៤ រោងភាពយន្ត មេដើស៊ីនេឆ្លូច អ៊ីអន ២ |

- | | |
|---------------------------------|---|
| ៧៣ MARVELINN សៀមរាប | ៧៩ PRINCE MALL ក្រុងព្រះសីហនុ |
| ៧៤ សណ្ឋាគារ AMBER ANGKOR សៀមរាប | ៨០ JIN PEI កាស៊ីណូ និងសណ្ឋាគារ ក្រុងព្រះសីហនុ |
| ៧៥ សណ្ឋាគារ ANGKOR HOLIDAY | ៨១ សណ្ឋាគារ JIN BEI PALACE ក្រុងព្រះសីហនុ |
| ៧៦ ហាង ម៉ី លី សៀមរាប | ៨២ មជ្ឈមណ្ឌល JIN BEI ENTERTAINMENT |
| ៧៧ សាខាក្រុងសៀមរាប ២ | ៨៣ សណ្ឋាគារ WHITE SAND ក្រុងព្រះសីហនុ |
| ៧៨ សាខាក្រុងព្រះសីហនុ | ៨៤ Prince Treasure Island |

នៅតាមបណ្តាខេត្ត

- | | |
|--------------------------------------|---------------------------------|
| ៤៥ សាខាខេត្តកំពង់ស្ពឺ | ៥៩ សាខាខេត្តព្រះវិហារ |
| ៤៦ សាខាខេត្តតាកែវ | ៦០ សាខាខេត្តបន្ទាយមានជ័យ |
| ៤៧ សាខាខេត្តកំពត | ៦១ សាខាខេត្តប៉ោយប៉ែត |
| ៤៨ ម៉ាត RIVER ខេត្តកំពត | ៦២ សាខាខេត្តក្រចេះ |
| ៤៩ ស្រុកឈូក | ៦៣ សាខាខេត្តស្ទឹងត្រែង |
| ៥០ CCJ បារីក ខេត្តស្វាយរៀង អេធីអឹម ១ | ៦៤ សាខាខេត្តរតនគិរី |
| ៥១ CCJ បារីក ខេត្តស្វាយរៀង អេធីអឹម ២ | ៦៥ សាខាខេត្តមណ្ឌលគិរី |
| ៥២ សាខាខេត្តកំពង់ឆ្នាំង | ៦៦ សាខាខេត្តកំពង់ចាម |
| ៥៣ សាខាខេត្តពោធិ៍សាត់ | ៦៧ សាខាខេត្តត្បូងឃ្មុំ |
| ៥៤ ប្រៃសណីយ៍កម្ពុជា ខេត្តពោធិ៍សាត់ | ៦៨ សាខាខេត្តស្វាយរៀង |
| ៥៥ សាខាខេត្តបាត់ដំបង | ៦៩ សាខាខេត្តព្រៃវែង |
| ៥៦ សណ្ឋាគារ CLASSY ខេត្តបាត់ដំបង | ៧០ សាខាខេត្តសៀមរាប ១ |
| ៥៧ ស្ថានីយ៍ កាល់តិច ខេត្តបាត់ដំបង | ៧១ BABY OUTLET ស៊ីរុត្តា សៀមរាប |
| ៥៨ សាខាខេត្តកំពង់ធំ | ៧២ U-CARE ផ្សារចាស់ សៀមរាប |

សេវាកម្មហិរញ្ញវត្ថុអាជីវកម្ម

សេវាកម្មហិរញ្ញវត្ថុអាជីវកម្ម គឺជាផ្នែកអាជីវកម្មដ៏សំខាន់មួយ ដែលមុខងាររបស់វាគឺដើម្បីធានាដល់អតិថិជន សហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងស្ថាប័ន របស់យើង តែងតែបានដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ នៅធនាគារ ព្រីនស៍។ យើងរក្សានូវចរន្តជាមួយនឹង និន្នាការ ទីផ្សារ ហើយយើងតែងតែពង្រឹង និងច្នៃប្រឌិតផលិតផល និងសេវាកម្មដល់អតិថិជនរបស់យើង ដែលមានដូចជាសេវាកម្មឥណទានសម្រាប់ពាណិជ្ជកម្ម ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម និងវេទិកាពាណិជ្ជកម្ម រួមជាមួយនឹងការផ្តោតលើការច្នៃប្រឌិតផ្នែកលើបច្ចេកវិទ្យាសម្រាប់រាល់ដំណោះស្រាយហិរញ្ញវត្ថុដែល យើងអភិវឌ្ឍ។

យើងតែងតែជឿជាក់ថា អតិថិជនរបស់យើងនឹងជំរុញកំណើនអាជីវកម្មរបស់ពួកគេ តាមរយៈការប្រើប្រាស់នូវដំណោះស្រាយហិរញ្ញវត្ថុជាកញ្ចប់របស់យើង និង តាមរយៈការគាំទ្រពីក្រុមបុគ្គលិកទទួលបន្ទុកផ្នែកទំនាក់ទំនងដ៏ប៉ិនប្រសព្វ និងមានបទពិសោធន៍របស់យើង។ ធនាគារ ព្រីនស៍ និងដៃគូយុទ្ធសាស្ត្ររបស់យើង គឺ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានសហការផ្តល់នូវដំណោះស្រាយផ្តល់ហិរញ្ញប្បទានដោយមិនតម្រូវឲ្យមានទ្រព្យធានា ដល់សហគ្រាសធុនតូច និង មធ្យម ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បន្ថែមលើយុទ្ធនាការ និងកម្មវិធីប្រមូលនិធិផ្សេងៗ ដើម្បីគាំទ្រអតិថិជនរបស់ខ្លួន។

យុទ្ធនាការឥណទានអាជីវកម្ម ២០២៤



១. គម្រោងឥណទានអាជីវកម្មសម្រាប់សហគ្រិនស្ត្រី (PGS5-WE)

ធនាគារ ព្រីនស៍ នៅតែបន្តគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី ឬសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី ដោយផ្តល់ឥណទានអាជីវកម្មមានកាលកំណត់ ដោយមិនតម្រូវឲ្យមានទ្រព្យធានា ជាមួយទំហំឥណទានរហូតដល់ ១០ម៉ឺនដុល្លារ (មួយសែនដុល្លារសហរដ្ឋអាមេរិក) ដើម្បីគាំទ្រ និងទ្រទ្រង់អាជីវកម្មរបស់ពួកគេ។ យើងបានធ្វើការផ្តល់ឥណទានដែលមានភាពសាមញ្ញ និងងាយស្រួលជាមួយនឹងការសហការជាមួយ សាជីវកម្មឥណទានកម្ពុជា ក្នុងការធានាប្រាក់កម្ចីដល់ពួកគេ។

២. គម្រោងធានាឥណទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញ (PGS4 – វិស័យស្រូវ)

ដើម្បីគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករចំនួនមួយលានតោនក្នុងខែឧសភា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីធានាឥណទានរបស់សាជីវកម្មធានាឥណទាន (CGCC) ដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសំខាន់ៗចំពោះរោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករនៅកម្ពុជា។

តាមរយៈកម្មវិធីនេះ អតិថិជនអាចទទួលបានឥណទានសម្រាប់ទុនប្រតិបត្តិការដោយមិនទាមទារទ្រព្យធានា ជាមួយកម្រិតឥណទានអតិបរមារហូតដល់ ៣ លានដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ៗ។ គម្រោងនេះបានបង្ហាញភាពជោគជ័យយ៉ាងច្បាស់ ដោយមានការផ្តល់ឥណទានរហូតដល់ចំនួន ៦ លានដុល្លារអាមេរិកទៅឲ្យអតិថិជននៅក្នុងវិស័យស្រូវ និងការនាំចេញ។

៣. គណនីអាជីវករឆ្នោត

គណនីអាជីវករឆ្នោត ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ដោយផ្តល់នូវមិនត្រឹមតែវិធីសាស្ត្រងាយស្រួលសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀតផងដែរ ដូចជា ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ ២៥.០០០ ដុល្លារ ការធានារ៉ាប់រងរដ្ឋសាស្ត្រដោយសារគ្រោះថ្នាក់រហូតដល់ ២.៥០០ ដុល្លារ ក្នុងមួយករណី និងឱកាសស្នើសុំបង្វិលទុនអាជីវកម្ម (ឥណទានវិបារបន៍) រហូតដល់ ៥.០០០ ដុល្លារ ដោយមិនចាំបាច់មានទ្រព្យធានា បើសិនជាអតិថិជនបំពេញតាមលក្ខខណ្ឌដែលបានកំណត់។ អត្ថប្រយោជន៍ទាំងនេះមានគោលបំណងគាំទ្រឱ្យអភិវឌ្ឍអាជីវកម្មដោយមានសុវត្ថិភាព ភាពបត់បែន និងទំនុកចិត្តក្នុងការរីកចម្រើនទៅមុខ។



ផលិតផល និងសេវាកម្មអតិថិជនបុគ្គល

ធនាគារ ព្រីនស៍ បានផ្តល់ជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយ ដែលត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនបុគ្គល។ សេវាកម្មរបស់យើងរួមមាន៖ ផលិតផលឥណទាន ប្រាក់បញ្ញើ ប័ណ្ណធនាគារ (ប័ណ្ណឥណទាន និង ប័ណ្ណឥណទាន) សេវាធានារ៉ាប់រងតាមធនាគារ សេវាផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗទៀត។ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងផ្តល់ដំណោះស្រាយល្អបំផុត យើងបានបន្តអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវាកម្មទាំងលើវេទិកាឌីជីថល និងក្រៅឌីជីថល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានគាំទ្រយុទ្ធសាស្ត្ររបស់ធនាគារដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ពង្រឹងទីផ្សារ និងជម្រុញឱ្យមានការចូលរួមហិរញ្ញវត្ថុទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។

ឥណទានបុគ្គល

យើងនៅតែផ្តោតលើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនលក់រាយរបស់យើង ដោយការពង្រឹងផលិតផលកម្ចីលក់រាយស្នូលរបស់យើង និងអនុវត្តយុទ្ធសាស្ត្រគោលដៅដើម្បីជំរុញឱ្យមានការចូលរួមរបស់អតិថិជនលក់រាយកាន់តែស៊ីជម្រៅ បទពិសោធន៍សេវាកម្មកាន់តែប្រសើរឡើង និងកំណើនផលប្រកបដោយនិរន្តរភាព។

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍បានពង្រឹងឥណទានបុគ្គលរបស់ខ្លួន តាមរយៈដៃគូយុទ្ធសាស្ត្រសំខាន់ៗ កម្មវិធីជួយលើកកម្ពស់គុណតម្លៃ និងដំណោះស្រាយហិរញ្ញវត្ថុតម្រូវតាមតម្រូវការរបស់បុគ្គល៖

- ភាពជាដៃគូឥណទានទិញផ្ទះ៖ យើងបានបោះជំហានក្នុងការពង្រឹងភាពជាដៃគូជាមួយអ្នកអភិវឌ្ឍន៍បុរីឈានមុខ ដោយផ្តល់នូវដំណោះស្រាយឥណទានទិញផ្ទះ ដែលមានអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌបត់បែន។
- ឥណទានរថយន្ត៖ សហការជាមួយក្រុមហ៊ុនចែកចាយរថយន្តធំបំផុត ដូចជា AiQAR ដើម្បីផ្តល់ជូនឥណទានរថយន្តបែបផ្កាចម្កុល ជាមួយលក្ខខណ្ឌសងប្រាក់បត់បែន។
- កម្មវិធីបើកប្រាក់បៀវត្សជាមួយធនាគារ៖ ធនាគារបានធ្វើឱ្យប្រសើរឡើងនូវកម្មវិធីឥណទានសម្រាប់អតិថិជនដែលបើកប្រាក់បៀវត្សជាមួយធនាគារ ដើម្បីផ្តល់ភាពងាយស្រួលនិងជម្រើសគួរឱ្យទុកចិត្តសម្រាប់អតិថិជនសេវាបើកប្រាក់បៀវត្ស។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងនៅតែប្តេជ្ញាចិត្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបច្នៃប្រឌិត ដែលអាចជួយអតិថិជនរបស់យើងនៅគ្រប់ជំហាននៃដំណើរជីវិត ដើម្បីឱ្យក្តីប្រាថ្នារបស់ពួកគេក្លាយជាការពិត និងមានអនាគតហិរញ្ញវត្ថុរឹងមាំ។

ប្រាក់បញ្ញើបុគ្គល

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍បានសម្រេចកំណត់ត្រាសំខាន់ៗក្នុងការផ្តល់ផលិតផលប្រាក់បញ្ញើ និងកម្មវិធីផ្សព្វផ្សាយ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយសន្សំប្រាក់ប្រកួតប្រជែង និងជួយកែលម្អបទពិសោធន៍របស់អតិថិជន៖

- ការបើកដំណើរការ គណនីសន្សំឆ្នោតបៀលដី (ខែមិថុនា ២០២៤)៖ ផលិតផលសន្សំប្រាក់ថ្មីដែលលើកទឹកចិត្តអតិថិជនឱ្យមានទម្លាប់សន្សំប្រាក់រយៈពេលវែង ជាមួយការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។
- យុទ្ធនាការដាក់ប្រាក់បញ្ញើតាមកាលកំណត់៖ បានដាក់ចេញនូវប្រាក់បញ្ញើតាមកាលកំណត់ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដែលបានទទួលជាមុន។
- យុទ្ធនាការដាក់ប្រាក់បៀលជាកញ្ចប់៖ គណនីបញ្ញើតាមកាលកំណត់រួមបញ្ចូលគ្នាជាមួយនឹងការសន្សំ និងការធានារ៉ាប់រងប្រកបដោយភាពវៃឆ្លាត ជាមួយនឹងការធានារ៉ាប់រងសុខភាព ឬគ្រោះថ្នាក់បន្ថែម។
- យុទ្ធនាការផ្ទេរប្រាក់អន្តរជាតិ៖ បានដាក់ចេញនៅសេវាផ្ទេរប្រាក់ Ria និង MoneyGram តាមរយៈកម្មវិធីទូរសព្ទ PRINCE Mobile និងសាខាធនាគារ ព្រីនស៍ ដោយលើកកម្ពស់សេវាផ្ទេរប្រាក់អន្តរជាតិដែលមានតម្លៃសមរម្យ។

សេចក្តីសន្និដ្ឋាន

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍បានដាក់ដំណើរការជោគជ័យលើការផ្តល់ជូននូវផលិតផល និងសេវាផ្ទេរប្រាក់ក្នុងរូបភាពថ្មីៗ។ ការផ្តល់ជូននូវអត្រាការប្រាក់គួរឱ្យចាប់អារម្មណ៍ កញ្ចប់សន្សំដ៏មានតម្លៃ និងសេវាផ្ទេរប្រាក់ប្រកួតប្រជែង បានជួយឱ្យធនាគារពង្រឹងទីផ្សាររបស់ខ្លួន និងបង្កើនការពេញចិត្តពីសំណាក់អតិថិជន។ យើងនឹងបន្តនូវភាពច្នៃប្រឌិត ដើម្បីផ្តល់ផលិតផលហិរញ្ញវត្ថុដែលមានតម្លៃ និងគាំទ្រដល់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន។

អាជីវកម្មធានារ៉ាប់រងតាមធនាគារ (Bancassurance)

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍បានពង្រឹងអាជីវកម្មធានារ៉ាប់រងតាមធនាគារ តាមរយៈការជាដៃគូយុទ្ធសាស្ត្រ ដំណោះស្រាយធានារ៉ាប់រងថ្លៃប្រខិត និងការចូលរួមរបស់អតិថិជន៖

- ការបញ្ចូលផលិតផល៖ រួមបញ្ចូលការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាមួយគណនីសន្សំ គម្រោងសន្សំឆ្នាំបៀលដី ។
- ដំណោះស្រាយសម្រាប់ផ្នែកជាក់លាក់៖ ផ្តល់នូវការធានារ៉ាប់រងសំរាប់បុគ្គលដែលមានប្រាក់ចំណូលខ្ពស់ និងម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម។
- កែលម្អប្រតិបត្តិការ៖ បង្កើនប្រសិទ្ធភាពដំណើរការទាមទារសំណង និងផ្សព្វផ្សាយអប់រំហិរញ្ញវត្ថុដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្ត។

សេចក្តីសន្និដ្ឋាន

ការថ្លៃប្រខិតផលិតផល ការជាដៃគូយុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្ដោតលើអតិថិជន បានជួយឱ្យអាជីវកម្មបើកកាស៊ីណូ របស់ធនាគារ ព្រីនស៍មានការលូតលាស់។ យើងនឹងបន្តពង្រីកផលិតផល និងផ្តល់ដំណោះស្រាយការពារហិរញ្ញវត្ថុឱ្យកាន់តែល្អ និងមានតម្លៃ។

កម្មវិធីផ្សព្វផ្សាយប័ណ្ណធនាគារ

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍បានបន្តបង្កើនសេវាកម្មប័ណ្ណធនាគារ និងកម្មវិធីជីវិតប្រចាំថ្ងៃ ដោយផ្ដោតលើការជម្រុញអោយអតិថិជនប្រើប្រាស់ប័ណ្ណនិងបង្ហាញការពេញចិត្ត៖

- កិច្ចសហការជាមួយស្ថាប័នយុទ្ធសាស្ត្រ៖ បង្កើតកម្មវិធីបញ្ចុះតម្លៃប្រេងរហូតដល់ ២៥% ជាមួយប័ណ្ណធនាគារព្រីនស៍ នៅស្ថាប័នប្រេងកាល់តិចដែលជួយបង្កើនការប្រើប្រាស់ប័ណ្ណក្នុងការចំណាយប្រចាំថ្ងៃ។
- ការសហការបន្តជាមួយរោងភាពយន្ត Major Cineplex៖ បន្តជាដៃគូយុទ្ធសាស្ត្រផ្នែកកម្សាន្ត ដោយផ្តល់ការបញ្ចុះតម្លៃសំបុត្រទស្សនាខ្សែភាពយន្តរហូតដល់ ៦០% សម្រាប់ម្ចាស់ប័ណ្ណ ជាពិសេសសម្រាប់យុវជន និងអ្នករស់នៅទីក្រុង។



សេវាហិរញ្ញវត្ថុអាទិភាព

ក្នុងឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានរៀបចំព្រឹត្តិការណ៍ពិសេសមួយចំនួនសម្រាប់អតិថិជនអាទិភាពរបស់ខ្លួន នៅសាលធនាគារអាទិភាព និងបណ្តាទីតាំងផ្សេងទៀត ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន។ ព្រឹត្តិការណ៍ទាំងនេះ មានមាតិកាចម្រុះ ដែលបង្ហាញដោយភក្តីជំនាញក្នុងវិស័យនីមួយៗ ដូចជា៖ ការយល់ដឹងអំពីសុខភាពទូទៅ ជំងឺបេះដូង ការថែទាំសុខភាពមាត់ធ្មេញ ការគ្រប់គ្រងភាពតានតឹង និងការតុបតែងមុខបែបជំនាញ និងកម្មវិធីប្រកួតកម្សាន្តសម្រាប់កុមារ។

នៅធនាគារ ព្រីនស៍ យើងផ្តល់ជូនច្រើនលើសពីសេវាធនាគារ យើងបានរចនាបទពិសោធន៍ដើម្បីជួយអតិថិជនរបស់យើងក្នុងការជួយដល់អតិថិជនឱ្យទទួលបាននូវជោគជ័យក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ។

គណនីទ្វេរូប

ក្នុងឆ្នាំ២០២៤ យើងបានណែនាំនូវគណនីសន្សំថ្មីបំផុត និងផ្តល់សេវាកម្មផ្តាច់មុខសម្រាប់អតិថិជនធនាគារអាទិភាព។ ការផ្តល់ជូននេះមិនត្រឹមតែផ្តល់នូវអត្រាការប្រាក់ប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ រហូតដល់ទៅ ១.៣២ លានដុល្លារ អាមេរិកផងដែរ។

យុទ្ធសាស្ត្រផ្តួចផ្តើមនេះមានគោលបំណងជម្រុញទម្លាប់ហិរញ្ញវត្ថុដ៏ល្អ ហើយផ្តល់ការការពារដល់អតិថិជនក្នុងករណីមានហេតុការណ៍មិនអាចស្មានដឹងជាមុនបាន។ ក្រៅពីនេះ យើងក៏បានខិតខំលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជម្រុញការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពសម្រាប់ប្រជាជនកម្ពុជា។

ទិដ្ឋភាពធនធានមនុស្សឆ្នាំ ២០២៤

ការគ្រប់គ្រងមូលធនធានមនុស្ស៖

ការជ្រើសរើសបុគ្គលិក

- ពួកយើងបានរៀបចំព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិកនៅតាមទីតាំងផ្សេងៗចំនួន ៧ ដង។
- ពួកយើងបានចាប់ផ្តើមកម្មវិធីប្រកាសការងារផ្ទៃក្នុង (Internal Job Posting – IJP)។
- បុគ្គលិកចំនួនសរុប ១៨ នាក់បានតែងតាំងទៅកាន់មុខតំណែងថ្មី។
- ពួកយើងបានពង្រឹង និងអនុវត្តដោយជោគជ័យនូវគំនិតផ្តួចផ្តើមសំខាន់ៗ។
- ពួកយើងបានរៀបចំពិធីប្រគល់រង្វាន់សរសើរ ដើម្បីលើកទឹកចិត្ត និងផ្តល់ការដឹងគុណចំពោះបុគ្គលិកឆ្នើម។
- ពួកយើងបានរៀបចំប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ឱ្យសមស្រប។
- ពួកយើងបានបង្កើតវប្បធម៌នៃការទទួលស្គាល់ការងារល្អ តាមរយៈការផ្តល់រង្វាន់ ជូនដល់ដល់បុគ្គលិកឆ្នើម។

នៅឆ្នាំ ២០២៤ ធនាគារ ព្រីនស៍ បានផ្តោតយ៉ាងខ្លាំងលើបុគ្គលិកដែលមានសមត្ថភាព នៅទីតាំងចល័ត ដោយបានរៀបចំកម្មវិធីជ្រើសរើសបុគ្គលិកនៅនឹងកន្លែងចំនួន ៧ ដង។ ព្រឹត្តិការណ៍ទាំងនេះបានទាក់ទាញអ្នកដាក់ពាក្យជាង ៨០០ នាក់ និងនាំឱ្យមានការជ្រើសរើសបុគ្គលិកថ្មីចំនួន ១៣៥ នាក់។

ក្រៅពីនេះ យើងក៏បានដាក់ឱ្យដំណើរការកម្មវិធីប្រកាសការងារផ្ទៃក្នុង (Internal Job Posting – IJP) ដោយជោគជ័យ ដែលធ្វើឱ្យបុគ្គលិកចំនួន ១៨ នាក់ត្រូវបានតម្លើងឋានៈទៅកាន់តួនាទីថ្មី សមស្របនឹងសមត្ថភាពរបស់ពួកគេ។

សម្រាប់រយៈពេលពេញមួយឆ្នាំ យើងបានពង្រឹង និងអនុវត្តនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងការគ្រប់គ្រងធនធានមនុស្ស រួមទាំងការទទួលស្គាល់បុគ្គលិកឆ្នើម ការផ្តល់រង្វាន់ ការគ្រប់គ្រងប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ និងក្របខ័ណ្ឌរាយការណ៍អនុវត្តការងារ។ កិច្ចខិតខំនេះធានាបានថាប្រព័ន្ធប្រាក់ឈ្នួល និងអត្ថប្រយោជន៍របស់ធនាគារ សមស្របនឹងគោលបំណងអាជីវកម្ម ដោយផ្តោតលើការលើកទឹកចិត្តប្រកបដោយឧត្តមភាព។

ភាពជានិយោជកជម្រើសទី១

ពានរង្វាន់

- ភាពជានិយោជកជម្រើសទី១នៅតែជាអាទិភាពចម្បងរបស់យើង។ តាមរយៈគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រនៃភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់យើង ធនាគារព្រីនស៍ ត្រូវបានទទួលស្គាល់យ៉ាងជាក់លាក់ជាមួយនឹង “ពានរង្វាន់និយោជកល្អបំផុតនៅកម្ពុជា” និង “ពានរង្វាន់និយោជកល្អបំផុតជាសកលលោក” ក្នុងឆ្នាំ២០២៤ ។



បណ្តាញសង្គម

- តាមបណ្តាញតេឡេក្រាម Career@PrinceBank របស់យើងបានសម្រេចនូវចំនួនអ្នកតាមដានដល់ទៅ ៨៦០០ នាក់ លើសពីគោលដៅដំបូងរបស់យើងដែលមានត្រឹមតែ ៦០០០ នាក់នៅចុងខែធ្នូ ឆ្នាំ ២០២៤។ បណ្តាញទំនាក់ទំនងសង្គមមួយនេះ ([Career@PrinceBank telegram](https://t.me/Career@PrinceBank)) បានផ្សព្វផ្សាយយុវជន និងបុគ្គលដែលមានទេពកោសល្យយ៉ាងមានប្រសិទ្ធភាព។ ជាភារកិច្ចយកចិត្តទុកដាក់ យើងបានទទួលពាក្យសុំចូលធ្វើការចំនួន ១៧១២ ដើម្បីបន្ថែមក្នុងបញ្ជីបេក្ខភាពរបស់យើង ហើយប្រវត្តិរូបទាំងអស់នោះ ត្រូវបានរក្សាទុកដើម្បីបំពេញតម្រូវការឱកាសការងារនាពេលខាងមុខ។

ការគ្រប់គ្រងសមិទ្ធផល

ដើម្បីគាំទ្រទៅនឹងវប្បធម៌នៃការគ្រប់គ្រងលទ្ធផលការងារដោយផ្តោតទៅលើលទ្ធផលជាចំបងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ យើងបានយកចិត្តទុកដាក់ខ្លាំងក្នុងការអនុវត្ត និងធ្វើឱ្យប្រសើរឡើងលើការកំណត់ KPI ប្រចាំឆ្នាំ ការតាមដានវឌ្ឍនភាពការងាររបស់បុគ្គលិក និងការវាយតម្លៃ KPI ប្រចាំឆ្នាំ។ នៅឆ្នាំ ២០២៤ ធនាគារ ព្រីនស៍ បានពង្រឹងការ ធ្វើសកម្មភាព និងសម្រេចបានសមិទ្ធផលសំខាន់ៗនៅក្នុងដំណើរការគ្រប់គ្រងលទ្ធផលការងាររបស់យើងរួមមាន៖

- **កំណត់ SMART KPIs៖** ការកំណត់ KPI ត្រូវបានអនុវត្តតាមវិធីសាស្ត្រ SMART ដែលធានាថាបុគ្គលិកទាំងអស់កំណត់ KPIs បានត្រឹមត្រូវ ដែលមិនត្រឹមតែផ្តល់លទ្ធផលដល់បុគ្គលិកម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាជីវកម្មរបស់ធនាគារទាំងមូលផងដែរ។ ដើម្បីជួយគាំទ្រនិយោជិកអាចកំណត់ KPIs តាមវិធីសាស្ត្រ SMART នេះបាន យើងក៏បានផ្តល់វគ្គបណ្តុះបណ្តាល និងចែករំលែកដល់អ្នកគ្រប់គ្រងផ្ទាល់ទាំងអស់ឱ្យបានយល់ដឹងអំពីមូលហេតុ និងរបៀបដែលពួកគេធ្វើ ដោយមានការគាំទ្របន្ថែមពីនាយកដ្ឋានបណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិកផ្ទៃក្នុងរបស់យើង រួមជាមួយនឹងដៃគូអាជីវកម្មធនធានមនុស្ស (HRBPs)។
- **ធ្វើការត្រួតពិនិត្យលទ្ធផលពាក់កណ្តាលឆ្នាំ៖** ដើម្បីជួយគាំទ្រដល់អ្នកគ្រប់គ្រងផ្ទាល់អាចអនុវត្តការត្រួតពិនិត្យលទ្ធផលពាក់កណ្តាលឆ្នាំជាមួយបុគ្គលិកក្រោមបង្គាប់របស់ពួកគាត់បានត្រឹមត្រូវ និងមានប្រសិទ្ធភាព យើងបានផ្តល់វគ្គរំលឹកឡើងវិញ និងចែករំលែកពីបច្ចេកទេសនៃការផ្តល់ព័ត៌មានត្រលប់(Feedback Session) និងរបៀបនៃការត្រួតពិនិត្យលទ្ធផលពាក់កណ្តាលឆ្នាំជាមួយបុគ្គលិកទៅដល់អ្នកគ្រប់គ្រងផ្ទាល់ទាំងអស់ដោយមានការគាំទ្រពីផ្នែកពាក់ព័ន្ធនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងវប្បធម៌។
- **កែសម្រួលរបៀបនៃការវាយតម្លៃសមត្ថភាពស្នូល៖** ការវាយតម្លៃលើសមត្ថភាពស្នូលជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការវាយតម្លៃប្រចាំឆ្នាំ ហើយវានឹងប៉ះពាល់ដោយផ្ទាល់ទៅលើលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំជារួម។ ដូច្នេះដើម្បីឱ្យការវាយតម្លៃលើសមត្ថភាពស្នូលរបស់បុគ្គលិកកាន់តែមានប្រសិទ្ធភាព យើងបានកែសម្រួលដោយមានការពន្យល់បន្ថែម បំបែកព័ត៌មានដែលត្រូវវាយតម្លៃកាន់តែលម្អិត និងមានភាពច្បាស់លាស់ទៅតាមសមត្ថភាពស្នូលនីមួយៗ។ បន្ថែមពីនេះទៀត យើងក៏បានកែសម្រួលកម្រិតនៃការដាក់ពិន្ទុពី ៤កម្រិត ទៅ៥កម្រិតផងដែរ។
- **ការវាយតម្លៃប្រចាំឆ្នាំដោយផ្អែកលើលទ្ធផលជាចំបង៖** ការវាយតម្លៃប្រចាំឆ្នាំជារបៀបវារៈដ៏សំខាន់ដែលយើងបានយកចិត្តទុកដាក់ខ្លាំង និងផ្តល់ការគាំទ្រដល់បុគ្គលិកក៏ដូចជា អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ទាំងអស់ ដើម្បីធានាថា ដំណើរការនៃការវាយតម្លៃប្រចាំឆ្នាំអាចដំណើរការទៅបានដោយរលូន និងមានតម្លាភាព។ លទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំរបស់បុគ្គលិក គឺជាផ្នែកទៅលើលទ្ធផលរបស់បុគ្គលម្នាក់ៗ លទ្ធផលសាខា ឬផ្នែកនីមួយៗ និងលទ្ធផលធនាគារផងដែរ។
- **ការទទួលស្គាល់ និងប្រាក់រង្វាន់៖** ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងលទ្ធផលការងារដោយផ្អែកទៅលើលទ្ធផលជាចំបង យើងក៏បានផ្តល់ និងបែកចែកប្រាក់រង្វាន់លើលទ្ធផលអនុវត្តការងារប្រចាំឆ្នាំជាកញ្ចប់ទៅកាន់អគ្គនាយកដ្ឋាននីមួយៗ ដើម្បីធ្វើការចាត់ចែងទៅឱ្យបុគ្គលិក ម្នាក់ៗដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃប្រចាំឆ្នាំរបស់ពួកគេ។

ប្រាក់សំណង និងអត្ថប្រយោជន៍បុគ្គលិក

- ក្នុងឆ្នាំកន្លងទៅ ធនាគារយើងបានអនុវត្តដំហានយ៉ាងសំខាន់មួយក្នុងការរៀបចំកញ្ចប់អត្ថប្រយោជន៍របស់យើងដោយផ្អែកលើលទ្ធផលជាគោល ដែលជំរុញឱ្យមានវប្បធម៌នៃការមានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការបំពេញការងារឱ្យបានល្អបំផុត។ សម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រងសមិទ្ធផលការងារច្បាស់លាស់នេះ យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃលទ្ធផលការងារដែលសម្រេចបាន និងការរួមចំណែករបស់បុគ្គលិកគ្រប់រូប ដើម្បីសម្រេចនូវគោលដៅរួមរបស់ធនាគារទាំងមូល។ វិធីសាស្ត្រនេះ មិនត្រឹមតែលើកទឹកចិត្តដល់បុគ្គលិករបស់យើងឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែស្ថាប័នក៏អាចធានាបានថា រង្វាន់ត្រូវបានផ្តល់ជូនដោយផ្អែកទៅលើការសមិទ្ធផលការងារ។ ជាលទ្ធផល យើងបានឃើញពីភាពប្រសើរឡើងនៃសកម្មភាពចូលរួម និងការលើកទឹកចិត្តរបស់បុគ្គលិកដែលជាកត្តាជម្រុញដល់ការផ្តល់សេវាកម្មកាន់តែប្រសើរឡើងនិងការពេញចិត្តរបស់អតិថិជន។

- ដើម្បីអបអរសាទរសមិទ្ធផលឆ្នើមរបស់សហការីយើង យើងបានប្រគល់រង្វាន់សម្រាប់សហការី និងក្រុមការងារដែលពួកគាត់បានធ្វើជាកំរិតក្នុងការអនុវត្តគុណតម្លៃស្នូលរបស់ធនាគារ ហើយបានសម្រេចគោលដៅការងារបានលើសពីការរំពឹងទុក។ កម្មវិធីប្រគល់រង្វាន់នេះ មិនត្រឹមតែផ្តល់ការទទួលស្គាល់ចំពោះស្នាដៃឆ្នើមរបស់សហការីយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការការតាំងចិត្តរបស់ថ្នាក់ដឹកនាំដែលតែងតែទទួលស្គាល់ពីស្នាដៃ និងផ្តល់រង្វាន់ដល់អ្នកមានលទ្ធផលការងារខ្ពស់នៅក្នុងធនាគារផងដែរ។

ភាពជាដៃគូអាជីវកម្មធនធានមនុស្ស

- ដៃគូអាជីវកម្មធនធានមនុស្ស (HRBPs) បានរៀបចំវគ្គស្តីពី “ Culture Tour “ សម្រាប់បុគ្គលិកគ្រប់ ៣៦ សាខា ក្នុងគោលបំណងតម្រង់ផ្គត់ផ្គង់កម្លាំងរបស់បុគ្គលិកទៅនឹងចក្ខុវិស័យរួម និងតម្លៃស្នូលរបស់ធនាគារ ព្រឹទ្ធស័ ដើម្បីជំរុញវិធីសាស្ត្របង្រួបបង្រួម និងធានាថា គ្រប់បុគ្គលិកនៅកម្រិតមូលដ្ឋានកំពុងធ្វើការរួមគ្នា ដើម្បីឆ្ពោះទៅរកគោលបំណងរបស់ធនាគារ។ តាមរយៈការចូលរួមជាមួយបុគ្គលិកដោយផ្ទាល់ HRBPs បានចូលរួមដោះស្រាយបញ្ហាបុគ្គលិកក៏ដូចជាបាននាំយកនូវមតិកែលម្អ និងបញ្ហាប្រឈមរបស់បុគ្គលិក និងបានស្នើទៅអ្នកគ្រប់គ្រងដើម្បីកែលម្អដំណើរការការងារមួយចំនួន។ លើសពីនេះទៅទៀត ដៃគូអាជីវកម្មធនធានមនុស្ស (HRBPs) អាចសម្រេចបាននូវគម្រោងមនុស្ស រួមមានការរក្សាបុគ្គលិក ការចល័តបុគ្គលិក និងសកម្មភាពចូលរួមរបស់បុគ្គលិក ដែលបានធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើងក្នុងចំណោមបុគ្គលិកនៅក្នុងក្រុមការងារ និងនៅទូទាំងធនាគារ។

សុខុមាលភាពបុគ្គលិក

១. ពិធីបុណ្យទិវាសិទ្ធិនារីអន្តរជាតិ

ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ ពួកយើងបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដោយមានគោលបំណងលើកកម្ពស់សិទ្ធិនារី និងបង្ហាញការដឹងគុណចំពោះតួនាទីស្ត្រីឆ្នើមនៅក្នុងធនាគារ។



២. កម្មវិធីសិក្ខាសាលាអនុញ្ញាត

នៅថ្ងៃទី ២២ និង ២៩ ខែមីនា ឆ្នាំ២០២៤ យើងបានរៀបចំសិក្ខាសាលាអនុញ្ញាតសម្រាប់បុគ្គលិក ស្តីពីសុខភាពប្រព័ន្ធក្រពះនិងពោះវៀន ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយហានិភ័យផ្លូវសុខភាពសម្រាប់និយោជិត។

៣. ពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ធនាគារយើង ដឹកនាំដោយលោក ហួរ សុភា បានចូលរួមក្នុងពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតមិនទទួលបានជ័យជម្នះជាមួយក្រុមណាហ្គាវើលដ៍។

៤. ពានរង្វាន់ AIA Corporate Cup

ថ្ងៃទី ៨, ១៥ និង ២២ ខែធ្នូ ឆ្នាំ២០២៤ សមាជិកក្រុមយើងបានចូលរួមប្រកួតបាល់ទាត់សម្រាប់ពានរង្វាន់ AIA Corporate Cup។ ក្រុមពួកយើងបានឈ្នះការប្រកួតពីរលើក ហើយចាញ់ក្នុងការប្រកួតទីបី។ ការប្រកួតនេះជួយជម្រុញសុខភាពផ្លូវកាយ និងបង្កើនកម្លាំងការងារជាក្រុមក្នុងអង្គភាព។

៥. ការរត់ប្រណាំង Pink Run ជាមួយ AIA

ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤ បុគ្គលិករបស់យើងប្រហែល ៣០ នាក់បានចូលរួមកម្មវិធី “Pink Run” ជាមួយក្រុមហ៊ុន AIA ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកស្បង់ និងលើកកម្ពស់ការរស់នៅដោយមានសុខភាពល្អ។

៦. ការរត់ប្រណាំងពាក់កណ្តាលម៉ាយនៅអង្គរវត្ត

ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិកប្រហែល ៤០ នាក់បានចូលរួមក្នុងការរត់ប្រណាំងពាក់កណ្តាលម៉ាយនៅអង្គរវត្ត ដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់និយោជិតក្នុងការអនុវត្តទម្លាប់រស់នៅមានសុខភាព និងសាមគ្គីភាពក្នុងសហគមន៍។

៧. កម្មវិធីពង្រឹងទំនាក់ទំនងនិយោជិត

ក្នុងឆ្នាំ ២០២៤ យើងបានចាប់ផ្តើមកម្មវិធីពង្រឹងការចូលរួមរបស់និយោជិតក្រោមប្រធានបទ “ព្រឹទ្ធស័តែមួយ ក្រុមមួយ គោលដៅតែមួយ”។ តាមរយៈវគ្គសិក្សាប្រកបដោយអន្តរសកម្ម យើងបានលើកកម្ពស់ទំនាក់ទំនង ការសហការណ៍ និងសាមគ្គីភាពក្នុងអង្គភាពឱ្យកាន់តែរឹងមាំ។



មជ្ឈមណ្ឌលឧត្តមភាព (CoE) - មជ្ឈមណ្ឌលឧត្តមភាព(CoE) របស់ធនាគារ ព្រីនស៍កំពុងផ្លាស់ប្តូរទិដ្ឋភាពចំណេះដឹងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលឧត្តមភាព

ក្នុងឆ្នាំ២០២៤ ផ្នែកធនធានមនុស្ស និងវប្បធម៌ របស់ធនាគារ ព្រីនស៍ សម្រេចបាននូវសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដោយផ្លាស់ប្តូរនាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិករបស់ខ្លួនទៅជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដែលកំណត់គោលដៅបង្កើតអ្នកដឹកនាំ និងកសាងស្ថាប័ននៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ តាមរយៈការបណ្តុះបណ្តាលឧត្តមភាពលើបុគ្គលិក ដំណើរការ និងប្រព័ន្ធការងារ។ ការវិវត្តជាយុទ្ធសាស្ត្រនៃនាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិករបស់យើង គឺមិនមែនគ្រាន់តែជាការប្តូរឈ្មោះនាយកដ្ឋានប៉ុណ្ណោះទេ វាជាសក្ខីភាពនៃការប្តេជ្ញាចិត្តតក់វង្សរបស់យើងចំពោះឧត្តមភាពនៅក្នុងការប្រតិបត្តិការងារគ្រប់ផ្នែករបស់យើង។

មជ្ឈមណ្ឌលឧត្តមភាព (CoE) ត្រូវបានបង្កើតឡើងដោយចក្ខុវិស័យដ៏រឹងមាំមួយគឺ៖ ដើម្បីបង្កើតធនាគារដែលមានការអនុវត្តកិច្ចការតាមស្តង់ដារដ៏ល្អឥតខ្ចោះ។ លើសពីការបណ្តុះបណ្តាលបុគ្គលិក យើងបណ្តុះវប្បធម៌ដែលផ្តោតលើការច្នៃប្រឌិតការកែលម្អជាប្រចាំ និងការអនុវត្តប្រតិបត្តិការធនាគារប្រកបដោយការទទួលខុសត្រូវគ្រប់កម្រិតនៃស្ថាប័នរបស់យើង។ ដោយផ្តោតលើការអភិវឌ្ឍបុគ្គលិក ការធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងការកែលម្អប្រព័ន្ធការងារ យើងបានបង្កើតក្របខ័ណ្ឌដែលប្រកបដោយនិរន្តរភាពមួយសម្រាប់ភាពជោគជ័យនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងខ្លាំង។

កសាងគ្រឹះដើម្បីភាពជោគជ័យ ដំណើររបស់យើងបានចាប់ផ្តើមជាមួយនឹងកម្មវិធីតម្រង់ទិសដ៏រឹងមាំមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីពង្រីកចំណេះដឹង និងជំនាញបុគ្គលិកថ្មី ថែមទាំងបណ្តុះបណ្តាលកម្លាំងស្នូល និងចំណេះដឹងសំខាន់ៗ។ បុគ្គលិកថ្មីទាំងអស់បានចូលរួមក្នុងកម្មវិធីតម្រង់ទិសដ៏ពេញលេញនេះ ដែលប្រើប្រាស់វិធីសាស្ត្ររៀនសូត្រចម្រុះ ដោយរួមបញ្ចូលគ្នានូវវគ្គបណ្តុះបណ្តាលផ្ទាល់ក្នុងថ្នាក់រៀន ជាមួយនឹងការរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បច្ចេកទេសនេះបានធ្វើឲ្យបុគ្គលិកយល់ច្បាស់ពីវប្បធម៌ស្ថាប័ន ផលិតផល សេវាកម្ម និងក្របខ័ណ្ឌប្រតិបត្តិការរបស់យើង ដោយធានាថា ពួកគេមិនត្រឹមតែទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំងការចូលរួម និងការតាំងចិត្តខ្ពស់ចាប់តាំងពីថ្ងៃដំបូង។

ការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង និងឧត្តមភាពដល់បុគ្គលិក ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបុគ្គលិកឆ្នើម គឺជាគោលដៅរបស់មជ្ឈមណ្ឌលឧត្តមភាព(CoE) របស់យើង។ តាមរយៈកម្មវិធី LEAP (កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ) យើងបានបង្កើតបណ្តាញបុគ្គលិកឆ្នើម ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំអង្គភាពរបស់យើងឆ្លងកាត់គ្រប់ស្ថានភាពទីផ្សារ ។ ក្នុងឆ្នាំ២០២៤ យើងបានពង្រីកកម្មវិធីនេះជាច្រើនកម្រិត ដោយមានច្រើនវគ្គបណ្តុះបណ្តាល។ កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ LEAP កម្រិតទី១៖ ប្រសិទ្ធភាពរបស់អ្នកដឹកនាំ ផ្តល់ដល់បុគ្គលិកចំនួន ២៥៣នាក់ ជាមួយនឹងជំនាញគ្រប់គ្រងសំខាន់ៗ ។ កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ LEAP កម្រិតទី២.១៖ អ្នកគ្រប់គ្រងលើកដំបូង បានអភិវឌ្ឍបុគ្គលិកគ្រប់គ្រងកម្រិតមធ្យមចំនួន ១២៨នាក់។ លើសពីនេះទៅទៀត កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ LEAP កម្រិតទី២.២៖ ការគ្រប់គ្រងនាយកដ្ឋាន និងសមិទ្ធផលការងារ បានបណ្តុះបណ្តាលបុគ្គលិកគ្រប់គ្រងចំនួន ៦៤នាក់។

ការជំរុញឧត្តមភាពលើប្រតិបត្តិការ មជ្ឈមណ្ឌលឧត្តមភាពបានបង្កើនប្រសិទ្ធភាពប្រតិបត្តិការយ៉ាងខ្លាំងក្លា តាមរយៈយុទ្ធសាស្ត្រលាយបញ្ចូលគ្នានៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសស្នូលធនាគារ និងកម្មវិធីបណ្តុះបណ្តាលតាមឯកទេសមុខងារ។ ការបណ្តុះបណ្តាលរបស់យើងគ្របដណ្តប់ជំនាញស្នូលលើបច្ចេកទេសធនាគារ ដូចជាគូទាទិផ្តល់ប្រាក់កម្ចីដែលផ្តោតលើលក្ខណៈពិសេសនៃសេវាផលិតផលប្រាក់កម្ចី និងគោលការណ៍ពណ៌នា និងកម្មវិធីមុខងារឯកទេស រួមទាំងកម្មវិធីបណ្តុះបណ្តាលឯកទេសអ្នកប្រឹក្សាហិរញ្ញវត្ថុចល័ត (MFC) កម្មវិធីបណ្តុះបណ្តាលឯកទេសបេឡាករ កម្មវិធីបណ្តុះបណ្តាលឯកទេសទ្រឹស្តីសេវាកម្មអតិថិជន (CSO) និងកម្មវិធីបណ្តុះបណ្តាលឯកទេសការលក់។ វិធីសាស្ត្រចម្រុះនេះ បានផ្តល់ចំណេះជំនាញដល់បុគ្គលិកឱ្យចេះច្បាស់ក្នុងតួនាទីឯកទេសរបស់ពួកគេសមស្របទៅនឹងគោលដៅប្រតិបត្តិការរបស់យើង ដើម្បីបង្កើនសមត្ថភាពក្នុងការបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព និងគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវ។

ការប្រកាន់ខ្ជាប់គោលការណ៍ទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មធនាគារ យើងធានានូវការទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចីដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទប្បញ្ញត្តិអនុលោមតាម និងតម្រូវឱ្យបុគ្គលិកផ្នែកផ្តល់កម្ចីរបស់យើងទាំងអស់ត្រូវបំពេញវិញ្ញាបនបត្រផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ។ ការប្តេជ្ញាចិត្តនេះគាំទ្រការអនុវត្តធនាគារប្រកបដោយក្រមសីលធម៌ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ស្ថាប័នរបស់យើង និងសេដ្ឋកិច្ចទាំងមូល។

ការបង្កើតវប្បធម៌នៃការចូលរួម វប្បធម៌នៃការចូលរួមរបស់បុគ្គលិក មិនមែនជារឿងគ្រាន់តែមាននោះទេ វាជាកាតព្វកិច្ចចម្បងមួយរបស់ស្ថាប័ន។ ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលឧត្តមភាពរបស់ធនាគារ ព្រីនស៍ បានរៀបចំកម្មវិធីចូលរួមរបស់បុគ្គលិក ចំនួន ១៤ ចូលរួមដោយ ២២ នាយកដ្ឋាន និង៣៦ សាខា នៅទូទាំងប្រទេស។ បទពិសោធន៍នៃការចូលរួមយ៉ាងសកម្មនេះ បានពង្រឹងតម្លៃស្នូល បង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ ក្នុងចំណោមសមាជិកក្រុមការងារ និងធានាថា បុគ្គលិកទាំងអស់សម្របខ្លួនទៅនឹងគោលបំណង និងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។

គម្រោងឌីជីថល

សេចក្តីផ្តើម: យុគសម័យថ្មីឌីជីថល

នៅក្នុងឆ្នាំ ២០២៤ ធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការផ្លាស់ប្តូរដ៏ធំបំផុត ដើម្បីកំណត់នូវអនាគតនៃវិស័យធនាគារ ដោយផ្ដោតលើ នវានុវត្តន៍ឌីជីថល ជាគោល។ ខណៈដែលពិភពលោកកំពុងផ្ដោតសំខាន់ទៅលើវិស័យឌីជីថលកាន់តែខ្លាំងឡើង ការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបទពិសោធន៍ធនាគារដែលរលូន សុវត្ថិភាព និងផ្ទាល់ខ្លួន កាន់តែខ្លាំងជាងមុន។ ឆ្នាំនេះបានកត់ត្រាជាដំណើរការសំខាន់មួយទៀតក្នុងដំណើរវិវត្តន៍របស់យើង ខណៈដែលយើងកំពុងផ្លាស់ប្តូរពីការអនុវត្តធនាគារបែបប្រពៃណីទៅជាប្រព័ន្ធឌីជីថលដែលភ្ជាប់ជាមួយគ្នាទាំងស្រុង។ ដឹកនាំដោយទស្សនវិស័យរបស់យើងដែលចង់ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់អតិថិជនគោលដៅ យើងបានអនុវត្តនូវវិធានការថ្មីដែលមិនត្រឹមតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះ តែថែមទាំងបង្កើនការពេញចិត្ត និងការចូលរួមរបស់អតិថិជន។

យុទ្ធសាស្ត្រផ្លាស់ប្តូររបស់យើងត្រូវបានសាងសង់លើជ្រុងសំខាន់ៗបីគឺ នវានុវត្តន៍ ភាពងាយស្រួល និងនិរន្តរភាព។ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ជំរុញកិច្ចសហការក្នុងក្រុម និងផ្តល់អាទិភាពលើដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ យើងបានត្រៀមខ្លួន ជាអ្នកនាំមុខនៅក្នុងវិស័យធនាគារឌីជីថល។ សមិទ្ធផលដែលបានសង្ខេបខាងក្រោមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញការផ្លាស់ប្តូរដែលជាតម្រូវការអតិថិជន និងបង្កើតតម្លៃជូនចំពោះអតិថិជន បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់។

សាងសង់គ្រឹះសម្រាប់អនាគតឌីជីថល

ត្រីមាសដំបូងនៃឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើការបង្កើនសមត្ថភាពគ្រឹះឌីជីថលដែលមានស្ថេរភាពប្រព័ន្ធ និងភាពស្ថិតស្ថេរក្នុងការពង្រីកខ្លួននាពេលអនាគត។ ការកសាងគ្រឹះទាំងនេះ គឺសំខាន់ណាស់សម្រាប់ធានាថា យើងអាចគាំទ្រនូវមុខងារមួយដែលទាន់សម័យខ្ពស់ ខណៈពេលដែលថែរក្សានូវស្តង់ដារសុវត្ថិភាព និងស្ថេរភាពខ្ពស់បំផុត។

- EDC Scan Barcode ៖ ណែនាំមុខងារស្តែនបារកូដសម្រាប់ អគ្គិសនីកម្ពុជា ដែលបំពេញនិងសម្រួលដំណើរការទូទាត់ និងកាត់បន្ថយភាពស្មុគស្មាញដោយការបញ្ចូលលេខអតិថិជនដោយដៃ។
- គណនីអាជីវករឆ្លាត ៖ បង្កើនផលិតផល គណនីអាជីវករឆ្លាតក្នុងសេវាកម្មធនាគារឌីជីថល ដោយផ្តល់ជូននឹងធានារ៉ាប់រងបុគ្គល ដើម្បីធានានូវសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពរបស់អតិថិជន។
- គណនីទ្វេទ្រព្យ ៖ បង្កើនមុខងារដោយផ្តល់នូវអត្ថប្រយោជន៍ពិសេស ដល់អតិថិជនដែលទទួលសេវាធនាគារអាទិភាព ដើម្បីទទួលបានការការពារសុខភាព និងគ្រោះថ្នាក់ផ្សេងៗដែលមិនអាចមើលឃើញ។
- AIA Policy Referral ៖ សេវាកម្មណែនាំធានារ៉ាប់រង AIA ចូលក្នុងកម្មវិធីធនាគាររបស់យើង ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានការណែនាំផលិតផលធានារ៉ាប់រងតាមតម្រូវការបុគ្គល។
- បង្កើនសមត្ថភាពតាមដាននិងជូនដំណឹង ៖ អនុវត្តប្រព័ន្ធតាមដាន និងជូនដំណឹងស្វ័យប្រវត្តិសម្រាប់គណនីដែលមានមិនមានសកម្មភាព ដើម្បីធានានូវការគោរពតាមបទបញ្ញត្តិ និងលើកទឹកចិត្តអតិថិជនឲ្យប្រើប្រាស់ឡើងវិញ។
- បង្កើនបទពិសោធន៍អ្នកប្រើប្រាស់ដោយបង្ហាញម៉ាកយីហោរបស់អាជីវករលើអេក្រង់ទូទាត់ ដែលបន្ថែមភាពឯកជននិងសុវត្ថិភាពទូទាត់ប្រតិបត្តិការ។

វិធានការទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសាងសង់ប្រព័ន្ធឌីជីថលដែលផ្ដោតលើអតិថិជន ដែលគ្រប់ការខំប្រឹងប្រែងឲ្យមានភាពងាយស្រួលសុវត្ថិភាព និងផ្តល់ផលប្រយោជន៍ជូនចំពោះអតិថិជន។

ការលើកកម្ពស់បទពិសោធន៍អ្នកប្រើប្រាស់ និងផលិតភាព

នៅត្រីមាសទីពីរ ទិសដៅរបស់យើងផ្ដោតទៅលើការបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ទាំងមូល និងបង្កើនផលិតភាពសម្រាប់អតិថិជន និងក្រុមការងារផ្ទៃក្នុង។ ដោយប្រើប្រាស់ទិន្នន័យដើម្បីវិភាគ និងវិនិច្ឆ័យ យើងបានណែនាំនូវមុខងារជាច្រើនដែលសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជន។

- សម្រួលមុខងារផ្ទេរប្រាក់ ដើម្បីធ្វើឱ្យមានភាពងាយស្រួល កាត់បន្ថយពេលក្នុងការផ្ទេរប្រាក់ ។
- ធ្វើបច្ចុប្បន្នភាពឈ្មោះផ្ទាល់ខ្លួនដែលត្រូវបង្ហាញលើគណនី
- បង្ហាញព័ត៌មានគណនីលម្អិត
- សម្រួលការបង្ហាញគណនីសង្ខេបដើម្បីរួមបញ្ចូលប្រវត្តិប្រតិបត្តិការណ៍លម្អិត
- ណែនាំគណនីផលិតផល គណនីសន្សំឆ្នាតបៀលដី ដើម្បីជួយអតិថិជនឱ្យសម្រេចបាននូវគោលដៅការសន្សំរបស់ពួកគេ និងជំរុញវប្បធម៌នៃសុខុមាលភាពហិរញ្ញវត្ថុ និងការសន្សំ។

ដោយផ្តល់អាទិភាព ផ្ដោតលើអ្នកប្រើប្រាស់ យើងបានធានាថា ដំណោះស្រាយធនាគារឌីជីថលរបស់យើងនៅតែមានភាពងាយស្រួល ទាក់ទាញ និងជះឥទ្ធិពលយ៉ាងទូលំទូលាយចំពោះអតិថិជនទាំងអស់។

ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព

ត្រីមាសទីបី គឺផ្ដោតទៅលើការបង្កើនប្រសិទ្ធភាពប្រតិបត្តិការណ៍ និងការបង្កើនសុវត្ថិភាពនៃប្រព័ន្ធឌីជីថលរបស់យើង។ ដោយទទួលស្គាល់នូវសារៈសំខាន់កាន់តែខ្លាំងនៃសុវត្ថិភាពប្រព័ន្ធនៅក្នុងយុគសម័យឌីជីថល យើងបានអនុវត្តបច្ចេកវិទ្យាដើម្បីការពារទិន្នន័យអតិថិជន ខណៈពេលដែលកែលម្អល្បឿន និងស្ថេរភាពនៃសេវាកម្ម។

- ជ្រើសរើសគណនីចំបងដោយស្វ័យប្រវត្តិសម្រាប់ប្រតិបត្តិការណ៍ដែលកើតឡើងជាប្រចាំ ដែលបន្ថយពេលវេលានិងការខិតខំប្រឹងប្រែងរបស់អតិថិជន និងកាត់បន្ថយហានិភ័យនៃការជ្រើសរើសគណនីខុស។
- បង្កើនល្បឿន និងភាពត្រឹមត្រូវនៃការពិនិត្យសមតុល្យគណនី
- បង្កើនល្បឿនស្ដេន QR code ដើម្បីឱ្យប្រតិបត្តិការទូទាត់ បំពេញតាមតម្រូវការ នៃការទូទាត់ដោយគ្មានសាច់ប្រាក់។
- បង្កើនល្បឿន ការផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន
- សម្រួលការផ្ទេរប្រាក់រវាងធនាគារក្នុងស្រុកផ្សេងទៀត ដើម្បីជំរុញនូវការរួមបញ្ចូលហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ឆ្លងកាត់ធនាគារដោយរលូន។
- បង្កើនសុវត្ថិភាពកម្មវិធីដោយការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យារក្សាសុវត្ថិភាពប្រតិបត្តិការ (RASPs) ដែលការពារទិន្នន័យអតិថិជនប្រឆាំងនឹងការគំរាមកំហែងថ្មីៗ និងចន្លោះប្រហោង។
- បង្កើនភាពប្រសើរឡើងវិក្កយបត្រប្រតិបត្តិការ
- អនុញ្ញាតគណនីវិបារបន៍ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីទូរសព្ទ។
- ពង្រីកការគាំទ្រសម្រាប់ប្រតិបត្តិការដែលមានតម្លៃខ្ពស់តាមរយៈប្រព័ន្ធរបស់ Bakong Large Value
- អូសដើម្បីបង្ហាញ KHQR សម្រាប់ទទួលការទូទាត់ប្រាក់
- ក្រុមកទូរសព្ទដើម្បីបើកមុខងារស្ដេន KHQR នៅពេលទូទាត់ប្រាក់
- ធ្វើបច្ចុប្បន្នភាពសុវត្ថិភាព ការដកប្រាក់ដោយគ្មានប័ណ្ណ

វឌ្ឍនភាពទាំងនេះមិនត្រឹមតែបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ តែថែមទាំងបង្ហាញនូវកេរ្តិ៍ឈ្មោះរបស់យើងជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងមានទស្សនវិស័យវែងឆ្ងាយ។

ការជំរុញរាជរដ្ឋាភិបាល និងការសន្សំចំណាយ

ត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ បានសង្កត់ធ្ងន់ទៅលើរាជរដ្ឋាភិបាល និងការបង្កើនប្រសិទ្ធភាពនៃចំណាយ។ ការខិតខំប្រឹងប្រែងរបស់យើងបានបញ្ចប់ដោយជោគជ័យនូវគម្រោងឌីជីថល ដែលសម្រួលនីតិវិធីប្រតិបត្តិការឲ្យល្អ និងផ្តល់នូវការសន្សំចំណាយយ៉ាងខ្លាំងដោយគ្មានការធ្លាក់ចុះគុណភាព ឬប្រសិទ្ធភាព។

- ណែនាំមុខងារ EDC Direct Debit ដែលអនុញ្ញាតឲ្យអតិថិជនកំណត់ប្រតិបត្តិការទូទាត់ដែលកើតឡើងជាប្រចាំដោយផ្ទាល់ពីគណនីរបស់ពួកគេ ដែលបង្កើនភាពងាយស្រួល និងកាត់បន្ថយការពាក់ព័ន្ធដោយដៃ។
- គម្រោងបង្កើនប្រសិទ្ធភាពប្រព័ន្ធឌីជីថល៖ បានបង្កើនសមត្ថភាពប្រព័ន្ធអាជីវកម្មយ៉ាងជោគជ័យ ដោយធ្វើឱ្យប្រសើរឡើងនូវការគាំទ្រអាជីវកម្មច្រើនកម្រិត និងអនុញ្ញាតឱ្យការដំណើរការប្រតិបត្តិការកាន់តែលឿន។
- កម្មវិធីPRINCE Mobile ដាក់ឱ្យប្រើប្រាស់បាននៅលើ Huawei App Gallery ពង្រីកការចូលប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Huawei
- ទទួលបានការសន្សំចំណាយតាមរយៈវិធានការជាច្រើន ដែលបញ្ជាក់ពីប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងយុទ្ធសាស្ត្រ។

តាមរយៈការអនុវត្តយុត្តិសាស្ត្រ និងទទួលយកវិធានការល្អបំផុតក្នុងការផ្លាស់ប្តូរឌីជីថល យើងបានក្រាលនៅគ្រឹះចំបងសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងផលចំណេញ។

សេចក្តីសន្និដ្ឋាន៖ ការរៀបចំទិសដៅដើម្បីបន្តទៅអនាគត

ឆ្នាំ២០២៤ ជាកំណត់ត្រានៃការប្តេជ្ញាចិត្តមិនប្រែប្រួលរបស់ធនាគារ ព្រីនស៍ ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច។ តាមរយៈការច្នៃប្រឌិតឥតឈប់ឈរ ការវិនិយោគយុទ្ធសាស្ត្រ និងការផ្តោតលើអតិថិជន យើងបានកែប្រែបញ្ហាប្រឈមទៅជាឱកាស និងទទួលបានលទ្ធផលនូវផ្នែកសំខាន់ៗយ៉ាងគួរឲ្យកត់សម្គាល់។ ដំណើរការរបស់យើងឆ្ពោះទៅរកភាពអស្ចារ្យឌីជីថលមិនគិតពីការបញ្ចប់ ហើយយើងនៅតែពង្រឹងបេសកកម្មរបស់យើងដើម្បីផ្តល់នូវតម្លៃល្អប្រសើរបំផុតដល់ភាគីពាក់ព័ន្ធទាំងអស់។

នៅពេលដែលយើងក្រឡេកមើលទៅអនាគត យើងនឹងបន្តរុញដៃនៃកំណត់ ស្វែងយល់នូវអ្វីថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតនូវបទពិសោធន៍ធនាគារដែលពិតជាមិនធ្លាប់មានពីមុនមក។ យើងទាំងអស់គ្នាកំពុងបង្កើតអនាគតនៃវិស័យហិរញ្ញវត្ថុដោយចាប់ផ្តើមពីមួយដំណាច់នៃឌីជីថល។

គោលការណ៍ប្រតិបត្តិតាម

ដើម្បីអនុលោមតាមច្បាប់និងបទបញ្ជាជាធរមាន បទដ្ឋានវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីធានាថា ធនាគារអនុលោមបានពេញលេញ។ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយអនុលោម ស្របតាមប្រកាសស្តីពី ការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីជួយអ្នកគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាលក្នុងការកំណត់ រាស់វែង តាមដាន និងគ្រប់គ្រងហានិភ័យមិនអនុលោមតាមច្បាប់ និងលើកកម្ពស់ការគ្រប់គ្រងធនាគារឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។

គោលនយោបាយនេះមានគោលបំណងបង្ហាញពីនីតិវិធីរបស់ធនាគារ ដែលកំណត់ទៅលើមុខងារប្រតិបត្តិតាម និងមានសារៈសំខាន់ក្នុងការកំណត់ រាយការណ៍ និងបង្ហាញពីភាពអនុលោមតាម និងបង្ហាញពីហានិភ័យដែលទាក់ទងនឹងបទប្បញ្ញត្តិនានា។ គោលនយោបាយនេះនឹងជួយដល់ធនាគារ ព្រីនស៍ ម.ក ក្នុងការកាត់បន្ថយ និងលុបបំបាត់ហានិភ័យនៃការបំពានទៅលើច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌។

ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ (AML, CFT និង CPF)

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ “AML, CFT និង CPF” ដោយបង្កើតគោលនយោបាយ AML, CFT និង CPF ដើម្បីការពារធនាគារ ព្រីនស៍ ម.ក ពីការប្រព្រឹត្តដោយចេតនា ឬដោយអចេតនាទាក់ទងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ ដោយអនុលោមតាមច្បាប់ និងប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ។ លើសពីនេះ ធនាគារបានវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា “CORAL iSEM AML / CFT System” ដែលធ្វើស្វ័យប្រវត្តិកម្មការងារត្រួតពិនិត្យ និងធានាប្រសិទ្ធភាពនៃការកាត់បន្ថយហានិភ័យ និងការការពារការសម្អាតប្រាក់ ហិរញ្ញប្បទានភេរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអារុជមហាប្រល័យ។ សំខាន់ជាងនេះទៅទៀត ធនាគារមានកម្មវិធីបណ្តុះបណ្តាល ទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលមានស្រាប់ ជាពិសេសបុគ្គលិកប្រតិបត្តិការទាំងអស់ត្រូវចូលរួមគ្រប់បណ្តុះបណ្តាល AML, CFT និង CPF ក្នុងមួយឆ្នាំម្តង និងឆ្លងកាត់ការប្រលងសាកល្បងក្រោយការបណ្តុះបណ្តាល។ តម្រូវការនៃការបណ្តុះបណ្តាលនេះ គឺជាយុទ្ធសាស្ត្រអនុលោមភាពមួយ ដើម្បីពង្រឹងការអប់រំ និងការយល់ដឹងរបស់បុគ្គលិកអំពី AML, CFT និង CPF ដែលជាការរារាំងដ៏សំខាន់ចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារដោយមិនត្រឹមត្រូវ។

គោលនយោបាយវិស្សលប្តីរីង

ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ ឬសកម្មភាពអសីលធម៌ណាមួយដែលអាចនឹងកើតឡើងគ្រប់ពេល និងដើម្បីអនុវត្តស្របតាមប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយវិស្សលប្តីរីង ដើម្បីកំណត់អ្នកទទួលខុសត្រូវ និងទទួលព័ត៌មានពីនិយោជិកដែលមានបញ្ហាធ្ងន់ធ្ងរតាមរយៈការបង្កើតបណ្តាញទំនាក់ទំនងសុវត្ថិភាពដែលនេះជួយឲ្យនិយោជិកអាចធ្វើការរាយការណ៍អំពី បញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការអនុវត្តអាកប្បកិរិយាមិនសមរម្យដែលអាចទាំឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពរបស់ធនាគារ។

គោលនយោបាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់និយោជិកក្នុងការលើកឡើងពីបញ្ហាធ្ងន់ធ្ងរនៅខាងក្នុងដោយគ្មានការភ័យខ្លាចការសងសឹក ជាមួយនឹងការទទួលខុសត្រូវ និងប្រសិទ្ធភាពជាជាងការមើលទៅលើបញ្ហាឬរាយការណ៍ទៅខាងក្រៅ។ គោលនយោបាយនេះ ក៏នឹងជួយដល់គណៈគ្រប់គ្រងក្នុងការចាត់វិធានការដោះស្រាយ ឬការពារការប្រព្រឹត្តមិនត្រឹមត្រូវណាមួយឱ្យបានទាន់ពេលវេលា។ ជាការសំខាន់ផងដែរ ដែលការអនុវត្តគោលនយោបាយនេះត្រូវធ្វើឡើងដោយមានតម្លាភាព និងទំនួលខុសត្រូវ (ដូច្នេះនិយោជិកទុកចិត្តលើដំណើរការនេះ) ដែលធានានូវការសម្ងាត់របស់អ្នករាយការណ៍ និងព័ត៌មានដែលបានរាយការណ៍។

ហិរញ្ញវត្ថុប្រកបដោយចីរភាព

ធនាគារ ព្រីនស៍ ម.ក ប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា ដោយសារយើងមានគោលបំណងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គម ក្នុងគោលបំណងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដោយបញ្ចូលវិធីសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពទៅក្នុងការសម្រេចចិត្ត អាជីវកម្ម ដើម្បីកាត់បន្ថយការគំរាមកំហែងនៃផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម ដែលទាក់ទងនឹងសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់យើង។ ដើម្បីជំរុញដំណើរប្រកបដោយចីរភាពរបស់យើង យើងក៏រៀបចំវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំដល់បុគ្គលិកទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងការកសាង សមត្ថភាពរបស់ពួកគេ ដើម្បីជំរុញលើវិធីសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ធនាគារ និងជំរុញបុគ្គលិកឲ្យធ្វើដូចគ្នា។

គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា


ការការពារបរិស្ថាន មនុស្ស និងបេតិកភណ្ឌ វប្បធម៌របស់យើង



ការផ្តល់ហិរញ្ញប្បទានដល់អនាគតនៃប្រទេសកម្ពុជា



ការដឹកនាំមាតិកា




ដំណើរប្រកបដោយចីរភាពរបស់យើង

- បង្កើតគោលនយោបាយ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងនីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម
- បើកដំណើរការធនាគារចល័ត
- ផ្តួចផ្តើមវេទិកាឌីជីថលសម្រាប់ការស្នើសុំផ្ទៃក្នុង ដើម្បីធ្វើឌីជីថលប្រព័ន្ធផ្នែកលើក្រដាស




- បង្កើតគោលការណ៍ដោះស្រាយបណ្តឹងរបស់អតិថិជន



- ផ្តួចផ្តើមលទ្ធកម្មអេឡិចត្រូនិចតាមរយៈវេទិកាឌីជីថលដោយមានគោលបំណងសម្រេចបានការិយាល័យគ្មានក្រដាស
- ចាប់ផ្តើមយន្តការគ្រប់គ្រងសំណល់



- បង្កើតនូវនីតិវិធីសម្រាប់ដោះស្រាយសំណើរិកទរបស់អតិថិជន



- ពង្រឹងគោលនយោបាយ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងនីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម
- ៨៤ ម៉ាស៊ីនអេឌីអ៊ីម
- ការបំពាក់សេវាសម្រាប់ជនមានពិការភាពទាំង ៣៦ សាខា

អភិបាលកិច្ចប្រកបដោយចីរភាព

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលជឿជាក់ថា បរិស្ថាន សង្គម និងអភិបាលកិច្ច មានសារៈសំខាន់ដែលជាផ្នែកសំខាន់មួយនៃការទទួលខុសត្រូវសាធារណៈ។ ដូច្នេះ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យ និងអនុម័តលើគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព និងធានានូវប្រសិទ្ធភាពនៃការអនុវត្តក្របខណ្ឌ ដើម្បីឲ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា។

អ្នកគ្រប់គ្រងជាន់ខ្ពស់

អ្នកគ្រប់គ្រងជាន់ខ្ពស់ គឺជាគណៈប្រតិបត្តិដើម្បីអនុវត្តលើក្របខណ្ឌ អនុម័តលើនីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ហើយរាយការណ៍ជាប្រចាំអំពីសមិទ្ធផល និងលទ្ធផលនៃដំណើរឆ្ពោះទៅរកការអនុវត្តប្រកបដោយចីរភាពជូនក្រុមប្រឹក្សាភិបាល។

គណៈគ្រប់គ្រងគណនេយ្យ

គណៈគ្រប់គ្រងគណនេយ្យនឹងត្រួតពិនិត្យ និងតាមដានលើដំណើរការ និងនីតិវិធីគណនេយ្យ ក៏ដូចជាដើម្បីធានាថា នីតិវិធីគ្រប់គ្រងហានិភ័យស្តីពីបរិស្ថាន និងសង្គមត្រូវបានដាក់បញ្ចូលទៅក្នុងការសម្រេចចិត្តអនុម័តនៃកម្មវិធីទាំងអស់។ ការអនុម័តនៃកម្មវិធីធ្វើការរាយការណ៍លើហានិភ័យបរិស្ថាន និងសង្គមដើម្បីកំណត់អត្តសញ្ញាណនៃហានិភ័យបរិស្ថាន និងសង្គមដែលអាចទាក់ទងជាមួយសកម្មភាពអាជីវកម្មរបស់អតិថិជន។

ESRM Lead

ESRM Lead គឺទទួលខុសត្រូវក្នុងការបង្កើតនីតិវិធី និងគោលការណ៍ណែនាំចាំបាច់នានាសម្រាប់ការអនុវត្តក្របខណ្ឌប្រកបដោយប្រសិទ្ធភាព និងការពិនិត្យឡើងជាប្រចាំឆ្នាំ ដើម្បីធានាថា នីតិវិធី និងគោលការណ៍ណែនាំនៅតែពាក់ព័ន្ធ និងមានប្រសិទ្ធភាព។




០៣


រចនាសម្ព័ន្ធធនាគារ

០១. រចនាសម្ព័ន្ធរបស់ស្ថាប័ន	៤៣
០២. អភិបាលកិច្ចសាជីវកម្ម	៤៥
០៣. ភាគទុនិក	៤៥
០៤. ក្រុមប្រឹក្សាភិបាល	៤៥
០៥. ប្រវត្តិរូបថ្នាក់អភិបាល	៥១
០៦. ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	៥៦
០៧. ប្រវត្តិរូបថ្នាក់ដឹកនាំជាន់ខ្ពស់	៥៧

រចនាសម្ព័ន្ធរបស់ស្ថាប័ន



គណៈកម្មាធិការគ្រប់គ្រង



អភិបាលកិច្ចសាធារណៈ

ធនាគារយល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ធនាគារ។ ដូច្នេះ ធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាធារណៈក្នុងវិស័យធនាគារ ជាមួយនឹងយន្តការពិនិត្យ និងសមតុល្យដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។ ធនាគារ ព្រីនស៍ ម.ក បានរៀបចំនូវរចនាសម្ព័ន្ធក្នុងការធានាឱ្យបាននូវការបែងចែកតួនាទីរវាងមុខងាររបស់ធុរកិច្ច ដែលគ្រប់គ្រងផ្ទាល់លើប្រតិបត្តិការធុរកិច្ច និងមុខងារត្រួតពិនិត្យរួមមានផ្នែកប្រតិបត្តិតាម និងហានិភ័យ ដែលពិនិត្យដេញដោលដោយឯករាជ្យលើមុខងារធុរកិច្ច និងរាយការណ៍ផ្ទាល់ទៅគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល ដែលរួមមានគណៈកម្មការហានិភ័យ និងផលិតផលថ្មី និងគណៈកម្មការសវនកម្ម និងប្រតិបត្តិតាម។ លើសពីនេះ មុខងារសវនកម្មផ្ទៃក្នុងធ្វើការធានាដោយត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារធុរកិច្ច និងពិនិត្យផ្នែកប្រតិបត្តិតាម និងហានិភ័យ ហើយរាយការណ៍ផ្ទាល់ជូនគណៈកម្មការដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាល តាមរយៈគណៈកម្មការសវនកម្ម និងប្រតិបត្តិតាម។

ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ០២រូប។

អ្នកឧកញ៉ា ចេន ហ៊ឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនច្រើនបំផុតនៃធនាគារ ព្រីនស៍ ម.ក។ ក្នុងនាមជាភាគទុនិក លោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគារ រួមមានបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការធុរកិច្ចលើទីផ្សារ។

លោក ហុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ លោកជាសហគ្រិនពូកែមួយរូប ជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍យន្តការ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ០៥នាក់ ហើយក្នុងនោះ ០៣រូបជា អភិបាលឯករាជ្យ ហើយអភិបាលទាំងអស់ត្រូវតែងតាំងដោយភាគទុនិក។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេ លើកលែងលើបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការយល់ព្រមពីភាគទុនិកដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ ការគ្រប់គ្រង ការចង្អុលបង្ហាញ និងការពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដាគណនេយ្យភាព ដើម្បីឱ្យគណៈគ្រប់គ្រងប្រតិបត្តិទូទៅទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលជួបប្រជុំរៀងរាល់ត្រីមាស និងជួបប្រជុំនៅពេលណាមួយផ្សេងទៀតប្រសិនបើក្រុមប្រឹក្សាភិបាលយល់ថាចាំបាច់ ហើយក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរួមលើគ្រប់ការវិនិច្ឆ័យទាំងអស់។

ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពីសំណាក់អភិបាលនីមួយៗ នៅគ្រប់វិស័យទាំងអស់របស់ធុរកិច្ច និងប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើទេពកោសល្យជំនាញដ៏ទូលំទូលាយរបស់អភិបាលទាំងអស់ អភិបាលឯករាជ្យក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យលើការពិភាក្សាពីបញ្ហាគន្លឹះទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើសវនកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិ ជាពិសេសទាក់ទងទៅនឹងប្រកាសទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។

ក្នុងន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាល គឺស្របតាមលក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។ នេះដើម្បីធានាឱ្យបានថាធនាគារទទួលប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ច បង្កើនគណនេយ្យភាព និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ការសម្រេចចិត្តប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាធារណៈដ៏រឹងមាំ គឺជាភស្តុតាងដ៏សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តបេសកកម្មរបស់ធនាគារដោយជោគជ័យ។ ក្របខណ្ឌអភិបាលកិច្ចរបស់ធនាគារ ត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាសលេខ ធ-៧-០៨-២១១ ស្តីពីអភិបាលកិច្ចនៅតាមបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ធ៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខធ៧-១០-១៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ជាមួយនឹងការអនុវត្តនៃអភិបាលកិច្ចសាធារណៈកម្ពុជាអន្តរជាតិ និងមានលក្ខណៈល្អប្រសើរ។

គណៈកម្មការដាន់ខ្ពស់បីត្រូវបង្កើតឡើងដូចខាងក្រោម៖

គណៈកម្មការសវនកម្ម និងប្រតិបត្តិតាម

សមាសភាព៖

- លោក ចេន សំវិសុទ្ធ** ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក Muhammad Bin Ibrahim** ជាសមាជិក (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក Looi Kok Soon** ជាសមាជិក (អភិបាលប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

ក) ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

១. អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។

២. ពិនិត្យលើភាពត្រឹមត្រូវនៃការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិតាម ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងធនាគារ។

៣. គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។

៤. ពិនិត្យលើការប្រតិបត្តិតាមច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើគំហើញសំខាន់ៗដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្លំ ឬការប្រព្រឹត្តក្រមអសីលធម៌ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។

៥. ដឹកនាំអង្គភាពដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មការសវនកម្មនិងប្រតិបត្តិតាម ហើយផ្តល់យោបល់ពីផលដែលអាចកើតមានឡើង ឬកើតមានដាក់ស្ដែងនៃការផ្លាស់ប្តូរនិយ័តកម្ម។

៦. ផ្តល់អនុសាសន៍ត្រឹមត្រូវ ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារ ឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

ខ) របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរការនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុ ដើម្បីប្រាកដថា របាយការណ៍ហិរញ្ញវត្ថុគឺត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

១. ពិនិត្យគោលនយោបាយគណនេយ្យ។

២. ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។

៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលជាបន្ទាន់ នូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។

៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្តោតសំខាន់លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលអាចកើតមានឡើងចំពោះគោលនយោបាយ និងគោលការណ៍គណនេយ្យ។

- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម។

- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម។

- លិខិតតំណាងទៅកាន់សវនករ។

- សេចក្តីសន្និដ្ឋានពីកង្វល់។

- ការប្រតិបត្តិតាមស្តង់ដាគណនេយ្យ។

- ការប្រតិបត្តិតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ។

- ប្រតិបត្តិការរាងកាយពាក់ព័ន្ធ តួយ៉ាង ប្រតិបត្តិការជាមួយភាគីជុំវិញម៉ាកយីហោ ឬគណៈគ្រប់គ្រង បណ្តាក្រុមហ៊ុនពាក់ព័ន្ធដទៃទៀត ឬសាច់ញាតិ ។ល។ ដែលអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍នាពេលអនាគត។

គ) សវនកម្មដោយសវនករឯករាជ្យ

១. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មការសវនកម្ម និងប្រតិបត្តិតាម គួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការរិះរកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
២. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យ ព្រមទាំងអនុម័តយល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
៣. ពិនិត្យលទ្ធផលនៃការធ្វើសវនកម្មជាមួយនឹងសវនករឯករាជ្យ ដោយពិចារណាលើលិខិតពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសវនករឯករាជ្យ និងចម្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញ និងការផ្តល់អនុសាសន៍។

ឃ) សវនកម្មផ្ទៃក្នុង

១. ពិនិត្យនូវទំហំសកម្មភាព និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។
២. ពិនិត្យផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានគ្រប់គ្រាន់ និងមានសិទ្ធិចូលយកព័ត៌មានរបស់ស្ថាប័ន។
៣. ពិនិត្យរបាយការណ៍ប្រចាំត្រីមាស និងអនុសាសន៍ពីសវនករផ្ទៃក្នុង ហើយធានាឱ្យបាននូវវិធានការត្រឹមត្រូវចំណាត់ការដោយគណៈគ្រប់គ្រងស្របតាមកាលកំណត់។
៤. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំង ឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
៥. ពិនិត្យឡើងវិញការរកឃើញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការបន្លំ ភាពមិនប្រក្រតី និងភាពបរាជ័យនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចម្បង និងការរាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

ង) ការប្រតិបត្តិតាម

១. ត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវការប្រកាន់ខ្ជាប់របស់ធនាគារចំពោះតម្រូវការច្បាប់ និងប្រតិបត្តិតាម ដែលត្រូវអនុវត្តចំពោះអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារដោយគ្មានការកំណត់ចំពោះការគ្រប់គ្រងលើការប្រឆាំងទៅនឹងការសម្អាតប្រាក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភោគកម្ម ហើយត្រូវរាយការណ៍ជាទៀងទាត់ទៅកាន់ក្រុមប្រឹក្សាភិបាល ផ្អែកលើបញ្ហាប្រតិបត្តិតាមដោយស្របតាមអនុសាសន៍ ឬសកម្មភាពកែតម្រូវណាមួយ។
២. ពិនិត្យឡើងវិញរាល់ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ និងស្ថានភាពទំនាស់ផលប្រយោជន៍ណាមួយដែលអាចកើតមានឡើងនៅក្នុងធនាគារ រួមទាំងប្រតិបត្តិការ នីតិវិធី ឬដំណើរការនៃការប្រព្រឹត្តិដែលចោទជាសំណួរអំពីភាពស្មោះត្រង់នៃការគ្រប់គ្រង។

ច) ផ្សេងៗ

១. សម្របសម្រួលជាមួយគណៈកម្មការហានិភ័យនិងផលិតផលថ្មី ដើម្បីធានាថា ផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
២. ប្រតិបត្តិទូរគ្នាទី និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថា សាកសមក្នុងខ្លឹមសារយោង។

គណៈកម្មការហានិភ័យ និងផលិតផលថ្មី

សមាសភាព៖

- លោក Muhammad Bin Ibrahim ជាប្រធាន (អភិបាលឯករាជ្យ មិនប្រតិបត្តិ)
- លោក ស៊ឹម ហ៊ុយឈ័ង ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក Looi Kok Soon ជាសមាជិក (អភិបាលប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

ក) ហានិភ័យ

១. ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង និងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង អនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែលបានធ្វើចំណាត់ការ។
២. ពិនិត្យឡើងវិញនូវទស្សនវិជ្ជាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយ ដែលបានណែនាំដោយគណៈគ្រប់គ្រង ដោយធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងន័យទូលាយ រួមមានហានិភ័យទីផ្សារ ហានិភ័យគណនា ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
៣. ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
៤. ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្ររស់រវង់ហានិភ័យ។
៥. មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រុមប្រតិបត្តិល្អឥតខ្ចោះ។
៦. លម្អិតលើចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មការហានិភ័យរួមបញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
៧. ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។
៨. បង្កើតអនុគណៈកម្មការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។
៩. ពិនិត្យ និងរាយការណ៍លើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌក្នុងការកំណត់អត្តសញ្ញាណ ការវាស់ស្ទង់ និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
១០. ធានាថាធនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធត្រូវបានដាក់សម្រាប់ការគ្រប់គ្រងហានិភ័យ ឧទាហរណ៍៖ ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
១១. ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូន សមាសភាពមុខងារហានិភ័យ និងសកម្មគ្រប់គ្រងហានិភ័យ។

ខ) ផលិតផលថ្មី

- ១. ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី រួមបញ្ចូលមិនត្រឹមតែការកំណត់នូវមុខងារ បញ្ញត្តិនិងលក្ខខណ្ឌ យុទ្ធសាស្ត្រនិងគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មការហានិភ័យនិងផលិតផលថ្មី និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។
- ២. តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អតិថិជន ដោយធានា ថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ដើម្បីតាមដាន និងរាយការណ៍លក្ខខណ្ឌអាជីវកម្ម និងការអភិវឌ្ឍក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុងរីកចម្រើន និងរាយការណ៍ផ្នែកផលប៉ះពាល់ដែលកើតចេញពីការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

គណៈកម្មការ ការតែងតាំង និង ប្រាក់ឈ្នួល

- សមាសភាព**
- លោក ស៊ឹម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
 - លោក ហ៊ាន់ សុរេនា ជាសមាជិក (អភិបាលមិនឯករាជ្យមិនប្រតិបត្តិ)
 - លោក ចេន សំវិសុទ្ធ ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- តួនាទី និងទំនួលខុសត្រូវ**
- ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឲ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈសម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឲ្យមានសម្រាប់ធ្វើជាអភិបាល។
 - ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់នាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មការប្រតិបត្តិ និង
 - គ. ដើម្បីបង្កើតយន្តការសម្រាប់រាយការណ៍ផ្ទៃក្នុងការលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួមចំណែករបស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់អនុគណៈកម្មការនានារបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់នាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិនានា និង
 - ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងរាយការណ៍លើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មការនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជានាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មការប្រតិបត្តិ។
 - ង. ដើម្បីរាយការណ៍លើអភិបាល សម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។
 - ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងសមាសភាពរាងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការការពិនិត្យឡើងវិញប្រចាំឆ្នាំ។
 - ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំង ផែនការបន្តវេនរបស់គណៈគ្រប់គ្រង និងការរាយការណ៍លើការអនុវត្តការងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង
 - ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល ។
 - ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលដាក់លាក់សម្រាប់អភិបាលប្រតិបត្តិ នាយកប្រតិបត្តិ និងសមាជិកគណៈកម្មការប្រតិបត្តិ។

គណៈកម្មការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះ គណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារ គឺជាគណៈកម្មាធិការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការទាំងនោះរួមមាន គណៈកម្មាធិការយុទ្ធសាស្ត្រ គណៈកម្មាធិការធនធានមនុស្ស (HRC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) គណៈកម្មាធិការគណនា (CC) គណៈកម្មាធិការត្រួតពិនិត្យគុណភាពគណនា (AQMC) គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងអកម្ម (ALCO) និងគណៈកម្មាធិការគ្រប់គ្រងគម្រោងបច្ចេកវិទ្យា (TSC)។

នៅកម្រិតគណៈគ្រប់គ្រងប្រតិបត្តិ សមាសភាពគណៈកម្មការរួមមាន ៖

- | | |
|---|------------------------------|
| ១. លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិ ៖ | ជាប្រធានគណៈកម្មការប្រតិបត្តិ |
| ២. លោក Ng Yok Chin នាយកប្រតិបត្តិហានិភ័យ ៖ | ជាសមាជិក |
| ៣. លោក Lee Kok Seng នាយកប្រតិបត្តិបណ្តាញចែកចាយ ៖ | ជាសមាជិក |
| ៤. លោក Ngow E Van នាយកប្រតិបត្តិធនធានមនុស្សនិងទំនាក់ទំនង ៖ | ជាសមាជិក |
| ៥. លោក Liong Khai Sim នាយកប្រតិបត្តិហិរញ្ញវត្ថុ ៖ | ជាសមាជិក |
| ៦. លោក ឡេង សេងឡុន នាយកប្រតិបត្តិប្រតិបត្តិការ ៖ | ជាសមាជិក |
| ៧. លោកស្រី ប៉េង លីយ៉ា នាយិកាប្រតិបត្តិគុណភាព ៖ | ជាសមាជិក |
| ៨. លោកស្រី កែវ រស់និស្ស័យ នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន ៖ | ជាសមាជិក |
| ៩. លោកស្រី សៀ សុខលីន នាយិកានាយកដ្ឋានប្រតិបត្តិតាម ៖ | ជាសមាជិក |
| ១០. លោក លី បញ្ញា នាយកនាយកដ្ឋានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល ៖ | ជាសមាជិក |
| ១១. លោក Khoo Hun Khim នាយកប្រតិបត្តិព័ត៌មានវិទ្យា ៖ | ជាសមាជិក |
| ១២. លោកស្រី តៃ មុយនី នាយិកានាយកដ្ឋានគ្រប់គ្រងសាខា ៖ | ជាសមាជិក |
| ១៣. កញ្ញា ហាំង ហ៊ុយ នាយិកានាយកដ្ឋានគ្រប់គ្រងគណនា ៖ | ជាសមាជិក |
| ១៤. លោក អ៊ុង ពិសី នាយកនាយកដ្ឋានគ្រប់គ្រងសេវាបច្ចេកវិទ្យា ៖ | ជាសមាជិក |
| ១៥. លោកស្រី លាង សុខឡាង នាយិកានាយកដ្ឋានគ្រប់គ្រងការផ្លាស់ប្តូរនិងទិន្នន័យ ៖ | ជាសមាជិក |
| ១៦. លោក គី វណ្ណរដ្ឋ នាយកនាយកដ្ឋានសេវាធនាគារឌីជីថល ៖ | ជាសមាជិក |
| ១៧. លោកស្រី គង់ សុនីត្រាវ៉ាន់យ៉ា នាយិកាគ្រប់គ្រងគុណភាពទ្រព្យ ៖ | ជាសមាជិក |

ប្រវត្តិបង្កើតអភិបាល

លោក ហ៊ិន សុរេន ជាប្រធាននៃក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកនៃធនាគារ ព្រីនស៍ ម.ក ដែលមានទស្សនៈវិស័យយ៉ាងឆ្លាតវៃក្នុងការផ្តល់ឱកាសឲ្យធនាគារ រីកចម្រើនយ៉ាងខ្លាំង។ ក្រោមការដឹកនាំរបស់លោក ធនាគារ ព្រីនស៍ បានពង្រីកទីផ្សារ និងបន្ថែមសេវាកម្មផ្សេងៗ ដើម្បីគាំទ្រចំពោះការអភិវឌ្ឍប្រកបដោយ ចីរភាព និងការពេញចិត្តរបស់អតិថិជន។

កាលពីមុន លោកបានកាន់តំណែងជាប្រធាននាយកប្រតិបត្តិ និងប្រធាននាយកគ្រប់គ្រងចាប់ពីឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០២៤ ដោយជំរុញយុទ្ធនាការប្រែប្រួល សំខាន់ៗ ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពប្រកួតប្រជែង។

ដោយមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងជាង១០ឆ្នាំក្នុងតួនាទីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ លោក ហ៊ិន សុរេន មានការយល់ដឹងយ៉ាង ជ្រាលជ្រៅអំពីវិស័យធនាគារ និងសេវាធានារ៉ាប់រង។ ជំនាញរបស់លោកអាចជួយឲ្យលោកដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗ ដើម្បីធានាបាននូវ ភាពជោគជ័យបន្តរបស់ធនាគារ ព្រីនស៍។ ទស្សនៈវិស័យ និងភាពជាអ្នកដឹកនាំរបស់លោក មានសារៈសំខាន់ក្នុងការផ្តល់តម្លៃដល់ភាគីពាក់ព័ន្ធ និងជម្រុញការ រីកចម្រើនរយៈពេលវែងសម្រាប់អនាគត។



លោក ហ៊ិន សុរេន

ប្រធាននៃក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិក

លោក LOOI KOK SOON

អភិបាលមិនឯករាជ្យប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ



លោក Looi Kok Soon គឺជាធនាគារិក និងជាសហគ្រិនមួយរូប ដែលមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុនៅតំបន់ អាស៊ីអាគ្នេយ៍។ លោកបានកាន់តំណែងយុទ្ធសាស្ត្រជាច្រើនក្នុង ការចែកចាយ និងប្រតិបត្តិការនៅធនាគារសំខាន់ៗ ដូចជា ធនាគារ OCBC ប្រទេសម៉ាឡេស៊ី ធនាគារ EON ប្រទេស ម៉ាឡេស៊ី និង ធនាគារ Standard Chartered មុនពេលផ្លាស់ប្តូរ ដើម្បីដឹកនាំអាជីវកម្មថាមពលកើតឡើងវិញដោយជោគជ័យផ្ទាល់ខ្លួន របស់លោក។

“KS” គឺជាឈ្មោះដែលមនុស្សជាច្រើនស្គាល់លោក Looi Kok Soon នៅពេលដែលលោក ចាប់ផ្តើមការងារក្នុងវិស័យធនាគារ នៅ ធនាគារ OCBC ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងដែលលោកបាន លះបង់រយៈពេល ១៦ឆ្នាំដើម្បីអភិវឌ្ឍជំនាញរបស់លោកនៅក្នុងវិស័យនេះ។ ការធ្វើការរបស់លោកនៅទីនោះ បានចាក់គ្រឹះ យ៉ាងរឹងមាំសម្រាប់សមិទ្ធផលនាពេលអនាគតរបស់លោក។ បន្ទាប់មក លោកបានចូលរួមជាមួយធនាគារ EON Bank BHD ជាមួយ តួនាទីសំខាន់ក្នុងការបំប្លែងបណ្តាញសាខា ដោយបង្កើតគំរូសេវាកម្មលក់ថ្មីដែលជួយបង្កើនការចូលរួមរបស់អតិថិជន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

នៅធនាគារ Standard Chartered លោកបានដើរតួនាទីជាអ្នកដឹកនាំការគ្រប់គ្រងសាខាចំនួន ១២៣ និងសាខាសេវាធនាគារបុគ្គលចំនួន ៦០០ទីតាំងនៅ ទូទាំងអាស៊ីអាគ្នេយ៍។ សមត្ថភាពក្នុងការដឹកនាំ និងធ្វើឲ្យប្រតិបត្តិការរីកចម្រើនមានប្រសិទ្ធភាព បានបង្កើនកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាអ្នកដឹកនាំដ៏លេចធ្លោ ម្នាក់នៅវិស័យធនាគារ។

នៅឆ្នាំ២០១៥ បន្ទាប់ពីអាជីពដំបូងរឿងក្នុងវិស័យធនាគារ លោកបានទទួលយកស្មារតីសហគ្រិនរបស់លោក ដោយចាប់ផ្តើមអាជីវកម្មថាមពលកើតឡើងវិញ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះនិរន្តរភាព និងការច្នៃប្រឌិត គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោកចំពោះនិរន្តរភាព និងការច្នៃប្រឌិត ដែលអនុញ្ញាតឱ្យលោកប្រើបទពិសោធន៍ឧស្សាហកម្មដ៏ទូលំទូលាយរបស់លោក ដើម្បីរួមចំណែកដល់ការរីកលូតលាស់នៃដំណោះស្រាយ ថាមពលស្អាតនៅក្នុងតំបន់។ ដំណើររបស់លោក KS នៅតាមវិស័យធនាគារ និងសហគ្រិនភាព បានបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព និងការប្តេជ្ញារបស់លោក ចំពោះឧត្តមភាព។ លោកជាបុគ្គលដែលទទួលបានការគោតសរសើរ និងទុកចិត្តយ៉ាងខ្ពង់ខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ និងថាមពលកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។ ការដឹកនាំរបស់លោកបន្តជម្រុញនូវអនាគតនៃឧស្សាហកម្ម ដែលផ្អែកលើទិសដៅកំណើន និងនិរន្តរភាព។

លោក ថេន សំវិសុទ្ធ ជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានជំនាញខ្ពស់ក្នុងវិស័យអប់រំ ជាគ្រូបង្រៀនមុខវិជ្ជាគណនេយ្យ និងពន្ធដារ នៅសាកលវិទ្យាល័យ ជាច្រើនក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង។

ក្រៅពីតួនាទីក្នុងវិស័យអប់រំ លោកជានាយកក្រុមហ៊ុន AT&B Consulting Co., Ltd ដែលផ្តល់សេវាប្រឹក្សាពន្ធដារ គណនេយ្យ និងការបណ្តុះបណ្តាល។ កាលពីមុន លោកធ្លាប់ជានាយកហិរញ្ញវត្ថុ នៅក្រុមហ៊ុន Meas Development Holding Co., Ltd ដែលគ្រប់គ្រងអាជីវកម្មពាក់ព័ន្ធនឹងផលិតផលអាហារ ជាច្រើន។ លោកក៏ជានាយកឯករាជ្យនៅក្រុមហ៊ុនសេវាធានារ៉ាប់រង ហ៊ុយវ៉ែន ក៏អិលស៊ី។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើន រួមមាន បរិញ្ញាបត្រជំនាញគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យនីតិសាស្ត្រនិងសេដ្ឋកិច្ច បរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យទីរ៉ុន បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យអាស៊ីនៅបាងកក និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកល វិទ្យាល័យ Pierre Mendès-Grenoble ២ ពីប្រទេសបារាំង។

លោក ថេន សំវិសុទ្ធ

អភិបាលឯករាជ្យមិនប្រតិបត្តិ



លោក ស៊ីម ហ៊ុយឈ័ង

អភិបាលឯករាជ្យមិនប្រតិបត្តិ



លោក ស៊ីម ហ៊ុយឈ័ង ជាអភិបាលឯករាជ្យមិនប្រតិបត្តិ មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងធនាគារ នៅក្នុង ស្ថាប័នហិរញ្ញវត្ថុជាច្រើននៅកម្ពុជា។ ជំនាញជ្រាលជ្រៅក្នុងវិស័យទាំងនេះ ធ្វើឲ្យលោកអាចចូលរួមយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងអភិបាលកិច្ចជាយុទ្ធ សាស្ត្ររបស់ធនាគារ។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីរាជបណ្ឌិត្យសភាកម្ពុជា គូសបញ្ជាក់ពីមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំរបស់គាត់នៅក្នុង គោលការណ៍សេដ្ឋកិច្ច។ លើសពីនេះ លោកក៏បានបន្តការសិក្សាបន្ថែមដោយទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក គ្រប់គ្រងអាជីវកម្ម ដែលមានការផ្តោតសំខាន់លើហិរញ្ញវត្ថុអន្តរជាតិនៅសាកលវិទ្យាល័យ Brandeis រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ការបង្ហាញខ្លួនលើឆាកអន្តរជាតិនេះ បានបន្ថែមទ្វារចំណេះដឹងដ៏ជ្រាលជ្រៅរបស់លោកអំពីទីផ្សារហិរញ្ញវត្ថុសកល និងការអនុវត្តយ៉ាង ល្អបំផុត។ ក្នុងនាមជាគណនេយ្យករសាធារណៈ ដែលមានវិញ្ញាបនប័ត្របញ្ជាក់ដោយសមាគម ACCA ពីចក្រភពអង់គ្លេស លោក ស៊ីម ហ៊ុយឈ័ង បានបញ្ជាក់ បន្ថែមពីជំនាញជាក់លាក់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ។ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ចម្រុះរបស់លោក ធ្វើឲ្យលោកក្លាយជាទ្រព្យសម្បត្តិដ៏ មានតម្លៃសម្រាប់ធនាគារ ព្រឹទ្ធសី ខណៈពេលធនាគារនេះកំពុងស្វែងរកឱកាសដើម្បីផ្លាស់ប្តូរ និងដោះស្រាយបញ្ហាស្មុគស្មាញក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងធានា បាននូវការត្រួតពិនិត្យផ្ទៃក្នុងយ៉ាងរឹងមាំ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

ការប្តេជ្ញាចិត្តរបស់លោក ស៊ីម ហ៊ុយឈ័ង ចំពោះឧត្តមភាពនិងភាពប្រសើរឡើងជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីតួនាទីសកម្មរបស់លោកក្នុងការលើកកម្ពស់ អភិបាលកិច្ចហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដែលទីបំផុតបានរួមចំណែកដល់កំណើនប្រកបដោយចីរភាព និងភាពជោគជ័យរបស់ធនាគារ ព្រឹទ្ធសី។

លោក Tan Sri Muhammad Bin Ibrahim ជានាយកឯករាជ្យមិនប្រតិបត្តិនៅ ធនាគារ ព្រីនស៍ ម.ក ដោយមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យ ធនាគារនិង ហិរញ្ញវត្ថុ សេវាធានារ៉ាប់រង និងគោលនយោបាយហិរញ្ញវត្ថុ។ លោក Tan Sri Muhammad Bin Ibrahim ដើរតួនាទីជាទេសាភិបាលរងនៃ ធនាគារជាតិនៃម៉ាឡេស៊ី (BNM) ចាប់ពីឆ្នាំ២០១០ និងក្លាយជាអភិបាលទី៨ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។

ក្នុងរយៈពេលដឹកនាំ លោកបានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជាច្រើន រួមទាំងការពង្រីកប្រព័ន្ធទូទាត់ប្រាក់ ការមានស្ថេរភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យក្របខណ្ឌ នានា។ ក្នុងតួនាទីជាអភិបាល លោកបានផ្តោតលើការពង្រីកការចូលរួមក្នុងសេវាហិរញ្ញវត្ថុ ការលើកស្ទួយការអប់រំហិរញ្ញវត្ថុ និង បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការតស៊ូ មតិក្នុងវិស័យហិរញ្ញវត្ថុតាមរយៈការប្រព្រឹត្តិក្រមសីលធម៌ និងការរៀនសូត្រពេញមួយជីវិត។

ក្រៅពីតួនាទីនៅធនាគារ ព្រីនស៍ លោក Tan Sri Muhammad ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Petronas សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើ ម៉ាឡេស៊ី និងបច្ចុប្បន្នជាប្រធានក្រុមហ៊ុន GDEX Berhad និង ក្រុមហ៊ុន Hexstar Technology Solutions Berhad។

លោកជាគណនេយ្យករជាន់ខ្ពស់ និងជាសមាជិកជាន់ខ្ពស់នៃសមាគម Chartered Banker។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សាធារណការ ពីសាកលវិទ្យាល័យ Harvard និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុអ៊ីស្លាម ពីសាកលវិទ្យាល័យអ៊ីស្លាមអន្តរជាតិ (IIUM)។

លោក TAN SRI MUHAMMAD BIN IBRAHIM

អភិបាលឯករាជ្យមិនប្រតិបត្តិ



ប្រវត្តិរូបទីប្រឹក្សា នៃក្រុមប្រឹក្សាភិបាល

លោក DATUK MICHAEL LOR

ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាល



លោក Datuk Michael Lor ជាអ្នកដឹកនាំផ្លាស់ប្តូរដ៏សំខាន់ ម្នាក់ក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបទពិសោធន៍ជាង៣៥ឆ្នាំ លើការរីកចម្រើនផ្នែក យុទ្ធសាស្ត្រ នវានុវត្តន៍ឌីជីថល ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងសិទ្ធិក្នុងក្រុមហ៊ុន និងការអភិវឌ្ឍធនធានមនុស្ស។

បច្ចុប្បន្ន លោកជាទីប្រឹក្សាសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយបានដឹកនាំការអភិវឌ្ឍគ្រោងការសំខាន់ៗ រួមទាំងធនាគារ សហគ្រាសធុនតូចនិងមធ្យម កម្មវិធីស្តារឡើងវិញវិស័យអាជីវកម្មតូច និងមធ្យម និងសាជីវកម្មធានាគណនានកម្ពុជា។ ដោយសារការចូលរួមរបស់លោកក្នុងការអភិវឌ្ឍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោកត្រូវបានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ សហមេត្រី ក្នុងឆ្នាំ២០២២។

កាលពីពេលកន្លងទៅ លោកធ្លាប់ជាប្រធាននាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ភីអិលស៊ី ក្នុងការជម្រុញការពង្រីកតំបន់ អាជីវកម្ម និងធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុនធនាគារ EON Group ប្រទេសម៉ាឡេស៊ី ដោយលោកបានបំប្លែងធនាគារនេះឲ្យក្លាយជាធនាគារ សកលដែលមានអត្រាលូតលាស់យ៉ាងឆាប់រហ័ស។ លោកក៏ធ្លាប់បម្រើការងារជាអ្នកជំនាញវិស័យធនាគារជាសកលនៅក្រុមហ៊ុន Hewlett Packard Worldwide និងជាប្រធានក្រុមធនាគារសម្រាប់អតិថិជននៅធនាគារ RHB ប្រទេសម៉ាឡេស៊ី។

បន្ថែមពីនេះ លោកបានបម្រើការងាររយៈពេល ១៧ឆ្នាំនៅ ធនាគារ DBS ប្រទេសសិង្ហបុរី ក្នុងតួនាទីថ្នាក់ដឹកនាំជាច្រើនទូទាំងប្រទេសសិង្ហបុរី និងប្រទេសថៃ។ អាជីពរបស់លោកបានពង្រីកឆ្លងកាត់ការដឹកនាំក្នុងវិស័យធនាគារ និងបច្ចេកវិទ្យានៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិន។ លោកនៅតែ បន្តជាអ្នកគាំទ្រយ៉ាងសកម្មក្នុងការជំរុញនូវការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍នៅក្នុងវិស័យហិរញ្ញវត្ថុក្នុងតំបន់។

ប្រតិភូបញ្ជាក់ដឹកនាំជាន់ខ្ពស់



- ១ **លោក LOOI KOK SOON**
អភិបាលមិនឯករាជ្យប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ
- ២ **លោក LIONG KHAI SIM**
នាយកប្រតិបត្តិហិរញ្ញវត្ថុ
- ៣ **លោក ឡេង សេងឡូន**
នាយកប្រតិបត្តិប្រតិបត្តិការ
- ៤ **លោក Ngow E Van**
នាយកប្រតិបត្តិធនធានមនុស្ស និងទំនាក់ទំនង
- ៥ **លោក កែវ រុដ្ឋី**
នាយកប្រតិបត្តិសារពើពន្ធផ្ទៃក្នុង
- ៦ **លោក KHOO HUN KHIM (REMY)**
នាយកប្រតិបត្តិព័ត៌មានវិទ្យា
- ៧ **លោកស្រី ប៉េង លីយ៉ា**
នាយិកាប្រតិបត្តិផ្សព្វផ្សាយ
- ៨ **លោក NG YOK CHIN (ROCKY)**
នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ
- ៩ **លោក LEE KOK SENG (ERIC)**
នាយកប្រតិបត្តិបណ្តាញចែកចាយ

- ១០ **លោកស្រី តៃ មុយនី**
នាយិកាគ្រប់គ្រងសាខា
- ១១ **លោកស្រី លាង សុខឡាង**
នាយិកាបំប្លែង និងគ្រប់គ្រងទិន្នន័យ
- ១២ **លោកស្រី គង់ សុនីត្រាវ៉ាន់យ៉ា**
នាយិកាគ្រប់គ្រងគុណភាពទ្រព្យ
- ១៣ **លោក អ៊ុង ពិសី**
នាយកសេវាកម្មបច្ចេកវិទ្យា
- ១៤ **កញ្ញា ហាំង ហ៊ុយ**
នាយិកាគ្រប់គ្រងគណនេយ្យ
- ១៥ **លោកស្រី កែវ រស់និស្ស័យ**
នាយិកាកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន
- ១៦ **លោកស្រី សៀ សុខលីន**
នាយិកាប្រតិបត្តិតាម
- ១៧ **លោក គី រណ្ណរដ្ឋ**
នាយកធនាគារឌីជីថល



លោក LOOI KOK SOON

អភិបាលមិនឯករាជ្យប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ



លោក Looi Kok Soon មានបទពិសោធន៍ជាង៣០ឆ្នាំជាធនាគារិក និងសហគ្រិននៅអាស៊ីអាគ្នេយ៍។ លោកបានកាន់មុខតំណែងផ្សេងៗជាច្រើនក្នុងការចែកចាយ និងប្រតិបត្តិការនៅធនាគារ OCBC ប្រទេសម៉ាឡេស៊ី ធនាគារ EON ប្រទេសម៉ាឡេស៊ី និងធនាគារ Standard Chartered ក្នុងតំបន់អាស៊ីអាគ្នេយ៍ មុនពេលដឹកនាំអាជីវកម្មផ្ទាល់ខ្លួន លើកមកពលកើតឡើងវិញរបស់គាត់។

ដូចដែលបានដឹងហើយថា លោក Looi Kok Soon បានកសាងអាជីពធនាគាររបស់គាត់ជាមួយធនាគារ OCBC ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងដែលលោកបានចំណាយពេល ១៦ឆ្នាំ ហើយក្រោយមកចូលរួមជាមួយធនាគារ EON BHD ជាកន្លែងដែលលោកបានផ្លាស់ប្តូរបណ្តាញសាខា ដែលផ្តោតលើការលក់ និងសេវាកម្ម។

នៅធនាគារ Standard Chartered លោកទទួលខុសត្រូវក្នុងការដឹកនាំ និងគ្រប់គ្រងសាខាចំនួន ១២៣ ជាមួយនឹងស្ថានីយសេវាកម្មបុគ្គលចំនួន ៦០០ នៅទូទាំងអាស៊ីអាគ្នេយ៍។ បន្ទាប់មកគាត់បានបន្តក្លាយជាសហគ្រិននៅឆ្នាំ២០១៥ ដោយចាប់ផ្តើមអាជីវកម្មថាមពលកើតឡើងវិញ។

លោក Looi Kok Soon ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (គណនេយ្យ) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលីខាងត្បូង។

លោក LIONG KHAI SIM

នាយកប្រតិបត្តិហិរញ្ញវត្ថុ



លោក Liong Khai Sim គឺជាធនាគារិកដែលមានបទពិសោធន៍ជាង៣៥ឆ្នាំ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា។ ដោយបានធ្វើការនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០១២-២០១៨ លោក Liong Khai Sim បានត្រលប់មកវិញ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ជំនាញស្នូល និងចំណេះដឹងក្នុងស្រុក ដែលគ្របដណ្តប់លើវិស័យសំខាន់ៗនៃធនាគារពាណិជ្ជ។

កាលពីមុន លោក Liong Khai Sim បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនមេឃប៉ែងគ្រូប មេឃប៉ែង (ខេមបូឌា ម.ក) ធនាគារ ធនដា ខមមើសល ម.ក និងតួនាទីផ្សេងៗក្នុងការផ្តល់ឥណទានអាជីវកម្ម និងការគ្រប់គ្រងសាខានៅក្នុង មេឃប៉ែងគ្រូប។ លោក Liong Khai Sim បាននាំមកជាមួយគាត់នូវបទពិសោធន៍ជាច្រើនឆ្នាំក្នុងមុខងារទាំងអាជីវកម្ម និងមុខងារគាំទ្រ ដូចជាការផ្តល់កម្ចីធនាគារ ការគ្រប់គ្រងសាខា ការគ្រប់គ្រងការលក់ ហិរញ្ញវត្ថុស្នូល ប្រតិបត្តិការ និងសរនកម្ម។ លើសពីនេះ ការលាតត្រដាងពីការងារផ្សេងៗរបស់គាត់បានបំពាក់ឱ្យគាត់នូវភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរ និងជំនាញគ្រប់គ្រងធនធាន ដើម្បីអនុវត្តគម្រោង និងផ្តល់លទ្ធផលនៃអង្គភាព។

គាត់ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Hull ចក្រភពអង់គ្លេស។ បរិញ្ញាបត្រពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី និងលិខិតបញ្ជាក់អ្នកជំនាញឥណទាន (CCP) ពីវិទ្យាស្ថាន Bankers Malaysia ។

គាត់ក៏ជាសមាជិកនៃ CPA អូស្ត្រាលី និងជាសមាជិករបស់វិទ្យាស្ថានគណនេយ្យករ នៃប្រទេសម៉ាឡេស៊ី។

លោក ឡេង សេងឡន

នាយកប្រតិបត្តិប្រតិបត្តិការ

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិប្រតិបត្តិការរបស់ធនាគារ ព្រីនស៍។ លោកមានបទពិសោធន៍ ជាង១៧ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារភាគហ៊ុន/មូលប័ត្រពីធនាគារឈានមុខក្នុងស្រុក ជាច្រើន។ លោកមានជំនាញយ៉ាងប៉ិនប្រសប់ផ្នែកគ្រប់គ្រង និងបង្កើតកម្មវិធីប្រព័ន្ធ ដូចជាការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ និងសារពើពន្ធជាដើម។

លោក ឡេង សេងឡន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ចំនួន ០២ និងថ្នាក់បរិញ្ញាបត្រ ចំនួន ០២ ផងដែរ។ ទីមួយ គឺអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និង ទីពីរ គឺអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីវិទ្យាស្ថានអាស៊ីបច្ចេកវិទ្យា នៅប្រទេស ថៃផងដែរ។ ចំណែកថ្នាក់បរិញ្ញាបត្រ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០០៣ និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកល វិទ្យាល័យនីរតុន ក្នុងឆ្នាំ ២០១០។



លោក NGOW E VAN

នាយកប្រតិបត្តិធនធានមនុស្ស និងទំនាក់ទំនង

លោក Ngow E Van គឺជាអ្នកអភិវឌ្ឍ និងជាអ្នកដឹកនាំធនធានមនុស្ស ដែលមានបទពិសោធន៍ជាអ្នកដឹកនាំ ជាង ២៥ឆ្នាំ ក្នុងតួនាទីសាធារណៈ ប្រឹក្សាយោបល់ និងគ្រូបង្វឹក។ ការងាររបស់គាត់ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការធ្វើអន្តរាគមន៍ និងការបង្កប់នូវបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងស្ថាប័ននានា ដោយបង្កើតកម្មវិធីដើម្បីគាំទ្រទាំងប្រព័ន្ធ សាធារណៈ និងផ្នែកគំនិត និងអាកប្បកិរិយាបុគ្គល។

ក្នុងនាមជាអ្នកឯកទេសផ្នែកទំនាក់ទំនងដ៏ល្បី លោក Ngow E Van បានជួយស្ថាប័ននានាបង្កើត កម្មវិធីយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ និងកម្មវិធីអន្តរាគមន៍ជាក្រុម ដោយមានគោលបំណងក្នុង ការទាញយកពីលទ្ធផលផ្ទាល់ខ្លួនរហូតដល់លទ្ធផលសាធារណៈ ដូចជា ការលើកទឹកចិត្ត ជម្លោះ ភាពឆ្លាតវៃក្នុងចិត្តសាស្ត្រ ការសម្រេចចិត្ត របៀបធ្វើ ភាពជាអ្នកដឹកនាំ ការ ទំនាក់ទំនង ការបន្តកំណែទម្រង់ កំណើន និងការអនុវត្ត។

លោក Ngow E Van បានបង្កើត និងបណ្តុះបណ្តាលអ្នកដឹកនាំសាធារណៈ ជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំង GLCs TTLCs MNCs និង SMEs ដូចជា Kwap ក្រុមហ៊ុនដឹកជញ្ជូន American Express ធនាគារ OCBC និង ធនាគារ RHB នៅប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។ គាត់ បានទទួលបរិញ្ញាបត្រផ្នែកអប់រំ (TESL) ពីសាកលវិទ្យាល័យម៉ាឡាយ៉ា និងអនុបណ្ឌិត សិល្បៈ (ភាសាវិទ្យាអនុវត្ត) ពីសាកលវិទ្យាល័យ Curtin University of Technology ប្រទេសអូស្ត្រាលី។



លោក កែវ រុដ្ឋី នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

បច្ចុប្បន្ន លោកជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងរបស់ធនាគារ ព្រីនស៍។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ លោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយជាង០៩ឆ្នាំ ក្នុងតួនាទីជាសវនករផ្ទៃក្នុងជាន់ខ្ពស់ អ្នកគ្រប់គ្រង និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ជំនាញវិជ្ជាជីវៈរបស់គាត់បានពង្រីកទៅផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ការស៊ើបអង្កេត និងផ្នែកពាក់ព័ន្ធផ្សេងទៀត ជាមួយនឹងបទពិសោធន៍សរុបដែលមានរយៈពេលជាង១០ឆ្នាំ។

លោក កែវ រុដ្ឋី បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួន ០៣ រួមមានអនុបណ្ឌិតគណនេយ្យ និង អនុបណ្ឌិតសវនកម្ម ពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ (ប្រទេសកម្ពុជា) និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងហិរញ្ញវត្ថុ (ប្រទេសស្វីស)។ លោកក៏ទទួលបានសញ្ញាបត្រក្រោយបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Wale (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ២០០៨ ផងដែរ។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំ លោកបានឆ្លៀតពេលសិក្សាស្រាវជ្រាវបន្ថែម ដោយទទួលបានវិញ្ញាបនបត្រជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិជាច្រើនទៀតដូចជា CND, WVTS, CCII, GCMA, QIA, CAME, FCPA, CFIP, CAIP, CBFA, CFE, CIA ជាដើម។



លោក KHOO HUN KHIM (REMY) នាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក Remy ជានាយកប្រតិបត្តិព័ត៌មានវិទ្យានៃធនាគារ ព្រីនស៍ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងឌីជីថល ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំលើផ្នែកព័ត៌មានវិទ្យា ទូរគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុ។

ដោយមានសក្តានុពលខ្លាំងក្នុងការបង្កើនជីវិតតាមរយៈបច្ចេកវិទ្យា Remy បានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើននៅក្នុងវិស័យឌីជីថលពេញមួយអាជីពរបស់គាត់ពីការពង្រីកបណ្តាញជំនួសបង់ប្រាក់ជាមុននៅ Maxis ដើម្បីជំរុញការប្រើប្រាស់ឌីជីថលនៅធនាគារ មេឃប៉ែង ដោយជួយចាប់ផ្តើមការទូទាត់ QR, eKYC, MAE e-wallet និងការរីកលូតលាស់អ៊ីនធឺណិត Maybank2u & សេវាកម្មធនាគារតាមទូរសព្ទដល់អ្នកប្រើប្រាស់ ៦លាននាក់ មុនពេលដំណើរការអាជីវកម្មឌីជីថលលក់រាយនៅ AmBank ។

Remy បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រ (Forestry) ពីសាកលវិទ្យាល័យ University Putra Malaysia (UPM)។



លោក NG YOK CHIN (ROCKY)

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោកមានបទពិសោធន៍ការងារជាង៤១ឆ្នាំនៅក្នុងធនាគារ មេឃប៉ែងដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគ្របដណ្តប់លើផ្នែកនៃការគ្រប់គ្រងគណនេយ្យ ការគ្រប់គ្រងគុណភាពទ្រព្យសកម្ម និងការគ្រប់គ្រងហានិភ័យ។ លោកជាប្រធានផ្នែកហានិភ័យនៃក្រុមហ៊ុន មេឃប៉ែងហ្វីលីពីន អស់រយៈពេល១៦ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ១៩៩៩ ដល់ខែមិថុនា ឆ្នាំ២០១៥ និងក្រុមហ៊ុនមេឃប៉ែង(ខេមបូឌា ម.ក) អស់រយៈពេលជាង៥ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២៣ មុនពេលចូលជាសមាជិកធនាគារ ព្រីនស៍។

គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (រដ្ឋបាលធុរកិច្ច) ពីសាកលវិទ្យាល័យម៉ាឡាយ៉ា ប្រទេសម៉ាឡេស៊ី។



លោកស្រី ប៉េង លីយ៉ា

នាយិកាប្រតិបត្តិធុរកិច្ច

លោកស្រី ប៉េង លីយ៉ា ជានាយិកាប្រតិបត្តិធុរកិច្ច ទទួលបន្ទុក នាយកដ្ឋានអាជីវកម្មមួយចំនួន រួមមាន នាយកដ្ឋានអាជីវកម្មសាជីវកម្ម នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល នាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម នាយកដ្ឋានពាណិជ្ជកម្ម និងការអភិវឌ្ឍផលិតផល។ លោកស្រីធ្លាប់ជាប្រធានផ្នែកអាជីវកម្មសាជីវកម្ម និងធនាគារអាទិភាព។ លោកស្រីក៏បានដឹកនាំ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល ដោយទទួលបន្ទុកក្នុងការអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល ប៉េងកា និងកាត។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ លោកស្រី លីយ៉ា បានធ្វើការក្នុងតំណែងផ្សេងៗនៅធនាគារ ហុងកុង កម្ពុជា និងធនាគារ វីង។

ជារួម លោកស្រី មានបទពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ដោយឆ្លងកាត់នូវការទទួលបន្ទុកក្នុងតួនាទីជាច្រើនផ្សេងៗគ្នា ក្នុងការដឹកនាំអភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារ និងការផ្តើមផ្នែកអភិវឌ្ឍន៍ផលិតផល និងសេវាកម្មជាច្រើន។

លោកស្រីទទួលបានសញ្ញាបត្រគណនេយ្យពីភ្នំពេញ ប្រទេសចិន និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យនីតុន។ លើសពីនេះទៀត លោកស្រីមានគុណវុឌ្ឍិសិក្សាយ៉ាងទូលំទូលាយនៅក្នុងភាសាអង់គ្លេស រួមមានសញ្ញាបត្រពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងថ្នាក់ភាសាអង់គ្លេសសម្រាប់មុខជំនួញជាច្រើនទៀតដែលផ្តល់ជូនដោយគ្រឹះស្ថានអប់រំដូចជាវិទ្យាស្ថានភាសាបរទេស (IFL) និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE)។



លោក LEE KOK SENG (ERIC)

នាយកប្រតិបត្តិបណ្តាញចែកចាយ

លោក Eric នាំមកនូវបទពិសោធន៍២៥ឆ្នាំនៅក្នុងវិស័យធនាគារ គូបផ្សំ និងបទពិសោធន៍១០ឆ្នាំក្នុងការគ្រប់គ្រងម៉ាករថយន្ត ហើយឥឡូវនេះគាត់ គឺជានាយកប្រតិបត្តិបណ្តាញចែកចាយ នៅធនាគារ ព្រីនស៍។

គាត់បានចាប់ផ្តើមអាជីពធនាគាររបស់គាត់ជាមន្ត្រីឥណទាន ហើយបានកាន់មុខ តំណែងផ្សេងៗក្នុងការលក់ និងប្រតិបត្តិការ មុនពេលក្លាយជាប្រធានផ្នែកហិរញ្ញវត្ថុ រថយន្ត ដំបូងនៅធនាគារ EON បន្ទាប់មកគឺធនាគារ ហុង លីអុង ។ ក្នុងនាមជាប្រធានផ្នែក ហិរញ្ញវត្ថុរថយន្ត លោកគ្រប់គ្រងអាជីវកម្មប្រាក់កម្ចីរថយន្តធំជាងគេទីបីក្នុងចំណោមស្ថាប័ន ហិរញ្ញវត្ថុម៉ាឡេស៊ីដែលមានទឹកប្រាក់ចំនួន ៤,៨ពាន់លានដុល្លារ។ នៅពេលចាកចេញពីវិស័យធនាគារ លោក Eric បានគ្រប់គ្រងផ្នែកលក់រថយន្ត និងសេវាកម្មចែកចាយសម្រាប់រថយន្តម៉ាកល្បីៗនៅអឺរ៉ុប និងជប៉ុន អស់រយៈពេលមួយទសវត្សរ៍ រួមមាន Volkswagen, Toyota, Mazda និង Proton ។

លោក Eric ទទួលបានសញ្ញាបត្របរិញ្ញាបត្រក្នុងការគ្រប់គ្រងធុរកិច្ច ពីវិទ្យាស្ថានបណ្តុះបណ្តាល និងអភិវឌ្ឍនៃមហាវិទ្យាល័យ ម៉ាឡេស៊ីហើយគាត់ក៏ជាអ្នកជំនាញឥណទានដែលមានការបញ្ជាក់ (CCP) ដោយវិទ្យាស្ថាន Bankers Malaysia ផងដែរ។



លោកស្រី តៃ មុយនី

នាយិកាគ្រប់គ្រងសាខា

លោកស្រី មុយនី ជានាយិកាគ្រប់គ្រងសាខានៅធនាគារ ព្រីនស៍។ គាត់មើលការខុសត្រូវលើប្រតិបត្តិការ និងអាជីវកម្ម របស់ធនាគារ ព្រីនស៍នៅតាមសាខានានា។ ជាដើមចាស់ម្នាក់ក្នុងវិស័យធនាគារ លោកស្រី មុយនី មានបទពិសោធន៍ ជំនាញជាង១៥ឆ្នាំក្នុងវិស័យធនាគារទាំងធនាគារអន្តរជាតិ និងធនាគារក្នុងតំបន់។ ជំនាញចម្បងរបស់ លោកស្រីរួមមាន សេវាកម្មធនាគារលក់រាយ និងធនាគារអាជីវកម្ម ក៏ដូចជាការវិភាគហានិភ័យ ឥណទាន និងការគ្រប់គ្រងទំនាក់ទំនងសេវាកម្មជាមួយអតិថិជនអាទិភាព។

លោកស្រី តៃ មុយនី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ ហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយលោកស្រីក៏បានបញ្ចប់ សញ្ញាបត្រថ្នាក់កាសា។



លោកស្រី លាង សុខឡាង

នាយិកាបម្រុង និងគ្រប់គ្រងទិន្នន័យ

លោកស្រី លាង សុខឡាង គឺជានាយិកាបម្រុង និងគ្រប់គ្រងទិន្នន័យ នៅធនាគារ ព្រីនស៍។ លោកស្រី គឺជាអ្នកសម្របសម្រួលការផ្លាស់ប្តូរអាជីវកម្មបច្ចេកវិទ្យា និងដំណោះស្រាយ និងដំណើរការឌីជីថល (RPA) ព្រមទាំងការគិតទុកជាមុននូវការផ្លាស់ប្តូរ និងឧបសគ្គផងដែរ។ លោកស្រីមានតួនាទីត្រួតពិនិត្យមុខងារជាច្រើនដែលទាក់ទងនឹងទិន្នន័យ ដែលរួមមានការគ្រប់គ្រងទិន្នន័យ ការធានាគុណភាពទិន្នន័យ និងការបង្កើតយុទ្ធសាស្ត្រទិន្នន័យ។

លោកស្រី សុខឡាង មានបទពិសោធន៍ជាង២០ឆ្នាំក្នុងផ្នែកព័ត៌មានវិទ្យាធនាគារ។ សមត្ថភាពសំខាន់របស់លោកស្រី គឺការវិភាគ និងកែលម្អដំណោះស្រាយធនាគារដោយផ្អែកលើនិន្នាការ និងវិជ្ជាជីវៈ។ លោកស្រីប្រើប្រាស់សមត្ថភាពយ៉ាងពេញលេញ ដើម្បីគាំទ្រ ដំណើរការអាជីវកម្ម ហើយកែលម្អមុខងារទិន្នន័យ ដោយប្រើបច្ចេកទេសវិភាគ ដើម្បីដោះស្រាយបញ្ហាអាជីវកម្ម និងឱកាស។

លោកស្រីទទួលបានបរិញ្ញាបត្រប្រព័ន្ធគ្រប់គ្រងព័ត៌មាន ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



កញ្ញា ហាំង ហ៊ុយ

នាយិកាគ្រប់គ្រងឥណទាន

កញ្ញា ហាំង ហ៊ុយ ជានាយិកាគ្រប់គ្រងឥណទាននៅធនាគារ ព្រីនស៍ ។ កញ្ញាមានបទពិសោធន៍ច្រើនជាង១០ឆ្នាំក្នុងវិស័យធនាគារ ដែលផ្តោតខ្លាំងលើការវិភាគហានិភ័យឥណទាន។ ជាពិសេស កញ្ញាទទួលបានការទទួលស្គាល់សម្រាប់ជំនាញនៃការវាយតម្លៃឥណទានដោយ Moody's Analytics ផងដែរ ។ កញ្ញាហាំង ហ៊ុយ មានជំនាញខាងការវិភាគអាជីវកម្ម និងហិរញ្ញវត្ថុ ការកំណត់អត្តសញ្ញាណហានិភ័យនិងការវាយតម្លៃឥណទាន អនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា ទាំងប្រាក់កម្ចីអាជីវកម្មខ្នាតតូច មធ្យម និងសាជីវកម្ម។

កញ្ញា ហាំង ហ៊ុយ ទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។



លោក អ៊ុង ពិសី

នាយកសេវាកម្មបច្ចេកវិទ្យា

លោក អ៊ុង ពិសី ជានាយកសេវាកម្មបច្ចេកវិទ្យា។ គាត់មានការងារជំនាញ ក្នុងវិស័យធនាគារអស់រយៈពេលជាង១៤ឆ្នាំ។ គាត់មានបទពិសោធន៍ធ្វើការ បន្ទាប់បន្សំប្រព័ន្ធធនាគារស្តុល រៀបចំប្រព័ន្ធសន្តិសុខបណ្តាញ កិច្ចស្រាវជ្រាវ ការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តគម្រោងនានា ព្រមទាំងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រ។

លោកបានចំណាយពេលជិត១០ឆ្នាំធ្វើការនៅធនាគារវិនិយោគ និងអភិវឌ្ឍកម្ពុជា។ នៅ ក្នុងការងាររបស់គាត់នៅទីនោះ គាត់បានចូលរួមក្នុងការដំឡើងប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំក្រុមដើម្បី បំពេញតាមចក្ខុវិស័យរបស់ធនាគារ។

នៅខែធ្នូ ឆ្នាំ២០១៨ លោកបានចាប់ផ្តើមការងារនៅធនាគារ ព្រីនស៍ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យា។ បច្ចុប្បន្ននេះ លោកបាននិងកំពុងទទួលបន្ទុកផ្នែកសំខាន់ៗនៃប្រព័ន្ធឈានមុខគេ ដូចជាប្រព័ន្ធធនាគារស្តុល ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ការពង្រីកប្រព័ន្ធអេធីអ៊ីម និងអភិវឌ្ឍគម្រោងកត្តាប្រព័ន្ធជំរុំរបស់ធនាគារ។

លោក ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភ្នំពេញនៃកម្ពុជា និងទទួលបានវិញ្ញាបនបត្រ ពីសាកលវិទ្យាល័យ Oracle ជំនាញ Efma ពីSaid Business School នៃសាកលវិទ្យាល័យ Oxford និងជំនាញ ការអប់រំប្រតិបត្តិ ពីសាកលវិទ្យាល័យ NUS Business School។



លោកស្រី គង់ សុទ្ធីត្រាវ៉ាន់យ៉ា

នាយិកាគ្រប់គ្រងគុណភាពទ្រព្យ

បច្ចុប្បន្ន លោកស្រី គង់ សុទ្ធីត្រាវ៉ាន់យ៉ា ជានាយិកាគ្រប់គ្រងគុណភាពទ្រព្យ។ លោកស្រីមានបទពិសោធន៍១០ឆ្នាំក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ លោកស្រីក៏មានបទពិសោធន៍ជាមួយនឹងការគ្រប់គ្រងគម្រោង រដ្ឋធីតនៃការអភិវឌ្ឍប្រព័ន្ធ (SDLC) ការវិភាគអាជីវកម្ម ការវិភាគផលប៉ះពាល់ ការធានាគុណភាព ការគ្រប់គ្រងប្រតិបត្តិការសាខា និង ការគ្រប់គ្រងហានិភ័យ។ មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ លោកស្រីធ្លាប់ធ្វើការនៅធនាគារ ហុង លីអុង និងក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ។

លោកស្រីបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកធនាគារ ធានារ៉ាប់រង និងការគ្រប់គ្រងហានិភ័យ ពីសាកលវិទ្យាល័យបញ្ញាជាតិ (២០១៤) ប្រទេសកម្ពុជា ជាមួយនឹងបរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ (២០១២) ពីសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។

លោកស្រីក៏បានបញ្ចប់កម្មវិធីដែលមានវិញ្ញាបនបត្របញ្ជាក់ជំនាញក្នុង ការគ្រប់គ្រងហានិភ័យ (CERM ក្នុងឆ្នាំ២០២១) តាមអនុញ្ញាតពីសាលា Frankfurt School of Business ប្រទេសអាល្លឺម៉ង់។



លោក គី រណ្ណរដ្ឋ នាយកធនាគារឌីជីថល

លោក រណ្ណរដ្ឋ ជាអ្នកជំនាញប្រតិបត្តិផ្នែកធនាគារ ជាមួយបទពិសោធន៍ ការងារទាំងក្នុងស្រុក និងក្រៅស្រុកជាងមួយទសវត្សរ៍។ បច្ចុប្បន្ន លោកមាន តួនាទីជានាយកនាយកដ្ឋានធនាគារឌីជីថល ដែលទាំមកនូវចំណេះដឹង បច្ចេកទេសយ៉ាងទូលំទូលាយទៅលើប្រព័ន្ធស្នូលរបស់ធនាគារ និងបទពិសោធន៍ បម្រើអតិថិជន។ គាត់ក៏មានបទពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាជឿនលឿនចុងក្រោយ បង្អស់នៅក្នុង AI និង Big Data ដែលគាត់បានបង្កើត ប្រព័ន្ធ វិភាគព្យាករណ៍ទិន្នន័យ និង ប្រព័ន្ធវិភាគភាពមិនប្រក្រតី ដែលហៅថា smart factory ជាមួយនិយោជកមុនរបស់គាត់។ លោក មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្កើតថ្មី និងការពេញចិត្តរបស់អតិថិជន។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក វិស្វកម្មពីសាកលវិទ្យាល័យជាតិ Gyeongsang ក្នុងប្រទេសកូរ៉េខាងត្បូង។

លោក រណ្ណរដ្ឋ ស្នាក់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងកូរ៉េ។



លោកស្រី កែវ រស់និស្ស័យ នាយិកាភារកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

លោកស្រី មានតួនាទីជា នាយិកាភារកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន នៅធនាគារ ព្រីនស៍។ លោកស្រី មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការគ្រប់គ្រងសាជីវកម្ម និងពាណិជ្ជកម្ម ប្រតិបត្តិការអចលនទ្រព្យ និង បញ្ហាវិវាទ។

លោកស្រី បានផ្តល់ការប្រឹក្សា ស្តីពីយុទ្ធសាស្ត្រផ្សេងៗ នៃការហាត់ចូលទីផ្សារ និងការចាកចេញ រួមទាំង ការបង្កើតក្រុមហ៊ុន និងអភិបាលកិច្ច សាជីវកម្ម រចនាសម្ព័ន្ធនៃការទិញយកអចលនទ្រព្យ ការចរចា សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងលក់ និងទិញដីធ្លី ការអភិវឌ្ឍដីធ្លីនិងខុនដូដា ដើម។

លោកស្រី បានធ្វើការពិនិត្យឡើងវិញនូវឯកសារអចលនទ្រព្យសម្រាប់ការជួលរយៈពេល ខ្លីនិងវែង និងបានធ្វើការប្រឹក្សាយោបល់ដល់អតិថិជនអំពី វិវាទរដ្ឋប្បវេណីនិង ព្រហ្មទណ្ឌ ជាអាជ្ញាកណ្តាល និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ហាវិវាទ។

លោកស្រី កែវ រស់និស្ស័យ បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ពីសាកល វិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង និង បណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។



លោកស្រី សៀ សុខលីន នាយិកាប្រតិបត្តិតាម



លោកស្រីជានាយិកាប្រតិបត្តិតាមនៅធនាគារ ព្រីនស៍។ លោកស្រី មានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យធនាគារហើយបានកាន់តួនាទី គ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម។

លើសពីនេះទៀត ជំនាញដែលមាន លោកស្រីបានបន្តពង្រីក ដល់ការអភិវឌ្ឍប្រព័ន្ធនៃការ ប្រឆាំងការសម្អាតប្រាក់ AML និងហិរញ្ញប្បទានភេរកម្ម CFT ផងដែរ។

លោកស្រី សៀ សុខលីន ទទួលបានបរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកស្រី កំពុងបន្តការសិក្សាយកសញ្ញាបត្រ ACCA នៅសាលា CamEd Business School។ លោកស្រី បាន ទទួលវិញ្ញាបនប័ត្របញ្ជាក់អនុលោមតាមពី IBF និងវិញ្ញាបនបត្រអន្តរជាតិ ICA ក្នុងការប្រឆាំងការលាងលុយកខ្វក់ នៃចក្រភពអង់គ្លេស។ លោកស្រីបានទទួលវិញ្ញាបនបត្រនៃការចូលរួមសម្រាប់ការគ្រប់គ្រងហានិភ័យ ESG ក្រោម ភាពជាដៃគូកម្មវិធីថាមពលកាបូនទាបអាស៊ានជាមួយធនាគារជាតិនៃកម្ពុជាឆ្នាំ២០២២។

០៥

ទំនួលខុសត្រូវសង្គម

- ០១. ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ៨១
- ០២. សកម្មភាពទំនួលខុសត្រូវសង្គម ២០២៤ ៨២

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព

ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ក្នុងនាមជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា (ABC) ធនាគារ ព្រីនស៍ ម.ក បានអនុម័តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ យើងមានគោលបំណងកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែងរកឱកាសអាជីវកម្មថ្មីៗ ការការពារបរិស្ថាន និងគាំទ្រសហគមន៍ក្នុងមូលដ្ឋាន។

ដើម្បីតម្រង់ទិសការសម្រេចចិត្តអាជីវកម្មរបស់យើង និងគ្រប់គ្រងហានិភ័យ ក៏ដូចជាគោលការណ៍និរន្តរភាពតាមរយៈការគិតគូរអំពីនិរន្តរភាព យើងបានអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុចីរភាពគ្រប់ជ្រុងជ្រោយមួយ។ ក្របខ័ណ្ឌនេះរួមបញ្ចូលទិដ្ឋភាពគោលនយោបាយទូទៅ គោលនយោបាយស្នូលចំនួនបួន គោលនយោបាយតាមប្រធានគន្លឹះចំនួនពីរ និងគោលនយោបាយតាមវិស័យដែលមាននិយ័តភាពចំនួនប្រាំបួន។ គោលនយោបាយនីមួយៗរៀបរាប់ពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទាំងនេះ និងការរំពឹងទុកដែលយើងមានលើអតិថិជន និងដៃគូអាជីវកម្មរបស់យើង។

យើងក៏បានអនុវត្តនីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ដោយផ្តល់គោលការណ៍ណែនាំជាជំហានៗ ច្បាស់លាស់ ដើម្បីកំណត់អោយបានច្បាស់ រាយការណ៍ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមទាំងនេះ។ ការពិចារណាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការគណនា និងលទ្ធកម្មរបស់យើង។

លើសពីនេះ យើងប្តេជ្ញាថានឹង៖

- ការលើកកម្ពស់អត្ថប្រយោជន៍និងបរិយាបន្នហិរញ្ញវត្ថុ
- ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការយល់ដឹងអំពីហិរញ្ញវត្ថុប្រកបដោយចីរភាព។
- ការរៀបចំបង្កើតគោលនយោបាយហិរញ្ញវត្ថុបៃតង ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មមានតម្លៃសមរម្យ ដែលអាចគាំទ្រដល់ថាមពលកើតឡើងវិញ និងនវានុវត្តន៍បៃតង
- កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គមរបស់យើង។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងខិតខំរួមចំណែកយ៉ាងស្នាហាប់ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខណៈដែលធនាគារបាននូវកំណើនប្រកបដោយការទទួលខុសត្រូវ និងភាពធន់។

គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពទាំងប្រាំបួនមានដូចតទៅ៖



គោលការណ៍ហិរញ្ញវត្ថុនិរន្តរភាពទាំងប្រាំបួន

សកម្មភាពទំនួលខុសត្រូវសង្គម ២០២៤

ការអប់រំ

គាំទ្រចំណេះដឹងផ្នែកហិរញ្ញវត្ថុ

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានមោទកភាពដែលបានចូលរួម ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតមាស នៅក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តគម្រោងបញ្ហាបច្ចេកទេសដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដំណាក់កាលទី៣” ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនៃកិច្ចសហការរវាងស្ថាប័នទាំងពីរនាពេលកន្លងមកជូនភាគីពាក់ព័ន្ធ និងសាធារណជនទូទៅ និងដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់បន្តអនុវត្តគម្រោងដំណាក់កាលទី៣នេះ។ ក្នុងនាមជាពលរដ្ឋសាធារណៈដែលមានទំនួលខុសត្រូវ ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើគម្រោងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យើងជឿជាក់យ៉ាងមុតមាំក្នុងការអប់រំយុវជនជំនាន់ក្រោយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយយើងមានកិត្តិយសដែលបានចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាសនៃបុព្វហេតុដ៏មានអត្ថន័យនេះ។ យើងអាចត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសរបស់យើង តាមរយៈការលើកកម្ពស់ទូរជំនាញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា។



ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាអ្នកឧបត្ថម្ភកម្រិតឆ្នាំទី១២ និងជាភិក្ខុយសយ៉ាងថ្លៃថ្លា ដែលបានចូលរួមចំណែកក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលគម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ កម្មវិធីសិក្ខាសាលានេះ ប្រព្រឹត្តទ្រង់ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងបានចូលរួមឧបត្ថម្ភគាំទ្រការបោះពុម្ពសៀវភៅកម្រងមេរៀនស្តីពី “ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍”។ ពង្រឹងសុវត្ថិភាព ហិរញ្ញវត្ថុនៅក្នុងសហគមន៍យើង។



ឧបលើកទី៤៤ នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធធានា

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានភិក្ខុយសត្រូវបានអញ្ជើញ និងចូលរួមក្នុងសិក្ខាសាលាស្តីពី “ឧបលើកទី៤៤ នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធធានា” នៅមណ្ឌលសិក្សាធនាគារ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងការពិភាក្សាចែករំលែកបទពិសោធន៍ ព្រមទាំងទស្សនៈវិភាគ ទាក់ទងនឹងដំណើរវិវឌ្ឍន៍នៃរូបិយវត្ថុជាតិ និងប្រព័ន្ធធានា ពីភាគីទី៣នាពេលឆ្លងកាត់ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មន្ត្រីធនាគារជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ព្រីនស៍ ម.ក ជុំវិញ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត មកពីគ្រឹះស្ថានឧត្តមសិក្សាផងដែរ។



ឧបត្ថម្ភដល់ ទិវាសន្សំអាស៊ាន រៀបចំដោយ ធនាគារជាតិនៃកម្ពុជា

ធនាគារ ព្រីនស៍ មានភិក្ខុយសរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាអ្នកឧបត្ថម្ភមួយនៃទិវាសន្សំប្រាក់អាស៊ាន ប្រចាំឆ្នាំនេះ ដែលរៀបចំដោយសហគមន៍ ធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា និងសហគមន៍ហិរញ្ញវត្ថុកម្ពុជា។ កម្មវិធីនេះរៀបចំធ្វើឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ្យ នៃខេត្តកំពង់ស្ពឺ។ ក្នុងគោលបំណងលើកទឹកចិត្តពលរដ្ឋគ្រប់គ្នាឱ្យចាប់ផ្តើមមានទម្លាប់សន្សំលុយ និងពង្រឹងបង្ហាញពីសារៈសំខាន់នៃការសន្សំប្រាក់ពីវ័យកុមារ។ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តនិងគាំទ្រយ៉ាងភ្លេចភ្លាត្រនូវគំនិតផ្តួចផ្តើមរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចាប់ពីវ័យកុមារ ឡើងទៅ។



ទិវាប្រាក់រៀល

នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការបន្តគាំទ្រកម្មវិធីទិវាប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតព្រីមនៅឆ្នាំនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ និងគាំទ្រការប្រើប្រាស់ប្រាក់រៀលជាប្រព័ន្ធធានា របស់យើង។ យើងមានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ អប់រំប្រជាជនអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងផ្តល់អត្រាការប្រាក់សន្សំ ពិសេសលើគណនីប្រាក់រៀលជាមួយនឹងការប្រាក់បន្ថែមសម្រាប់អតិថិជនជំនាន់ក្មេងរបស់យើង។

កម្រងរូបភាពនៃកម្មវិធីផ្សព្វផ្សាយ “ប្រាក់រៀល និងប្រព័ន្ធធានា” ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងឱកាសឧបលើកទី៤៤ នៃការដាក់ឱ្យប្រើប្រាស់ ប្រាក់រៀលឡើងវិញ នៅរាជធានីភ្នំពេញនិង ទៅកាន់បណ្តាខេត្តចំនួន ០៦ ផ្សេងទៀតរួមមាន ព្រៃវែង ស្វាយរៀង សៀមរាប បន្ទាយមានជ័យ រតនគិរី និង មណ្ឌលគីរី។



កីឡា

អ្នកឧបត្ថម្ភផ្តាច់មុខដល់កីឡា Mate JR

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាអ្នកឧបត្ថម្ភធំក្នុងកម្មវិធីប្រកួតបាល់ទាត់អឺរ៉ុប Europe Trail ដែលជាតំណភ្ជាប់ទៅនឹងសេចក្តីសង្ឃឹម បង្កើតឡើងក្នុងគោលបំណងបំផុស និងលើកទឹកចិត្ត កុមារតូចៗឱ្យអភិវឌ្ឍ និងបង្ហាញពីសក្តានុពលរបស់ពួកគេក្នុងការប្រកួតបាល់ទាត់ដែលរៀបចំដោយក្លឹបកីឡាបាល់ទាត់ Mate JR។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងទំនួលខុសត្រូវសង្គមសាធារណៈ យើងយល់ពីសារៈសំខាន់នៃការផ្តល់ឱកាសតូចៗឱ្យកុមារតូចៗឱ្យបានឆាន់ និងការគាំទ្រដាច់ខាតដើម្បីសម្រេចបាននូវគោលដៅ និងក្តីសុបិនរបស់ពួកគេ ហើយយើងមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃដំណើរនេះ។ យើងប្តេជ្ញាថា នឹងរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យរបស់កីឡាករបាល់ទាត់វ័យក្មេង ខណៈដែលពួកគេសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ នាឆ្នាំខាងមុខ។



ធនាគារ ព្រីនស៍ ចូលរួមក្នុង “ការប្រកួតពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី” នៅវិទ្យាល័យជាស៊ីមប្រោយចង្វារ ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ី

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ យើងមានឱកាសយ៉ាងរស់រវើកដែលបានចូលរួមក្នុង “ការប្រកួតពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី” នៅវិទ្យាល័យជាស៊ីមប្រោយចង្វារ ដែលបានរៀបចំឡើងដោយស្ថានទូតម៉ាឡេស៊ី នៅក្នុងឆ្នាំទី៣០ បុគ្គលិកធនាគារ ព្រីនស៍ ដ៏អង់អាចរបស់យើង រួមជាមួយនឹងក្រុមប្រកួតផ្សេងទៀត បានបង្ហាញនូវជំនាញផ្នែកកីឡាដ៏ពិសេស និងមានពេលវេលាជួបជុំយ៉ាងរីករាយនៅក្នុងកម្មវិធីនេះ។ នេះជាឱកាសចងចាំមួយ ដែលនាំឱ្យយើងបានជួបគ្នាក្នុងស្មារតីនៃការរួបរួម និងបង្កើនមិត្តភាព ខណៈពេលបង្កើតស្មារតីនៃកីឡា។



តួនាទីរបស់វិសាខា “ចែករំលែកកិត្តិស្រលាញ់ជាមួយកីឡាបាល់ទាត់ វិសាខា”

នៅថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០២៤ក្នុងនាមជាធនាគារកម្ពុជា ធនាគារ ព្រីនស៍ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការគាំទ្រសហគមន៍ និងរាល់សកម្មភាពក្នុងការកសាងសង្គមជាតិយើង។ កាលពីពេលថ្មីៗនេះ ក្រុមការងារធនាគារ ព្រីនស៍ បានចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយក្រុមការងារកីឡាបាល់ទាត់វិសាខាក្នុងកម្មវិធី «ចែករំលែកកិត្តិស្រលាញ់ ជាមួយកីឡាបាល់ទាត់ វិសាខា» រយៈពេល ៣ថ្ងៃ ដែលមានទីតាំងដូចខាងក្រោម៖

- បរិវេណវិទ្យាល័យអប់រំពិសេសបាត់ដំបង ខេត្តបាត់ដំបង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
- មណ្ឌលកុមារកំព្រាវិសាខាក្តីសង្ឃឹមរុក្ខៈ ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
- បរិវេណវិទ្យាល័យអប់រំពិសេសសៀមរាប ខេត្តសៀមរាប ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤

សកម្មភាពសប្បុរសធម៌នេះដឹកនាំដោយលោក សួរ មុនីរតន៍ អនុប្រធានក្លឹបវិសាខា តំណាងឱ្យលោកជំទាវប្រធាន កែ សួនសុភី ដ៏ខ្ពង់ខ្ពស់ រួមជាមួយគណៈគ្រប់គ្រងក្លឹប ក្រុមការងារគ្រូ និងកីឡាករបាល់ទាត់វិសាខា និង ក្រុមការងាររបស់ធនាគារ ព្រីនស៍។

ការចូលរួមនេះគឺក្នុងគោលបំណងចែករំលែកបទពិសោធន៍អំពីកីឡាបាល់ទាត់ដល់ប្អូនៗដែលជាសិស្សានុសិស្ស រួមជាមួយការចែករំលែកនូវសម្ភារៈសិក្សា ការទទួលបានអាហារសាមគ្គីជាមួយប្អូនៗ ប្រកបដោយភាពស្និទ្ធស្នាលក្នុងបរិយាកាសដ៏សប្បាយរីករាយផងដែរ។



ធនាគារ ព្រីនស៍ បានចូលរួមក្នុងកម្មវិធី “ចែករំលែកកិត្តិស្រឡាញ់ជាមួយភ្ជាប់កីឡាបាល់ទាត់ វិសាខា” ក្រោមរត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្និបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងនាមជាធនាគារកម្ពុជា ធនាគារ ព្រីនស៍ មានកិត្តិយសសម្រាប់ការចូលរួមក្នុងកម្មវិធី “ចែករំលែកកិត្តិស្រឡាញ់ជាមួយភ្ជាប់កីឡាបាល់ទាត់ វិសាខា” ក្រោមរត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្និបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ព្រមទាំងប្រគល់ជូនសម្ភារសិក្សា និងរត្នអនុស្សាវរីយ៍ដល់ប្អូនៗកុមារតូចៗនៃមណ្ឌលកុមារកំព្រាខេត្តព្រៃវែង នៅក្នុងខេត្តព្រៃវែង។ នេះជាចំណុចមួយដែល ធនាគារ ព្រីនស៍ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការគាំទ្រសហគមន៍ និងរាល់សកម្មភាពកីឡាក្នុងសង្គមជាតិ ឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។



ឧបត្ថម្ភកម្រិតផ្លាស់ប្តូរ ក្នុងការប្រកួតរាយកូនហ្គោល Member Appreciation Day & Club Championship Tournament ២០២៤

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក មានកិត្តិយសបានចូលរួមជាមួយឧបត្ថម្ភកម្រិតផ្លាស់ប្តូរ ក្នុងការប្រកួតរាយកូនហ្គោល Member Appreciation Day & Club Championship Tournament ២០២៤ ដែលរៀបចំដោយក្លឹបរាយកូនហ្គោល ហ្គាឌិន ស៊ីធី និងមានអ្នកចូលរួមប្រកួតរហូតដល់១៣០នាក់ផងដែរ។ ពានរង្វាន់នេះ បានបើកទូលាយដល់កីឡាកររាយកូនហ្គោលមកពីគ្រប់វិស័យ និងគ្រប់ជាតិសាសន៍បានចូលរួមក្នុងការប្រកួត និងជម្រុញដល់ការកសាងមិត្តភាព ក៏ដូចជាជម្រើសទំនាក់ទំនងផងដែរ។



ម្ចាស់ឧបត្ថម្ភកម្រិតផ្លាស់ប្តូរ លើការប្រកួតកីឡារាយកូនហ្គោល Red Hornet Chairman's Cup ២០២៤ - Golf for a Cause នៅឈុន អូន ហ្គូហ្វ វីសិត

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានកិត្តិយសដែលបានក្លាយជាម្ចាស់ឧបត្ថម្ភកម្រិតផ្លាស់ប្តូរ លើការប្រកួតកីឡារាយកូនហ្គោល Red Hornet Chairman's Cup ២០២៤ - Golf for a Cause នៅឈុន អូន ហ្គូហ្វ វីសិត។ គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ភាពស្និទ្ធស្នាលរវាងកីឡាកររាយកូនហ្គោល និងគាំទ្រដល់សហគមន៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គមសាធារណៈ។ ថវិកាដែលទទួលបានពីកម្មវិធីនៃអង្គាសថវិកា នឹងត្រូវប្រើប្រាស់ដល់មូលនិធិគន្លងបុព្វកម្ពុជា។



ឧបត្ថម្ភដល់កីឡាកររត់ចម្ងាយកម្ពុជា ប៊ូ សំណាង

ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៥ ធនាគារ ព្រីនស៍ មានមោទនភាពដែលបានគាំទ្រចំពោះកីឡាករ ប៊ូ សំណាង ដែលជាអត្តពលិកដែលមានការតាំងចិត្ត និងបង្ហាញពីការតស៊ូដ៏ពិសេសក្នុងអំឡុងពេលរត់ប្រណាំងចម្ងាយ ៥.០០០ ម៉ែត្រផ្នែកនៅក្នុងកីឡាស៊ីហ្គេម បើទោះបីជាអាសាសនាជាមុនមានការអំណោយផលក៏ដោយ។ ដំណើរនៃការរត់ប្រណាំង នៅផ្ទៃខាងក្រោយដែលជួបការលំបាក ទៅជានិមិត្តរូបនៃភាពធន់ ស្របតាមតម្លៃរបស់យើង និងពាក្យស្លោករបស់ធនាគារថា “យើងប្រឹងប្រែងដើម្បីអ្នក” ។ យើងបានឧបត្ថម្ភលើការអប់រំ ការចំណាយលើការស៊ីវិល និងសុខភាពរបស់គាត់ ដើម្បីជួយដល់ការអភិវឌ្ឍកីឡារបស់នាង ជាមួយនឹងថវិកាពេលវេលាឆ្នាំចំនួន ១២.០០០ ដុល្លារ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះមូលនិធិ “កីឡាដើម្បីសន្តិភាព”។ គំនិតផ្តួចផ្តើមនេះមានតម្លៃ ១.០០០.០០០.០០០ រៀល (២៥០.០០០ ដុល្លារអាមេរិក) គាំទ្រដល់អត្តពលិកកម្ពុជាដែលមានទេពកោសល្យក្នុងការស្វែងរកខ្ពស់ភាព និងភាពជោគជ័យនៅលើឆាកអន្តរជាតិ ជាពិសេសសម្រាប់កីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥។ យើងនៅតែប្តេជ្ញាចិត្តដើម្បីកំណត់អត្តសញ្ញាណ និងផ្តល់អាទិភាពសមនឹងតំណាងឱ្យកីឡាករវិនិច្ឆ័យ និងកីឡារបស់កម្ពុជា។



សុខភាព

បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងបង្កើតសហគមន៍ដែលមានសុខភាពល្អ!

ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយ និងមោទនភាពក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ក្រោមការដឹកនាំរបស់សមាគមធនាគារនៅកម្ពុជា នាថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមដែលជាអំណោយសង្គ្រោះជីវិតដល់សហគមន៍ ដើម្បីផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់។



ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយគាំទ្រក្នុងកម្មវិធី “Indonesia Health Fest ២០២៤” របស់ស្ថានទូតឥណ្ឌូនេស៊ី

នាថ្ងៃទី ០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់ “កម្មវិធីអប់រំសុខភាព - Indonesia Health Fest ២០២៤” របស់ស្ថានទូតឥណ្ឌូនេស៊ីនៅសណ្ឋាគារ Prince Times ក្រុងព្រះសីហនុ ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងកម្ពុជាដែលរស់នៅក្រុងព្រះសីហនុ បានចូលរួមសប្បាយក្នុងសិក្ខាសាលាព័ត៌មានវិទ្យាសាស្ត្រ និងផលិតផលសុខភាព ការលេងកីឡាប្រកួត ការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងការចាប់រង្វាន់ដ៏ទាក់ទាញ មានដូចជា រង្វាន់ថ្នាំថ្នាំ អត្ថិសនីផងដែរ។

ស្របតាមចក្ខុវិស័យទំនួលខុសត្រូវសង្គមរបស់យើង ធនាគារ ព្រីនស៍ បានចូលរួមឧបត្ថម្ភកម្មវិធីអន្តរជាតិ ម៉ូដែលX1 ចំនួន៤គ្រឿងសម្រាប់កម្មវិធីមួយនេះផងដែរ។ យើងពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យបែបនេះ ដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង និងវិធីសាស្ត្រថែរក្សាសុខភាពដល់ប្រជាជន និងសហគមន៍យើង។



កម្មវិធីពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃការគាំទ្ររបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភគាំទ្រ “កម្មវិធីពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ” នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយជំនួយមនុស្សធម៌ផ្នែកសុខភាពអូស្ត្រាលី និងដោយមានការគាំទ្រពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កម្មវិធីនេះមានគោលបំណងផ្តល់ការព្យាបាលនិងពិនិត្យភ្នែកជូនដល់ប្រជាជនសហគមន៍ក្រីក្រមកពីខេត្តកំពង់ធំ។

កម្មវិធីនេះរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងផ្តល់ជូននូវការពិនិត្យភ្នែក ការព្យាបាលជម្ងឺភ្នែកផ្សេងៗ ការកាត់និងបកភ្នែក ដោយឥតគិតថ្លៃ។ ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពសាធារណៈ និងការបង្កើនលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្ត្រសំខាន់ៗ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាធារណៈរបស់ធនាគារ ព្រីនស៍។



ការឧបត្ថម្ភដល់អង្គការស្នាមញញឹមកម្ពុជា “ដើរដើម្បីស្នាមញញឹម ២០២៤”

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រដល់បុព្វហេតុដ៏មានតម្លៃនៃព្រឹត្តិការណ៍អន្តរជាតិ “ដើរដើម្បីស្នាមញញឹម ២០២៤” របស់អង្គការស្នាមញញឹមកម្ពុជា ដែលផ្តល់ការរក្សាការងារដោយឥតគិតថ្លៃដល់កុមារកម្ពុជានៅក្នុងខេត្តសៀមរាប ដែលទទួលរងនូវបញ្ហាបបូរមាត់ឆ្មារ បញ្ហាក្រអូមមាត់ និងបញ្ហាមុខផ្សេងៗទៀត។ បេសកកម្មរក្សាការងារនេះ បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានបញ្ចប់ដោយជោគជ័យ ដោយអ្នកជំងឺជាង៦០នាក់ ត្រូវបានពិនិត្យ និងអ្នកជំងឺចំនួន ៤៤នាក់ បានធ្វើការរក្សាការងារ។ យើងក៏បានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលដំណើរការនៃការរក្សាការងារ និងការសម្រាកព្យាបាលរបស់អ្នកជំងឺបន្ទាប់ពីការរក្សាការងារផងដែរ។ បន្ថែមពីលើការទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ យើងក៏បានចូលរួមព្រឹត្តិការណ៍នៅថ្ងៃបន្ទាប់គឺ “ដើរដើម្បីស្នាមញញឹម” នៅក្នុងឧទ្យានបុរាណវិទ្យាអង្គរវត្តផងដែរ។ ស្របតាមចក្ខុវិស័យទំនួលខុសត្រូវសង្គមរបស់យើង ធនាគារ ព្រីនស៍ ពិតជាមានមោទនភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យបែបនេះ ដើម្បីគាំទ្រដល់កុមារកម្ពុជារបស់យើងឱ្យមានអនាគតក្តីស្វាង និងស្នាមញញឹមដ៏ស្រស់ស្អាតជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំ។



បរិស្ថាន ធនាគារ ព្រីនស៍ បានចូលរួមជាមួយអង្គការសំអាតទន្លេ សមុទ្រ ក្នុងទិវាសំអាតពិភពលោក លើកទី៧ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានចូលរួមជាមួយអង្គការសំអាតទន្លេ សមុទ្រ ក្នុងទិវាសំអាតពិភពលោក លើកទី៧ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសំណល់ដែលអាចប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រទេសយើង តាមរយៈសកម្មភាពពេញលេញ ដូចជាការសំអាតសំណល់ ការបង្កើនសីលធម៌ប្រើប្រាស់ប្រភពទឹក ការអប់រំ ក្នុងរយៈពេលវែងដល់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវទន្លេ សមុទ្រដែលជាប្រភពទឹកមានអនាម័យ និងមានភាពស្រស់ស្អាតសម្រាប់ប្រទេសជាតិយើង។



អាជីវកម្ម និងបណ្តាញទំនាក់ទំនង ពិធីរូបធម៌ ដែលជាឧបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានកិត្តិយសយ៉ាងខ្លាំងដែលស្ថានទូតកូរ៉េស៊ី ប្រចាំកម្ពុជា អញ្ជើញឱ្យចូលរួមក្នុងការប្រារព្ធពិធីរូបធម៌ ដែលជាឧបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ រៀបចំឡើងនៅសាលសន្និសីទចតុមុខ។ កម្មវិធីនេះជាពេទិការដ៏មានអត្ថន័យ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងកាន់តែយូរអង្វែង។ ធនាគារ ព្រីនស៍ មានមោទនភាពយ៉ាងក្រៃលែងក្នុងការបន្តគាំទ្រ ភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏សំខាន់នេះ។



អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហូណានតេជោ

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ សូមចូលរួមអបអរសាទរយ៉ាងភ្ញៀវ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ពិធីបើកការដ្ឋានព្រែកជីកហូណានតេជោ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រជាជនកម្ពុជាក្រប់រូប។



ចូលរួមក្នុងសាលសន្និសីទកាសែតជាមួយ ស្ថានទូតឥណ្ឌូនេស៊ី

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ មានកិត្តិយសបានចូលរួមក្នុងសាលសន្និសីទកាសែតជាមួយ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា និងចូលរួម ឧបត្ថម្ភ ក្នុងកម្មវិធីពិពិធករណ៍ “ស្នូល ឥណ្ឌូនេស៊ី” ដែលបានរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលពិពិធករណ៍កោះពេជ្រ អគារ J K L ចាប់ពី ម៉ោង ៩ ព្រឹក ដល់ម៉ោង ៨ យប់។ គួរឲ្យដឹងផងដែរថា កម្មវិធី ស្នូល ឥណ្ឌូនេស៊ី រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង អាជីវកម្ម និងទេសចរណ៍ ឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ធនាគារ ព្រីនស៍ មានកិត្តិយសសូមរីករាយ ដែលបានក្លាយជាអ្នកឧបត្ថម្ភក្នុងកម្មវិធីនេះ។



ឧបត្ថម្ភកម្មវិធីពិពិធករណ៍ “ស្នូល ឥណ្ឌូនេស៊ី”ជាមួយ ស្ថានទូតឥណ្ឌូនេស៊ី

ធនាគារ ព្រីនស៍ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធីពិពិធករណ៍ “ស្នូល ឥណ្ឌូនេស៊ី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាល សន្និបាត និងពិពិធករណ៍កោះពេជ្រ។ ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភកម្មវិធីនេះ ចំនួន ០៤ គ្រឿង និងអនុស្សាវរីយ៍ជាច្រើន ប្រភេទសម្រាប់កម្មវិធីពិពិធករណ៍នេះ។ ពិពិធករណ៍នេះនឹងបង្ហាញពីអាជីវកម្ម ឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាដំណើរការប្រកួតប្រជែង ការចម្អិនម្ហូប អាហារនិងការបង្ហាញសិល្បៈបែបប្រពៃណីឥណ្ឌូនេស៊ីផងដែរ។



ទទួលគណៈប្រតិភូពីធនាគារជាតិនៃសាធារណរដ្ឋបេឡារុស រួមទាំងប្រធានក្រុមប្រឹក្សាភិបាលលោក Pavel Kallaur

ធនាគារ ព្រីនស៍ មានកិត្តិយសយ៉ាងខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូពីធនាគារជាតិនៃសាធារណរដ្ឋបេឡារុស រួមទាំងប្រធានក្រុមប្រឹក្សាភិបាលជាទី គោរពគឺលោក Pavel Kallaur ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ គឺជាជំហានដ៏គួរឱ្យស្ងប់ស្ងែងមួយឆ្ពោះទៅមុខក្នុងការជំរុញភាពជាដៃគូដ៏រឹងមាំ និងប្រកបដោយផ្លែផ្កាជាមួយធនាគារជាតិនៃសាធារណរដ្ឋបេឡារុស និងធនាគារ Neo Bank Asia ។ ជាមួយនឹងការយល់ដឹងដែលបានចែករំលែក យើងកំពុងទន្ទឹងរង់ចាំមើលនូវសមិទ្ធផលនាពេលអនាគត នៅពេលដែលយើង បានផ្សារភ្ជាប់ទំនាក់ទំនងរបស់យើង។





០៥

ការទទួលស្គាល់នានា



០១. ព័ត៌មានស្ថាប័ន

៩៧

០២. ពន្យល់ និងការទទួលស្គាល់

១០០

ព័ត៌មានស្តាប់

ធនាគារ ព្រីនស៍ ដាក់សម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាត ដែលជាផលិតផលដំបូង រួមបញ្ចូលគ្នានូវការសន្សំ និងការធានារ៉ាប់រងផ្នែកសុខភាព សម្រាប់កម្ពុជា

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានបើកដំណើរការគណនីសន្សំឆ្លាតដែលជាផលិតផលតែមួយគត់ដែលត្រូវបានចង្អុលឡើងដើម្បីជួយប្រជាជនកម្ពុជាក្នុងការសន្សំសម្រាប់អនាគត ដែលផ្តល់ជូននូវការធានារ៉ាប់រងដោយឥតគិតថ្លៃ។ គណនីថ្មីប្រឌិតថ្មីនេះអនុញ្ញាតឱ្យអតិថិជនទទួលបានអត្រាការប្រាក់ខ្ពស់ និងការការពារខ្លួនពីថ្លៃចំណាយលើការថែទាំសុខភាព។ ប្រធាននាយកប្រតិបត្តិលោក ហ៊ិន សុរេន បានលើកឡើងពីសក្តានុពលរបស់ផលិតផលក្នុងការជះឥទ្ធិពលវិជ្ជមានដល់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន។ លើសពីនេះ ធនាគារ ព្រីនស៍ កំពុងជួយដល់អត្តពលិកកម្ពុជា ឬ សំណាង តាមរយៈគំនិតផ្តួចផ្តើម “មូលនិធិកីឡាមួយពាន់លានរៀល” របស់ខ្លួន។ ធនាគារ ព្រីនស៍ សូមអញ្ជើញអតិថិជនមកកាន់សាខា ឬទូរសព្ទមកកាន់លេខ ១៨០០ ២០ ៨៨៨៨(គតគិតថ្លៃ) ដើម្បីស្វែងយល់បន្ថែម និងអត្ថប្រយោជន៍អំពីគណនីសន្សំឆ្លាត។



MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រមូលនិវត្តន៍សហគមន៍

MoneyGram បានសហការជាមួយធនាគារ ព្រីនស៍ ដើម្បីផ្តល់ជូននូវការប្រមូលនិវត្តន៍សេសសមសម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។ ឥឡូវនេះ អតិថិជនអាចផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅកាន់ជាង២០០ប្រទេស ជាមួយនឹងការបញ្ចុះតម្លៃត្រឹមតែ ៣ដុល្លារប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ រហូតដល់ ១០.០០០ដុល្លារក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ ភាពជាដៃគូនេះមានគោលបំណងផ្តល់នូវសេវាកម្មរហ័ស សុវត្ថិភាព និងតម្លៃសមរម្យ ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អតិថិជនបុគ្គលក្នុងការផ្ញើប្រាក់សម្រាប់តម្រូវការផ្សេងៗ ដូចជាបង់ថ្លៃសាលា ថ្លៃកាដូ ឬការចំណាយថ្លៃស្នាក់នៅក្រៅប្រទេស។ សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ណាមួយដើម្បីទទួលយកអត្ថប្រយោជន៍ពីការផ្តល់ជូននេះជាមួយពេលវេលាមានកំណត់ និងវិភាគជាមួយការផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព និងយ៉ាងរលូន។



ធនាគារ ព្រីនស៍ សូមណែនាំ “គណនីសន្សំឆ្លាតរៀលដី” ដែលជាគណនីសន្សំដឹកទេសផ្តល់អត្រាការប្រាក់ខ្ពស់ និងអត្ថប្រយោជន៍ពិសេស

អតិថិជនដែលបើកគណនីនេះនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលដោយឥតគិតថ្លៃ រហូតដល់ ១០.០០០ដុល្លារ ក្នុងមួយឆ្នាំ និងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រគតគិតថ្លៃ រហូតដល់ ៣.០០០ដុល្លារ ក្នុងមួយករណី។

គណនីនេះត្រូវបានបង្កើតឡើងដើម្បីជួយអតិថិជនបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ និងបង្កើតសន្តិសុខហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ អ្នកអាចបើកគណនីដោយមានការដាក់ប្រាក់ដំបូងចំនួន ១០០ដុល្លារ និងបន្ថែមទឹកប្រាក់ប្រចាំខែចាប់ពី ១០០ដុល្លារ ឡើងទៅ។ យើងក៏ផ្តល់ជម្រើសសន្សំបន្ថែមសម្រាប់អតិថិជនដែលមានផែនការហិរញ្ញវត្ថុរយៈពេលវែង។ ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង និងការការពារដ៏ទូលំទូលាយ “គណនីសន្សំឆ្លាតរៀលដី” គឺជាជម្រើសដ៏ល្អសម្រាប់ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងការការពារអនាគតរបស់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងធនាគារ ព្រីនស៍ តាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (គតគិតថ្លៃ)។

ធនាគារ ព្រីនស៍ ប្រារព្ធខួបលើកទី ៩ នៃភាពរីកចម្រើន ជោគជ័យដ៏អស្ចារ្យ និងការប្តេជ្ញាចិត្តក្នុងការក្លាយជាធនាគារដែលជឿទុកចិត្តឈានមុខគេនៅកម្ពុជា

កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ បានអបអរសាទរខួបលើកទី៩ ដោយកត់សម្គាល់លើភាពជោគជ័យ និងកំណើនដ៏មុតមាំរបស់ខ្លួន ជាងមួយទសវត្សរ៍ ចាប់តាំងពីពេលកើតឡើងក្នុងឆ្នាំ ២០១៥។ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុតូចមួយ ធនាគារ ព្រីនស៍ បានរីកចម្រើនឆ្លងកាត់ដំណាក់កាលសំខាន់ៗ រហូតដល់ក្លាយជាធនាគារពាណិជ្ជពេញលេញនៅឆ្នាំ ២០១៨។ បច្ចុប្បន្ន ធនាគារ ព្រីនស៍ នេះមានទ្រព្យសកម្មសរុប ១,៤ពាន់លានដុល្លារ មានប្រាក់បញ្ញើជិត ១ពាន់លានដុល្លារ និងប្រាក់កម្ចីជាង ៨០០លានដុល្លារ។

ដើម្បីបំពេញតម្រូវការនៃទីផ្សារកាន់តែទូលំទូលាយ ធនាគារ ព្រីនស៍ បានបង្កើនសេវាកម្មនិងផលិតផលរបស់ខ្លួន ដោយរួមបញ្ចូលប្រាក់កម្ចីជាច្រើនប្រភេទ កម្មវិធីធនាគារឌីជីថលទំនើប និងគណនីសន្សំដែលផ្តល់អត្រាការប្រាក់ខ្ពស់ រួមមានគណនីសន្សំឆ្លាតវ័យដ៏ ដែលមិនត្រឹមតែជួយអតិថិជនអាចសន្សំប្រាក់បានច្រើនជាងមុនប៉ុណ្ណោះទេ តែក៏ផ្តល់ការធានារ៉ាប់រងបន្ថែមតាមរយៈភាពជាដៃគូអាជីវកម្មបើកកាស៊ីណូ ដែលផ្តល់សុវត្ថិភាពលើផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

លើសពីនេះ ធនាគារ ព្រីនស៍ ក៏មានកាតព្វកិច្ចចំពោះការអភិវឌ្ឍសហគមន៍ ដោយផ្តោតលើការគាំទ្រសហគ្រាសធុនតូច និងមធ្យម ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ។ ទស្សនៈ និងការប្តេជ្ញាចិត្តខ្ពស់នេះបាននាំឲ្យធនាគារ ព្រីនស៍ ទទួលបានការរង្វាន់អន្តរជាតិជាច្រើនក្នុងឆ្នាំ ២០២៣ ដែលបញ្ជាក់ពីការច្នៃប្រឌិត និងសេវាកម្មលំដាប់ខ្ពស់។

ធនាគារ ព្រីនស៍ នឹងបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពទំនើប ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងបទពិសោធន៍អតិថិជន និងការចូលរួមជាអ្នកដឹកនាំក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា។



ធនាគារ ព្រីនស៍ តែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិថ្មី

ក្នុងពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ បានតែងតាំងលោក ហ៊ិន សុរចនា ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក Looi Kok Soon ជាប្រធាននាយកប្រតិបត្តិ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ លោក ហ៊ិន សុរចនា អតីតប្រធាននាយកប្រតិបត្តិ នឹងផ្តោតលើទិសដៅយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាជីវកម្ម បន្តការផ្តោតលើការរីកចម្រើនរបស់ ឧកញ៉ា ចេន ហ៊ឺ ដែលលោកនិងមើលការខុសត្រូវការរីកចម្រើនរបស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រប់។ លោក Looi Kok Soon ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យធនាគារ និងថាមពលកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ នឹងចូលមកលើកកម្ពស់បទពិសោធន៍អតិថិជន និងដំណោះស្រាយហិរញ្ញវត្ថុ។ ការតែងតាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការដឹកនាំដ៏រឹងមាំ និងការច្នៃប្រឌិត ស្របពេលខួប ១០ឆ្នាំរបស់ខ្លួន។

ពានរង្វាន់ និងការទទួលស្គាល់



និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ ២០២៤

ពីស្ថាប័ន៖ Employment Branding Institute-India

ធនាគារ ព្រីនស៍ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្រោមប្រភេទ “ភាពច្នៃប្រឌិតក្នុងយុទ្ធសាស្ត្រធនធានមនុស្សនៅកន្លែងធ្វើការ” ដោយស្ថាប័ន Employment Branding Institute-India។ ការទទួលស្គាល់នេះបង្ហាញពីឧត្តមភាពរបស់ធនាគារក្នុងការទទួលបានទេពកោសល្យ ការគ្រប់គ្រង ការអនុវត្ត ការរៀនសូត្រ និងការអភិវឌ្ឍ និងអត្ថប្រយោជន៍បុគ្គលិក។ ធនាគារ ព្រីនស៍ បង្កើនជំនាញបុគ្គលិកយ៉ាងសកម្មតាមរយៈការប្រជុំ និងវគ្គបណ្តុះបណ្តាល។

ពានរង្វាន់ឧត្តមភាពគ្រប់គ្រងអាស៊ី ២០២៤

ពិស្តារប័ន៖ The Asian Business Review

ពានរង្វាន់ Asian Management Excellence Award ត្រូវបានប្រគល់ជូនធនាគារ ព្រីនស៍ ដោយស្ថាប័ន The Asian Business Review សម្រាប់គំនិតផ្តួចផ្តើមការចូលរួមបុគ្គលិកឆ្លើយតបសំណួរ។ ការទទួលស្គាល់នេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជំរុញឱ្យមានរបៀបថវិកាទៅកាន់ផ្ទៃក្នុងការប្រកបដោយភាពវិជ្ជមាន ដែលជម្រុញ និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកឱ្យទទួលបានជោគជ័យ។ តាមរយៈការផ្តោតលើការងារជាក្រុម ការទទួលស្គាល់ និងការទំនាក់ទំនងបើកចំហ ធនាគារ ព្រីនស៍បានពង្រឹងការចូលរួមរបស់បុគ្គលិកយ៉ាងសំខាន់ ដែលរួមចំណែកដល់ការពេញចិត្ត និងការរក្សាបានកាន់តែខ្ពស់។ ពានរង្វាន់នេះបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការបង្កើតបរិយាកាសការងារដែលសហការ និងគាំទ្រ ដែលនិយោជិកអាចរីកចម្រើនបាន។



ភាពជាអ្នកដឹកនាំឆ្លើយតបក្នុងផ្នែកឥណទាន

ពិស្តារប័ន៖ Mastercard

ពួកយើងមានមោទកភាព ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពិស្តារប័ន Mastercard ឆ្នាំ២០២៤ សម្រាប់ភាពជាអ្នកដឹកនាំឆ្លើយតបយើងនៅក្នុងផ្នែកឥណទាន។ ពានរង្វាន់ដ៏មានកិត្តិយសនេះពង្រឹងការបន្តខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងទុកចិត្តបានដល់អតិថិជនរបស់យើង។

បរិយោជន៍យោជកឆ្លើយតបទូទាំងសកលលោកឆ្នាំ២០២៤

ពិស្តារប័ន៖ World HRD Congress

ពានរង្វាន់អន្តរជាតិ “បរិយោជន៍យោជកឆ្លើយតបទូទាំងសកលលោកឆ្នាំ២០២៤” ពិស្តារប័នអន្តរជាតិ World HRD Congress សម្រាប់គំនិតផ្តួចផ្តើមដ៏ឆ្លើយតបកម្មវិធីហ្វឹកហ្វឺតបុគ្គលិក ត្រូវបានផ្តល់ជូនដល់ធនាគារ ព្រីនស៍ ការទទួលស្គាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបន្តផ្តល់ឱ្យបុគ្គលិករបស់យើងនូវចំណេះដឹង ជំនាញ និងអាកប្បកិរិយាចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងតួនាទីរបស់ពួកគេ និងក្នុងវិស័យធនាគារ។ កម្មវិធីធនាគារស្នូល កម្មវិធីភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនង ព្រមទាំងកម្មវិធីបណ្តុះបណ្តាលខាងក្រៅ ដែលសុទ្ធតែជាកត្តាសំខាន់ៗរួមចំណែកឱ្យធនាគារឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ ដោយធានាបាននូវវិធីសាស្ត្រដ៏ល្អមួយសម្រាប់ការអភិវឌ្ឍជំនាញ ចំណេះដឹង និងផ្គត់គំនិត។

ដោយជឿជាក់ថាកម្មវិធីបណ្តុះបណ្តាលដ៏រឹងមាំ បង្កើតរូបរាងទាំងបុគ្គលិក និងអនាគតរបស់ខ្លួន ធនាគារ ព្រីនស៍ នៅតែប្តេជ្ញាចិត្តក្នុងការជំរុញកំណើន និងឧត្តមភាពនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុតាមរយៈការរៀនសូត្រ និងការអភិវឌ្ឍជាបន្តបន្ទាប់។



ពានរង្វាន់ការច្នៃប្រឌិតល្អបំផុតនៅធនាគារបុគ្គលប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤

ពិស្តារប័ន៖ International Banker

ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ពិស្តារប័ន International Banker សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដោយបញ្ជាក់ជាថ្មីពីភាពជាអ្នកដឹកនាំនវានុវត្តន៍ និងឧត្តមភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។





ពានរង្វាន់ធនាគារពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤

ពិស្តារប័នៈ International Banker

សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ធនាគារ ព្រីនស៍ បានទទួលកិត្តិយសជាមួយនឹងពានរង្វាន់ធនាគារអន្តរជាតិ ដោយបានពង្រឹងដំហែររបស់ខ្លួនជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មធនាគាររបស់កម្ពុជា។ ការទទួលស្គាល់នេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារចំពោះការច្នៃប្រឌិត ឧត្តមភាព និងដំណោះស្រាយដែលផ្តោតលើអតិថិជន។

ប្រធាននាយកប្រតិបត្តិ លោក ហ៊ិន សុវណ្ណា បានសង្កត់ធ្ងន់ថា ពានរង្វាន់នេះឆ្លុះបញ្ចាំងពីភាពរហ័សរហួន និងការមើលឃើញជាយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ ដោយប្រើបច្ចេកវិទ្យា និងការរីកចម្រើនផ្នែកធនាគារឌីជីថលដើម្បីបង្កើនសេវាកម្មអតិថិជន។

ការឈ្នះពានរង្វាន់នេះចំនួនប្រាំឆ្នាំជាប់ៗគ្នាបង្ហាញពីភាពឆន់ ការច្នៃប្រឌិត និងការយកចិត្តទុកដាក់របស់ធនាគារចំពោះស្តង់ដារខ្ពស់នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោក។

លើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនក្នុងប្រទេសកម្ពុជា និងការពង្រឹងប្រព័ន្ធគណនេយ្យ

ពិស្តារប័នៈ ក្រុមហ៊ុនវីសា

ធនាគារ ព្រីនស៍ មានមោទកភាពក្នុងការប្រកាសថា យើងបានឈ្នះពានរង្វាន់ពីក្រុមហ៊ុនវីសា ចំនួនពីរសម្រាប់ភាពជាអ្នកដឹកនាំក្នុងការធ្វើឱ្យសកម្មភាពនៃប្រព័ន្ធគណនេយ្យ និងភាពជាអ្នកដឹកនាំក្នុងការពង្រឹងប្រព័ន្ធគណនេយ្យសម្រាប់គណនេយ្យ វីសា នៅក្នុងផ្នែកដ៏សំបូរបែបសម្រាប់ឆ្នាំ២០២៣។ នេះជាឆ្នាំទីពីរជាប់គ្នារបស់យើងដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទាំងនេះពីក្រុមហ៊ុនវីសា ដែលជាអ្នកដឹកនាំពិភពលោកក្នុងការទូទាត់ និងបច្ចេកវិទ្យា។

យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនដ៏មានតម្លៃរបស់យើងសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់ពួកគេ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាធនាគារដែលមានប្រយោជន៍ និងងាយស្រួលធនាគារ ព្រីនស៍ នឹងបន្តខិតខំបំពេញតម្រូវការហិរញ្ញវត្ថុរបស់អ្នក។



គណនីមានការធានាច្រើនជាងគេប្រចាំឆ្នាំ២០២៤

ពិស្តារប័នៈ សាជីវកម្មធានាគណនេយ្យកម្ពុជា

ធនាគារ ព្រីនស៍ មានមោទកភាពដែលត្រូវបានទទួលស្គាល់ជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់សាជីវកម្មធានាគណនេយ្យកម្ពុជា ជា “គណនីមានការធានាច្រើនជាងគេប្រចាំឆ្នាំ២០២៤”។



ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រចាំឆ្នាំ២០២៤

ពិស្តារប័នៈ Euromoney

ធនាគារ ព្រីនស៍ ត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ២០២៤” ដោយស្ថាប័នអន្តរជាតិ Euromoney ដោយទទួលស្គាល់ការយកចិត្តទុកដាក់របស់ខ្លួនក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។

ប្រធាននាយកប្រតិបត្តិ លោក ហ៊ិន សុវណ្ណា បានផ្តល់កិត្តិយសដល់ការជឿទុកចិត្តរបស់អតិថិជននិងដៃគូ ដោយបង្ហាញពីតួនាទីរបស់ធនាគារក្នុងការផ្តល់នូវធនធានសំខាន់ៗ និងរក្សាឱ្យជីវភាពរស់នៅរបស់អតិថិជនសម្រាប់កំណើនសហគ្រាសធុនតូច និងមធ្យម។

ធនាគារ ព្រីនស៍ ផ្តល់សេវាកម្មដូចជា កម្មវិធីរក្សាប្រាក់ ហិរញ្ញវត្ថុពាណិជ្ជកម្ម និងកម្មវិធីឌីជីថលដូចជាកម្មវិធី PRINCE Mobile។ ក្នុងភាពជាដៃគូជាមួយសាជីវកម្មធានាគណនេយ្យកម្ពុជា ធនាគារក៏ផ្តល់កម្ចីងកទេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីងសម្រាប់សហគ្រាសស្ត្រីផងដែរ។

0៦

របាយការណ៍ហិរញ្ញវត្ថុ

០១. របាយការណ៍ក្រុមប្រឹក្សាភិបាល	១០៧
០២. របាយការណ៍សវនករឯករាជ្យ	១១១
០៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១៤
០៤. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	១១៥
០៥. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	១១៦
០៦. របាយការណ៍លំហូរសាច់ប្រាក់	១១៨
០៧. កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១១៩

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (“ធនាគារ”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិ” ឬ “ធនាគារកណ្តាល”) បានផ្តល់អាជ្ញាបណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញក្នុង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី១០។

ក្នុងអំឡុងការិយបរិច្ឆេទ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០ លានដុល្លារអាមេរិក ជាមួយនឹងសន្លឹកភាគហ៊ុនធម្មតាចំនួន ២៥០.០០០ សន្លឹកភាគហ៊ុន ដែលមានតម្លៃចារឹក ១.០០០ ដុល្លារអាមេរិកក្នុងមួយសន្លឹកភាគហ៊ុន។

គណនាទាន និងបុរេប្រទានអាក្រក់ និងគណនាទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធទៅនឹងការជម្រះគណនាទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីឱនភាពតម្លៃ ហើយបានយល់ស្របថា រាល់គណនាទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសវិធានធនពេញលេញសម្រាប់ការខាតបង់លើគណនាទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលទាំឱ្យសមតុល្យគណនាទាន និងបុរេប្រទានអាក្រក់ ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធន សម្រាប់ការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលឱ្យតម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- ពុំមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទ ដែលនឹងឬអាចនឹងមានផលប៉ះពាល់ជា សារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដែលដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យសមតុល្យដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនមានរងទុរផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមមតិរបស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងចុងការិយបរិច្ឆេទមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្នដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារនៅក្នុងអំឡុងកាលបរិច្ឆេទ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក ហ៊ាន់ សុរេនា	ប្រធានក្រុមប្រឹក្សាភិបាល (តែងតាំងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤)
លោក ចេន ហ៊ឺ	ប្រធានក្រុមប្រឹក្សាភិបាល (លាលែងពីតំណែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤)
លោក ហ៊ុយ ឆាយ	អនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាល (លាលែងពីតំណែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤)
លោក Looi Kok Soon	អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ (តែងតាំងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤)
លោក ចេន សំវិសុទ្ធ	អភិបាលឯករាជ្យ
លោក ស៊ីម ហ៊ុយឈីង	អភិបាលឯករាជ្យ
លោក Muhammad Bin Ibrahim	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញភាពត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
- អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម CIFRSs ឬក៏ប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណី សន្មតសមរម្យថាធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដែលអាចរំពឹងទុកបាន និង
- គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្ត និង/ឬ សេចក្តីណែនាំនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរកឱ្យឃើញការភ្លៃបន្លំ និងភាពមិនប្រក្រតីផ្សេងៗផងដែរ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនឹងកំណត់សម្គាល់ទាំងឡាយបានបង្ហាញនូវគ្រប់ទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយរបាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល និងយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក Looi Kok Soon

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកធនាគារ ព្រីនស៍ ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.កហៅកាត់ថា (“ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ១១៤ ដល់ ១៩៥។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានការបញ្ចេញមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានឯករាជ្យភាពពីធនាគារ ស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។ ចំណែកឯរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគាររំពឹងថា នឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានបញ្ចេញការសន្និដ្ឋានដាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថា តើព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs ហើយនឹងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការភ្លេងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការភ្លេងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការភ្លេងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការភ្លេងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការភ្លេងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការភ្លេងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការភ្លេងបន្លំអាចរួមបញ្ចូលទាំងការយុបយឺតគ្នាការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់នូវនិរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញរចនាសម្ព័ន្ធ និងខ្លឹមសារទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចចំពោះកត្តាពាក់ព័ន្ធពីសវនកម្ម រួមមានជាអាទិ៍ វិសាលភាព និងពេលវេលាដែលបានគ្រោងទុក សម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

កំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីស៊ីអេត



សេង ចាន់ថន

ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	២៧.៧៦២.២៧១	១១១.៧៤៣.១៤១	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារកណ្តាល	៧	៣៦៦.៥១៥.៥៨៤	១.៤៧៥.២២៥.២២៦	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	៨	១៧៤.៧៨៦.៨៦៩	៧០៣.៥១៧.១៤៨	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២
ឥណទាន និងបុរេប្រទាន	៩	៧៦០.៩២១.៣៨៩	៣.០៦២.៧០៨.៥៩១	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦
វិនិយោគលើមូលបត្រ	១០	៤៦.៤៧២.១៣៧	១៨៧.០៤២.៣០១	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល	១១	១១៣.២៤៤.៨២១	៤៥៥.៨១០.៤០៥	៦៩.២៧៩.៣២៦	២៨៣.០០៦.០៤៧
ទ្រព្យសកម្មផ្សេងៗ	១២	១៨.១១៧.៦០០	៧២.៩២៣.៣៤០	១១.៥០៤.៥៣៦	៤៦.៩៩៦.០៣០
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	៣.០៧៥.៤៨៨	១២.៣៧៨.៨៣៩	៤.២៨០.៩៣៣	១៧.៤៨៧.៦១១
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	៨.១២០.៩៨៨	៣២.៦៨៦.៩៧៧	១០.០៩៩.៩១៦	៤១.២៥៩.១៥៧
ទ្រព្យសកម្មអរូបី	១៥	៥.៤០៥.២១៣	២១.៧៥៥.៩៨២	៥.៧០៨.៦៤៦	២៣.៣១៩.៨១៩
ទ្រព្យសកម្មសរុប		១.៥២៤.៤២០.៣៦០	៦.១៣៥.៧៩១.៩៥០	៩៩៧.២១២.៩០៣	៤.០៧៣.៦១៤.៧១០

បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	១៦	១.១៧៩.២៨២.៦៤០	៤.៧៤៦.៦១២.៦២៦	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤
ប្រាក់កម្ចី	១៧	៤៦.៤៤៤.២៥២	១៨៦.៩៣៨.១១៤	១១៤.៦៥៣.០៣០	៤៦៨.៣៥៧.៦២៨
បំណុលភកិសន្យា	១៨	១០.១៦១.១០០	៤០.៨៩៨.៤២៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥
អត្ថប្រយោជន៍និយោជិក	១៩	១៣.២៦០	៥៣.៣៧២	១៨.៤៩១	៧៥.៥៣៦
បំណុលផ្សេងៗ	២០	១៣.៤០១.៣៧៧	៥៣.៩៤០.៥៤២	៨.០៧០.៤៤៥	៣២.៩៦៧.៧៦៨
ពន្ធពន្យារជាបំណុល	២១	៤៤៩.៨៨៨	១.៨១០.៧៩៩	១.៤១៧.១៧៣	៥.៧៨៩.១៥២
បំណុលសរុប		១.២៤៩.៧៥២.៥១៧	៥.០៣០.២៥៣.៨៨៦	៧២៦.២១៨.៨៤៤	២.៩៦៦.៦០៣.៩៨៣

មូលធន					
ដើមទុន	២២	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០២៩.២៥០.០០០
វិភាគទានដើមទុន	២២	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧
ប្រាក់ខាតបង្គរ		(៥៣.៤៧០.២៤៥)	(២១៨.៦៨៥.៨៧១)	(២៦.២៨៦.៥៥០)	(១០៧.៨០៩.៦៥០)
ទុនបម្រុងតាមបទប្បញ្ញត្តិ		៦៥.៤៦៨.៣០៥	២៦៧.៣៩០.៦៦១	៣៤.៦១០.៨២៥	១៤១.៧៦៩.៨៦០
ទុនបម្រុងផ្សេងៗ		-	(២៤.៥៧៨.២១៨)	-	(៨.៣៦០.៩៨០)
មូលធនសរុប		២៧៤.៦៦៧.៨៤៣	១.១០៥.៥៣៨.០៦៩	២៧០.៩៩៤.០៥៨	១.១០៧.០១០.៧២៧

		-	-	-	-
បំណុល និងមូលធនសរុប		១.៥២៤.៤២០.៣៦០	៦.១៣៥.៧៩១.៩៥០	៩៩៧.២១២.៩០៣	៤.០៧៣.៦១៤.៧១០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំណូលការប្រាក់	២៣	៨០.១៣៦.៦១៩	៣២៦.២៣៦.១៧៦	៧១.៨៣០.១៣៧	២៩៥.២២១.៨៦៣
ចំណាយការប្រាក់	២៣	(៤៤.៥២៥.៦០៤)	(១៨១.២៦៣.៧៣៤)	(២៧.៧១៨.៦២៥)	(១១៣.៩២៣.៥៤៩)
ចំណូលការប្រាក់សុទ្ធ	២៣	៣៥.៦១១.០១៥	១៤៤.៩៧២.៤៤២	៤៤.១១១.៥១២	១៨១.២៩៨.៣១៤
ចំណូលកម្រៃសេវា និងកម្រៃជើងសារ	២៤	៨.៥៨៦.៤២០	៣៤.៩៥៥.៣១៦	៥.១៨៧.០៦៣	២១.៣១៨.៨២៩
ចំណាយកម្រៃសេវា និងកម្រៃជើងសារ	២៤	(១៨៦.១៣៥)	(៧៥៧.៧៥៦)	(១៤១.០២០)	(៥៧៩.៥៩២)
ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ	២៤	៨.៤០០.២៨៥	៣៤.១៩៧.៥៦០	៥.០៤៦.០៤៣	២០.៧៣៩.២៣៧
ចំណូលប្រតិបត្តិការផ្សេងៗ		២៥៣.២៤៩	១.០៣០.៩៧៧	២០៧.៥២២	៨៥២.៩១៥
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ	២៥	៩៧៣.៨៥៥	៣.៩៦៤.៥៦៤	៦០២.៥៣៦	២.៤៧៦.៤២៣
ចំណូលប្រតិបត្តិការផ្សេងៗសរុប		១.២២៧.១០៤	៤.៩៩៥.៥៤១	៨១០.០៥៨	៣.៣២៩.៣៣៨
ឱនភាពកម្ចីតឥណទាន- សុទ្ធ	២៦	(១០.៤៧២.៩៩៣)	(៤២.៦៣៥.៥៥៥)	(១២.៧២១.៦១៧)	(៥២.២៨៥.៨៤៥)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		(៩.២៤៥.៨៨៩)	(៣៧.៦៤០.០១៤)	(១១.៩១១.៥៥៩)	(៤៨.៩៥៦.៥០៧)

ចំណាយលើនិយោជិក	២៧	(១៦.៧៤៤.២១៧)	(៦៨.១៦៥.៧០៧)	(១៧.០៧៨.៣៦៦)	(៧០.១៩២.០៨៤)
រំលស់ទ្រព្យសកម្មរូបី និងអរូបី	២៨	(៤.៨៦៧.៤៦២)	(១៩.៨១៥.៤៣៨)	(៥.២០៣.៣២៥)	(២១.៣៨៥.៦៦៤)
ចំណាយប្រតិបត្តិការ	២៩	(១០.៤៩៩.១៦០)	(៤២.៧៤២.០៨០)	(៩.៧៣០.៣១៧)	(៣៩.៩៩១.៦០៥)
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ		២.៦៥៤.៥៧២	១០.៨០៦.៧៦៣	៥.២៣៣.៩៨៨	២១.៥១១.៦៩១
ឥណទានពន្ធ/(ចំណាយពន្ធ)លើប្រាក់ចំណេញ	៣០	៩៦៧.២៨៥	៣.៩៣៧.៨១៧	(១.៥៥៤.០៥៨)	(៦.៣៨៧.១៧៨)
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		៣.៦២១.៨៥៧	១៤.៧៤៤.៥៨០	៣.៦៧៩.៩៣០	១៥.១២៤.៥១៣

លទ្ធផលលម្អិតផ្សេងៗ៖				
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៦.២១៧.២៣៨)	-	(៨.៦០៥.០៨៦)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៣.៦២១.៨៥៧	(១.៤៧២.៦៥៨)	៣.១៤៩.១៩២	១.១៧៦.៥៣៤
ចំណេញដែលបានបែងចែកទៅ៖				
ម្ចាស់ធនាគារ	៣.៦២១.៨៥៧	១៤.៧៤៤.៥៨០	៣.១៤៩.១៩២	១៥.១២៤.៥១៣

លទ្ធផលលម្អិតដែលបានបែងចែកទៅ៖				
ម្ចាស់ធនាគារ	៣.៦២១.៨៥៧	(១.៤៧២.៦៥៨)	៣.១៤៩.១៩២	១.១៧៦.៥៣៤

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដែលបានបែងចែកប្រាក់ចំណេញសុទ្ធនៅក្នុងរយៈពេល							
	ដើមទុន		តែមិនទាន់ដើមទុន		ខាតបង់		ទុនបម្រុងផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៤៩៧	(១០៧.៨០៩.៦៥០)	៣៤.៦១០.៨២៥	១៤១.៧៦៩.៨៦០	-	២៧០.៩៩៤.០៥៨
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	៣.៦២១.៨៥៧	១៤.៧៤៤.៥៨០	-	-	១៤.៧៤៤.៥៨០
ខាតលើផ្ទៃផ្សេងៗ	-	-	-	-	-	-	-	-
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	១៤.៧៤៤.៥៨០	-	-	-
ប្រតិបត្តិការជាមួយភាគទុនិកដែលទទួលស្គាល់ផ្ទាល់ក្នុងមូលធន៖	-	-	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	-	-	-	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៤៩៧	(១០៧.៨០៩.៦៥០)	៤៩.៣៥៥.៤០៥	១៤១.៧៦៩.៨៦០	១៤.៧៤៤.៥៨០	២៧០.៩៩៤.០៥៨
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៤៩៧	(១០៧.៨០៩.៦៥០)	៤៩.៣៥៥.៤០៥	១៤១.៧៦៩.៨៦០	១៤.៧៤៤.៥៨០	២៧០.៩៩៤.០៥៨

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ដែលជាចំណែករបស់ម្ចាស់ធនាគារ									
ដើមទុន		ហិកានទានដើមទុន		ខាតបង់		ទុនបម្រុងតាមបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)		(កំណត់សម្គាល់ ៤.១.គ)	
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣
ខាតបង្គិចផ្សេងៗ	-	-	-	-	-	-	-	-	(៥.៦០៥.០៨៦)
លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	៣.៦៧៩.៩៣០	១៥.១២៤.៥១៣	-	-	៣.៦៧៩.៩៣០	៦.៥១៩.៤២៧
ប្រតិបត្តិការជាមួយភាគទុនិកដែលទទួលស្គាល់ផ្ទាល់ក្នុងមូលធន៖									
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	(២១.០៦២.៥២៤)	(៨៦.៥៦៦.៩៧៤)	២១.០៦២.៥២៤	៨៦.៥៦៦.៩៧៤	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៩.៩៥	-	-	-	៩.៩៥០	-
ប្រតិបត្តិការសរុបជាមួយភាគទុនិក	-	-	-	(២១.០៥២.៥៧៤)	(៨៦.៥៦៦.៩៧៤)	២១.០៦២.៥២៤	៨៦.៥៦៦.៩៧៤	៩.៩៥០	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៥០.០០០.០០០	១.០២៩.២៥០.០០០	១២.៦៦៩.៧៨៣	៥២.១៦១.៤៩៧	(១០៧.៨០៩.៦៥០)	៣៤.៦១០.៨២៥	១៤១.៧៦៩.៨៦០	២៧០.៩៩៤.០៥៨	១.១០៧.០១០.៧២៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៣.៦២១.៨៥៧	១៤.៧៤៤.៥៨០	៣.៦៧៩.៩៣០	១៥.១២៤.៥១៣
និយ័តកម្មលើ៖					
(ឥណទានពន្ធ)/ចំណាយពន្ធលើប្រាក់ចំណេញ	៣០	(៩៦៧.២៨៥)	(៣.៩៣៧.៨១៧)	១.៥៥៤.០៥៨	៦.៣៨៧.១៧៨
រំលស់-ទ្រព្យសកម្មរូបី	១៣	១.៥៨២.៦៣២	៦.៤៤២.៨៩៥	១.៩៧០.៥៩៧	៨.០៩៩.១៥៤
រំលស់-ទ្រព្យសកម្មអរូបី	១៥	៨៨០.៥៤០	៣.៥៨៤.៦៧៨	៨៤០.៣០០	៣.៤៥៣.៦៣៣
រំលស់-សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	២.៤០៤.២៩០	៩.៧៨៧.៨៦៥	២.៣៩២.៤២៨	៩.៨៣២.៨៧៩
ការខាតបង់ឥណទានដែលរំពឹងទុក៖					
ឥណទាន និងបុរេប្រទាន		៨.៦០៤.៣៥៨	៣៥.០២៨.៣៤១	១២.៦៦៧.៤៦៨	៥២.០៦៣.២៩៣
កិច្ចសន្យាឥណទាន និងការធានាហិរញ្ញវត្ថុ		(៦៩.៩៦៣)	(២៨៤.៨១៩)	៨០.៤៧២	៣៣០.៧៤០
សមតុល្យជាមួយធនាគារផ្សេងៗ		១៧៩.៦១៦	៧៣១.២១៧	(៣៩.២៨១)	(១៦១.៤៤៥)
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ		១.៧៥៨.៩៨២	៧.១៦០.៨១៦	១២.៩៥៨	៥៣.២៥៧
ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបីលក់ចេញ/ ជម្រះចេញពីបញ្ជី		២៨១.៤៩៥	១.១៤៥.៩៦៦	១២.៨០៣	៥២.៦២០
ចំណាយការប្រាក់លើបំណុលភតិសន្យា	១៤	៧៩៣.៧៩៩	៣.២៣១.៥៥៦	៨៩៣.០៣៥	៣.៦៧០.៣៧៤
បន្ទុកហិរញ្ញវត្ថុលើវិភាគទានដើមទុន	១៧	១.៦៤២.២៣៥	៦.៦៨៥.៥៣៩	២.៦២៩.១៤៥	១០.៨០៥.៧៨៦
សំវិធានធនលើអត្ថប្រយោជន៍និយោជិក	១៩	៩៧៣.៩០០	៣.៩៦៤.៧៤៧	៦០៣.៣៩៩	២.៤៧៩.៩៧០
បម្រែបម្រួលនូវ៖					
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ		(៤៣.៩៦៥.៤៩៥)	(១៧៨.៩៨៣.៥៣០)	៤២.៤១៦	១៧៤.៣៣០
សមតុល្យជាមួយធនាគារផ្សេងៗ		១៧.០៥៧.៦០០	៦៩.៤៤១.៤៩០	១៤.០២៧.២៥៧	៥៧.៦៥២.០២៦
សមតុល្យជាមួយធនាគារកណ្តាល		២៧៦.៤០៣	១.១២៥.២៣៧	(៤០០.០០០)	(១.៦៤៤.០០០)
ឥណទាន និងបុរេប្រទាន		(៣៧.១៩៧.០៦៥)	(១៥១.៤២៩.២៥២)	(៣៥.៦៩២.២៥៤)	(១៤៦.៦៩៩.១៦៤)
ទ្រព្យសកម្មផ្សេងៗ		(៨.៣៧២.០៤៦)	(៣៤.០៨២.៥៩៩)	(៤.៦៣៥.៥៣៧)	(១៩.០៥២.០៥៧)
ប្រាក់បញ្ញើពីអតិថិជន		៥៨៩.៤១៩.១៥៨	២.៣៩៩.៥២៥.៣៩២	(២១.៨២៤.៤៣៧)	(៨៩.៦៩៨.៤៣៦)
អត្ថប្រយោជន៍និយោជិក		(៩៧៩.១៣១)	(៣.៩៨៦.០៤២)	(៦១៧.១៩២)	(២.៥៣៦.៦៥៩)
បំណុលផ្សេងៗ		៦.៥៥២.៥០៨	២៦.៦៧៥.២៦០	(២.១៤៨.៣៧៣)	(៨.៨២៩.៨១៣)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		៥៤៤.៤៧៨.៣៨៨	២.២១៦.៥៧១.៥២០	(២៣.៩៥០.៨០៨)	(៩៨.៤៣៧.៨២១)
ពន្ធលើប្រាក់ចំណេញដែលបានទូទាត់		-	-	(៥៦២.២៦៧)	(២.៣១០.៩១៧)
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ		៥៤៤.៤៧៨.៣៨៨	២.២១៦.៥៧១.៥២០	(២៤.៥១៣.០៧៥)	(១០០.៧៤៨.៧៣៨)

លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	(៤១៣.១៧២)	(១.៦៨២.០២៣)	(៨១១.៥២៩)	(៣.៣៣៥.៣៨៤)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ទិញទ្រព្យសកម្មអរូបី	១៥	(៨២៦.៣៤៥)	(៣.៣៦៤.០៥០)	(៤២៨.៨៣១)	(១.៧៦២.៤៩៥)
សាច់ប្រាក់បានទទួលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៣.៧២៨	១៥.១៧៧	១.៣២៣	៥.៤៣៨
វិនិយោគលើមូលបត្រ		(២៤៥.៦១៦)	(៩៩៩.៩០៣)	(១១៤.២៨១)	(៤៦៩.៦៩៥)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១.៤៨៣.២៣៣)	(៦.០៣០.៧៥៦)	(១.២២០.៣៨៩)	(៥.៧៩៦.៧៥២)

លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
ការទូទាត់សងប្រាក់កម្ចី	១៧	(៧០.៩៥៨.៨៩៤)	(២៨៨.៨៧៣.៦៥៧)	២២៧.៨៤៣	៩៣៦.៤៣៥
ការទូទាត់នូវការដកចេញប្រាក់ដើមនៃបំណុលកតិសន្យា និងចំណាយការប្រាក់	១៤	(៣.២៤៦.០៨៩)	(១៣.២១៤.៨២៨)	(៣.១៥១.២៦៦)	(១២.៩៥១.៧០៣)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញវត្ថុ		(៧៤.២០៤.៩៨៣)	(៣០២.០៨៨.៤៨៥)	(២.៩២៣.៤២៣)	(១២.០១៥.២៦៨)
ការកើនឡើង/(ថយចុះ)សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូលសុទ្ធ		៤៦៨.៧៩២.០០០	១.៩០៨.៤៥២.២៣៦	(២៨.៧៨៩.៨១៦)	(១១៨.៣២៦.១៤២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា		៨៥.៦៩៣.៧៦២	៣៥០.០៥៩.០១៨	១១៤.៤៨៣.៥៧៨	៤៧១.៣២៨.៨៩០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២៦.៧០៦.០៦២)	-	(២.៩៤៣.៧៣០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៣១	៥៥៤.៤៨៥.៧៦២	២.២៣១.៨០៥.១៥៦	៨៥.៦៩៣.៧៦២	៣៥០.០៥៩.០១៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា(“ធនាគារ”) ត្រូវបានទទួលស្គាល់ថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា (“ធនាគារជាតិ” ឬ “ធនាគារកណ្តាល”) បានផ្តល់អាជ្ញាបណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅភ្នំពេញចោង អគារលេខ៤៤៥ ផ្ទះទី១ ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ មាននិយោជិកសរុបចំនួន ១.០០៦នាក់។ (២០២៣៖ ១.០៥១នាក់)។

២. ក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

២.១. របាយការណ៍អនុលោមភាពតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“CIFRS”)។ CIFRSs ដូចគ្នាទៅនឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយក្រុមប្រឹក្សាគណនេយ្យជាតិ បច្ចុប្បន្នជានិយ័តករគណនេយ្យ និងសវនកម្ម ដោយគ្មានការកែប្រែ CIFRSs ឡើយ។

២.២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយ អនុលោមតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមតម្លៃសមស្របនៅចុងបញ្ចប់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដូចដែលបានបកស្រាយនៅក្នុងគោលនយោបាយគណនេយ្យសារវន្តដូចខាងក្រោម។ ថ្លៃដើមប្រវត្តិសាស្ត្រ ជាទូទៅផ្អែកទៅលើតម្លៃសមស្របរបស់តម្លៃតបស្នង ដែលបានផ្តល់ឱ្យនៅក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬបានទូទាត់ដើម្បីផ្ទេរបំណុលនៅក្នុងប្រតិបត្តិការសមស្របរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការរាស់វែង ដោយមិនគិតថាតម្លៃនោះអាចសង្កេតបានដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់បច្ចេកទេសរាយការណ៍តម្លៃផ្សេងទៀតឡើយ។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុល ធនាគារគិតពីលក្ខណៈនៃទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារអាចនឹងគិតពីលក្ខណៈទាំងនោះនៅពេលដែលកំណត់តម្លៃនៃទ្រព្យសកម្ម និងបំណុលនៅកាលបរិច្ឆេទនៃការរាស់វែង។ តម្លៃសមស្រប សម្រាប់ការរាស់វែង និង/ឬ ក្នុងគោលបំណងដាក់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់តាមមូលដ្ឋាន ទាំងនោះ។

បន្ថែមពីនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការរាស់វែងនៃតម្លៃសមស្រប គឺត្រូវបានធ្វើ ចំណាត់ថ្នាក់ទៅជាកម្រិតទី១ កម្រិត២ និងកម្រិតទី៣ ផ្អែកទៅលើកម្រិតនៃធាតុចូលដើម្បីរាស់វែងតម្លៃសមស្រប ដែលអាច សង្កេតបានរួមទាំងធាតុចូលសំខាន់ៗដើម្បីរាស់វែងតម្លៃសមស្របទាំងអស់ដែលបានពិពណ៌នាដូចខាងក្រោម៖

- កម្រិតទី១ ធាតុចូល គឺជាសម្រង់តម្លៃ (មិនមានកែប្រែ) នៅក្នុងទីផ្សារសកម្មរបស់ទ្រព្យសកម្ម និង បំណុលដែលសហគ្រាសអាចទទួលបាននៅកាលបរិច្ឆេទនៃការរាស់វែង
- កម្រិតទី២ ធាតុចូលក្រៅពីសម្រង់តម្លៃ រួមបញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចសង្កេតបានទៅលើទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល និង
- កម្រិតទី៣ ធាតុចូល គឺជាធាតុចូលទាំងឡាយណាដែលមិនអាចសង្កេតបានរបស់ទ្រព្យសកម្ម ឬបំណុល។

២.៣. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្នាក់ការកណ្តាល និងសាខាទាំងអស់របស់ធនាគារ បន្ទាប់ពីការកាត់កងសមតុល្យ និងប្រតិបត្តិការរបស់អន្តរសាខាសំខាន់ៗ។

២.៤. ការបង្កត់តុលេខ

តុលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់តាមចំនួនមួយដុល្លារអាមេរិកដែលជិតបំផុតសម្រាប់ប្រាក់ដុល្លារអាមេរិក និងជាពាន់រៀលសម្រាប់ប្រាក់រៀល។

៣. ការអនុម័តស្តង់ដាថ្មី និងស្តង់ដាគណនេយ្យដែលបានកែសម្រួល

ក. ស្តង់ដាថ្មី និងស្តង់ដាគណនេយ្យដែលបានកែសម្រួលហើយមានប្រសិទ្ធភាពក្នុងការវិបាកវិច្ឆេទ

ធនាគារបានអនុវត្តតាមស្តង់ដាគណនេយ្យ និងមានការបកស្រាយនូវស្តង់ដាទាំងនោះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ស្តង់ដាគណនេយ្យថ្មី និងស្តង់ដាគណនេយ្យដែលបានកែសម្រួល និងបានធ្វើការបកស្រាយនោះ ត្រូវបានរាយកម្រិតថា អាចអនុវត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

- វិសោធនកម្មលើ CIFRS ១៧ “កិច្ចសន្យាធានារ៉ាប់រង” (វិសោធនកម្មលើ IFRS ១៧ និង CIFRS ៤)
- ការបង្ហាញគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ CIAS ១ និង CIFRS Practice Statement ២)
- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ (វិសោធនកម្មលើ CIAS ៨ គោលនយោបាយគណនេយ្យសារវន្ត ការផ្លាស់ប្តូរលើការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង)
- ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS ១២)
- កំណែទម្រង់ពន្ធអន្តរជាតិ គោលការណ៍គំរូពីរ (វិសោធនកម្មលើ CIAS ១២)
- បំណុលភតិសន្យាលើការលក់ និងជួលត្រឡប់ (វិសោធនកម្មលើ CIFRS ១៦ ភតិសន្យា)
- ការធ្វើចំណាត់ថ្នាក់លើបំណុលជាបំណុលពេលខ្លី ឬរយៈពេលវែង និងបំណុលជាបំណុលពេលវែងជាមួយភតិកាសញ្ញា (វិសោធនកម្មលើ IAS ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ)
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ CIAS ៧ របាយការណ៍នៃលំហូរសាច់ប្រាក់ និង CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ)

គណៈគ្រប់គ្រងបានរាយកម្រិតថា ការអនុម័តស្តង់ដាគណនេយ្យខាងក្រោម មិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

- កំណែទម្រង់អត្រាការប្រាក់ ដំណាក់កាលទី២ (វិសោធនកម្មលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ CIFRS ៤ កិច្ចសន្យាធានារ៉ាប់រង និងCIFRS ១៦)
- ការបន្ថែមការលើកលែងបណ្តោះអាសន្នពីការអនុវត្ត CIFRS ៩ (វិសោធនកម្មលើ CIFRS ៤)

ខ. ស្តង់ដាថ្មី និងស្តង់ដាគណនេយ្យដែលបានកែសម្រួលមិនទាន់មានប្រសិទ្ធភាព

នៅកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដាគណនេយ្យថ្មី និងស្តង់ដាដែលបានកែសម្រួលខាងក្រោម ត្រូវបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ហើយត្រូវបានរាយកម្រិតថាមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- កង្វះលទ្ធភាពប្តូររូបិយប័ណ្ណ (វិសោធនកម្មទៅ CIAS ២១ ផលប៉ះពាល់នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេស)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ និងCIFRS ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការបង្ហាញ)

៤. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលបានយកមកប្រើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺត្រូវបានបង្ហាញដូចខាងក្រោម។ គោលនយោបាយទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពនៅរាល់កាលបរិច្ឆេទដែលបានបង្ហាញ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

៤.១. ការប្តូររូបិយប័ណ្ណបរទេស

ក) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារប្រើក្នុងកិច្ចប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណមុខងារ”)។ ប្រាក់ដុល្លារអាមេរិកឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជារូបិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីបម្រែបម្រួលអត្រាប្តូរប្រាក់នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរសមតុល្យសាច់ប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរមធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរនៃប្រតិបត្តិការមូលធនភាគទុនិក ត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗ ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៣។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍អត្រាប្តូរមធ្យមសម្រាប់ឆ្នាំ ២០២៤ គឺ ១ដុល្លារអាមេរិកស្មើនឹង ៤.០៧១ រៀល (២០២៣៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.១១០ រៀល) ហើយអត្រាចុងគ្រាគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០២៥ រៀល (២០២៣៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល)។

៤.២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងប្រាក់តម្កល់មិនរឹតត្បិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ក្នុងគោលបំណងទូទៅនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

៤.៣. ទ្រព្យសកម្មហិរញ្ញវត្ថុ

ក) ចំណាត់ថ្នាក់

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់វែងតាមរំលស់ថ្លៃដើម រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន វិនិយោគលើមូលបត្រ និងទ្រព្យសកម្មដាក់លាក់ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង លក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមរំលស់ថ្លៃដើម ប្រសិនបើរាប់ពេញតាមលក្ខណៈវិនិច្ឆ័យទាំងពីរខាងក្រោម ហើយមិនត្រូវបានកំណត់តាមតម្លៃសមស្របតាមរយៈប្រាក់ចំណេញ និងខាត (“FVPL”)៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុងទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ឧបករណ៍បំណុលត្រូវបានរាស់រវែងតាមតម្លៃសមស្របក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ (“FVOCI”) លុះត្រាតែរាបបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់តាម FVPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានរក្សាក្រោមគំរូអាជីវកម្មក្នុងគោលបំណងទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្ម និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុងទៅលើសមតុល្យប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ការទទួលស្គាល់ដំបូងនៃការវិនិយោគមូលធន ដែលមិនត្រូវបានកាន់កាប់សម្រាប់ការធ្វើប្រតិបត្តិការ ធនាគារអាចជ្រើសរើសដោយមិនអាចដកហូតវិញ ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់ជា FVPL។

លើសពីនេះទៀត ធនាគារអាចកំណត់ឡើងវិញនូវការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមតម្រូវការដែលត្រូវរាស់រវែងតាមរំលស់ថ្លៃដើម ឬនៅ FVOCI ដូចនៅ FVPL ប្រសិនបើការធ្វើដូច្នេះអាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យណាមួយ ដែលអាចកើតឡើង ។

ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមស្រប។ ចំណាយប្រតិបត្តិការដែលចូលរួមដោយផ្ទាល់ក្នុងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ នៅតម្លៃសមស្រប តាមរយៈចំណេញ ឬខាត) ត្រូវបានបូកបន្ថែម ឬបានដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលសមស្របក្នុងការទទួលស្គាល់ដំបូង។ ចំណាយប្រតិបត្តិការចូលរួមដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដោយតម្លៃសមស្របតាមរយៈចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់តាមនៅក្នុងចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរហើយធនាគារបានផ្ទេររូបវន្តហានិភ័យជាសារវន្ត និងភាពជាម្ចាស់ទាំងអស់។ ចំណេញ ឬខាតពីការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរាស់រវែងតាមរំលស់ថ្លៃដើមត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់។

គ) ការរាស់រវែង

នាពេលទទួលស្គាល់លើកដំបូង ធនាគាររាស់រវែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានរាស់រវែងតាមតម្លៃសមស្របក្នុងចំណេញ ឬខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានយោងតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ ឬខាត។ បន្ទាប់ពីមានការទទួលស្គាល់ដំបូងសំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (“ECL”) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មដែលត្រូវបានរាស់រវែងតាមរំលស់ថ្លៃដើម ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបានកត់ត្រាក្នុងចំណេញ ឬខាតនៅពេលទ្រព្យសកម្មមួយ ត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានជាប់និស្សន្ទ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

ឧបករណ៍បំណុល

ការរាស់រវែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្ម និង លក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់រវែងតាមរំលស់ថ្លៃដើម។

រំលស់ថ្លៃដើម៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ត្រូវបានរាស់រវែងតាមរំលស់ថ្លៃដើម។ សមតុល្យយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវតាមសំវិធានធននៃការខាតបង់ឥណទានរំពឹងទុកដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ឃ) ការធ្វើចំណាត់ថ្នាក់ឡើងវិញលើទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារធ្វើចំណាត់ថ្នាក់ឡើងវិញលើទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

ង) ឱនភាពតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងមើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍ទ្រព្យរបស់ខ្លួនដែលរាស់រវែងតាមរំលស់ថ្លៃដើម និងតាម FVOCI ព្រមទាំងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការរាស់រវែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនដែលមិនលម្អៀង និងចំនួនដែលបានថ្លឹងប្រឆាំងប៊ីលីដី ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
 - តម្លៃពេលវេលា និង
 - ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់នាកាលបរិច្ឆេទរាយការណ៍អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។
 - ឧបករណ៍បំណុលដែលរាស់រវែងតាមរំលស់ថ្លៃដើម និង
 - កិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ
- អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

(ក) ដំណាក់កាលទី១ ៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីមានការទទួលស្គាល់លើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ខ) ដំណាក់កាលទី២ ៖ ECL ពេញមួយអាយុកាល – ឥណទានមិនមានឱនភាពតម្លៃ

ដំណាក់កាលទី២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីមានការទទួលស្គាល់ដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងដាក់ស្តែងបង្ហាញពីឱនភាពតម្លៃនោះទេ។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនា តាមសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(គ) ដំណាក់កាលទី៣ ៖ ECL ពេញមួយអាយុកាល – ឥណទានមានឱនភាពតម្លៃ

ដំណាក់កាលទី៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងដាក់ស្តែងបង្ហាញពីការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមសមតុល្យយោងសន្ទូរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចរចាឡើងវិញ ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយថ្មីដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះការវាយតម្លៃត្រូវបានធ្វើឡើងថា តើទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ គួរត្រូវបានដកហូតហើយ ECL ត្រូវបានរាស់រវែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំនូវការស្តារឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឱ្យមានការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់នោះ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក ដែលកើតចេញពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរួមបញ្ចូលក្នុងការគណនាកង្វះសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

- ប្រសិនបើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលរំពឹងទុកនឹងនាំឱ្យបាត់បង់ការទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របដែលបានរំពឹងទុកនៃទ្រព្យសកម្មថ្មី ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ហើយត្រូវបានឈប់ទទួលស្គាល់។ សមតុល្យនេះ ត្រូវបានរួមបញ្ចូលក្នុងការគណនាការខ្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បហារចាប់ពីថ្ងៃដែលរំពឹងទុកនៃការទទួលស្គាល់រហូតដល់កាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

៤.៤. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងការផ្តល់កិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុដាក់លាក់ផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការ សម្រាប់រាល់បំណុលហិរញ្ញវត្ថុទាំងអស់ដែលមិនរាស់វែងតាមតម្លៃសមស្របតាមចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ ឬខាត ត្រូវបានរាស់វែងតាមថ្លៃដើម បានរំលស់។ បំណុលហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាមរំលស់ថ្លៃដើម មានដូចជាប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលដាក់លាក់ផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគទុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារមានដូចជាប្រាក់កម្ចី ត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បហារតាមអត្រាការប្រាក់លើទីផ្សារនៃប្រាក់កម្ចី ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងសមតុល្យសាច់ប្រាក់បានទទួល និងតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ត្រូវបានទទួលស្គាល់ជាវិភាគទានដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

៤.៥. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានរាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺអាចប្រើប្រាស់ឡើងវិញ) ការខាតបង់ឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាតបង់ឥណទានរំពឹងទុកដាច់ដោយឡែក តាមកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីការខាតបង់ឥណទានរំពឹងទុកដែលរួមបញ្ចូលគ្នាលើសពីសមតុល្យយោងដុលរបស់ឥណទាន នោះការខាតបង់ឥណទានដែលបានរំពឹងទុក ត្រូវបានទទួលស្គាល់សំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ដាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើងដោយសារកូនបំណុលណាមួយ មិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្របនាកាលបរិច្ឆេទដែលផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌដំណែងដៃ និងតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃភាពពូកែក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបាននាពេលអនាគត មិនត្រូវបានទទួលស្គាល់នោះទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានរាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគោរវងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតបង់ឥណទានដែលបានរំពឹងទុកក្រោម CIFRS ៩ស្តីពី ‘ឧបករណ៍ហិរញ្ញវត្ថុ’ និងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងសមតុល្យសាច់ប្រាក់ចំណូលបង្គរ ដែលត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS ១៥ ស្តីពី ‘ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន’ ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃការខាតបង់ក្នុងគ្រាកន្លងមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសាហ៊ុយដែលរកបានត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ ឬខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

៤.៦. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយសមតុល្យសាច់ប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងសមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានសមតុល្យសាច់ប្រាក់សុទ្ធ ឬមានបំណងកត់ត្រាជាទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

៤.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ។ ថ្លៃដើមប្រវត្តិសាស្ត្ររួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយដោយផ្ទាល់ក្នុងការទិញទ្រព្យនោះ។

ចំណាយបន្ទាប់បន្សំផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុងសមតុល្យយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាជលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានរាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ រហូតទាល់តែរារចរាល់សម្រាប់ប្រើប្រាស់។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនា ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

	រយៈពេលរំលស់គិតជាឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលដែលខ្លីជាងរាងចំរើនរេលាតិកសន្យា និងអាយុកាលប្រើប្រាស់របស់វាចំនួន ១០ ឆ្នាំ
យានយន្ត	៤ឆ្នាំ - ៨ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារ	៤ឆ្នាំ

អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាកាលបរិច្ឆេទរាយការណ៍។

សមតុល្យយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមរយៈឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានទទួលពីការលក់ និងសមតុល្យយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

៤.៨. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលរួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញចំណាយពាក់ព័ន្ធផ្សេងៗ និងកម្មវិធីផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតបណ្តាលមកពីឱនភាពតម្លៃ។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីដាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានទុករបស់វាក្នុងរយៈពេល១០ឆ្នាំ។ ទ្រព្យសកម្មអរូបី កំពុងដំណើរការមិនត្រូវបានធ្វើរំលស់ទេ រហូតទាល់តែរារចរាល់សម្រាប់ប្រើប្រាស់។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

៤.៩. ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ធនាគាររាយតម្លៃថាមានតម្លៃតាងណាមួយដែលបង្ហាញថា មានទ្រព្យសកម្មរូបិ និងទ្រព្យសកម្មអរូបិដែលអាចប្រឈមនឹងឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ សមតុល្យសាច់ប្រាក់ ដែលអាចស្រង់មកវិញបានរបស់ទ្រព្យសកម្ម គឺត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពីវិសាលភាពនៃឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេលដែលមិនអាចប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃទ្រព្យសកម្មដាច់ដោយឡែក ធនាគារប៉ាន់ស្មានសមតុល្យសាច់ប្រាក់ដែលអាចស្តារមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ នៅពេលដែលមានមូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចកំណត់អត្តសញ្ញាណបាន ទ្រព្យសកម្មគឺត្រូវបានបែងចែកឯកតាបង្កើតសាច់ប្រាក់ ឬបើមិនដូច្នោះទេទ្រព្យសកម្មទាំងនោះត្រូវបានបែងចែកទៅជាផ្នែក តូចបំផុតរបស់ឯកតាបង្កើតសាច់ប្រាក់សម្រាប់មូលដ្ឋានសមហេតុផល និងសមស្របនៃការបែងចែកអាចត្រូវបានកំណត់ អត្តសញ្ញាណ។

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកឱនភាពតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាសមតុល្យយោងរបស់វានឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីឱនភាពតម្លៃត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងសមតុល្យយោងនៃទ្រព្យនោះ ធៀបជាមួយសមតុល្យដែលអាចស្រង់មកវិញបាន។ សមតុល្យដែលអាចស្រង់មកវិញ បានគឺជាសមតុល្យមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលមានឱនភាពតម្លៃត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាត្រឡប់ឱនភាពតម្លៃ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃការរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរយៈពេលមុនត្រូវបានរាយតម្លៃក្នុងចំណេញឬខាតក្នុងការិយបរិច្ឆេទសម្រាប់ការចង្អុលបង្ហាញថា ការខាតបង់ត្រូវបានចេញចុះ ឬមិនកើតមានឡើងទៀតទេ។ ឱនភាពតម្លៃ គឺត្រូវបានកត់ត្រាបញ្ចូលសមកវិញ ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានតម្លៃ ដែលត្រូវបានប្រើដើម្បីកំណត់សមតុល្យ ដែលអាចទទួលយកបានមកវិញ។ ការកត់ត្រាបញ្ចូលនៃការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់តែក្នុងវិសាលភាព ដែលសមតុល្យយោងនៃទ្រព្យសកម្មមិនលើសពីសមតុល្យយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាតដែលបណ្តាលមកពីឱនភាពតម្លៃ។ ការកត់ត្រាបញ្ចូលសមកវិញនៃឱនភាពតម្លៃនេះ ត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៤.១០. ភតិសន្យា

ធនាគារជាភតិកៈ

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគាររាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយ ក្នុងរយៈពេលណាមួយជាថ្នូរនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើថ្លៃឈ្នួលដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចរចាឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិបតីនោះទេ។ ទ្រព្យសកម្មភតិសន្យា អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មភតិសន្យា មានកាព្យចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានរាស់វែងដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

ក) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យារពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការរាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បហារ ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់ មិនអាចកំណត់បានដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភតិកៈត្រូវបានប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែម ហើយភតិគឺជាអត្រាដែលភតិកៈនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាប្រាក់កម្ចីបន្ថែម ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពី ភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រា ជាបន្ទុកក្នុងចំណេញ ឬខាតក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយលើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

ខ) សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានរាស់វែងដំបូងតាមថ្លៃដើម ដែលរួមមាន៖

- សមតុល្យសាច់ប្រាក់នៃការរាស់វែងដំបូងលើបំណុលភតិសន្យា
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទ ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីភតិសន្យា
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរលើរយៈពេលណាមួយ ដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផលក្នុងការទិញនោះ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មនោះ ត្រូវបានដករំលស់លើអាយុកាលប្រើប្រាស់នៃមូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានរាស់វែងតាមថ្លៃដើមដករំលស់ និងឱនភាពតម្លៃបង្ក។

គ) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរនៅក្នុងចំណេញ ឬខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬតិចជាង១២ខែ។

៤.១១. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញគឺជាចំនួនប្រាក់ពន្ធ ត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូល ដែលចូលធនមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលទ្រព្យសកម្ម និងបំណុលពន្ធពន្យារ ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណេញក្នុងត្រីមាសត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំនាកាលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងសមតុល្យយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាកាលបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតដែលមានភាពលម្អៀងបណ្តោះអាសន្ននោះ អាចយកមកប្រើប្រាស់បាន។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានត្រួតពិនិត្យទៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រា។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានកត់ត្រាផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ ឬត្រូវបានកត់ត្រាដោយផ្ទាល់ក្នុងមូលធនដែរ។

៤.១២. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយទំនងជាអាចតម្រូវឱ្យមានការចំណាយធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះហើយសមតុល្យត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការរាយការណ៍ទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

៤.១៣. ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុមភែរមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្គរ មានចំនួនខ្ពស់ជាងឱនភាពតម្លៃបង្គរផ្អែកតាម CIFRS ៩ នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្គរមានចំនួនស្មើគ្នា ឬទាបជាងឱនភាពតម្លៃបង្គរដែលផ្អែកតាម CIFRS ៩។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែកជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សន្ទុះទេ។

៤.១៤. អត្ថប្រយោជន៍និយោជិត

ក) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានកត់ត្រាបង្គរ ក្នុងឆ្នាំដែលនិយោជិតបានបម្រើការងារឱ្យធនាគារ។

ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារ មិនមានរយៈពេលកំណត់ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់និយោជិត និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ០១៨/២០ ក.ប/ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០។ យោងតាមអនុស្សរណៈរបស់ ធនាគារលេខ ០២៣/HRS/២០២០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់នូវប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ ជូននិយោជិតទាំងអស់ ដែលកំពុងបន្តកិច្ចសន្យាមិនមានរយៈពេលកំណត់ ទៅតាមកាលវិភាគដែលបានកំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្គរក្នុងឆ្នាំដែលនិយោជិតបានបម្រើការងារឱ្យធនាគារ។

ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍និយោជិតរយៈពេលវែង។ បំណុលប្រាក់រំលឹកអតីតភាពការងារត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាកាលបរិច្ឆេទរាយការណ៍ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែលធនាគារត្រូវបង់ឱ្យនិយោជិតជាប្រចាំនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារលើសមតុល្យសាច់ប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

៤.១៥. ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលរាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានទទួលស្គាល់ក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនារំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ មួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បហារដាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះសមតុល្យយោងសន្ទុះរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពចំពោះសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets – POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះវិលស្ទើរដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានឱនភាពតម្លៃមួយផ្នែកធំ (ឬ ‘ដំណាក់កាលទី៣’) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះវិលស្ទើរដើមរបស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

៤.១៦.ចំណូលកម្រៃសេវា និងកម្រៃជើងសារ

ចំណូលកម្រៃសេវា និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃសេវាក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

៤.១៧.ប្រតិបត្តិការរបស់សម្ព័ន្ធហិរញ្ញវត្ថុ

ប្រតិបត្តិការរបស់សម្ព័ន្ធហិរញ្ញវត្ថុ គឺជាការផ្ទេរធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងបុគ្គលពាក់ព័ន្ធដោយមិនគិតថាភារកិច្ចត្រូវបានដាក់បន្ទុកឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកសម្ព័ន្ធហិរញ្ញវត្ថុ ប្រសិនបើភាគីមួយ គ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពលខ្លាំងទៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គភាពដែលមានផែនការអត្ថប្រយោជន៍ ក្រោយពេលបញ្ចប់កិច្ចសន្យាការងារសម្រាប់និយោជិក និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។

៤.១៨.ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍ថា ព្រឹត្តិការណ៍នោះអំណោយផល និងមិនអំណោយផលដែលកើតឡើងរវាងចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះដែលផ្តល់ទូរភស្តុតាងនៃស្ថានភាពដែលបានកើតឡើងនៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍។ ព្រឹត្តិការណ៍ ដែលមិនអាចកែប្រែបានបន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើវាមានភាពជាសារវន្ត។

៥. ការប៉ាន់ស្មានគណនេយ្យដាក់លាក់ ការសន្មត និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើងធាតុអថេរដាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

៥.១. ការសន្មតគណនេយ្យដាក់លាក់ ក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះ គឺជាសន្មតគណនេយ្យដាក់លាក់ ក្រៅពីការវិនិច្ឆ័យលើការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែក ដូចខាងក្រោម) ដែលក្រុមប្រឹក្សាភិបាលបានអនុវត្តនៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក) រូបិយប័ណ្ណមុខងារ

ដោយផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈជាមូលដ្ឋានទាក់ទងទៅនឹងធនាគារ គណៈគ្រប់គ្រងបានកំណត់ រូបិយប័ណ្ណមុខងាររបស់ធនាគារជាប្រាក់ដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារដំណើរការ ហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលសំខាន់ទៅលើឥណទានទៅឱ្យអតិថិជន និងចំណូលការប្រាក់។

ខ) ការរាយតម្លៃគំរូអាជីវកម្ម

ធនាគារប្រើគំរូនិងការសន្មតផ្សេងៗគ្នាក្នុងការប៉ាន់ស្មាន ECL។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូ សមស្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗក៏ដូចជាសម្រាប់កំណត់ការសន្មត ដែលបានប្រើនៅក្នុងគំរូទាំងនេះរួមទាំងការសន្មតដែលទាក់ទងនឹងកត្តាដែលបង្កឱ្យមានហានិភ័យនៃហានិភ័យឥណទាន។

គ) ការខាតបង់ឥណទានដែលបានរំពឹងទុកទៅលើទ្រព្យសកម្មហិរញ្ញវត្ថុតាមវិលស្ទើរដើម

ការខាតបង់ឥណទានដែលបានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់រវែងតាមវិលស្ទើរដើមតម្រូវឱ្យមានការប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងដំណើរការឥណទាន (ឧទាហរណ៍លទ្ធភាពអតិថិជនខកខាននិងការខាតបង់លទ្ធផល) ។

ការវិនិច្ឆ័យដាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរាស់រវែង ECL ផងដែរ ដូចជា៖

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានដាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការរាស់រវែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារ នីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីរាស់រវែងECL។

៥.២.ប្រភពសំខាន់ៗសម្រាប់ការប៉ាន់ស្មានមិនដាក់លាក់

ព័ត៌មានអំពីការប៉ាន់ស្មានមិនដាក់លាក់សំខាន់ៗ ដែលមានផលប៉ះពាល់ខ្លាំងបំផុតទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានបង្ហាញដូចខាងក្រោម៖

ក) ការគណនាសំវិធានធននៃការខាតបង់

នៅពេលរាស់រវែងលើការខាតបង់ឥណទានដែលបានរំពឹងទុក ធនាគារបង្កើតនូវចំនួន និងការរាស់រវែងដែលទាក់ទងទៅនឹងសេណារីយ៉ូទៅថ្ងៃអនាគត សម្រាប់ប្រភេទផលិតផលនីមួយៗ និងកំណត់ព័ត៌មានទៅថ្ងៃអនាគតដែលពាក់ព័ន្ធទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារប្រើប្រាស់ព័ត៌មានថ្ងៃអនាគតដែលសមហេតុផល និងអាចគាំទ្រ ដែលអាស្រ័យទៅលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃភាពខុសគ្នារបស់កាតាលិកសេដ្ឋកិច្ច ហើយរបៀបដែលកាតាលិកទាំងនេះមានផលប៉ះពាល់ទៅវិញទៅមក។

ការខាតបង់ដែលមិនអាចទូទាត់បាន (Loss given default) គឺជាការប៉ាន់ស្មាននៃការខាតបង់ដែលបានកើតឡើងលើលទ្ធភាពលើការទូទាត់សង។ វាផ្អែកទៅលើភាពខុសគ្នានៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានគ្រោងទុក ហើយអ្នកឱ្យខ្ចីរំពឹងថានឹងទទួលបាន ដោយគិតពីលំហូរសាច់ប្រាក់ពីរតួបញ្ចាំ និងការពង្រឹងគុណភាពឥណទាន។

ប្រូបាប៊ីលីតេនៃការគ្មានលទ្ធភាពសង(Probability of Default) គឺជាការបញ្ចូលដំណឹងទាក់ទងនឹងការរាស់ ECL ។ ប្រូបាប៊ីលីតេនៃការដែលគ្មានលទ្ធភាពសង គឺជាការប៉ាន់ស្មានដែលដូចគ្នាទៅនឹងការដែលគ្មានលទ្ធភាពសង ខកខានក្នុងសងត្រឡប់តាមពេលវេលាកំណត់ ការគណនាដែលរួមបញ្ចូលទាំងទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃស្ថានភាពនាពេលអនាគត។

ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែល ត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលអត្រាលាវៃងរបស់និយោជិក និងអត្រាអប្បហារ។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

គ) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬ រយៈពេលបន្ទាប់ពីជម្រើសបញ្ឈប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬ មិនបញ្ឈប់តែប៉ុណ្ណោះ)។

ឃ) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលធានាទៅមានលក្ខណៈមិនច្បាស់លាស់ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជាប្រធានបទ ត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការពិន័យជាការប្រាក់។

កត្តាទាំងនេះ អាចធ្វើឱ្យមានហានិភ័យពន្ធរបស់ធនាគារជាសារវន្ត។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ពួកគេបាន យល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការបកស្រាយរបស់ពួកគេស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូងភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារនៅក្នុងអំឡុងគ្រាដែលការសម្រេចនេះ ត្រូវបានធ្វើឡើង។

ង) ពន្ធពន្យារជាទ្រព្យសកម្ម

ធនាគារធ្វើការត្រួតពិនិត្យឡើងវិញនូវសមតុល្យយោងទៅចុងបញ្ចប់ការិយបរិច្ឆេទនីមួយៗនៃរបាយការណ៍ ហើយកាត់បន្ថយទ្រព្យសកម្មពន្ធពន្យារទៅលើវិសាលភាពរបស់ពន្ធនេះ ដែលមិនមានប្រសិទ្ធភាពសម្រាប់ប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ និងដែលអាចប្រើប្រាស់បានសម្រាប់ទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយផ្នែក។ ទោះបីជាយ៉ាងណា មិនមានការធានាដែលធនាគារអាចបង្កើតប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ដែល និងត្រូវបានប្រើប្រាស់សម្រាប់បង្ហាញទ្រព្យសកម្មពន្ធពន្យារទាំងស្រុង ឬមួយផ្នែកនោះទេ។

ច) ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារ ជាមួយនឹងអាយុកាលច្បាស់លាស់ត្រូវបានប៉ាន់ស្មាន ផ្អែកលើរយៈពេលដែលទ្រព្យសម្បត្តិត្រូវបានគេរំពឹងថាអាចប្រើបាន។ អាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ធនាគារដែលបានប៉ាន់ស្មាន និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការប៉ាន់ស្មានខុសពីការប៉ាន់ស្មានកន្លងមកដោយសារតែរូបរាង និងគុណភាព ភាពហួសសម័យនៃបច្ចេកវិទ្យា និងពាណិជ្ជកម្ម រួមទាំងច្បាប់ ឬកម្រិតនៃការប្រើប្រាស់នៃទ្រព្យសកម្មរបស់ធនាគារ។ បន្ថែមពីនេះ ការប៉ាន់ស្មានអាយុកាលនៃការប្រើប្រាស់ គឺផ្អែកភាពស្រដៀងគ្នានៃទ្រព្យសកម្មទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលលទ្ធផលនាពេលអនាគតនៃប្រតិបត្តិការដែលអាចមានផលប៉ះពាល់ជាសារវន្ត ដោយផ្លាស់ប្តូរការប៉ាន់ស្មានដែលបានកើតឡើងដោយសារផ្លាស់ប្តូរកត្តាទាំងឡាយដែលបានបកស្រាយពីខាងលើ។ សមតុល្យ និងរយៈពេលនៃចំណាយដែលបានកត់ត្រាសម្រាប់រាល់កាលបរិច្ឆេទដែលនឹងប៉ះពាល់ ដោយសារការផ្លាស់ប្តូរនូវកត្តាទាំងនេះរួមទាំងកាលៈទេសៈផងដែរ។ ការកាត់បន្ថយនូវអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ ហើយសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងធ្វើឱ្យកើនឡើងនូវចំណាយប្រតិបត្តិការដែលបានទទួលស្គាល់ ហើយថយចុះនូវទ្រព្យសកម្មរយៈពេលវែង។

ឆ) ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ការកំណត់ថ្លៃដើមសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម គិតបញ្ចូលទាំងបំណុលភតិសន្យាដែលបានទទួលស្គាល់ និងថ្លៃដើមដែលបានប៉ាន់ស្មានដែលនឹងកើតឡើងនៅក្នុងការរុះរើ និងដកហូតទ្រព្យសកម្មមូលដ្ឋាន ឬការស្តារឡើងវិញនូវស្ថានភាពដែលតម្រូវដោយកិច្ចសន្យា។

បំណុលភតិសន្យា គឺត្រូវបានរាស់រវែងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលនឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌនៃភតិសន្យា។ នៅក្នុងការគណនាបំណុលភតិសន្យា ធនាគារបានប្រើប្រាស់ចំណាយកម្ចី នាការបរិច្ឆេទដំបូងនៃលក្ខខណ្ឌរបស់ភតិសន្យា។

ជ) និរន្តរភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

និរន្តរភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីចំនួនដែលអាចស្តារមកវិញបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់និងតម្លៃក្នុងការប្រើប្រាស់។ ការគណនាតម្លៃសមស្របដកចំណាយក្នុងការលក់ផ្អែកលើទិន្នន័យ ដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនឹង ប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបានដកការចំណាយបន្ថែមសម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បហារ។ លំហូរសាច់ប្រាក់ ដែលបានមកពីគម្រោងថវិកាហើយដែលមិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលធនាគារមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឱ្យប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្តមានភាពប្រសើរឡើង។ សមតុល្យសាច់ប្រាក់ ដែលអាចស្តារមកវិញមានតួលេខខ្លាំងដោយសារអត្រាអប្បហារដែលត្រូវប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់ ដែលធ្វើអប្បហារ ក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រាកំណើនដែលត្រូវបានប្រើ សម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

ឈ) ការរាស់រវែងតម្លៃសមស្រប

ក្រុមប្រឹក្សាភិបាលប្រើប្រាស់បច្ចេកទេសការវាយតម្លៃ ដើម្បីកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (នៅពេលដែលការដាក់តម្លៃនៅក្នុងទីផ្សារសកម្មមិនត្រូវបានធ្វើឡើង និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ នេះពាក់ព័ន្ធទៅនឹងបង្កើតការប៉ាន់ស្មាន និងការសន្មតដែលស្របជាមួយនឹងការដាក់តម្លៃឧបករណ៍ហិរញ្ញវត្ថុរបស់អ្នកចូលរួមក្នុងទីផ្សារ។ ក្រុមប្រឹក្សាភិបាលផ្អែកទៅលើការសន្មតរបស់ខ្លួនទៅលើទិន្នន័យដែលសង្កេតបានតាមដែលអាចទៅរួច ប៉ុន្តែមិនតែងតែកើតមានរហូតនោះទេ។ ក្នុងករណីនេះ ក្រុមប្រឹក្សាភិបាលបានប្រើប្រាស់ព័ត៌មានដែលច្បាស់លាស់បំផុត។ តម្លៃសមស្រប ដែលបានប៉ាន់ស្មានអាចមានភាពខុសគ្នាពីតម្លៃដាក់ស្តែង ដែលនឹងទទួលបានពីប្រតិបត្តិការនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍។

ខ. សាច់ប្រាក់ក្នុងដៃ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដុល្លារអាមេរិក	២២.៥១០.៩៦៤	៩០.៦០៦.៦៣០	២៣.៨៣៧.២៦៦	៩៧.៣៧៥.២៣២
ខ្មែររៀល	៥.២៥១.៣០៧	២១.១៣៦.៥១១	៤.០៤៦.៤៥៩	១៦.៥២៩.៧៨៥
	<u>២៧.៧៦២.២៧១</u>	<u>១១១.៧៤៣.១៤១</u>	<u>២៧.៨៨៣.៧២៥</u>	<u>១១៣.៩០៥.០១៧</u>

៧. ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារកណ្តាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
គណនីចរន្ត	២៤២.៣៨២.០៤៤	៩៧៥.៥៨៧.៧២៧	៣៦.២៩៣.៣៥៤	១៤៨.២៥៨.៣៥១
គណនីជាត់ទាត់	៣១.០១៨.៦៣៣	១២៤.៨៤៩.៩៩៨	១២.៩២៦.៤៥៣	៥២.៨០៤.៥៦១
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន (*)	៩៣.១១៤.៩០៧	៣៧៤.៧៨៧.៥០១	៤.៥០៣.៣១០	១៨.៣៩៦.០២១
	<u>៣៦៦.៥១៥.៥៨៤</u>	<u>១.៤៧៥.២២៥.២២៦</u>	<u>៥៣.៧២៣.១១៧</u>	<u>២១៩.៤៥៨.៩៣៩</u>

(*) ធនាគារបានដាក់វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន (“NCD”) ដែលមានសមតុល្យ ៤.០៩៨.៤៤៧ ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ មានសមតុល្យ ៤.៥០០.០០០ ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ជាទ្រព្យធានាសម្រាប់ដាច់បករណ៍ជាត់ទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារក៏មិនទាន់បានប្រើប្រាស់ឧបករណ៍ណាមួយក្នុងការទូទាត់នោះទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃគណនីប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារកណ្តាលគឺមានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	គ្មាន	គ្មាន
គណនីជាត់ទាត់	គ្មាន	គ្មាន
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន	០,២០% - ១,១៥%	០,៥៣% - ៣,៦០%

ចំណូលការប្រាក់សរុបដែលទទួលបានពីការដាក់ប្រាក់ជាមួយធនាគារកណ្តាលមានចំនួន ៩៤៣.៣៥៣ ដុល្លារអាមេរិក ស្មើនឹង ៣.៨៤០.៣៩០.១០០ រៀល និងមានចំនួន ៣៧៤.៥៤២ ដុល្លារអាមេរិក ស្មើនឹង ១.៥៣៩.៣១៧.៦០០ រៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឆ្នាំ២០២៣ រៀងគ្នា។

៨. ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

ក) តាមប្រភេទនិវាសនដ្ឋាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារក្នុងស្រុក	១០០.០៦៥.៨៣៤	៤០២.៧៦៤.៩៨២	៣២.៣៤៧.០៨០	១៣២.១៣៧.៨២២
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារក្រៅប្រទេស	៧៤.៩៤៦.៨៥៣	៣០១.៦៦១.០៨៣	៣.៨៧៨.៦២៣	១៥.៨៤៤.១៧៥
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(iii))	<u>(២២៥.៨១៨)</u>	<u>(៩០៨.៩១៧)</u>	<u>(៤៦.២០២)</u>	<u>(១៨៨.៧៣៥)</u>
	<u>១៧៤.៧៨៦.៨៦៩</u>	<u>៧០៣.៥១៧.១៤៨</u>	<u>៣៦.១៧៩.៥០១</u>	<u>១៤៧.៧៩៣.២៦២</u>

ខ) តាមប្រភេទគណនី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារក្នុងស្រុក				
គណនីចរន្ត	៤.៩៨១.០០៧	២០.០៤៨.៥៥៣	៤.៧០៨.៦៨៥	១៩.២៣៤.៩៧៩
គណនីសន្សំ	៦.៩៥៣	២៧.៩៨៦	២.៩២២	១១.៩៣៦
គណនីបញ្ញើមានកាលកំណត់	៩៥.០៧៧.៨៧៣	៣៨២.៦៨៨.៤៣៩	២៧.៦៣៥.៤៧៣	១១២.៨៩០.៩០៧
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	<u>(១២៩.១១៧)</u>	<u>(៥១៩.៦៩៦)</u>	<u>(៤១.០៧៤)</u>	<u>(១៦៧.៧៨៧)</u>
	<u>៩៩.៩៣៦.៧១៦</u>	<u>៤០២.២៤៥.២៨២</u>	<u>៣២.៣០៦.០០៦</u>	<u>១៣១.៩៧០.០៣៥</u>

ប្រាក់បញ្ញើ និងប្រាក់តម្កល់មួយធនាគារក្រៅប្រទេស				
គណនីចរន្ត	៧៤.៩៤៤.៤៧៤	៣០១.៦៥១.៥០៧	៣.៨៧៨.៦២៣	១៥.៨៤៤.១៧៥
គណនីសន្សំ	២.៣៨០	៩.៥៨០	-	-
ដក៖ សំវិធានធននៃការខាតបង់ឥណទានដែលបានរំពឹងទុក	<u>(៩៦.៧០១)</u>	<u>(៣៨៩.២២១)</u>	<u>(៥.១២៨)</u>	<u>(២០.៩៤៨)</u>
	<u>៧៤.៨៥០.១៥៣</u>	<u>៣០១.២៧១.៨៦៦</u>	<u>៣.៨៧៣.៤៩៥</u>	<u>១៥.៨២៣.២២៧</u>
	<u>១៧៤.៧៨៦.៨៦៩</u>	<u>៧០៣.៥១៧.១៤៨</u>	<u>៣៦.១៧៩.៥០១</u>	<u>១៤៧.៧៩៣.២៦២</u>

គ) តាមកាលកំណត់

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី	<u>១៧៤.៧៨៦.៨៦៩</u>	<u>៧០៣.៥១៧.១៤៨</u>	<u>៣៦.១៧៩.៥០១</u>	<u>១៤៧.៧៩៣.២៦២</u>

ឃ) តាមអត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងមានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	២,០៨%	២,០៨%
គណនីសន្សំ	០,២៥% ទៅ ១,០០%	០,២៥% ទៅ ១,០០%
គណនីបញ្ញើមានកាលកំណត់	២,០០% ទៅ ៥,៥០%	៣,១០% ទៅ ៦,២០%

៩. គណនាទាន និងបុណ្យប្រទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
តាមវិស័យផ្ទៃដើម				
គណនាទានពាណិជ្ជកម្ម៖				
គ្រឹះស្ថានហិរញ្ញវត្ថុ	៦.៥៦២.៨៧៩	២៦.៤១៥.៥៨៨	៧.៧៧៦.១០៧	៣១.៧៦៥.៣៩៨
រយៈពេលខ្លី	៩.៣៨០.៨០០	៣៧.៧៥៧.៧២០	៤៣.២៣៨	១៧៦.៦២៧
គណនាទានវិបារៈ	២៦.៣៣៦.១២០	១០៦.០០២.៨៨៣	២១.២១៤.០០៣	៨៦.៦៥៩.២០២
គណនាទានរយៈពេលវែង	៤៦៤.០៥៤.៣៥៣	១.៨៦៧.៨១៨.៧៧១	៤៤៤.៧៤១.៥២០	១.៨១៦.៧៦៩.១០៩
	៥០៦.៣៣៤.១៥២	២.០៣៧.៩៩៤.៩៦២	៤៧៣.៧៧៤.៨៦៨	១.៩៣៥.៣៧០.៣៣៦
គណនាទានអតិថិជន៖				
កម្ចីអចលនទ្រព្យ	២០៥.២៧៣.៤១៥	៨២៦.២២៥.៤៩៥	១៩៧.៣៧៧.៣០៤	៨០៦.២៨៦.២៨៧
ប័ណ្ណគណនាទាន	៤.៣១៣.៧៨៧	១៧.៣៦២.៩៩៣	៤.៦០៥.៤១៤	១៨.៨១៣.១១៦
ផ្សេងៗ	៧៣.៩០៦.៨៦៤	២៩៧.៤៧៥.១២៨	៧៦.៨៤០.០៩៣	៣១៣.៨៩១.៧៨០
	២៨៣.៤៩៥.០៦៦	១.១៤៦.០៦៣.៦១៦	២៧៨.៨២២.៨១១	១.១៣៨.៩៩១.១៨៣
គណនាទានសរុប	៧៨៩.៨២៨.២១៨	៣.១៧៩.០៥៨.៥៧៨	៧៥២.៥៩៧.៦៧៩	៣.០៧៤.៣៦១.៥១៩
ដក៖ សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក (កំណត់សម្គាល់ ៣៤.១ (ច)(i))	(២៨.៩០៦.៨២៩)	(១១៦.៣៤៩.៩៨៧)	(២០.២៦៨.៩៩៧)	(៨២.៧៩៨.៨៥៣)
	៧៦០.៩២១.៣៨៩	៣.០៦២.៧០៨.៥៩១	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦

ក) សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក

ការប្រែប្រួលនៃប្រាក់សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុកមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា	២០.២៦៨.៩៩៧	៨១.៥៨២.៧១៣	៧.៥៩២.២៨១	៣១.០១៤.៤៦៨
ការរាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	៣.៦៨៨.០៤៩	១៤.៨៤៤.៣៩៧	១០.៦៧០.០១៣	៤៣.៥៨៧.០០៣
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង ឬបានទិញ	១០.២៩៣.៩៥៦	៤១.៤៣៣.១៧៣	៣.៣៣៤.២៩៣	១៣.៦២០.៥៨៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ក្នុងការិយបរិច្ឆេទ ក្រៅពីការលុបចោល	(៥.៣៤៤.១៧៣)	(២១.៥១០.២៩៦)	(១.៣២៧.៥៩០)	(៥.៤២៣.២០៥)
សំវិធានធនការខាតបង់គិតត្រឹមថ្ងៃទី១ ខែធ្នូ	២៨.៩០៦.៨២៩	១១៦.៣៤៩.៩៨៧	២០.២៦៨.៩៩៧	៨២.៧៩៨.៨៥៣

ខ) តាមប្រភេទឧស្សាហកម្ម

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
អចលនទ្រព្យ និងនិរោធិ៍	៣០៨.៤៧០.៤៦២	១.២៤១.៥៩៣.៦១០	២៥៨.៥៩២.០៩៤	១.០៥៦.៣៤៨.៧០៤
ពាណិជ្ជកម្មបោះដុំ និងលក់រាយ	១៨៨.៤១២.៣៣៣	៧៥៨.៣៥៩.៦៤០	១៨៧.៥៤៤.០០៩	៧៦៦.១១៧.២៧៧
ផលិតកម្ម	៥៥.៨០៣.០៣៣	២២៤.៦០៧.២០៨	២៣.៥៦៦.៣៣១	៩៦.២៦៨.៤៦២
អគារ និងការសាងសង់	៥៥.០១៦.៣៣៧	២២១.៤៤០.៧៥៦	៩៨.១៦៩.៦១៨	៤០១.០២២.៨៩០
សេវាកម្ម	៥១.៩៩៩.៣២៦	២០៩.២៨១.១៨៧	៤៥.៥៤៤.៦៧៣	១៨៦.០៤៩.៩៨៩
កម្ចីផ្សេងៗ	៤៨.១៥៣.៥៥១	១៩៣.៨១៨.០៤៣	៥៣.៩៨៣.៥៩៤	២២០.៥២២.៩៨១
ការផ្តល់កម្ចីផ្ទាល់ខ្លួន	២៧.០១៩.៧៤០	១០៨.៧៥៤.៤៥៤	៣៥.៦៨៩.៧៨៩	១៤៥.៧៩២.៧៨៨
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១៤.៣១៩.៥៦៣	៥៧.៦៣៦.២៤១	១៦.៥៦៩.៤៤៥	៦៧.៦៨៦.១៨៣
គ្រឹះស្ថានហិរញ្ញវត្ថុ	៦.៣៤០.០៧៨	២៥.៥១៨.៨១៤	៧.៥១៣.០១៩	៣០.៦៩០.៦៨៣
ទំនិញ និងទំនិចេញ	៥.៣៩០.៩៦៦	២១.៦៩៨.៦៣៨	៥.១៥៦.១១០	២១.០៦២.៧០៩
គណនាទានសរុបសុទ្ធ	៧៦០.៩២១.៣៨៩	៣.០៦២.៧០៨.៥៩១	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦

គ) តាមចំណាត់ថ្នាក់គណនាទាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដំណើរការ				
សមតុល្យដុល	៥៩២.១១៣.៤៥០	២.៣៨៣.២៥៦.៦៣៧	៦៣២.៣០៥.៦២៤	២.៥៨២.៩៦៨.៤៧៤
ចំនួនអាចហានិភ័យទូទាត់សង	៨៥១.៥៤២.៣៧១	៣.៤២៧.៤៥៨.០៤៣	៩៣០.៧៥៧.៨៥១	៣.៨០២.១៤៥.៨២១
សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក	៣.៩០៤.៧១៣	១៥.៧១៦.៤៧០	៤.៦៧៦.៧១៧	១៩.១០៤.៣៨៩

កំពុងដំណើរការ				
សមតុល្យដុល	៩៣.៩១៦.៣២៩	៣៧៨.០១៣.២២៤	៣៤.៦២៣.៥០២	១៤១.៤៣៧.០០៦
ចំនួនអាចហានិភ័យទូទាត់សង	១៥៩.២៤៥.៩៨០	៦៤០.៩៦៥.០៧០	៤៧.៣៤១.១៧៥	១៩៣.៣៨៨.៧០០
សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក	២.៨០១.៤៩៥	១១.២៧៦.០១៧	៦២១.៣៥៧	២.៥៣៨.២៤៤

មិនដំណើរការ				
សមតុល្យដុល	១០៣.៧៩៨.៤៣៩	៤១៧.៧៨៨.៧១៧	៨៥.៦៦៨.៥៥៣	៣៤៩.៩៥៦.០៣៩
ចំនួនអាចហានិភ័យទូទាត់សង	១៨៥.០៣៧.៩៦៥	៧៤៤.៧៧៧.៨០៩	១៤០.០៣៨.៧៧៤	៥៧២.០៥៨.៣៩២
សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក	២២.២០០.៦២១	៨៩.៣៥៧.៥០០	១៤.៩៧០.៩២៣	៦១.១៥៦.២២០

សរុប				
សមតុល្យដុល	<u>៧៨៩.៨២៨.២១៨</u>	<u>៣.១៧៩.០៥៨.៥៧៨</u>	<u>៧៥២.៥៩៧.៦៧៩</u>	<u>៣.០៧៤.៣៦១.៥១៩</u>
ការប៉ះពាល់នៃការដែលគ្មានលទ្ធភាពសង	<u>១.១៥៥.៨២៦.៣១៦</u>	<u>៤.៨១៣.២០០.៩២២</u>	<u>១.១១៨.១៣៧.៨០០</u>	<u>៤.៥៦៧.៥៩២.៩១៣</u>
សំវិធានធននៃការខាតបង់គណនាទានដែលបានរំពឹងទុក	<u>២៨.៩០៦.៨២៩</u>	<u>១១៦.៣៤៩.៩៨៧</u>	<u>២០.២៦៨.៩៩៧</u>	<u>៨២.៧៩៨.៨៥៣</u>

ឃ) តាមកាលកំណត់គណនា

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
មិនលើសពីមួយឆ្នាំ	៩២.៥៣៩.៩១៤	៣៧២.៤៧៣.១៥៤	៥៧.៥១១.៩១៣	២៣៤.៩៣៦.១៦៤
យូរជាងមួយឆ្នាំ និងមិនលើសពីបីឆ្នាំ	៩៥.៨៣៤.៤៥០	៣៨៥.៧៣៣.៦៦១	៥៨.៦៤១.៦៧៨	២៣៩.៥៥១.២៥៥
យូរជាងបីឆ្នាំ និងមិនលើសពីប្រាំឆ្នាំ	៥៣.០២០.៤៨០	២១៣.៤០៧.៤៣២	៤១.៣៦៦.៤៣១	១៦៨.៩៨១.៨៧១
យូរជាងប្រាំឆ្នាំ	៥១៩.៥២៦.៥៤៥	២.០៩១.០៩៤.៣៤៤	៥៧៤.៨០៨.៦៦០	២.៣៤៨.០៩៣.៣៧៦
គណនាសរុបសុទ្ធ	<u>៧៦០.៩២១.៣៨៩</u>	<u>៣.០៦២.៧០៨.៥៩១</u>	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>

ង) តាមហានិភ័យ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ហានិភ័យធំៗ	៣៦.៣៣១.១២២	១៤៦.២៣២.៧៦៦	-	-
មិនមែនហានិភ័យធំៗ	៧២៤.៥៩០.២៦៧	២.៩១៦.៤៧៥.៨២៥	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦
គណនាសរុបសុទ្ធ	<u>៧៦០.៩២១.៣៨៩</u>	<u>៣.០៦២.៧០៨.៥៩១</u>	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>

ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារកណ្តាលថាជាហានិភ័យគណនាទូទៅចំពោះអ្នកទទួលផលជាលក្ខណៈបុគ្គលដែលលើសពី ១០ ភាគរយនៃមូលនិធិផ្ទាល់សន្ធរបស់ធនាគារ។

ច) តាមទំនាក់ទំនង

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ភាគីពាក់ព័ន្ធ	<u>២.៦២៤.៩៩៤</u>	<u>១០.៥៦៥.៦០១</u>	<u>២.២៨៧.៣២៩</u>	<u>៩.៣៤៣.៧៣៩</u>
មិនមែនភាគីពាក់ព័ន្ធ	៧៥៨.២៩៦.៣៩៥	៣.០៥២.១៤២.៩៩០	៧៣០.០៤១.៣៥៣	២.៩៨២.២១៨.៩២៧
គណនាសរុបសុទ្ធ	<u>៧៦០.៩២១.៣៨៩</u>	<u>៣.០៦២.៧០៨.៥៩១</u>	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>

ឆ) តាមនិវាសនដ្ឋាន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
និវាសនជន	៧៦០.៩២១.៣៨៩	៣.០៦២.៧០៨.៥៩១	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦
អនិវាសនជន	-	-	-	-
គណនាសរុបសុទ្ធ	<u>៧៦០.៩២១.៣៨៩</u>	<u>៣.០៦២.៧០៨.៥៩១</u>	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>

ជ) តាមទ្រព្យបញ្ចាំ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
មានការធានា	៧៣២.៣៨៦.៩៥១	២.៩៤៧.៨៥៧.៤៧៨	៧០៩.៦១១.៤៥០	២.៨៩៨.៧៦២.៧៧៣
គ្មានការធានា	២៨.៥៣៤.៤៣៨	១១៤.៨៥១.១១៣	២២.៧១៧.២៣២	៩២.៧៩៩.៨៩៣
គណនាសរុបសុទ្ធ	<u>៧៦០.៩២១.៣៨៩</u>	<u>៣.០៦២.៧០៨.៥៩១</u>	<u>៧៣២.៣២៨.៦៨២</u>	<u>២.៩៩១.៥៦២.៦៦៦</u>

ឈ) តាមអត្រាការប្រាក់

គណនា និងបុរេប្រទានទៅឱ្យអតិថិជនដែលទទួលបានពីអត្រាការប្រាក់ប្រចាំឆ្នាំមានដូចខាងក្រោម៖

	២០២៤	២០២៣
គណនាអជីវកម្ម៖		
គ្រឹះស្ថានហិរញ្ញវត្ថុ	៨,៥០% ទៅ ៩,០០%	៨,៥០% ទៅ ៩,០០%
គណនារយៈពេលខ្លី	១១,០០% ទៅ ១៨,០០%	១២,០០% ទៅ ១៨,០០%
គណនាវិបារូបន៍	៧,៩៩% ទៅ ១៨,០០%	៧,៩៩% ទៅ ១៨,០០%
គណនារយៈពេលវែង	៥,០០% ទៅ ១៨,០០%	៥,០០% ទៅ ១៨,០០%
គណនាអតិថិជន៖		
គណនាអចនលទ្រព្យ	៣,០០% ទៅ ១៨,០០%	៣,០០% ទៅ ១៨,០០%
ប័ណ្ណគណនា	១៨,០០%	១៨,០០%
ផ្សេងៗ	<u>៥,០០% ទៅ ១៨,០០%</u>	<u>៥,៥០% ទៅ ១៨,០០%</u>

១០. វិនិយោគលើមូលបត្រ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
វិនិយោគមូលបត្រតាមរំលស់ថ្លៃដើម	៤៦.៤៧០.១៣៧	១៨៧.០៤២.៣០១	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨
សំវិធានធននៃការខាតបង់				
(កំណត់សម្គាល់៣៤.១ (ច)(iv))	-	-	-	-
វិនិយោគលើមូលបត្រសុទ្ធ	<u>៤៦.៤៧០.១៣៧</u>	<u>១៨៧.០៤២.៣០១</u>	<u>៤៦.២២៤.៥២១</u>	<u>១៨៨.៨២៧.១៦៨</u>

ក្នុងឆ្នាំ២០២៤ មូលបត្របំណុលរបស់ហ៊ុន Techo International បានដល់កាលកំណត់ និងបានធ្វើការបន្តរយៈពេល ១ ឆ្នាំទៀត។ មូលបត្របំណុល ដែលមានតម្លៃចរិត ៥ លានដុល្លារអាមេរិកចំនួនពីរ ១០ លានដុល្លារអាមេរិកចំនួនពីរ ទទួលបានការប្រាក់ក្នុងអត្រាដូចគ្នា ចំនួន ៦,៥០% ក្នុងមួយឆ្នាំ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មូលបត្របំណុលដើមដែលនៅសល់ មានសមតុល្យចំនួន ៤៥.០០០.០០០ ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ ៤៥.០០០.០០០ ដុល្លារអាមេរិក)។

១១. ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី-				
ប្រាក់បម្រុងកាតព្វកិច្ច (១)	៨៨.០៧៩.៧២៥	៣៥៤.៥២០.៨៩៤	៤៤.១១៧.៦៥៥	១៨០.២២០.៦២១
រយៈពេលវែង-				
ប្រាក់តម្កល់ធានាលើដើមទុន (២)	២៥.១៦៥.០៩៦	១០១.២៨៩.៥១១	២៥.១៦១.៦៧១	១០២.៧៨៥.៤២៦
	១១៣.២៤៤.៨២១	៤៥៥.៨១០.៤០៥	៦៩.២៧៩.៣២៦	២៨៣.០០៦.០៤៧

(១) ប្រាក់បម្រុងកាតព្វកិច្ច

ទុនបម្រុងតាមការតម្រូវតំណាងឱ្យទុនបម្រុងទាបបំផុត ដែលត្រូវបានគណនានៅអត្រា ៧% នៃប្រាក់បញ្ញើសរុបពីអតិថិជនក្នុងអំឡុងការិយបរិច្ឆេទ២០២២ ដូចដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា តាមសេចក្តីប្រកាសលេខ ធ៧-០២០-២៣០ ប្រ.ក ស្តីពីការផ្តល់អាជ្ញាបណ្ណធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស លេខ ធ៧-០២៣-០០៥ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវរក្សា ប្រាក់បម្រុងកាតព្វកិច្ច នៅធនាគារជាតិនៃកម្ពុជា នៅអត្រា ៩% និង ១២,៥% សម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយប័ណ្ណបរទេស ដែលមានសុពលភាព ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រៀងគ្នា។ ចំណែកប្រាក់បម្រុងកាតព្វកិច្ចជារូបិយវត្ថុជាតិត្រូវរក្សានៅកម្រិតអត្រា ៧% ដដែល។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យរក្សាការតម្កល់ប្រាក់បម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីជារូបិយប័ណ្ណបរទេសកម្រិតអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ទុនបម្រុងតាមការតម្រូវនៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីដែលមិនទទួលបានទូរការប្រាក់នោះទេ។

(២) ប្រាក់តម្កល់ធានាលើដើមទុន

អនុលោមតាមប្រកាសលេខ ធ៧-០១-១៣៦ ស្តីពីការធានាដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ដែលចេញដោយធនាគារកណ្តាល ធនាគារត្រូវរក្សាទុក ១០% នៃដើមទុនដែលបានបង់របស់ខ្លួនជាប្រាក់តម្កល់តាមបទប្បញ្ញត្តិនៅធនាគារកណ្តាល។ ប្រាក់បញ្ញើដែលមិនមានសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ អាចស្តារមកវិញបាន បើសិនធនាគារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនដោយស្ម័គ្រចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(៣) អត្រាការប្រាក់

	២០២៤	២០២៣
ទុនបម្រុងកាតព្វកិច្ច	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	១,៣១%	១,៣៣%

១២. ទ្រព្យសកម្មផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់តម្កល់ដុល	១.៥៣៩.៩៣៥	៦.១៩៨.២៣៨	៣.២៩៨.២៤៥	១៣.៤៧៣.៣៣១
ប្រាក់ពិន័យបង្គរសម្រាប់ការបង់យឺតយ៉ាវ	៦.៦០១.៩៧៩	២៦.៥៧២.៩៦៥	-	-
សំវិធានធននៃការខាតបង់គណនានដែលបាន				
រំពឹងទុក (កំណត់សម្គាល់៣៤.១ (ច)(v))	(១.៨១១.៣៦១)	(៧.២៩០.៧២៨)	(៥២.៣៧៩)	(២១៣.៩៦៨)
	៦.៣៣០.៥៥៣	២៥.៤៨០.៤៧៥	៣.២៤៥.៨៦៦	១៣.២៥៩.៣៦៣

ចំណាយបង់មុន	២.៦៨៨.៨០៤	១០.៨២២.៤៣៦	១.៩២២.៩៦៤	៧.៨៥៥.៣០៨
ការផ្តល់ថវិកាមុន	៣.៥៥១.៧៧២	១៤.២៩៥.៨៨៣	១.៦១០.៩១៤	៦.៥៨០.៥៨៤
ផ្សេងៗ	៥.៥៤៦.៤៧១	២២.៣២៤.៥៤៦	៤.៧២៤.៧៩២	១៩.៣០០.៧៧៥

	<u>១៨.១១៧.៦០០</u>	<u>៧២.៩២៣.៣៤០</u>	<u>១១.៥០៤.៥៣៦</u>	<u>៤៦.៩៩៦.០៣០</u>
--	-------------------	-------------------	-------------------	-------------------

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

រយៈពេលខ្លី	៣.៧៨០.៦៨៩	១៥.២១៧.២៧៣	២.៥៥៤.៣១៨	១០.៤៣៤.៣៨៩
រយៈពេលវែង	១៤.៣៣៦.៩១១	៥៧.៧០៦.០៦៧	៨.៩៥០.២១៨	៣៦.៥៦១.៦៤១

	<u>១៨.១១៧.៦០០</u>	<u>៧២.៩២៣.៣៤០</u>	<u>១១.៥០៤.៥៣៦</u>	<u>៤៦.៩៩៦.០៣០</u>
--	-------------------	-------------------	-------------------	-------------------

១៣. ទ្រព្យសម្បត្តិ និងបរិក្ខារ

២០២៤	ការកែលម្អទ្រព្យជួល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តម្លៃយោងសុទ្ធដើមគ្រា	៦៨៤.៥១	១.៤០៦.៣៧៨	១.១៤៨.៦៦៧	៨៧៥.១០៩	១៦៦.២៦៩	៤.២៨០.៩៣៣
បន្ថែម	១៦.៧៥០	-	៣៤៤.៧៦២	៤២.៨៥៩	៨.៨០១	៤១៣.១៧២
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	៨.៨០០	-	៨.៨០០	-
ការលក់ចេញ	-	-	-	-	-	-
ជម្រះចេញពីបញ្ជី	-	-	(៦៣៨)	(១៥)	-	(៦៥៣)
រំលស់	(១៥៩.៥៩៥)	(៣៨៧.១៧៧)	(៦១៧.០២១)	(៤១៨.៨៣៩)	-	(១.៥៨២.៦៣២)
និយ័តកម្ម	-	-	-	-	(៣៥.៣៣២)	(៣៥.៣៣២)

តម្លៃយោងសុទ្ធចុងគ្រា	<u>៥៤១.៦៦៥</u>	<u>១.០១៩.២០១</u>	<u>៨៨៤.៥៧០</u>	<u>៤៥៩.១១៤</u>	<u>១៣០.៩៣៨</u>	<u>៣.០៧៥.៤៨៨</u>
----------------------	----------------	------------------	----------------	----------------	----------------	------------------

១៣. ទ្រព្យសម្បត្តិ និងបរិក្ខារ(ត)

២០២៤	ការកែលម្អទ្រព្យជួល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ថ្លៃដើម	១.៣៨១.៧០៦	៣.៣៩០.៩២៧	៥.២៩៩.៨០៤	៤.៥៣២.០៦៧	១៦៦.២៦៩	១៤.៧៧០.៧៧៣
បន្ថែម	១៦.៧៥០	-	៣៤៤.៧៦២	៤២.៨៥៩	៨.៨០១	៤១៣.១៧២
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	៨.៨០០	-	(៨.៨០០)	-
ការលក់ចេញ	-	-	(៥៨.២១២)	(១.០៥៦)	-	(៥៩.២៦៨)
ជម្រះចេញពីបញ្ជី	-	-	(៦៩៩)	(៧.៤៨១)	-	(៨.១៨០)
និយ័តកម្ម	-	-	-	-	(៣៥.៣៣២)	(៣៥.៣៣២)
តម្លៃយោងសុទ្ធ	១.៣៩៨.៤៥៦	៣.៣៩០.៩២៧	៥.៥៩៤.៤៥៥	៤.៥៦៦.៣៨៩	១៣០.៩៣៨	១៥.០៨១.១៦៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
រំលស់បង្គរ	(៦៩៧.១៩៦)	(១.៩៨៤.៥៤៩)	(៤.១៥១.១៣៧)	(៣.៦៥៦.៩៥៨)	-	(១០.៤៨៩.៨៤០)
រំលស់	(១៥៩.៥៩៥)	(៣៨៧.១៧៧)	(៦១៧.០២១)	(៤១៨.៨៣៩)	-	(១.៥៨២.៦៣២)
ការលក់ចេញ	-	-	៥៨.២១២	១.០៥៦	-	៥៩.២៦៨
ជម្រះចេញពីបញ្ជី	-	-	៦០	៧.៤៦៧	-	៧.៥២៧
តម្លៃរំលស់បង្គរចុងគ្រា	(៨៥៦.៧៩១)	(២.៣៧១.៧២៦)	(៤.៧០៩.៨៨៦)	(៤.០៦៧.២៧៤)	-	(១២.០០៥.៦៧៧)
តម្លៃយោងសុទ្ធ	៥៤១.៦៦៥	១.០១៩.២០១	៨៨៤.៥៦៩	៤៩៩.១១៥	១៣០.៩៣៨	៣.០៧៥.៤៨៨
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.១៨០.២០២	៤.១០២.២៨៤	៣.៥៦០.៣៩០	២.០០៨.៩៣៨	៥២៧.០២៥	១២.៣៧៨.៨៣៩
២០២៣	ការកែលម្អទ្រព្យជួល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្រាប់ដំណាច់ការិយបរិច្ឆេទ						
ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
តម្លៃយោងសុទ្ធដើមគ្រា	៤៦៣.៤១៦	១.៧៩៧.២៩៩	១.៦៤៩.២៧១	១.០១៤.៥៤៧	៥២៨.២៧១	៥.៤៥២.៨០៤
បន្ថែម	១៨០.៥២០	-	៩៩.២៦៣	១៨៦.៣៨២	៣៤៥.៣៦៤	៨១១.៥២៩
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	១៩០.៦៥៦	-	១៥៥.៤៧៥	៣៥២.០៥៥	(៦៩៨.១៨៦)	-
ការលក់ចេញ/ជម្រះចេញពីបញ្ជី	-	-	-	(៣.៦២៣)	(៩.១៨០)	(១២.៨០៣)
រំលស់	(១៥០.០៨២)	(៣៩០.៩២១)	(៧៥៥.៣៤២)	(៦៧៤.២៥២)	-	(១.៩៧០.៥៩៧)
តម្លៃយោងសុទ្ធចុងគ្រា	៦៨៤.៥១០	១.៤០៦.៣៧៨	១.១៤៨.៦៦៣	៨៧៥.១០៩	១៦៦.២៦៥	៤.២៨០.៩៣៣
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	១.៣៨១.៧០៦	៣.៣៩០.៩២៧	៥.២៩៩.៨០៤	៤.៥៣២.០៦៧	១៦៦.២៦៩	១៤.៧៧០.៧៧៣
រំលស់បង្គរ	(៦៩៧.១៩៦)	(១.៩៨៤.៥៤៩)	(៤.១៥១.១៣៧)	(៣.៦៥៦.៩៥៨)	-	(១០.៤៨៩.៨៤០)
តម្លៃយោងសុទ្ធ	៦៨៤.៥១០	១.៤០៦.៣៧៨	១.១៤៨.៦៦៣	៨៧៥.១០៩	១៦៦.២៦៩	៤.២៨០.៩៣៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៧៩៦.២២៣	៥.៧៤៥.០៥៤	៤.៦៩២.៣០៥	៣.៥៧៤.៨២០	៦៧៩.២០៩	១៧.៤៨៧.៦១១

១៤. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិក៖។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល ភារិយាល័យសាខា និងបរិក្ខារ។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចេញចាប់ពី ២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះត្រូវបានចរចាឡើងវិញ។

ធនាគារ បានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មសម្រាប់ភតិសន្យាទាំងនេះ លើកលែងតែភតិសន្យា រយៈពេលខ្លី។

(i) សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់៤.១.គ)				
នៅដើមការិយបរិច្ឆេទ	១០.០៩៩.៩១៦	៤១.២៥៨.១៥៧	១១.៨៤២.៨៧០	៤៨.៧៥៧.០៩៦
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៤៣២.៦៨៤	១.៧៦១.៤៥៧	៦៥៩.២០១	២.៧០៩.៣១៦
ការរំលស់ក្នុងអំឡុងការិយបរិច្ឆេទ	(២.៤០៤.២៩០)	(៩.៧៨៧.៨៦៥)	(២.៣៩២.៤២៨)	(៩.៨៣២.៨៧៩)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(៧.៣២២)	(២៩.៨០៨)	(៩.៧២៧)	(៣៩.៩៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥១៤.៩៦៤)	-	(៣៣៥.៣៩៨)

នៅចុងការិយបរិច្ឆេទ	៨.១២០.៩៨៨	៣២.៦៨៦.៩៧៧	១០.០៩៩.៩១៦	៤១.២៥៨.១៥៧
--------------------	-----------	------------	------------	------------

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ				
ថ្លៃដើម	២០.៦៦៨.៧៩០	៨៣.១៩១.៨៨០	២០.២៤៣.៤២៨	៨២.៦៩៤.៤០៤
រំលស់បង្គរ	(១២.៥៤៧.៨០២)	(៥០.៥០៤.៩០៣)	(១០.១៤៣.៥១២)	(៤១.៤៣៦.២៤៧)
	៨.១២០.៩៨៨	៣២.៦៨៦.៩៧៧	១០.០៩៩.៩១៦	៤១.២៥៨.១៥៧

សិទ្ធិលើការប្រើប្រាស់លើទ្រព្យសកម្ម (រយៈពេលវែង)				
អគារ	៧.៩៤០.៥១៨	៣១.៩៦០.៥៨៥	១០.០៧២.៩៣២	៤១.១៤៧.៩២៧
បរិក្ខារ	១៨០.៤៧០	៧២៦.៣៩២	២៦.៩៨៤	១១០.២៣០
	៨.១២០.៩៨៨	៣២.៦៨៦.៩៧៧	១០.០៩៩.៩១៦	៤១.២៥៨.១៥៧

បំណុលភតិសន្យា	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់៤.១.គ)				
នៅដើមការិយបរិច្ឆេទ	១២.១៩៦.២២៤	៤៩.៨២១.៥៧៥	១៣.៨០៥.៣៨៩	៥៦.៨៣៦.៧៨៧
បន្ថែមក្នុងអំឡុងការិយបរិច្ឆេទ	៤៣២.៦៨៤	១.៧៦១.៤៥៧	៦៥៩.២០២	២.៧០៩.៣១៦
ចំណាយការប្រាក់ក្នុងការិយបរិច្ឆេទ	៧៩៣.៧៩៩	៣.២៣១.៥៥៦	៨៩៣.០៣៥	៣.៦៧០.៣៧៤
ការទូទាត់ប្រាក់ដើម និងការប្រាក់ក្នុងការិយបរិច្ឆេទ	(៣.២៥៣.៨៨៨)	(១៣.២៤៦.៤១៥)	(៣.១៥១.២៦៦)	(១២.៩៥១.៧០៣)
បញ្ចប់ភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទ	(៧.៧៥៩)	(៣១.៥៨៧)	(១០.១៣៦)	(៤១.៦៥៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៣៨.១៥៨)	-	(៤០៩.៥៤៤)
នៅចុងការិយបរិច្ឆេទ	១០.១៦១.១០០	៤០.៨៨៨.៤២៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥

១៤. ភតិសន្យា (ត)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
បំណុលភតិសន្យា				
តិចជាងមួយឆ្នាំ	២.៣៩៧.៥០៩	៩.៦៤៩.៩៧៤	២.៣៧០.១០៨	៩.៦៨១.៨៩១
មួយទៅប្រាំឆ្នាំ	៦.៧៨៩.៩២៧	២៧.៣២៩.៤៥៦	៨.១៦២.៣២៥	៣៣.៣៤៣.០៩៨
ច្រើនជាងប្រាំឆ្នាំ	៩៧៣.៦៦៤	៣.៩១៨.៩៩៨	១.៦៦៣.៧៩១	៦.៧៩៦.៥៨៦
	១០.១៦១.១០០	៤០.៨៩៨.៤២៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
បំណុលភតិសន្យា				
រយៈពេលខ្លី	២.៣៩៧.៥០៩	៩.៦៤៩.៩៧៤	២.៣៧០.១០៨	៩.៦៨១.៨៩១
រយៈពេលវែង	៧.៧៦៣.៥៩១	៣១.២៤៨.៤៥៤	៩.៨២៦.១១៦	៤០.១៣៩.៦៨៤
	១០.១៦១.១០០	៤០.៨៩៨.៤២៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥

(ii) សមតុល្យសាច់ប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត

របាយការណ៍ចំណេញ ឬខាត បង្ហាញនូវសមតុល្យសាច់ប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យាដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម				
អគារ	២.៣០៥.៤៤៧	៩.៣៨៥.៤៧៥	២.២៨៤.៤៩៣	៩.៣៨៩.២៦៦
បរិក្ខារ	៩៨.៨៤៣	៤០២.៣៩០	១០៧.៩៣៥	៤៤៣.៦១៣
រំលស់ (កំណត់សម្គាល់ ២៨)	២.៤០៤.២៩០	៩.៧៨៧.៨៦៥	២.៣៩២.៤២៨	៩.៨៣២.៨៧៩

ចំណាយការប្រាក់លើបំណុលភតិសន្យា				
អគារ	៧៧៦.០៥១	៣.១៥៩.៣០៤	៨៨៦.៩៦៤	៣.៦៤៥.៤២២
បរិក្ខារ	១៧.៧៤៨	៧២.២៥២	៦.០៧១	២៤.៩៥២
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	៧៩៣.៧៩៩	៣.២៣១.៥៥៦	៨៩៣.០៣៥	៣.៦៧០.៣៧៤

ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី	២០៤.១៦៤	៨៣១.១៥៣	២២៥.៩៧៣	៩២៨.៧៤៩
(រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ)				

១៥. ទ្រព្យសកម្មអរូបី

២០២៤	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៥.០៥៧.៨៦៨	៦៥០.៧៧៨	៥.៧០៨.៦៤៦
បន្ថែម	១០៧.៣៣០	៧១៩.០១៥	៨២៦.៣៤៥
ផ្ទេរ	២១.៨០៨	(២១.៨០៨)	-
រំលស់	(៨៨០.៥៤០)	-	(៨៨០.៥៤០)
និយ័តកម្ម	-	(២៤៩.២៣៨)	(២៤៩.២៣៨)
តម្លៃយោងសុទ្ធចុងគ្រា	៤.៣០៦.៤៦៦	១.០៩៨.៧៤៧	៥.៤០៥.២១៣

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ថ្លៃដើមនាខែមករា ឆ្នាំ២០២៤	៧.៧៨៨.០២៣	៦៥០.៧៧៨	៨.៤៣៨.៨០១
បន្ថែម	១០៧.៣៣០	៧១៩.០១៥	៨២៦.៣៤៥
ផ្ទេរ	២១.៨០៨	(២១.៨០៨)	-
និយ័តកម្ម	-	(២៤៩.២៣៨)	(២៤៩.២៣៨)
តម្លៃចុះបញ្ជីសុទ្ធ	៧.៩១៧.១៦១	១.០៩៨.៧៤៧	៩.០១៥.៩០៨

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
រំលស់បង្គរដើមគ្រា	(២.៧៣០.១៥៥)	-	(២.៧៣០.១៥៥)
រំលស់	(៨៨០.៥៤០)	-	(៨៨០.៥៤០)
រំលស់បង្គរចុងគ្រា	(៣.៦១០.៦៩៥)	-	(៣.៦១០.៦៩៥)
តម្លៃយោងសុទ្ធ	៤.៣០៦.៤៦៦	១.០៩៨.៧៤៧	៥.៤០៥.២១៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៧.៣៣៣.៥២៦	៤.៤២២.៤៥៦	២១.៧៥៥.៩៨២

២០២៣	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
តម្លៃយោងសុទ្ធដើមគ្រា	៥.៤៥២.៩៩៣	៦៦៧.១២២	៦.១២០.១១៥
បន្ថែម	៣៨៨.៣៥៩	៤០.៤៧២	៤២៨.៨៣១
ផ្ទេរ	៥៦.៨១៦	(៥៦.៨១៦)	-
រំលស់	(៨៤០.៣០០)	-	(៨៤០.៣០០)
តម្លៃយោងសុទ្ធចុងគ្រា	៥.០៥៧.៨៦៨	៦៥០.៧៧៨	៥.៧០៨.៦៤៦

២០២៣	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ថ្លៃដើម	៧.៧៨៨.០២៣	៦៥០.៧៧៨	៨.៤៣៨.៨០១
រំលស់បង្គរ	(២.៧៣០.១៥៥)	-	(២.៧៣០.១៥៥)
តម្លៃយោង	៥.០៥៧.៨៦៨	៦៥០.៧៧៨	៥.៧០៨.៦៤៦
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២០.៦៦១.៣៩១	២.៦៥៨.៤២៨	២៣.៣១៩.៨១៩

១១. ប្រាក់បញ្ញើរបស់អតិថិជន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

គណនីចរន្ត	៥០៩.៥៩១.២៤៧	២.០៥១.១០៤.៧៦៩	២១៦.៧១២.៩៨៧	៨៨៥.២៧២.៥៥២
គណនីសន្សំ	៣១.៦៨១.២០២	១២៧.៥១៦.៨៣៨	២៧.១៩៧.១២៤	១១១.១០០.២៥២
ប្រាក់បញ្ញើមានកាលកំណត់	៦១៩.៤៧៨.៧៥៤	២.៤៩៣.៤០១.៩៨៥	៣៣៧.២៥៧.៥៤៦	១.៣៧៧.៦៩៧.០៧៥
	១.១៦០.៧៥១.២០៣	៤.៦៧២.០២៣.៥៩២	៥៨១.១៦៧.៦៥៧	២.៣៧៤.០៦៩.៨៧៩
បង្គរការប្រាក់ត្រូវបង់	១៨.៥៣១.៤៣៧	៧៤.៥៨៩.០៣៤	៨.៦៩៥.៨២៥	៣៥.៥២២.៤៤៥
	១.១៧៩.២៨២.៦៤០	៤.៧៤៦.៦១២.៦២៦	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី	៧៥២.២០៣.១២៤	៣.០២៧.៦១៧.៥៧៤	៤៨៤.៩៦២.៤៥៦	១.៩៨១.០៧១.៦៣៣
រយៈពេលវែង	៤២៧.០៧៩.៥១៦	១.៧១៨.៩៩៥.០៥២	១០៤.៩០១.០២៦	៤២៨.៥២០.៦៩១
	១.១៧៩.២៨២.៦៤០	៤.៧៤៦.៦១២.៦២៦	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	២០២៤	២០២៣
គណនីចរន្ត	១,០០% - ១,៧៥%	១,០០% - ១,៧៥%
គណនីសន្សំ	១,០០% - ១,៧៥%	១,០០% - ១,៧៥%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៨,០០%	២,០០% - ៨,០០%

១៧. ប្រាក់កម្ចី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សមតុល្យប្រាក់ដើម				
ភាគទុនិក	-	-	៦៨.៣៥៧.៧៦៥	២៧៩.២៤១.៤៧០
OCEANIC OPPORTUNITY FUND	៤០.០០០.០០០	១៦១.០០០.០០០	៤០.០០០.០០០	១៦៣.៤០០.០០០
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា	៣.២៥២.៤៣៣	១៣.០៩១.០៤៣	៣.៩៨៣.១៨៤	១៦.២៧១.៣០៧
	៤៣.២៥២.៤៣៣	១៧៤.០៩១.០៤៣	១១២.៣៤០.៩៤៩	៤៥៨.៩១២.៧៧៧

បំណុលការប្រាក់បង្គរ	៣.១៩១.៨១៩	១២.៨៤៧.០៧១	២.៣១២.០៨១	៩.៤៤៤.៨៥១
	៤៦.៤៤៤.២៥២	១៨៦.៩៣៨.១១៤	១១៤.៦៥៣.០៣០	៤៦៨.៣៥៧.៦២៨

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញវត្ថុ – ប្រាក់កម្ចី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

សមតុល្យប្រាក់ដើម				
នៅថ្ងៃទី១ ខែមករា	១១២.៣៤០.៩៤៩	៤៥៨.៩១២.៧៧៧	១១០.៥១៥.៥៤៤	៤៥៤.៩៩២.៤៩៥
ទូទាត់សង	(៧០.៧៣០.៧៥១)	(២៨៧.៩៤៤.៨៨៧)	(៨០៣.៧៤០)	(៣.២៨៣.២៧៨)
បន្ទុកហិរញ្ញវត្ថុ	១.៦៤២.២៣៥	៦.៦៨៥.៥៣៩	២.៦២៩.១៤៥	១០.៧៤០.០៥៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣.៥៦២.៣៨៦)	-	(៣.៥៣៦.៤៩៧)
	៤៣.២៥២.៤៣៣	១៧៤.០៩១.០៤៣	១១២.៣៤០.៩៤៩	៤៥៨.៩១២.៧៧៧

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

ការប្រាក់ត្រូវបង់				
នៅថ្ងៃទី១ ខែមករា	២.៣១២.០៨១	៩.៤៤៤.៨៥១	១.២៨០.៤៩៨	៥.២៧១.៨១០
កត់ត្រាជាចំណាយក្នុងឆ្នាំ (កំណត់សម្គាល់ ២៣)	២.៧៥០.១១៦	១១.១៩៥.៧២២	៣.៩៣០.៤៧១	១៦.១៥៤.២៣៦
បន្ទុកហិរញ្ញវត្ថុ	(១.៦៤២.២៣៥)	(៦.៦៨៥.៥៣៩)	(២.៦២៩.១៤៥)	(១០.៨០៥.៧៨៦)
ការទូទាត់ការប្រាក់	(២២៨.១៤៣)	(៩២៨.៧៧០)	(២៦៩.៧៤៣)	(១.១០៨.៦៤៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៧៩.១៩៣)	-	(៦៦.៧៦៥)
	៣.១៩១.៨១៩	១២.៨៤៧.០៧១	២.៣១២.០៨១	៩.៤៤៤.៨៥១

នៅថ្ងៃទី៣១ ខែធ្នូ	៣.១៩១.៨១៩	១២.៨៤៧.០៧១	២.៣១២.០៨១	៩.៤៤៤.៨៥១
-------------------	-----------	------------	-----------	-----------

ក) តាមប្រភេទរូបិយប័ណ្ណ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដុល្លារអាមេរិក	៤៦.០២៥.២៩០	១៨៥.២៥១.៧៩២	១១៤.១១៨.៤០៩	៤៦៦.១៧៣.៧០១
ប្រាក់រៀល	៤១៨.៩៦២	១.៦៨៦.៣២២	៥៣៤.៦២១	២.១៨៣.៩២៧
	<u>៤៦.៤៤៤.២៥២</u>	<u>១៨៦.៩៣៨.១១៤</u>	<u>១១៤.៦៥៣.០៣០</u>	<u>៤៦៨.៣៥៧.៦២៨</u>

ខ) តាមកាលកំណត់៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
តិចជាង ១ ខែ	៤៣.២៤១.២២៦	១៧៤.០៤៥.៩៣៤	-	-
ពី ១ខែ ទៅ ៣ខែ	-	-	-	-
ពី ៣ខែ ទៅ ១២ខែ	២៦.០៣៤	១០៤.៧៨៧	៧០.៧៣៤.៨៣៧	២៨៨.៩៥១.៨១០
ច្រើនជាង ១ឆ្នាំ	៣.១៧៦.៩៩២	១២.៧៨៧.៣៩៣	៤៣.៩១៨.១៩៣	១៧៩.៤០៥.៨១៨
	<u>៤៦.៤៤៤.២៥២</u>	<u>១៨៦.៩៣៨.១១៤</u>	<u>១១៤.៦៥៣.០៣០</u>	<u>៤៦៨.៣៥៧.៦២៨</u>

(គ). តាមអត្រាការប្រាក់៖

	២០២៤	២០២៣
ប្រាក់កម្ចីពីភាគទុនិក	០% ក្នុង ១ ឆ្នាំ	០% ក្នុង ១ ឆ្នាំ
OCEANIC OPPORTUNITY FUND	៣% ក្នុង ១ ឆ្នាំ	៣% ក្នុង ១ ឆ្នាំ
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា	២% ទៅ ៣% ក្នុង ១ ឆ្នាំ	២% ទៅ ៣% ក្នុង ១ ឆ្នាំ

១៨. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
នៅថ្ងៃទី១ ខែមករា	-	-	៥៦២.២៦៧	២.៣១៤.៨៥៣
បន្ថែម	-	-	-	-
ទូទាត់	-	-	(៥៦២.២៦៧)	(២.៣១០.៩១៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣.៩៣៦)
នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-

១៩. អត្ថប្រយោជន៍និយោជិត

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
នៅថ្ងៃទី១ ខែមករា	១៨.៤៩១	៧៥.៥៣៦	៣២.២៨៤	១៣២.៩១៣
បន្ថែម	៩៧៣.៩០០	៣.៩៦៤.៧៤៧	៦០៣.៣៩៩	២.៤៧៩.៩៧០
ទូទាត់	(៩៧៧.៦២១)	(៣.៩៧៩.៨៩៥)	(៦១៧.១៩២)	(២.៥៣៦.៦៥៩)
និយ័តកម្ម	(១.៥១០)	(៦.១៤៧)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨៦៩)	-	(៦៨៨)

នៅថ្ងៃទី៣១ ខែធ្នូ	<u>១៣.២៦០</u>	<u>៥៣.៣៧២</u>	<u>១៨.៤៩១</u>	<u>៧៥.៥៣៦</u>
-------------------	---------------	---------------	---------------	---------------

២០. បំណុលផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សមតុល្យជំពាក់ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣៣.៥)	២.៣៩៣.៩៩០	៩.៦៣៥.៨១០	៣.៧៨០.១៨១	១៥.៤៤២.០៣៩
បង្គរឫទ្ធិសាគរ/ប្រាក់លើកទឹកចិត្តត្រូវបង់	២.៣១៤.២៦២	៩.៣១៤.៩០៥	២.២៨២.៨៩១	៩.៣២៥.៦១០
ពន្ធត្រូវបង់	៣៤៣.៣៣៥	១.៣៨១.៩២៣	៣៦៨.២៨៩	១.៥០៤.៤៦១
ខាតបណ្តាលមកពីឱនភាពតម្លៃ សម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (កំណត់សម្គាល់ ៣៤.១ (i) (ii))	១១៤.១៥២	៤៥៩.៤៦២	១៨៤.១១៥	៧៥២.១១០
ផ្សេងៗ	៨.២៣៥.៦៣៨	៣៣.១៤៨.៤៤២	១.៤៥៤.៩៦៩	៥.៩៤៣.៥៨៨
	<u>១៣.៤០១.៣៧៧</u>	<u>៥៣.៩៤០.៥៤២</u>	<u>៨.០៧០.៤៤៥</u>	<u>៣២.៩៦៧.៧៦៨</u>

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រយៈពេលខ្លី	១៣.៤០១.៣៧៧	៥៣.៩៤០.៥៤២	៨.០៧០.៤៤៥	៣២.៩៦៧.៧៦៨
រយៈពេលវែង	-	-	-	-
	<u>១៣.៤០១.៣៧៧</u>	<u>៥៣.៩៤០.៥៤២</u>	<u>៨.០៧០.៤៤៥</u>	<u>៣២.៩៦៧.៧៦៨</u>

២១. ពន្ធពន្យារជាបំណុល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ទ្រព្យសកម្មពន្ធពន្យារ	៩.៣១៧.៧៨៦	៣៧.៥០៤.០៨៩	៦.១៣២.២៨១	២៥.០៥០.៣៦៨
បំណុលពន្ធពន្យារ	(៩.៧៦៧.៦៧៤)	(៣៩.៣១៤.៨៨៨)	(៧.៥៤៩.៤៥៤)	(៣០.៨៣៩.៥២០)
(បំណុលពន្ធពន្យារ)/ទ្រព្យសកម្មពន្ធពន្យារសុទ្ធ – រយៈពេលវែង	<u>(៤៤៩.៨៨៨)</u>	<u>(១.៨១០.៧៩៩)</u>	<u>(១.៤១៧.១៧៣)</u>	<u>(៥.៧៨៩.១៥២)</u>

បម្រែបម្រួល(បំណុលពន្ធពន្យារ)/ទ្រព្យសកម្មពន្ធពន្យារសុទ្ធ ក្នុងអំឡុងកាលិយបរិច្ឆេទមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
នៅថ្ងៃទី១ ខែមករា	(១.៤១៧.១៧៣)	(៥.៧៨៩.១៥២)	១៣៦.៨៨៥	៥៦៣.៥៥៦
ទទួលស្គាល់ក្នុងចំណេញ ឬខាត (កំណត់សម្គាល់ ៣០ (ក))	៩៦៧.២៨៥	៣.៩៣៧.៨១៧	(១.៥៥៤.០៥៨)	(៦.៣៨៧.១៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤០.៥៣៦	-	៣៤.៤៧០
នៅថ្ងៃទី៣១ ខែធ្នូ	<u>(៤៤៩.៨៨៨)</u>	<u>(១.៨១០.៧៩៩)</u>	<u>(១.៤១៧.១៧៣)</u>	<u>(៥.៧៨៩.១៥២)</u>

បំណុលពន្ធពន្យារ បានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ដោយសារធនាគារ អាចនឹងប្រើប្រាស់លម្អៀងបណ្តោះអាសន្នទាំងនោះ បាននាពេលអនាគត។

ពន្ធពន្យារជាទ្រព្យសកម្ម៖

	រំលស់រហ័ស	កម្រៃគណនា មិនទាន់រំលស់	បំណុល ភតិសន្យា	ការទូទាត់ប្រាក់ បំណាច់អតិថិ ភាព ការងារ	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥៤.៦៨៧	៩៥៧.៦៦៦	២.៤៣៩.២៤៥	-	២.៦៨០.៦៨៣	៦.១៣២.២៨១
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(៣០.០៧៤)	(១៦២.២៨២)	(៤០៧.០២៥)	២៨៨.៣៥៤	៣.៤៩៦.៥៣២	៣.១៨៥.៥០៥

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>២៤.៦១៣</u>	<u>៧៩៥.៣៨៤</u>	<u>២.០៣២.២២០</u>	<u>២៨៨.៣៥៤</u>	<u>៦.១៧៧.២១៥</u>	<u>៩.៣១៧.៧៨៦</u>
គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)	<u>៩៩.០៦៧</u>	<u>៣.២០១.៤២១</u>	<u>៨.១៧៩.៦៨៦</u>	<u>១.១៦០.៦២៥</u>	<u>២៤.៨៦៣.២៩០</u>	<u>៣៧.៥០៤.០៨៩</u>
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	៩៣១.៨៥១	២.៧៦១.០៧៨	-	-	៣.៦៩២.៩២៩
ទទួលស្គាល់ក្នុងចំណេញ ឬខាត	៥៤.៦៨៧	២៥.៨១៥	(៣២១.៨៣៣)	-	២.៦៨០.៦៨៣	២.៤៣៩.៣៥២

	រំលស់រហ័ស	កម្រៃគណនា មិនទាន់រំលស់	បំណុល ភតិសន្យា	ការទូទាត់ប្រាក់ បំណាច់អតិថិ ភាព ការងារ	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៤.៦៨៧	៩៥៧.៦៦៦	២.៤៣៩.២៤៥	-	២.៦៨០.៦៨៣	៦.១៣២.២៨១
គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)	២២៣.៣៩៦	៣.៩១២.០៦៦	៩.៩៦៤.៣១៦	-	១០.៩៥០.៥៩០	២៥.០៥០.៣៦៨

ពន្ធពន្យារជាបំណុល៖

	រំលស់រហ័ស	សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម	ឱនភាព	ឱនភាពផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	(២.០១៩.៩៨៣)	(៥.១៩២.០៨៤)	(៣៣៧.៣៨៧)	(៧.៥៤៩.៤៥៤)
ទទួលស្គាល់ក្នុងចំណេញ ឬខាត	-	៣៩៥.៧៨៥	(២.៧៥៧.៩៤២)	១៤៣.៩៣៧	(២.២១៨.២២០)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	<u>(១.៦២៤.១៩៨)</u>	<u>(៧.៩៥០.០២៦)</u>	<u>(១៩៣.៤៥០)</u>	<u>(៩.៧៦៧.៦៧៤)</u>
គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)	-	<u>(៦.៥៣៧.៣៩៧)</u>	<u>(៣១.៩៩៨.៨៥៥)</u>	<u>(៧៧៨.៦៣៦)</u>	<u>(៣៩.៣១៤.៨៨៨)</u>

គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	(២០៨.៦៤៣)	(២.៣៦៨.៥៧៤)	(៨៥២.០២៨)	(១២៦.៧៩៩)	(៣.៥៥៦.០៤៤)
ទទួលស្គាល់ក្នុងចំណេញ ឬខាត	២០៨.៦៤៣	៣៤៨.៥៩១	(៤.៣៤០.០៥៦)	(២១០.៥៨៨)	(៣.៩៩៣.៤១០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	<u>(២.០១៩.៩៨៣)</u>	<u>(៥.១៩២.០៨៤)</u>	<u>(៣៣៧.៣៨៧)</u>	<u>(៧.៥៤៩.៤៥៤)</u>

គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)	-	<u>(៨.២៥១.៦៣១)</u>	<u>(២១.២០៩.៦៦៣)</u>	<u>(១.៣៧៨.២២៦)</u>	<u>(៣០.៨៣៩.៥២០)</u>
-------------------------------------	---	--------------------	---------------------	--------------------	---------------------

២២. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០ ភាគហ៊ុន (ឆ្នាំ២០២៣៖ មានចំនួន ២៥០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារឹក១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (ឆ្នាំ២០២៣៖ មានតម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែល បានអនុម័តទាំងអស់ ត្រូវបានចេញផ្សាយ និងទូទាត់រួចពេញលេញ។

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
នៅថ្ងៃទី១ ខែមករា	២៥០.០០០.០០០	១.០២៩.២៥០.០០០	២៥០.០០០.០០០	១.០២៩.២៥០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
នៅថ្ងៃទី៣១ ខែធ្នូ	<u>២៥០.០០០.០០០</u>	<u>១.០២៩.២៥០.០០០</u>	<u>២៥០.០០០.០០០</u>	<u>១.០២៩.២៥០.០០០</u>

២៤. ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ

ភាគទុនិក	២០២៤		២០២៣			
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
លោក ចេន ហ៊ឺ	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០	២៤៨.៩០០	៩៩.៥៦%	២៤៨.៩០០.០០០
លោក ហ៊ុយ ឆាយ	១.១០០	០.៤៤%	១.១០០.០០០	១.១០០	០.៤៤%	១.១០០.០០០
	<u>២៥០.០០០</u>	<u>១០០%</u>	<u>២៥០.០០០.០០០</u>	<u>២៥០.០០០</u>	<u>១០០%</u>	<u>២៥០.០០០.០០០</u>
គិតជាពាន់រៀល (កំណត់សម្គាល់៤.១.គ)			<u>១.០២៩.២៥០.០០០</u>			<u>១.០២៩.២៥០.០០០</u>

២៣. ចំណូលការប្រាក់សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរាស់រង តាមរំលស់ថ្លៃដើម៖				
ឥណទាន និងបុរេប្រទាន	៧០.៧២០.៧៥១	២៨៧.៩០៤.១៧៧	៦៥.២៣៣.៣៩៥	២៦៨.១០៩.២៥៣
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣.៧៧៩.៨៤២	១៥.៣៨៧.៧៣៧	២.៦៩៧.០១៧	១១.០៨៤.៧៤០
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ កណ្តាល	៩៤៣.៣៥៣	៣.៨៤០.៣៩០	៣៧៤.៥៤២	១.៥៣៩.៣៦៨
មូលបត្រវិនិយោគ	២.៥៩៥.៦១៦	១០.៥៦៦.៧៥៣	២.២០១.៧៨១	៩.០៤៩.៣២០
កម្រៃសេវាផ្តល់ឥណទាន	២.០៩៧.០៥៧	៨.៥៣៧.១១៩	១.៣២៣.៤០២	៥.៤៣៩.១៨២
	<u>៨០.១៣៦.៦១៥</u>	<u>៣២៦.២៣៦.១៧៦</u>	<u>៧១.៨៣០.១៣៧</u>	<u>២៩៥.២២១.៨៦៣</u>

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុដែលបានរាស់រង តាមរំលស់ថ្លៃដើម៖				
ប្រាក់បញ្ញើរបស់អតិថិជន	៤០.៩៥០.២៦៣	១៦៦.៧០៨.៥២១	២២.៨៦៤.៩១៨	៩៣.៩៧៤.៨១៣
ប្រាក់កម្ចី (កំណត់សម្គាល់ ១៧)	២.៧៥០.១១៦	១១.១៩៥.៧២២	៣.៩៣០.៤៧១	១៦.១៥៤.២៣៦
បំណុលភកិសន្យា (កំណត់សម្គាល់ ១៤ (ii))	៧៩៣.៧៩៩	៣.២៣១.៥៥៦	៨៩៣.០៣៥	៣.៦៧០.៣៧៤
ប្រាក់តម្កល់ធានាកកិសន្យា	៣១.៤២៦	១២៧.៩៣៥	៣០.២០១	១២៤.១២៦
	<u>៤៤.៥២៥.៦០៤</u>	<u>១៨១.២៦៣.៧៣៤</u>	<u>២៧.៧១៨.៦២៥</u>	<u>១១៣.៩២៣.៥៤៩</u>
ចំណូលការប្រាក់សុទ្ធ	<u>៣៥.៦១១.០១៥</u>	<u>១៤៤.៩៧២.៤៤២</u>	<u>៤៤.១១១.៥១២</u>	<u>១៨១.២៩៨.៣១៤</u>

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំណូលកម្រៃសេវា និងកម្រៃជើងសារ៖				
កម្រៃសេវាចំពោះការបង់យឺតយ៉ាវ	៥.៨៤៦.៣៤០	២៣.៨០០.៤៥០	៣.១៨០.០០២	១៣.០៦៩.៨០៨
សេវាឥណទានផ្សេងៗ	១៩១.៨៥៣	៧៨១.០៣៤	២២.១៧៣	៩១.១៣១
កម្រៃសេវាផ្សេងៗ	២.៥៤៨.២២៧	១០.៣៧៣.៨៣២	១.៩៨៤.៨៨៨	៨.១៩៧.៨៩០
	៨.៥៨៦.៤២០	៣៤.៩៥៥.៣១៦	៥.១៨៧.០៦៣	២១.៣១៨.៨២៩
ចំណាយកម្រៃសេវា និងកម្រៃជើងសារ	(១៨៦.១៣៥)	(៧៥៧.៧៥៦)	(១៤១.០២០)	(៥៧៩.៥៩២)
ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ	<u>៨.៤០០.២៨៥</u>	<u>៣៤.១៩៧.៥៦០</u>	<u>៥.០៤៦.០៤៣</u>	<u>២០.៧៣៩.២៣៧</u>

២៥. ចំណេញ/(ខាត) ផ្សេងៗ - សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ចំណេញពីការប្តូររូបិយប័ណ្ណ	៩៧០.៧៨០	៣.៩៥២.០៤៦	៦០៣.៨៥៩	២.៤៨១.៨៦១
ចំណេញ/(ខាត)ពីការលក់ទ្រព្យសកម្ម	៣.០៧៥	១២.៥១៨	(១.៣២៣)	(៥.៤៣៨)
	<u>៩៧៣.៨៥៥</u>	<u>៣.៩៦៤.៥៦៤</u>	<u>៦០២.៥៣៦</u>	<u>២.៤៧៦.៤២៣</u>

២៦. ឱនភាពឥណទាន- សុទ្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ឥណទានខាតរំពឹងទុក (ECL)៖				
ឥណទាន និងបុរេប្រទាន	៨.៦០៤.៣៥៨	៣៥.០២៨.៣៤១	១២.៦៦៧.៤៦៨	៥២.០៦៣.២៩៣
កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	(៦៩.៩៦៣)	(២៨៤.៨១៩)	៨០.៤៧២	៣៣០.៧៤០
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	១៧៩.៦១៦	៧៣១.២១៧	(៣៩.២៨១)	(១៦១.៤៤៥)
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៧៥៨.៩៨២	៧.១៦០.៨១៦	១២.៩៥៨	៥៣.២៥៧
	<u>១០.៤៧២.៩៩៣</u>	<u>៤២.៦៣៥.៥៥៥</u>	<u>១២.៧២១.៦១៧</u>	<u>៥២.២៨៥.៨៤៥</u>

២៧. ចំណាយលើនិយោជិត

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បៀវត្សរ៍ និងថ្លៃពលកម្ម	១៣.១៤៧.៤៧៨	៥៣.៥២៣.៣៨៣	១២.៤៧៦.៩៥២	៥១.២៨០.២៧៣
បុព្វលាភ និងប្រាក់លើកទឹកចិត្ត	១.៨២២.៥៥៦	៧.៤១៩.៦២៥	២.៧៨០.៧៧១	១១.៤២៨.៩៦៩
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៨២២.៨៦៤	៣.៣៤៩.៨៧៩	៨៥០.០៨៣	៣.៤៩៣.៨៤១
ចំណាយបណ្តុះបណ្តាលនិយោជិត	១២២.៦៦៤	៤៩៩.៣៦៥	១៦៨.៦៤៤	៦៩៣.១២៧
អត្ថប្រយោជន៍និយោជិតផ្សេងៗ	៨២៨.៦៥៥	៣.៣៧៣.៤៥៥	៨០១.៩១៦	៣.២៩៥.៨៧៤
	<u>១៦.៧៤៤.២១៧</u>	<u>៦៨.១៦៥.៧០៧</u>	<u>១៧.០៧៨.៣៦៦</u>	<u>៧០.១៩២.០៨៤</u>

២៨. រំលស់ទ្រព្យសកម្មរូបិ៍ និងអរូបិ៍

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៣)	១.៥៨២.៦៣២	៦.៤៤២.៨៩៥	១.៩៧០.៥៩៧	៨.០៩៩.១៥២
រំលស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (កំណត់សម្គាល់ ១៤)	២.៤០៤.២៩០	៩.៧៨៧.៨៦៥	២.៣៩២.៤២៨	៩.៨៣២.៨៧៩
រំលស់ទ្រព្យសកម្មអរូបិ៍ (កំណត់សម្គាល់ ១៥)	<u>៨៨០.៥៤០</u>	<u>៣.៥៨៤.៦៧៨</u>	<u>៨៤០.៣០០</u>	<u>៣.៤៥៣.៦៣៣</u>
	<u>៤.៨៦៧.៤៦២</u>	<u>១៩.៨១៥.៤៣៨</u>	<u>៥.២០៣.៣២៥</u>	<u>២១.៣៨៥.៦៦៤</u>

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
កម្រៃសេវាវិជ្ជាជីវៈ	៣.៤២០.៦៥២	១៣.៩២៥.៤៧៤	២.៩២៩.៩០១	១២.០៤១.៨៩៣
ចំណាយលើប័ណ្ណផ្សេងៗ	១.១៤៤.៨៩៨	៤.៦៦០.៨៨០	៩៤៧.៥១៩	៣.៨៩៤.៣០៣
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	១.១១៧.៩២១	៤.៥៥១.០៥៦	៨៩១.៩៥៥	៣.៦៦៥.៩៣៥
ជួសជុល និងថែទាំ	៥៤៩.៨៥៨	២.២៣៨.៤៧២	៥៦៨.២៩៧	២.៣៣៥.៧០១
ទឹកភ្លើង	៥២៩.៨២៦	២.១៥៦.៩២២	៤៩០.១៣០	២.០១៤.៤៣៤
កម្រៃអាជ្ញាបណ្ណ និងប៉ាតង់	៤៩៣.២៤២	២.០០៧.៩៨៨	៤៧៤.៣៧០	១.៩៤៩.៦៦១
ចំណាយទំនាក់ទំនង	៤៥៧.៦៩០	១.៨៦៣.២៥៦	៤៦១.៥៦៤	១.៨៩៧.០២៨
កម្រៃបស់ក្រុមប្រឹក្សាភិបាល	៤៥០.៤៦០	១.៨៣៣.៨២៣	៤៥០.៤៦០	១.៨៥១.៣៩១

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សន្តិសុខ	៣១៧.៥៩៣	១.២៩២.៩២១	៣០៥.០៨៧	១.២៥៣.៩០៨
យានយន្ត និងចំណាយដំណើរការ	២៧៨.៨២៤	១.១៣៥.០៩៣	៣០៣.១០០	១.២៤៥.៧៤១
អាជីវកម្ម និងទំនាក់ទំនងសាធារណៈ	២៣១.៣៥២	៩៤១.៨៣៤	២៧៤.៨៣៣	១.១២៩.៥៦៤
ការជួល	២០៤.១៦៤	៨៣១.១៥២	២២៥.៩៧៣	៩២៨.៧៤៩
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	១៥៧.៩២៧	៦៤២.៩២១	១៧១.៤៥៦	៧០៤.៦៨៤
ធ្វើដំណើរ	១៥៣.០២៣	៦២២.៩៥៧	១៧២.៧០៨	៧០៩.៨៣០
ធានារ៉ាប់រង	៦៤.៧៤៣	២៦៣.៥៦៩	៧០.៣០២	២៨៨.៩៤១
ការបោះត្រា និងចំណាយចុះបញ្ជី	៦២.១១៣	២៥២.៨៦២	៥៥.៣៦១	២២៧.៥៣៤
កម្រៃសរុប	៤៦.៧៣១	១៩០.២៤២	៣០.២៥៦	១២៤.៣៥២
បោះពុម្ព	១៦.៤៦៣	៦៧.០២១	៣៨.៥១២	១៥៨.២៨៤
ការបរិច្ចាគសប្បុរសធម៌	១២៤	៥០៥	៤៦៥	១.៩១១
ផ្សេងៗ	<u>៨០១.៥៥៦</u>	<u>៣.២៦៣.១៣២</u>	<u>៨៦៨.០៦៨</u>	<u>៣.៥៦៧.៧៦១</u>
	<u>១០.៤៩៩.១៦០</u>	<u>៤២.៧៤២.០៨០</u>	<u>៩.៧៣០.៣១៧</u>	<u>៣៩.៩៩១.៦០៥</u>

៣០. ចំណាយពន្ធលើប្រាក់ចំណេញ

(ក) ចំណាយពន្ធលើប្រាក់ចំណេញ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ពន្ធលើប្រាក់ចំណេញ	-	-	-	-
ពន្ធពន្យារ	<u>(៩៦៧.២៨៥)</u>	<u>(៣.៩៣៧.៨១៧)</u>	<u>១.៥៥៤.០៥៨</u>	<u>៦.៣៨៧.១៧៨</u>
ចំណាយពន្ធលើប្រាក់ចំណេញ	<u>(៩៦៧.២៨៥)</u>	<u>(៣.៩៣៧.៨១៧)</u>	<u>១.៥៥៤.០៥៨</u>	<u>៦.៣៨៧.១៧៨</u>

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និងចំណេញតាមគណនេយ្យ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	២.៦៥៤.៥៧២	១០.៨០៦.៧៦៣	៥.២៣៣.៩៨៨	២១.៥១១.៦៩១
ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%	៥៣០.៩១៤	២.១៦១.៣៥១	១.០៤៦.៧៩៨	៤.៣០២.៣៣៨
ផលប៉ះពាល់នៃការបង់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងបាន	៤៩៧.៨៨៤	២.០២៦.៨៨៦	៨៩២.១៧១	៣.៦៦៦.៨២៣
ការកើតឡើង និងការកាត់ត្រាបញ្ចូលនៃភាពលម្អៀងបណ្តោះអាសន្ន	៣៣៧.៣៨៧	១.៣៧៣.៥០២	-	-
ផលប៉ះពាល់នៃពន្ធពន្យារដែលមិនបានទទួលស្គាល់ពីការិយបរិច្ឆេទមុន	១៨០.២០៤	៧៣៣.៦១០	(៣២០.៦៥២)	(១.៣១៧.៨៨០)
ផ្សេងៗ	(៥៧៩.១០៤)	(២.៣៥៧.៥៣២)	(៦៤.២៥៩)	(២៦៤.១០៣)
ចំណាយពន្ធលើប្រាក់ចំណេញ	៩៦៧.២៨៥	៣.៩៣៧.៨១៧	១.៥៥៤.០៥៨	៦.៣៨៧.១៧៨

ពន្ធអប្បបរមា

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណាមួយដែលខ្ពស់ជាងរវាង ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុបដោយមិនរាប់បញ្ចូល អាករលើតម្លៃបន្ថែម។

ពន្ធអប្បបរមាត្រូវបានគណនាក្នុងអត្រា ១% នៃចំណូលប្រចាំឆ្នាំ។ ពន្ធអប្បបរមានេះអាចត្រូវបានលើកលែង ប្រសិនបើក្រុមហ៊ុនរក្សាបាននូវកំណត់ត្រាគណនេយ្យត្រឹមត្រូវ ដូចដែលបានកំណត់ក្នុងប្រកាសលេខ ៦៣៨ ចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដោយអគ្គនាយកដ្ឋានពន្ធដារ (“GDT”) ដែលនឹងត្រូវអនុម័តដោយGDT។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ធនាគារបានទទួលការបញ្ជាក់ពី អគ្គនាយកដ្ឋានពន្ធដារ (“GDT”) លេខ ១៣៣៥៣ ដែលធនាគាររក្សាបាននូវកំណត់ត្រាគណនេយ្យត្រឹមត្រូវ ដែលធនាគារទទួលបានការលើកលែងពីការបង់ពន្ធអប្បបរមាសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ២០២៣ និង ២០២៤ ដូចដែលបានកំណត់ក្នុងប្រកាសលេខ ៦៣៨ ដែលចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧។ ហេតុដូច្នេះ ចំនួនលើសនៃការបង់ប្រាក់ពន្ធដែលមានចំនួន ១.៥៦៣.១២០ដុល្លារអាមេរិក (កំណត់សម្គាល់ ១២) ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម។ នាថ្ងៃចេញរបាយការណ៍នេះ ធនាគារមិនទាន់ធ្វើការស្នើសុំដើម្បីកាត់កងពន្ធអប្បបរមាដែលទទួលបានការលើកលែងនេះឡើយ។

(គ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននា កាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងរាយការណ៍ទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសិវិធានធន តាមការសមស្រប ទៅតាមមូលដ្ឋាននៃសមតុល្យសាច់ប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូងនោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)	២៧.៧៦២.២៧១	១១១.៧៤៣.១៤១	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល៖				
គណនីចរន្ត (កំណត់សម្គាល់ ៧)	២៤២.៣៨២.០៤៤	៩៧៥.៥៨៧.៧២៧	៣៦.២៩៣.៣៥៤	១៤៨.២៥៨.៣៥១
គណនីធាត់ទាត់ (កំណត់សម្គាល់ ៧)	៣១.០១៨.៦៣៣	១២៤.៨៤៩.៩៩៨	១២.៩២៦.៤៥៣	៥២.៨០៤.៥៦១
វិញ្ញាបនបត្រនៃប្រាក់បញ្ញើដែលបានចរចា (កំណត់សម្គាល់ ៧)	៨៨.៨៨៨.០០០	៣៥៧.៧៧៤.២០០	-	-
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ				
គណនីចរន្ត (កំណត់សម្គាល់ ៨)	៧៩.៩២៥.៤៨១	៣២១.៧០០.០៦០	៨.៥៨៧.៣០៨	៣៥.០៧៩.១៥៣
គណនីសន្សំ (កំណត់សម្គាល់ ៨)	៩.៣៣៣	៣៧.៥៦៦	២.៩២២	១១.៩៣៦
ប្រាក់បញ្ញើមានកាលកំណត់ (ផុតកំណត់ក្នុងរយៈពេលបីខែ ឬ តិចជាង) (កំណត់សម្គាល់ ៨)	៨៤.៥០០.០០០	៣៤០.១១២.៥០០	-	-
	<u>៥៥៤.៤៨៥.៧៦២</u>	<u>២.២៣១.៨០៥.១៩២</u>	<u>៨៥.៦៩៣.៧៦២</u>	<u>៣៥០.០៥៩.០១៨</u>

៣២.បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានា និងហ្វាស៊ីលីតឺហិរញ្ញវត្ថុផ្សេងៗ

ធនាគារមានឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការតាមកិច្ចសន្យារបស់ខ្លួន ដែលសន្យាផ្តល់ឥណទានជូនអតិថិជន ប័ណ្ណធានា និងហ្វាស៊ីលីតឺផ្សេងៗ ដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
កិច្ចសន្យាផ្តល់ឥណទាន	៣៥.០៤៥.០៨២	១៤១.០៥៦.៤៥៥	៤០.៧០៦.៧៧៥	១៦៦.២៨៧.១៧៦
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៥៥៨.៨១៤	១០.២៩៩.២២៦	៤.៧២៨.៧៨៩	១៩.៣១៧.១០៣
ហានិភ័យសរុប	<u>៣៧.៦០៣.៨៩៦</u>	<u>១៥១.៣៥៥.៦៨១</u>	<u>៤៥.៤៣៥.៥៦៤</u>	<u>១៨៥.៦០៤.២៧៩</u>

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៣៧.៦០៣.៨៩៦	១៥១.៣៥៥.៦៨១	៤៥.៤៣៥.៥៦៤	១៨៥.៦០៤.២៧៩
សិវិធានធនការខាតបង់ឥណទានរំពឹងទុក(កំណត់សម្គាល់ ៣៤.១)	(១១៤.១៥២)	(៤៥៩.៤៦២)	(១៨៤.១១៥)	(៧៥២.១១០)
ហានិភ័យសុទ្ធ	<u>៣៧.៤៨៩.៧៤៤</u>	<u>១៥០.៨៩៦.២១៩</u>	<u>៤៥.២៥១.៤៤៩</u>	<u>១៨៤.៨៥២.១៦៩</u>

(ខ) កិច្ចសន្យាដើមទុន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ទ្រព្យសកម្មអរូបី	៦២៤.៧៥៩	២.៥១៤.៦៥៥	២.០៣២.៤៣៥	៨.៣០២.៤៩៧
ទ្រព្យសកម្មរូបី	-	-	៣៥.៣៣២	១៤៤.៣៣១

(គ) កិច្ចសន្យាកតិសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលកតិសន្យាចំពោះកិច្ចសន្យាកតិសន្យាដែលធនាគារដាក់តិកៈ លើកលែងតែ កតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ៤.១០ និងកំណត់សម្គាល់ ១៤ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាកតិសន្យាដែល មានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣៣. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាការិយបរិច្ឆេទដែលបាន បញ្ចប់ ដែលនៅមិនទាន់ទូទាត់ និងចំណាយ និងចំណូលដែលពាក់ព័ន្ធក្នុងឆ្នាំមានដូចខាងក្រោម៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
លោក ចេន ហ៊ឺ	ភាគទុនិក
លោក ហុយ ឆាយ	ភាគទុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគទុនិកតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធ ទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និយោជិក និងគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិក គ្រួសារជិតស្និទ្ធិរបស់ពួកគេផងដែរ)។

(ខ) គណនា និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	៦០៣.៤០០	២.៤២៨.៦៨៥	៨៥៧.៣៣១	៣.៥០២.១៩៧
ចំណូលការប្រាក់	៦៥.១៣៧	២៦២.១៧៦	១០.៤៦៧	៤៣.០១៩

គណនា និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយមានការធានា និងមានអត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ។

(គ) គណនា និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
គណនាផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ	២.២៥០.៤៩២	៩.០៥៨.២៣០	១.៨៨៧.៥៦៨	៧.៧១០.៧១៥
ចំណូលការប្រាក់	១៣៣.៧៣១	៥៣៨.២៦៧	១២០.៤២៨	៤៩៤.៩៦០

គណនា និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៤% ទៅ ៩% ក្នុងមួយឆ្នាំ។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	៤០.៨៦៨.០៩៣	១៦៤.៤៩៤.០៧៤	២៥.៧៨៦.០៩០	១០៥.៣៣៦.១៧៨
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	៣៥៧.០៣៧.៣៧១	១.៤៣៧.០៧៥.៤១៨	៨០.៩១២.១៥៧	៣៣០.៥២៦.១៦១
	៣៩៧.៩០៥.៤៦៤	១.៦០១.៥៦៩.៤៩២	១០៦.៦៩៨.២៤៧	៤៣៥.៨៦២.៣៣៩
ចំណាយការប្រាក់	៤៣២.៤៨១	១.៧៤០.៧៣៦	៣.២៥៣.២៤២	១៣.៣៧០.៨២៥

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងកាលិយបរិច្ឆេទ មានដូចខាងក្រោម៖

	២០២៤	២០២៣
ក្រុមហ៊ុនពាក់ព័ន្ធ	១% - ៥%	១% - ៥%
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	១% - ៦,២៥%	១% - ៦,៩៩%

(ង) ប្រាក់កម្ចីពីភាគទុនិក

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់កម្ចីពីភាគទុនិក	-	-	៦៨.៣៥៧.៧៦៥	២៧៩.២៤១.៤៧០
ចំណាយការប្រាក់ (កំណត់ដោយផ្អែកលើ អត្រាទីផ្សារ ៤%)	(១.៦៤២.២៣៥)	(៦.៦៨៥.៥៣៩)	២.៦២៩.១៤៥	១០.៨០៥.៧៨៦

ប្រាក់កម្ចីពីភាគទុនិកមានអត្រាការប្រាក់សូន្យតាមរយៈសម្រាប់ឆ្នាំ២០២៤ (ឆ្នាំ២០២៣៖ ០% ក្នុងមួយឆ្នាំ) (កំណត់សម្គាល់ ១៧)។

(ច) សមតុល្យជំពាក់ភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ក្រុមហ៊ុនពាក់ព័ន្ធ	២.៣៩៣.៩៩០	៩.៦៣៥.៨១០	៣.៧៨០.១៨១	១៥.៤៤២.០៣៩

សមតុល្យជំពាក់ភាគីពាក់ព័ន្ធ គឺជាបំណុលដែលមិនមានការប្រាក់ និងមិនមានការធានា ហើយអាចសងវិញតាមតម្រូវការ។

(ឆ) កម្រៃរបស់គណៈគ្រប់គ្រងសំខាន់ៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេលខ្លី	២.៧០៦.៨៤៧	១០.៨៩៥.០៥៨	២.៦១៨.៦៩៥	១០.៦៩៧.៣៦៩

(ជ) ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ការផ្តល់ការិយាល័យ	២.០០៥.១២៦	៨.០៧០.៦៣២	២.១៩៧.១៨៥	៩.០៣០.៤៣០
ការទិញសេវាកម្ម	៣០៨.៣៤២	១.២៤១.០៧៧	១៨៧.១៥៩	៧៦៩.២២៣
	២.៣១៣.៤៦៨	៩.៣១១.៧០៩	២.៣៨៤.៣៤៤	៩.៨៩៩.៦៥៣

៣៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុង បរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យធៀបនឹងផលចំណេញក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយ ស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

ទ្រព្យសកម្ម

ទ្រព្យសកម្មហិរញ្ញវត្ថុរស់រវើកតាម
រំលស់ថ្លៃដើម

សាច់ប្រាក់ក្នុងដៃ	២៧.៧៦២.២៧១	១១១.៧៤៣.១៤១	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧
ប្រាក់បញ្ញើ និងប្រាក់កម្ចីល់នៅធនាគារកណ្តាល	៣៦៦.៥១៥.៥៨៤	១.៤៧៥.២២៥.២២៦	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣
ប្រាក់បញ្ញើ និងប្រាក់កម្ចីល់នៅធនាគារផ្សេងៗ	១៧៤.៧៨៦.៨៦៩	៧០៣.៥១៧.១៤៨	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២
ឥណទាន និងបុរេប្រទាន	៧៦០.៩២១.៣៨៩	៣.០៦២.៧០៨.៥៩១	៧៣២.៣២៨.៦៨២	២.៩៩១.៥៦២.៦៦៦
វិនិយោគមូលបត្រ	៤៦.៤៧០.១៣៧	១៨៧.០៤២.៣០១	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ*	៦.៣៣០.៥៥៣	២៥.៤៨០.៤៧៦	៥៨៤.៦៧០	២.៣៨៨.៣៧៧

ទ្រព្យសកម្មសរុប	១.៣៨២.៧៨៦.៨០៣	៥.៥៦៥.៧១៦.៨៨៣	៨៩៦.៩២៤.២១៦	៣.៦៦៣.៩៣៥.៤២៣
-----------------	---------------	---------------	-------------	---------------

*លើកលែងចំណាយបង់ប្រាក់ និងប្រាក់កម្ចីល់ដែលមិនអាចដកមកវិញបាន។

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុរស់រវើករំលស់ថ្លៃដើម

ប្រាក់បញ្ញើរបស់អតិថិជន	១.១៧៩.២៨២.៦៤០	៤.៧៤៦.៦១២.៦២៦	៥៨៩.៨៦៣.៤៨២	២.៤០៩.៥៩២.៣២៤
ប្រាក់កម្ចី	៤៦.៤៤៤.២៥២	១៨៦.៩៣៨.១១៤	១១៤.៦៥៣.០៣០	៤៦៨.៣៥៧.៦២៨
អត្ថប្រយោជន៍និយោជិត	១៣.២៦០	៥៣.៣៧២	១៨.៤៩១	៧៥.៥៣៦
បំណុលហិរញ្ញវត្ថុផ្សេងៗ*	១៣.០៥៨.០៤២	៥២.៥៥៨.៦១៩	៧.៧០២.១៥៦	៣១.៤៦៣.៣០៧
មិនស្ថិតក្នុងវិសាលភាពរបស់ CIFRS ៩				
បំណុលភតិសន្យា	១០.១៦១.១០០	៤០.៨៩៨.៤២៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥

បំណុលហិរញ្ញវត្ថុសរុប	១.២៤៨.៩៥៩.២៥៤	៥.០២៧.០៦១.១៥៩	៧២៤.៤៣៣.៣៨៣	២.៩៥៩.៣១០.៣៣៤
----------------------	---------------	---------------	-------------	---------------

*មិនរាប់បញ្ចូលបំណុលពន្ធផ្សេងៗ

៣៤.១. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ ប្រាក់កម្ចី។

ក) ការរាស់រែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅ គ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់ដែលបានរំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្ម មួយតម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិន សងប្រាក់ទៅវិញទៅមករាងភាគីដៃគូ។ ធនាគាររាស់រែងហានិភ័យឥណទានដោយប្រើ ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (“PD”) ចំនួនដែលមានហានិភ័យមិនសង (“EAD”) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (“LGD”) ក្នុងការរាស់រែងការខាតបង់ឥណទានរំពឹងទុក (“ECL”) ក្រោម CIFRS ៩ ។

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការរាស់រែងខិនភាពតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានរាស់រែងតាមរំលស់ថ្លៃដើមត្រូវបានតាមដានដើម្បីស្វែងរកពីការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការរាស់រែង ខិនភាពតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាលដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣៤.១ (គ)។

ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកជន ឬសហគ្រាសនានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅ ពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់រត្ថបញ្ជាំលើឥណទាន និង បុរេប្រទានអតិថិជន ដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃរត្ថបញ្ជាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃរត្ថបញ្ជាំសំខាន់ៗដើម្បីធានាឥណទាន និង បុរេប្រទានអតិថិជន មានដូចជា៖

- រត្ថបញ្ជាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

គ) គោលការណ៍ខិនភាពតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការរាស់រែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមាន កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានខិនភាពតម្លៃ ឥណទាន គិតត្រឹមកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានខិនភាពតម្លៃគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធនៅក្នុងហានិភ័យឥណទាន។

ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទានគិតត្រឹមកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។

ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកតែងតែត្រូវបានរាស់រែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធនាគារបានអនុវត្តដើម្បីបំពេញតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការរាស់រែងសំវិធានធនមានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - (“SICR”)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាង ព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទានបានកើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្លីប្រាក់ដែលត្រូវបានចាត់ទុក ថាមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់ ស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះឥណទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង ៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះឥណទានរយៈពេលវែង។

(ii) និយមន័យនៃការមិនសងប្រាក់ និងខិនភាពតម្លៃឥណទាន

ស្របតាមការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យរបស់ធនាគារកណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុមភែរមិន” ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទានហួសកាលកំណត់សងលើសពី៣០ថ្ងៃ ចំពោះឥណទានរយៈពេលខ្លី និងហួសកំណត់កាលសងលើសពី៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណីហ្វាស៊ីលីដ័រដ្ឋិលជុំ (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីដ័រត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័តក្នុងរយៈពេល៩០ថ្ងៃ ឬលើស ក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ពីរយៈពេលនៃបំណុលដែលនៅដំណាក់ មានដូចខាងក្រោម៖

(១) ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាម គ្រាត្រូវចាត់ទុកជាការសងយឺត។

(២) នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការចេញ និងការរៀបចំឥណទានឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅដំណាក់នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល ៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃ ពាក្យស្នើសុំផ្អាកឬពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។

(៣) នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬយូរជាងនេះ នោះឥណទាន ត្រូវបានចាត់ថ្នាក់ថាមានខិនភាពតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមានបង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យវាត្រូវបានចាត់ថ្នាក់អាស្រ័យ ទៅតាមគោលការណ៍ចំណាត់ថ្នាក់ហានិភ័យឥណទាន។

- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំ ផលវិបាកផ្នែកហិរញ្ញវត្ថុ ជាសារវន្តជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វាស៊ីលីតឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និង លក្ខខណ្ឌបង់ប្រាក់លើកដំបូងនៃហ្វាស៊ីលីតឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ស្មាន សំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សង នោះការរាយការណ៍សំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជារួម។
- គណនីដែលត្រូវលុបចោល/ជម្រះចេញពីបញ្ជី។

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានឱនភាពតម្លៃឥណទាន។ ECL ត្រូវបានរាយការណ៍ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការរាយការណ៍ជាប្រភេទ ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនារក ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ប្រូបាបនៃការមិនសងប្រាក់ (Probability of Default)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែ បន្ទាប់ (PD១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់ រហូតដល់ PD ១២ ខែនាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើង ចំពោះ portfolio មួយចាប់ពីចំណុចកត់ត្រាដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់ អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតរួចក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាសមតុល្យសាច់ប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែល នៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលស្ទើរ និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬរយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលរង្វិលជុំ ហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកសមតុល្យទឹកប្រាក់ដែលបានដកនាពេលបច្ចុប្បន្ន និងបូកបន្ថែម “កត្តាបង្វិលឥណទាន” ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់លើកម្រិតដែលនៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។

ដោយសារមិនមានទិន្នន័យពីគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាចអង្កេតបានលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានរាយការណ៍ថាមានភាពសមស្របក្នុងការកំណត់យក LGD ០%សម្រាប់សាច់ប្រាក់ក្នុងដៃ និងប្រាក់បញ្ញើមានកាលកំណត់ កំណត់យក LGD ១០% សម្រាប់ហ្វាស៊ីលីតដែលមានការធានាដោយប្លង់រ៉ែង និង LGD ២០% សម្រាប់ហ្វាស៊ីលីតដែលមានការធានាដោយប្លង់ទន់ និងធានាដោយ CGCC និង ៥០% សម្រាប់ហ្វាស៊ីលីតដែលមានការធានាដោយទ្រព្យសកម្មដែលអាចផ្លាស់ទីបាន និង១០០% សម្រាប់ហ្វាស៊ីលីតដែលមិនមានការធានា។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតដាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD EAD និង LGD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករណ៍ក្នុងគ្រាកន្លងមកចំពោះធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ (“សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន”) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ និងផ្នែកលើសមាសធាតុនៃ LGD និង EAD។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការថ្លឹងសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគប្រភេទផលិតផលចម្បងនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានរាយការណ៍នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារបានសន្និដ្ឋានថា មានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការថ្លឹងសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗដាក់ណាង។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលដាក់ស្ដែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolio ខុសគ្នារបស់ធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច

ការសន្មតនាពេលវេលាបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ “មូលដ្ឋាន” “ល្អបំផុត” និង “អាក្រក់បំផុត” ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
	២០២៤	២០២៥	២០២៦	២០២៧	២០២៨
អត្រាគ្មានការងារធ្វើ					
មូលដ្ឋានគោល	០,៥០	០,៥៥	០,៥៤	០,៥៣	០,៥២
ល្អបំផុត	០,៣៧	០,៤២	០,៤១	០,៤០	០,៣៩
អាក្រក់បំផុត	០,៦៣	០,៦៨	០,៦៧	០,៦៦	០,៦៥

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
	២០២៣	២០២៤	២០២៥	២០២៦	២០២៧
ការវិនិយោគថេរដុល					
មូលដ្ឋានគោល	២៦,៤១	២៦,៥៧	២៦,៤៥	២៦,៣៤	២៦,៧៥
ល្អបំផុត	២៤,០៦	២៤,២២	២៤,០៩	២៣,៩៩	២៤,៤០
អាក្រក់បំផុត	២៨,៧៦	២៨,៩២	២៨,៨០	២៨,៦៩	២៩,១០

ធនាគារបានបង្កើតចំនួន និងការថ្លឹងថ្លែងដែលទាក់ទងទៅនឹងព័ត៌មានព្យាករណ៍នាពេលខាងមុខហើយពាក់ព័ន្ធទៅនឹងសេណារីយ៉ូនីមួយៗ។ ធនាគារបានអនុវត្តកម្លាំងដើម្បីព្យាករណ៍ពី MEVs សម្រាប់សេណារីយ៉ូ និងអាក្រក់ពីមូលដ្ឋានជាមធ្យម។ នៅពេលអនុវត្តការវិនិច្ឆ័យយ៉ាងប្រុងប្រយ័ត្ននេះ ធនាគារបានអនុវត្តសេណារីយ៉ូមូលដ្ឋាន ព្រោះថារនឹងមកដល់ក្នុងការគណនា ECL ដែលមានការការពារជាងមុន ហើយកាន់តែឆ្លុះបញ្ចាំងពីការអនុវត្តផលបត្ររបស់ធនាគារនាពេលបច្ចុប្បន្ន និងស្ថានភាពស្រួលនៃសេដ្ឋកិច្ច។

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀត ដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើ ដូចជាផលប៉ះពាល់ដោយបទប្បញ្ញត្តិបម្រែបម្រួលឆ្លូរច្បាប់ ឬនយោបាយ ក៏ត្រូវបានយកពិចារណាដែរ ប៉ុន្តែវាមិនត្រូវបានចាត់ទុកថាមានផលប៉ះពាល់ជាសារវន្តទេ ដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះ ECL ដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាបន្តបន្ទាប់។

ការវិភាគរំញ័រ (Sensitivity analysis)

ការសន្មតដែលមានភាពជាសារវន្តបំផុត ដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធន ECL គឺអត្រាគ្មានការងារធ្វើ ដែលវាធ្វើឱ្យមានផលប៉ះពាល់ជាសារវន្តលើលទ្ធភាពរបស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ច សន្យា ក៏ដូចជាដំណើរការអាជីវកម្ម និងតម្លៃនៃរត្ថបញ្ជីរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលអាចកើតមាន ដោយសារការប្រែប្រួលប៉ារ៉ាម៉ែត្រដ៏សមហេតុផល ខុសពីការសន្មតដាក់ស្តែង ដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុ អថេរសេដ្ឋកិច្ចរបស់ធនាគារ មានដូចខាងក្រោម៖

	ECL ដុល្លារអាមេរិក
អត្រាគ្មានការងារធ្វើ	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២៥%	៣២.៧៦៨.៥៦៥
មិនមានការប្រែប្រួល	៣០.៨៣៥.២៣៥
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២៥%	២៩.០៦៣.៩៧៣

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានរាស់រែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំ ហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានដាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូល ប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ពេលខ្លះ ធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគាររាយការណ៍តម្លៃថាត្រឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយ គិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានដាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ដាក់លាក់។
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន។
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានរាយការណ៍ឱ្យនាយកដ្ឋានហិរញ្ញវត្ថុ និងត្រូវបានរៀបរៀបជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីពីពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ ដោយប្រើ CCF។

(ix) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមាចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងសមតុល្យយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងសមតុល្យសាច់ប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាសមតុល្យសាច់ប្រាក់ទាំងស្រុងនៃហ្វាស៊ីលីពីឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានឱនភាពតម្លៃ៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	១៧៥.០១២.៦៨៧	៧០៤.៤២៦.០៦៥	៣៦.២២៥.៧០៣	១៤៧.៩៨១.៩៩៧
ឥណទាន និងបុរេប្រទាន	៧៨៩.៨២៨.២១៨	៣.១៧៩.០៥៨.៥៧៨	៧៥២.៥៩៧.៦៧៩	៣.០៧៤.៣៦១.៥១៩
វិនិយោគមូលបត្រ	៤៦.៤៧០.១៣៧	១៨៧.០៤២.៣០១	៤៦.២២៤.៥២១	១៨៨.៨២៧.១៦៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦.៣៣០.៥៥៣	២៥.៤៨០.៤៧៦	៦៣៧.០៤៩	២.៦០២.៣៤៥
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	៣៥.០៤៥.០៨២	១៤១.០៥៦.៤៥៥	៤០.៧០៦.៧៧៥	១៦៦.២៨៧.១៧៦
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៥៥៨.៨១៤	១០.២៩៩.២២៦	៤.៧២៨.៧៨៩	១៩.៣១៧.១០៣
ហានិភ័យឥណទានដុលសរុប	១.០៥៥.២៤៥.៤៩១	៤.២៤៧.៣៦៣.១០១	៨៨១.១២០.៥១៦	៣.៥៩៩.៣៧៧.៣០៨
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៣១.០៥៨.១៦០)	(១២៥.០០៩.០៩៤)	(២០.៥៥១.៦៩៣)	(៨៣.៩៥៣.៦៦៦)
ហានិភ័យឥណទានសុទ្ធសរុប	១.០២៤.១៨៧.៣៣១	៤.១២២.៣៥៤.០០៧	៨៦០.៥៦៨.៨២៣	៣.៥១៥.៤២៣.៦៤២

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាស្រ័យលើការប៉ាន់ស្មាននៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬការពង្រីកឥណទានផ្សេងៗទៀត។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ដូចបានបង្ហាញខាងលើ ៧៧,៦១% (២០២៣៖ ៩០,០៦%) នៃហានិភ័យ ឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃប្រហាក់ប្រហែលនឹង ៥០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រ វាយតម្លៃចំណាត់ថ្នែកក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់វិនិយោគិនផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ទាំងចំពោះហ្វាស៊ីលីតឺរយៈពេលខ្លី និងហ្វាស៊ីលីតឺរយៈពេលវែងគឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសង ប្រាក់ចំពោះហ្វាស៊ីលីតឺរយៈពេលខ្លី ឬហួសកាលកំណត់សងចាប់ពី៣១ថ្ងៃ ដល់៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ចំពោះហ្វាស៊ីលីតឺរយៈពេលខ្លីហ្វាស៊ីលីតឺរយៈពេលវែង ត្រូវបានរួមបញ្ចូលទៅក្នុងការ តាមដានពិសេស។
ការមិនសងប្រាក់/ឱនភាព តម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានឱនភាពតម្លៃ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីប្រាក់កម្ចី បុរេប្រទាន និងហិរញ្ញប្បទានត្រូវបានកំណត់ ដោយផ្អែកលើការវាយតម្លៃរបស់ដៃគូដែលជាការវាយតម្លៃសមមូលដែលបានកំណត់របស់អ្នកវាយតម្លៃអន្តរជាតិផ្សេងទៀតដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
សញ្ញាប័ណ្ណ Sovereign	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/រដ្ឋាភិបាល ឬការធានាដោយធនាគារកណ្តាល/រដ្ឋាភិបាល។
ចំណាត់ថ្នាក់នៃការវិនិយោគ	សំដៅលើគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកអនុម័តអាចបំពេញកាតព្វកិច្ចទូទាត់និងបង្ហាញម្ចាស់បំណុលនៃហានិភ័យឥណទានទាបនៃការបាត់បង់នោះ។
ចំណាត់ថ្នាក់មិនបានវិនិយោគ	សំដៅទៅលើគុណភាពឥណទានទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រឈមខ្ពស់នឹងហានិភ័យដែលមិនអាចទូទាត់បាន។
មិនមានចំណាត់ថ្នាក់	សំដៅទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្នមិនត្រូវបានចាត់ថ្នាក់ជាមួយនឹងការវាយតម្លៃដោយសារតែមិនមានគំរូនៃការវាយតម្លៃ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលត្រូវបានបាត់បង់។

ង) គុណភាពគណនានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យគណនាន តាមដំណាក់កាល រួមជាមួយនឹងសិវិធានធន ECL៖

ឆ្នាំ២០២៤						ឆ្នាំ២០២៣					
ECL ១២ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនា	ECL	ពេញមួយអាណត្តិ មានឱនភាពតម្លៃ គណនា	ECL	ពេញមួយអាណត្តិ មាន ឱនភាពតម្លៃគណនា	សរុប	ECL ១២ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនា	ECL	ពេញមួយអាណត្តិ មាន ឱនភាពតម្លៃគណនា	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
-	-	-	-	-	-	-	៣១.១១២.៥៣៧	-	-	-	៣១.១១២.៥៣៧
១៧៥.០១២.៦៨៧	-	-	-	-	១៧៥.០១២.៦៨៧	១៧៥.០១២.៦៨៧	៥.១១៣.១៦៦	-	-	-	៥.១១៣.១៦៦
១៧៥.០១២.៦៨៧	-	-	-	-	១៧៥.០១២.៦៨៧	១៧៥.០១២.៦៨៧	៣៦.២២៥.៧០៣	-	-	-	៣៦.២២៥.៧០៣
(២២៥.៨១៨)	-	-	-	-	(២២៥.៨១៨)	(៤៦.២០២)	-	-	-	-	(៤៦.២០២)
១៧៤.៧៨៦.៨៦៩	-	-	-	-	១៧៤.៧៨៦.៨៦៩	៣៦.១៧៩.៥០១	-	-	-	-	៣៦.១៧៩.៥០១
៧០៣.៥១៧.១៤៨	-	-	-	-	៧០៣.៥១៧.១៤៨	១៤៧.៧៩៣.២៦២	-	-	-	-	១៤៧.៧៩៣.២៦២
៥៩២.១១៣.៤៥០	-	-	-	-	៥៩២.១១៣.៤៥០	៦៣២.៣០៥.៦២៤	-	-	-	-	៦៣២.៣០៥.៦២៤
-	៩៣.៩១៦.៣២៩	-	-	-	៩៣.៩១៦.៣២៩	-	៣៤.៦២៣.៥០២	-	-	-	៣៤.៦២៣.៥០២
-	-	-	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	-	-	-	៨៥.៦៦៨.៥៥៣	៨៥.៦៦៨.៥៥៣	-
៥៩២.១១៣.៤៥០	៩៣.៩១៦.៣២៩	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	១០៣.៧៩៨.៤៣៩	៣៤.៦២៣.៥០២	៣៤.៦២៣.៥០២	៨៥.៦៦៨.៥៥៣	៨៥.៦៦៨.៥៥៣	៣៤៦.៥៩៧.៦៧៩
(៣.៩០៥.៧១៣)	(២.៨០១.៤៩៥)	(២២.២០០.៦២១)	(២២.២០០.៦២១)	(២២.២០០.៦២១)	(២២.២០០.៦២១)	(២២.២០០.៦២១)	(៤.៦៧៦.៧១៧)	(៤.៦៧៦.៧១៧)	(១៤.៩៧០.៩២៣)	(១៤.៩៧០.៩២៣)	(២០.២៦៨.៩៥៧)
៥៨៨.២០៨.៧៣៧	៩១.១១៤.៨៣៤	៨១.៩៩៧.៨១៨	៨១.៩៩៧.៨១៨	៨១.៩៩៧.៨១៨	៨១.៩៩៧.៨១៨	៨១.៩៩៧.៨១៨	៣៤.០០២.១៤៥	៣៤.០០២.១៤៥	៧០.៦៩៧.៦៣០	៧០.៦៩៧.៦៣០	៧០.៦៩៧.៦៣០
២.៣៦៧.៥៤០.១៦៦	៣៦៦.៧៣៧.២០៧	៣៦៦.៧៣៧.២០៧	៣៦៦.៧៣៧.២០៧	៣៦៦.៧៣៧.២០៧	៣៦៦.៧៣៧.២០៧	៣៦៦.៧៣៧.២០៧	២.៥៦៣.៨៦៤.០៨៥	២.៥៦៣.៨៦៤.០៨៥	២.៥៦៣.៨៦៤.០៨៥	២.៥៦៣.៨៦៤.០៨៥	២.៥៦៣.៨៦៤.០៨៥


ច) ខាតបង់លើឱនភាព

ឆ្នាំ២០២៤						ឆ្នាំ២០២៣					
ECL ១២ខែ		ECL ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនាន		ECL ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនាន		ECL ១២ខែ		ECL ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនាន		ECL ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃគណនាន	
ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	

ការតាមដានស្តង់ដារ		៤៦.៤៧០.១៣៧	-	-	៤៦.៤៧០.១៣៧	៤៦.២២៤.៥២១		-	-	៤៦.២២៤.៥២១	
ការតាមដានពិសេស		-	-	-	-	-		-	-	-	
ឧកទានទូទាត់		-	-	-	-	-		-	-	-	
សរុប		៤៦.៤៧០.១៣៧	-	-	៤៦.៤៧០.១៣៧	៤៦.២២៤.៥២១		-	-	៤៦.២២៤.៥២១	
សិវិធានធនសម្រាប់ការខាតបង់ (ECL)		-	-	-	-	-		-	-	-	
សរុប		៤៦.៤៧០.១៣៧	-	-	៤៦.៤៧០.១៣៧	៤៦.២២៤.៥២១		-	-	៤៦.២២៤.៥២១	

កិត្តិយសពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	កិច្ចសន្យាគណនាន និងកិច្ចសន្យាធានា ហិរញ្ញវត្ថុ									
	កាលបរិច្ឆេទ	១៨៧.០៤២.៣០១	-	-	១៨៧.០៤២.៣០១	១៨៨.៨២៧.១៦៨	-	-	១៨៨.៨២៧.១៦៨	-
	ការតាមដានស្តង់ដារ	៣៦.៥៨០.២៣២	-	-	៣៦.៥៨០.២៣២	៤៣.៩១៩.៦០១	-	-	៤៣.៩១៩.៦០១	-
	ការតាមដានពិសេស	-	៥៤៤.៤៤៣	-	៥៤៤.៤៤៣	-	១.៤០៥.១៣៨	-	១.៤០៥.១៣៨	-
	ឧកទានទូទាត់	-	-	៤៧៩.២២១	៤៧៩.២២១	-	-	-	១១០.៨២៥	-
សរុប	៣៦.៥៨០.២៣២	៥៤៤.៤៤៣	៤៧៩.២២១	៣៧.៦០៣.៨៩៦	៤៣.៩១៩.៦០១	១.៤០៥.១៣៨	១១០.៨២៥	៤៥.៤៣៥.៥៦៤	១១០.៨២៥	-

សិវិធានធនសម្រាប់ការខាតបង់ (ECL)		(៩៤.៨៦៨)	(៨៨៧)	(១៨.៣៩៧)	(១១៤.១៥២)	(៧.០២៨)		(៩.៣០៧)	(៩.៣០៧)	(១៨៤.១១៥)	
សរុប		៣៦.៤៨៥.៣៦៤	៥៤៣.៥៦៦	៤៦០.៨២៤	៣៧.៤៨៥.៧៨៤	៤៣.៧៩៤.៦០១		១.៤០៥.១៣៨	១.៤០៥.១៣៨	៤៥.២៥១.៤៤៩	
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)		១៤៦.៨៥៣.៥៨៩	២.១៨៧.៨១៣	១.៨៥៤.៨១៧	១៥០.៨៥៦.២១៩	១៧៨.៧២៦.១៨៩		៥.៧១១.២៧៩	៥.៧១១.២៧៩	១៨៤.៨៥៦.១៦៨	



ច) ខាតបង់លើឱនភាព (ត)

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

ទ្រព្យសកម្មផ្សេងៗ (ថ្លៃជួលកក់ និង ការធាក់រ៉ឺនយ)	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ECL ១២ខែ	ECL មិនមាន ឱនភាពតម្លៃឥណទាន	ECL ពេញមួយអាជ្ញាគាល មានឱនភាពតម្លៃ ឥណទាន	ECL មិនមាន ឱនភាពតម្លៃឥណទាន	ECL ១២ខែ	ECL ពេញមួយអាជ្ញាគាល មានឱនភាពតម្លៃ ឱនភាពតម្លៃឥណទាន
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការតាមដានស្តង់ដា	៨.១៤១.៩១៤	-	-	៨.១៤១.៩១៤	៦៣៧.០៤៩	-
ការតាមដានពិសេស	-	-	-	-	-	-
ទុកខានទូទាត់	-	-	-	-	-	-
សមតុល្យយោងដុល	៨.១៤១.៩១៤	-	-	៨.១៤១.៩១៤	៦៣៧.០៤៩	-
សរុប	(១.៨១១.៣៦១)	-	-	(១.៨១១.៣៦១)	(៥២.៣៧៩)	-
សមតុល្យយោងសរុប	៦.៣៣០.៥៥៣	-	-	៦.៣៣០.៥៥៣	៥៨៤.៦៧០	-
កំណត់សម្គាល់ ៤.១.គ)	២៥.៤៨០.៤៧៦	-	-	២៥.៤៨០.៤៧៦	២.៣៨៨.៣៧៧	-

ច) ខាតបង់លើឱនភាព (ត)

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ECL ១២ខែ	ECL មិនមាន ឱនភាពតម្លៃឥណទាន	ECL ពេញមួយអាជ្ញាគាល មានឱនភាពតម្លៃ ឥណទាន	ECL ១២ខែ	ECL ពេញមួយអាជ្ញាគាល មានឱនភាពតម្លៃឥណទាន	ECL ពេញមួយអាជ្ញាគាល មានឱនភាពតម្លៃឥណទាន
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៤.៦៧៦.៧១៧	៦២១.៣៥៧	១៤.៩៧០.៩២៣	២០.២៦៨.៩៩៧	២.៨២៨.៧១២	២០៨.១៧០	៤.៥៥៥.៣៩៩
សរុប	១៨៤.៣៧២	(៥១.១២៣)	(១៣៣.២៤៩)	-	(១៣.៩៧៩)	-
សរុប	(១៨៧.០៩០)	៦១៧.០៧០	(៥២៩.៨៨០)	-	(៩១.៨២៥)	-
សរុប	(៦៨.៨៤៥)	(៧៧.២១១)	១៤៦.០៥៦	-	(១៤៣.៤៥៧)	-
សរុប	(១.៦១៨.៥១៥)	(៨០.៤៥០)	៥.៣៨៧.០១៥	១.០៦៧.០៧២	៤១០.៤៨២	៩.១៩២.៤៥៩
សរុប	២.០៩២.១៤៦	២.២៥១.០៧៤	៥.៩៥០.៧៣៦	១.៤៨៥.៦២៣	៩០.០៨៦	៣.៣៤៤.២៩៣
សរុប	(១.១៧៣.៩៧៣)	(៤៧៩.២២១)	(៣.៦៩០.៩៨០)	(៤៨៣.៣៨៧)	(១៩.៦២៧)	(១.៣២៧.៥៩០)

សរុប	៣.៩០៤.៧១២	២.៨០១.៤៩៦	២២.២០០.៦២១	២៨.៩០៦.៨២៩	៤.៦៧៦.៧១២	១៤.៩៧០.៩២៣	២០.២៦៨.៩៩៧
សរុប	១៥.៧១៦.៤៦៦	១១.២៧៦.០២១	៨៩.៣៥៧.៥០០	១១៦.៣៤៩.៩៨៧	១៩.១០៤.៣៨៩	២.៥៣៨.២៤៣	៨៦.៧៩៨.៨៥៣



៥) ខាតបង់លីខិនភាព (ត)

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)

ឆ្នាំ២០២៤						ឆ្នាំ២០២៣					
ដំណាក់កាលទី១			ដំណាក់កាលទី២			ដំណាក់កាលទី៣			ដំណាក់កាលទី៤		
ECL ១២ ខែ			ECL ១២ ខែ			ECL ១២ ខែ			ECL ១២ ខែ		
ដុល្លារអាមេរិក			ដុល្លារអាមេរិក			ដុល្លារអាមេរិក			ដុល្លារអាមេរិក		

សមតុល្យយោងដុល

សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៦៣២.៣០៥.៦២៤	៣៤.៦២៣.៥០២	៣៤.៦៦៨.៥៥៣	៧៥២.៥៩៧.៦៧៩	៦៧៤.៣៨៦.៤១០	១៥.៦៩៣.៤២១	២៦.៨១៦.៣៤៧	៧១៦.៨៩៦.១៧៨

បម្រែបម្រួលដោយសារខុសគ្នាពីការបញ្ជាក់ដែលបានកត់ត្រា
នៅថ្ងៃទី១ ខែមករា៖

ផ្ទេរទៅដំណាក់កាលទី១	២.៦៥១.០៥៧	(១.៩៩៦.១៨០)	(៦៥៤.៨៧៧)	-	១.០៦៩.២៥៣	(១.០៦៩.២៥៣)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៣២.៣១៥.៤៥២)	៣៣.៥៤៣.៦០៩	(១.២២៨.១៥៧)	-	(២៨.៩២៨.៩១៧)	២៨.៩២៨.៩១៧	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៩.៥៩៨.១២២)	(៣.៥៨៩.០១០)	១៣.១៨៧.១៣២	-	(៤៣.៣១០.៩៤៥)	(១១.១៩៦.១៩៥)	៥៤.៥០៧.១៤៤	-
ការវាស់វែងសមតុល្យយោងដុលសុទ្ធ	(៣០.៨៦៦.១២២)	(២៧០.៤០៤)	៣.៨៦៤.២៩៣	(២៧.២៧២.២៣៣)	(៣៣.៩៩៣.៦០៨)	(២៩០.២០៤)	២.៦៤៦.១០៤	(៣១.៦៣៧.៧០៨)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២០៧.២៩៣.៧៤៣	៥៩.៩៨០.៥១៩	២៤.៨៣៥.៥០៣	២៩២.១០៩.៧៦៥	១៥៥.៨៤២.៩៣៣	៤.០៣២.០៥៥	៧.៣៩៦.៤១៩	១៦៧.២៧១.៤០៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា ក្នុងអំឡុង ការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១៧៧.៣៥៧.២៧៨)	(២៨.៣៧៥.៧០៨)	(២១.៨៧៤.០០៧)	(២២៧.៦០៦.៩៩៣)	(៩២.៧៥៩.៥០២)	(១.៤៧៥.២៣៥)	(៥.៦៩៧.៤៦១)	(៩៩.៩៣២.១៩៨)

សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៥៩២.១១៣.៤៥០	៩៣.៩១៦.៣២៨	១០៣.៧៩៨.៤៤០	៧៨៩.៨២៨.៦១៨	៦៣២.៣០៥.៦២៤	៣៤.៦២៣.៥០២	៨៥.៦៦៨.៥៥៣	៧៥២.៥៩៧.៦៧៨

គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២.៣៨៣.២៥៦.៦៣៦	៣៧៨.០១៣.២២១	៤១៧.៧៨៨.៧២១	៣.១៧៩.០៥៨.៥៧៨	២.៥៨២.៩៦៨.៤៧៤	១៤១.៤៣៧.០០៦	៣៤៩.៩៥៦.០៣៩	៣.០៧៤.៣៦១.៥១៩

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងការិយបរិច្ឆេទ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងគំរូថ្មីៗជាប្រចាំ។

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

ឆ្នាំ២០២៤				ឆ្នាំ២០២៣			
ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		
ECL ១២ ខែ	ECL	ECL	ECL ១២ ខែ	ECL	ECL	សរុប	សរុប
ពេញមួយអាយុកាល មិនមាន ខ្លួនភាពតម្លៃឥណទាន	ពេញមួយអាយុកាលមាន ខ្លួនភាពតម្លៃឥណទាន	ពេញមួយអាយុកាលមាន ខ្លួនភាពតម្លៃឥណទាន	ពេញមួយអាយុកាល មិនមាន ខ្លួនភាពតម្លៃឥណទាន	ពេញមួយអាយុកាល មិនមាន ខ្លួនភាពតម្លៃឥណទាន	ពេញមួយអាយុកាលមាន ខ្លួនភាពតម្លៃឥណទាន		
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
១៦៧.៧៨០	៧.០២៨	៩.៣០៧	១៨៤.១១៥	៨៩.០៧៦	៨២	៤.៤៨៤	១០៣.៦៤២
-	-	-	-	-	-	-	-
-	-	-	-	-	-	-	-
-	-	-	-	-	-	-	-
(៨៥.៦១៨)	(៦.៥៨៩)	(១៥១)	(៩២.៣៥៨)	(៦.៦០៥)	៥០២	៣.០០៥	(៣.០៩៨)
១២.៧០៦	៤៤៨	៩.២៤១	២២.៣៩៥	៧៥.៣០៩	៦.៤៤៤	១.៨១៨	៨៣.៥៧១
៩៤.៨៦៨	៨៨៧	១៨.៣៩៧	១១៤.១៥២	១៦៧.៧៨០	៧.០២៨	៩.៣០៧	១៨៤.១១៥
៣៨១.៨៤៤	៣.៥៧០	៧៤.០៤៨	៤៥៩.៤៦២	៦៨៥.៣៨២	២៨.៧០៩	៣៨.០១៩	៧៥២.១១០



(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (ត)

ដំណាក់កាលទី១	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ដំណាក់កាលទី២	ECL	ដំណាក់កាលទី៣	ដំណាក់កាលទី២	ECL	ដំណាក់កាលទី៣
ECL ១២ ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	មិនមាន	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	ECL ១២ ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	ECL
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យយោងដុល						
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៤៣.៩១៩.៦០១	១.៤០៥.១៣៨	១១០.៨២៥	៤៥.៤៣៥.៥៦៤	៣០.០០០	៥០.០០០
បម្រែបម្រួលដោយសារខុសគ្នាបញ្ជីហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា៖						
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	(១៨.៩៩៨.៣៨៩)	(១.២២៥.៥៧០)	(៣៧.៥០៤)	(១២.២១១.៤៦៣)	(១២.៨០១.០៦២)	(៣៤.៧៩៨)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា	១១.៦៥៩.០២០	៣៦៤.៨៧៥	៤០៥.៩០០	១២.៤២៩.៧៥៥	១.៣៤០.៥២៧	៣២.៦៨៦.២៨៨
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៣៦.៥៨០.២៣២	៥៤៤.៤៤៣	៤៧៩.២២១	៤៣.៩១៩.៦០១	១៩.៤០៥.១៣៨	៤៥.៤៣៥.៥៦៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៤៧.២៣៥.៤៣៣	២.១៩១.៣៨៣	១.៩២៨.៨៦៥	១៧៩.៤១១.៥៧០	៥.៧៣៩.៩៨៩	៩៨២.៧២០

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ដំណាក់កាលទី១	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ដំណាក់កាលទី២	ECL	ដំណាក់កាលទី៣	ដំណាក់កាលទី២	ECL	ដំណាក់កាលទី៣
ECL ១២ ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	មិនមាន	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	ECL ១២ ខែ	ពេញមួយអាណត្តិ មិនមាន ឱនភាពតម្លៃឥណទាន	ECL
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក						
សំវិធានធនបាក់បង់នៅថ្ងៃទី១ ខែមករា	៤៦.២០២	-	-	៤៦.២០២	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖						
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២៦.០៨៥	-	-	២៦.០៨៥	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា	១៥៣.៥៣១	-	-	១៥៣.៥៣១	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	២២៥.៨១៨	-	-	២២៥.៨១៨	-	-
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៩០៨.៩១៧	-	-	១៨៨.៧៣៥	-	-



(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (គ)

ដំណាក់កាលទី១	ឆ្នាំ២០២៤			
	ដំណាក់កាលទី២	ដំណាក់កាលទី៣	ដំណាក់កាលទី១	ឆ្នាំ២០២៣
	ECL ១២ ខែ ពេញមួយអាប្បកាល មិនមាន និរន្តរភាពតម្លៃឥណទាន	ECL ពេញមួយអាប្បកាលមាន និរន្តរភាពតម្លៃឥណទាន	ECL ១២ ខែ សរុប	ECL ពេញមួយអាប្បកាលមាន និរន្តរភាពតម្លៃឥណទាន
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា	៣៦.២២៥.៧០៣	-	៣៦.២២៥.៧០៣	-
			៦៦.១៤៤.២១៨	-
				៦៦.១៤៤.២១៨
បម្រែបម្រួលដោយសារខបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២០.២១៦.២៥៣	-	២០.២១៦.២៥៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	១១៨.៥៧០.៧៣១	-	១១៨.៥៧០.៧៣១	-
			(៣១.០២៤.៥៥៨)	-
				(៣១.០២៤.៥៥៨)
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	១៧៥.០១២.៦៨៧	-	១៧៥.០១២.៦៨៧	-
			៣៦.២២៥.៧០៣	-
				៣៦.២២៥.៧០៣
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៧០៤.៤២៦.០៦៥	-	៧០៤.៤២៦.០៦៥	-
			១៤៧.៩៨១.៩៩៧	-
				១៤៧.៩៨១.៩៩៧

(iv). ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក វិនិយោគមូលបត្រ

ដំណាក់កាលទី១	ឆ្នាំ២០២៤			
	ដំណាក់កាលទី២	ដំណាក់កាលទី៣	ដំណាក់កាលទី១	ឆ្នាំ២០២៣
	ECL ១២ ខែ ពេញមួយអាប្បកាល មិនមាន និរន្តរភាពតម្លៃឥណទាន	ECL ពេញមួយអាប្បកាលមាន និរន្តរភាពតម្លៃឥណទាន	ECL ១២ ខែ សរុប	ECL ពេញមួយអាប្បកាលមាន និរន្តរភាពតម្លៃឥណទាន
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក				
សំវិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រា	-	-	-	-
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	-	-	-	-
សមតុល្យយោងដុល				
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៤៦.២២៤.៥២១	-	៤៦.២២៤.៥២១	-
			៤៦.១១០.២៤០	-
				៤៦.១១០.២៤០
បម្រែបម្រួលដោយសារខបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា៖				
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការប្រមូល	(២៩.៧៥៤.៣៨៤)	-	(២៩.៧៥៤.៣៨៤)	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៣០.០០០.០០០	-	៣០.០០០.០០០	-
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៤៦.៤៧០.១៣៧	-	៤៦.៤៧០.១៣៧	-
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨៧.០៤២.៣០១	-	១៨៧.០៤២.៣០១	-
			១៨៧.៨២៧.១៦៨	-
				១៨៧.៨២៧.១៦៨

ច) ខាតបង់លើឱនភាព (ត)

(៧). ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានដែលបានរំពឹងទុក ប្រាក់តម្កល់ការផ្តល់ និងប្រាក់កំណត់និយមបង្ករប្រាប់ការបង់យ៉ឹកយ៉ាវ

	ឆ្នាំ២០២៤				ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ECL ១២ ខែ	ពេញមួយអាណត្តិ ឱនភាពតម្លៃឥណទាន	ដុល្លារអាមេរិក	ដំណាក់កាលទី២	ECL ១២ ខែ	ពេញមួយអាណត្តិ ឱនភាពតម្លៃឥណទាន	ដុល្លារអាមេរិក
ការខាតបង់ឥណទានរំពឹងទុក	៥២.៣៧៩	-	-	-	៥២.៣៧៩	៣៩.៤២២	-	៣៩.៤២២
សិទ្ធិធានធនបាត់បង់នៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី១ ខែមករា៖	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៧៥៨.៩៨២	-	-	១.៧៥៨.៩៨២	១២.៩៥៧	-	-	១២.៩៥៧
សិទ្ធិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	១.៨១១.៣៦១	-	-	១.៨១១.៣៦១	៥២.៣៧៩	-	-	៥២.៣៧៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៧.២៩០.៧២៨	-	-	៧.២៩០.៧២៨	២១៣.៩៦៨	-	-	២១៣.៩៦៨
សមតុល្យយោងដុល	-	-	-	-	-	-	-	-
សមតុល្យយោងដុលនៅថ្ងៃទី១ ខែមករា	៦៣៧.០៤៩	-	-	៦៣៧.០៤៩	៥៩២.៥៣៩	-	-	៥៩២.៥៣៩
បម្រែបម្រួលដោយសារការខុសគ្នាហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី១ ខែមករា៖	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៧.៥០៤.៨៦៤	-	-	៧.៥០៤.៨៦៤	៤៤.៥១០	-	-	៤៤.៥១០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយប់កត់ត្រា	-	-	-	-	-	-	-	-
សមតុល្យយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៨.១៤១.៩១៣	-	-	៨.១៤១.៩១៣	៦៣៧.០៤៩	-	-	៦៣៧.០៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៦.១៩៨.២៣៨	-	-	៦.១៩៨.២៣៨	២.៦០២.៣៤៥	-	-	២.៦០២.៣៤៥

ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង២០២៣។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ី	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៩៩.៩៣៦.៧១៦	៧៤.៨៥០.១៥៣	១៧៤.៧៨៦.៨៦៩
ឥណទាន និងបុរេប្រទាន	៧៦០.៩២១.៣៨៩	-	៧៦០.៩២១.៣៨៩
វិនិយោគមូលបត្រ	៤៦.៤៧០.១៣៧	-	៤៦.៤៧០.១៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦.៣៣០.៥៥៣	-	៦.៣៣០.៥៥៣
កិច្ចសន្យាផ្តល់ឥណទាន	៣៤.៩៣២.៤៥៧	-	៣៤.៩៣២.៤៥៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៥៥៧.២៨៧	-	២.៥៥៧.២៨៧
ហានិភ័យឥណទានសរុប	៩៥១.១៤៨.៥៣៩	៧៤.៨៥០.១៥៣	១.០២៥.៩៩៨.៦៩២

គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣.៨២៨.៣៧២.៨៦៩	៣០១.២៧១.៨៦៦	៤.១២៩.៦៤៤.៧៣៥
-----------------------------------	---------------	-------------	---------------

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣២.៣០៦.០០៦	៣.៨៧៣.៤៩៥	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	៧៣២.៣២៨.៦៨២	-	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨៤.៦៧០	-	៥៨៤.៦៧០
កិច្ចសន្យាផ្តល់ឥណទាន	៤០.៥២២.៦៦០	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៧២៨.៧៨៩	-	៤.៧២៨.៧៨៩
ហានិភ័យឥណទានសរុប	៨៥៦.៦៩៥.៣២៨	៣.៨៧៣.៤៩៥	៨៦០.៥៦៨.៨២៣

គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៣.៤៩៩.៦០០.៤១៥	១៥.៨២៣.២២៧	៣.៥១៥.៤២៣.៦៤២
-----------------------------------	---------------	------------	---------------

ជ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមសមតុល្យយោងដល់វាដកការថយចុះតម្លៃ ប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីផ្ទៃក្នុង។

កសិកម្ម ប្រៃសណីយ៍ និងនេសាទ	អគារ និងសំណង់	គ្រឹះស្ថាន ហិរញ្ញវត្ថុ	ទ័ព្វល និង ទ័ព្វញ	ផលិតកម្ម	ឥណទាន ផ្សេងៗ	ឥណទាន ឯកជន	ឥណទាន អចលនទ្រព្យ	សេវាកម្ម	ជំនួញលក់ដុំ និង លក់រាយ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤										
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ	-	-	១៧៤.៧៨៦.៨៦៩	-	-	-	-	-	-	១៧៤.៧៨៦.៨៦៩
ឥណទាន និងបុរេប្រទាន	២៧.០១៩.៧៤០	៥៥.០១៦.៣៣៧	៦.៣៤០.០៧៨	៤៨.១៥៣.៥៥១	៥៥.៨០៣.០៣៣	១៨៨.៤១២.៣៣៣	១៨៨.៤១២.៣៣៣	៥១.៩៩៥.៣២៦	៣០៨.៤៧០.៤៦២	៧៦០.៩២១.៣៨៩
វិនិយោគមូលបត្រ	-	-	៤៦.៤៧០.១៣៧	-	-	-	-	-	-	៤៦.៤៧០.១៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	៦.៣៣០.៥៥៣	-	៦.៣៣០.៥៥៣
កិច្ចសន្យាផ្តល់ឥណទាន	២៣៩.៣១១	៧៥៣.២៤៧	៨.៨៩៥	៥០.៤៤៨	១.០៦៦.៩៥៩	២៣.២១១.២១៣	៦.៣២០.៩៣២	១.៥៥៤.៦៣៦	១.៧២៦.៧៦៦	៣៤.៩៣២.៤៥៧
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	៣៣.២៧៨	-	-	-	-	-	២.២៩៩.០០០	២២៥.០០៩	២.៥៥៧.២៨៧
ហានិភ័យឥណទានសរុប	២៧.២៥៩.០៥១	៥៥.៨០២.៨៦២	៦.៣៤៨.៩១៥	៥៥.២០៣.៩៥៩	៦.៤៥៧.៩២៥	៧៥.០១៤.២៩៦	១៩៤.៧៣៣.២៦៥	៦២.១៧៥.៥១៥	៣១០.៤២២.២៣៧	១.០២៥.៩៨៨.៦៥២
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១០៩.៧១៧.៦៨០	២២៤.៦០៦.៥២០	៩៤៨.១៩៥.៦៩០	៩៤៨.០២១.០៩៦	២៥.៩៩៣.១៤៨	៣១៨.០៣២.៥៤១	៧៨៣.៨០១.៣៩២	២៥០.២៧២.៥៤៨	១.២៤៩.៤៤៩.៥០៤	៤.១២៩.៦៤៤.៧៣៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣										
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារផ្សេងៗ	-	-	៣៦.១៧៩.៥០១	-	-	-	-	-	-	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	១៦.៥៦៩.៤៤៥	៩៨.១៦៩.៦១៨	៧.៥១៣.០១៩	២៣.៥៦៦.៣៣១	៥៣.៩៨៣.៥៥៤	៣៥.៦៨៩.៧៨៩	២៥៨.៥៥២.០៩៤	៤៥.៥៤៤.៦៧៣	១៨៧.៥៤៤.០០៩	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	-	-	៤៦.២២៤.៥២១	-	-	-	-	-	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	៥៨៤.៦៧០	-	៥៨៤.៦៧០
កិច្ចសន្យាផ្តល់ឥណទាន	១៧៤.១៤៥	២.២៤៧.០២៣	៨០.៨៤៨	៥៦៤.២៤៣	៨០៧.៩៧៩	១៧.៤២៤.២៦៥	១៦.៥២៥.១៤៦	៥៣៥.២១៩	២.១៦៣.៧០៣	៤០.៥២២.៦៦១
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	១៥០.៥៨១	-	-	-	-	២.៩០៩.៥០១	២១.៤៣៥	១.៦៤៧.២៧២	៤.៧២៨.៧៨៩
ហានិភ័យឥណទានសរុប	១៦.៧៤៣.៦៣០	១០០.៥៦៧.២២២	៨៨.៩១៧.០៤១	៥៤.១៣០.៥៧៤	៥៤.៧៩១.៥៧៣	៥៣.១១៤.០៥៤	២៧៨.០២៦.៧៤១	៤៦.៦៨៦.០៤៧	១៩១.៣៥៤.៩៨៤	៨៦០.៥៦៨.៨២៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៦៨.៣៩៧.៧២៩	៤១០.៨១៧.១០២	៣៦៧.៣១១.១១២	២២២.៨២៣.៣៩៥	២២៣.៨២៣.៥៧៦	២១៦.៩៧០.៩១១	១.១៣៥.៧៣៩.២៣៧	១៩០.៧១២.៥០២	៧៨១.៦៨៥.១១០	៣.៥១៥.៤២៣.៦៤៦



ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការ

អាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនបានរឹបអូស ទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣៤.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បី គ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
ជាប្រាក់ដុល្លារអាមេរិក				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	២២.៥១០.៩៦៤	៥.២៥១.៣០៧	-	២៧.៧៦២.២៧១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៣៦០.៩៦៩.៨០២	៥.៥៤៥.៧៨២	-	៣៦៦.៥១៥.៥៨៤
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	១៧៤.០៤៤.៩៩៦	៤៤០.១៣១	៣០១.២៤២	១៧៥.៧៨៦.៨៦៩
ឥណទាន និងបុរេប្រទាន	៦៧៤.៨០០.៩០៨	៨៦.១២០.៤៨១	-	៧៦០.៩២១.៣៨៩
វិនិយោគមូលបត្រ	៤៦.៤៧០.១៣៧	-	-	៤៦.៤៧០.១៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៨៦៥.៤៦២	៤៦៥.០៩១	-	៦.៣៣០.៥៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៨៤.៦៦២.២៦៩	៩៧.៨២៣.២៩២	៣០១.២៤២	១.៣៨២.៧៨៦.៨០៣
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	១.១៦៣.៤៧១.៤៩៣	១៥.៨១១.១៤៧	-	១.១៧៩.២៨២.៦៤០
ប្រាក់កម្ចី	៤៦.០២៥.២៩០	៤១៨.៩៦២	-	៤៦.៤៤៤.២៥២
អត្ថប្រយោជន៍និយោជិត	១៣.២៦០	-	-	១៣.២៦០
បំណុលហិរញ្ញវត្ថុផ្សេងៗ	១២.៩៧៩.០៣៣	៧៩.០០៩	-	១៣.០៥៨.០៤២
បំណុលហិរញ្ញវត្ថុសរុប	១.២២២.៤៨៥.០៧៦	១៦.៣០៩.១១៨	-	១.២៣៨.៧៩៤.១៩៤
ស្ថានភាពសុទ្ធ	៦២.១៧៣.១៩៣	៨១.៥១៤.១៧៤	៣០១.២៤២	១៤៣.៩៨៨.៦០៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	២៥០.២៤៧.១០២	៣២៨.០៩៤.៥៥០	១.២១២.៤៩៩	៥៧៩.៥៥៤.១៥១

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	ផ្សេងៗ	សរុប
	ជាប្រាក់ដុល្លារអាមេរិក			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ក្រៅតារាងតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	៣៤.០៤២.៤១៣	៨៩០.០៤៥	-	៣៤.៩៣២.៤៥៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	២.៥៣៣.៩៦៦	២៣.៣២០	-	២.៥៥៧.២៨៦
	៣៦.៥៧៦.៣៧៩	៩១៣.៣៦៥	-	៣៧.៤៨៩.៧៤៤
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៤៧.២១៩.៩២៥	៣.៦៧៦.២៩៤	-	១៥០.៨៩៦.២១៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	២៣.៨៣៧.២៦៦	៤.០៤៦.៤៥៩	-	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	៤៩.៤៦៤.៥៣០	៤.២៥៨.៥៨៧	-	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	៣៥.៤៨៤.១១១	៤០០.៨៧៩	២៩៤.៥១១	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	៦៥៦.៥៧៤.៣៤៥	៧៥.៧៥៤.៣៣៧	-	៧៣២.៣២៨.៦៨២
វិនិយោគមូលបត្រ	៤៦.២២៤.៥២១	-	-	៤៦.២២៤.៥២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥៨៤.៦៧០	-	-	៥៨៤.៦៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨១២.១៦៩.៤៤៣	៨៤.៤៦០.២៦២	២៩៤.៥១១	៨៩៦.៩២៤.២១៦
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	៥៨១.៦៥១.១៩២	៨.២១២.២៩០	-	៥៨៩.៨៦៣.៤៨២
ប្រាក់កម្ចី	១១៤.១១៨.៤០៩	៥៣៤.៦២១	-	១១៤.៦៥៣.០៣០
អត្ថប្រយោជន៍និយោជិក	១៨.៤៩១	-	-	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៧១៦.៨៨២	(១៤.៧២៦)	-	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប	៧១៣.៥០៤.៩៧៤	៨.៧៣២.១៨៥	-	៧១២.២៣៧.១៥៩
ស្ថានភាពសុទ្ធ	១០៨.៦៦៤.៤៦៩	៧៥.៧២៨.០៧៧	២៩៤.៥១១	១៨៤.៦៨៧.០៥៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	៤៤៣.៨៩៤.៣៥៦	៣០៩.៣៤៩.១៩៥	១.២០៣.០៧៧	៧៥៤.៤៤៦.៦២៨
ក្រៅតារាងតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	៣៩.៧៣១.៤២៨	៧៩១.២៣២	-	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៤.៦៣២.០៣៩	៩៦.៧៥០	-	៤.៧២៨.៧៨៩
	៤៤.៣៦៣.៤៦៧	៨៨៧.៩៨២	-	៤៥.២៥១.៤៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៨១.២២៤.៧៦៣	៣.៦២៧.៤០៦	-	១៨៤.៨៥២.១៦៩

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញឬខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុមូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឆ្នាំ២០២៤				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(៣.១១៦.៧៧៨)	(១២.៥៤៥.០៣១)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ថយចុះ ៥%	៣.៤៤៤.៨៦០	១៣.៨៦៥.៥៦២	-	-
ឆ្នាំ២០២៣				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(២.៨៩៦.០៩៩)	(១១.៨៣០.៥៦៤)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ថយចុះ ៥%	៣.២០០.៩៥១	១៣.០៧៥.៨៨៥	-	-

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របគឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ ដែលមានភ្ជាប់នៅទំព័របន្ទាប់ បានសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមសមតុល្យយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សងដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

[The remainder of this page is intentionally left blank.]

(គ) ហានិភ័យអត្រាការប្រាក់ (គ)

	១ខែ		១ខែទៅ៣ខែ		៣ខែទៅ៦ខែ		១ឆ្នាំទៅ៥ឆ្នាំ		ពុំមានការប្រាក់		សរុប	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤												
ទ្រព្យសកម្មហិរញ្ញវត្ថុ												
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	-	-	-	២៧.៧៦២.២៧១	២៧.៧៦២.២៧១
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	-	-	១២៨.៤៦០	-	-	-	-	-	-	-	៣៦៦.៥១៥.៥៨៤	៣៦៦.៥១៥.៥៨៤
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	-	៩៤.៨៦១.៣៨៧	-	-	-	-	-	-	-	៧៩.៩២៥.៤៨២	១៧៤.៧៨៦.៨៦៩
ឥណទាន និងបុរេប្រទាន	៩២.៥៣៩.៩១៤	៩៥.៨៣៤.៤៥០	៥៣.០២០.៤៨០	៥១៩.៥២៦.៥៤៥	-	-	-	-	-	-	៧៦០.៩២១.៣៨៩	៧៦០.៩២១.៣៨៩
វិនិយោគមូលបត្រ	-	-	១៥.០០០.០០០	៣១.៤៧០.១៣៧	-	-	-	-	-	-	៤៦.៤៧០.១៣៧	៤៦.៤៧០.១៣៧
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	៦.៣៣០.៥៥៣	៦.៣៣០.៥៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩២.៥៣៩.៩១៤	២០៥.៨២៤.៦១៧	៨៤.៤៩០.៦១៧	៥១៩.៥២៦.៥៤៥	-	-	-	-	-	-	១.៣៨២.៧៨៦.៨០៣	១.៣៨២.៧៨៦.៨០៣
បំណុលហិរញ្ញវត្ថុ												
ប្រាក់បញ្ញើរបស់អតិថិជន	៣៣.០៥៤.០៣៥	៤៦.២៤២.៤៩១	៧០២.០៣២.៦០១	៣៧០.៤៩៨.២៧០	-	-	-	-	-	-	៣០.៥៧១.៤៧៨	១.១៧៩.២៨៦.៦៤០
ប្រាក់កម្ចី	៤៣.២៤១.២២៦	-	២៦.០៣៤	៣.០៩០.២០១	៨៦.៧៩១	-	-	-	-	-	៤៦.៤៤៤.២៥២	៤៦.៤៤៤.២៥២
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	-	-	-	-	១៣.២៦០	១៣.២៦០
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	-	-	១៣.០៥៨.០៤២	១៣.០៥៨.០៤២
បំណុលហិរញ្ញវត្ថុសរុប	៧៦.២៩៥.២៦១	៤៦.២៤២.៤៩១	៧០២.០៣២.៦០១	៣៧០.៤៩៨.២៧០	៨៦.៧៩១	-	-	-	-	-	១៣៦.៦៤២.៧៨០	១.២៣៨.៧៨៨.១៥៤
គម្លាតតម្លៃអត្រាការប្រាក់សរុប	១៦.២៤៤.៦៥៣	១៥៩.៥៨១.៨០៦	(៦១៧.៥៤១.៩៨៤)	១៤៩.០២៨.២៧៥	(៨៦.៧៩១)	-	-	-	-	-	១៤៣.៩៨៨.៦០៩	១៤៣.៩៨៨.៦០៩
កិត្តិយានៈរៀល (កំណត់សម្គាល់ ៤.១.គ)	៦៥.៣៨៤.៧២៨	៦៤២.៣១៦.៧៦៩	(២.៤៨៥.៦០៦.៤៨៦)	៥៩៩.៨៣៨.៨០៧	(៣៤៩.៣៣៤)	-	-	-	-	-	១.៧៥៧.៩៦៩.៦៦៦	៥៧៥.៥៥៤.១៥០
ក្រៅតារាងតុល្យការ												
កិច្ចសន្យាផ្តល់ឥណទាន	៣៤.៩៣២.៤៥៨	-	-	-	-	-	-	-	-	-	៣៤.៩៣២.៤៥៨	៣៤.៩៣២.៤៥៨
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	២.៥៥៧.២៨៦	-	-	-	-	-	-	២.៥៥៧.២៨៦	២.៥៥៧.២៨៦
គម្លាតកំណត់ការប្រាក់ឡើងវិញសរុប	៣៤.៩៣២.៤៥៨	-	-	២.៥៥៧.២៨៦	-	-	-	-	-	-	៣៧.៤៩៤.៧៤៤	៣៧.៤៩៤.៧៤៤
សមមូលកាន់រៀល (កំណត់សម្គាល់ ៤.១.គ)	១៤០.៦០៣.១៤៣	-	-	១០.២៩៣.០៧៦	-	-	-	-	-	-	១៥០.៨៩៦.២១៩	១៥០.៨៩៦.២១៩

(គ) ហានិភ័យអត្រាការប្រាក់ (គ)

	១ខែ		១ខែទៅ៣ខែ		៣ខែទៅ៦ខែ		១ឆ្នាំទៅ៥ឆ្នាំ		ពុំមានការប្រាក់		សរុប	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣												
ទ្រព្យសកម្មហិរញ្ញវត្ថុ												
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	-	-	-	-	-	២៧.៨៨៣.៧២៥	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារកណ្តាល	-	-	៤.៥០០.០០០	-	-	-	-	-	-	-	៥៣.៧២៣.១១៧	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ	-	-	២៧.៥៩៤.៧៧៨	-	-	-	-	-	-	-	៨.៥៨៤.៧២៣	៣៦.១៧៩.៥០១
ឥណទាន និងបុរេប្រទាន	២.០០១.៣៨៤	៤៨០.៣០៤	៣៥.៦៥០.៣៨៧	៩៨.៧៦៥.៦៣៦	៥៩៥.៤៣០.៩៧១	-	-	-	-	-	៧៣២.៣៦៨.៦៨២	៧៣២.៣៦៨.៦៨២
វិនិយោគមូលបត្រ	-	-	-	៣១.២២៤.៥២១	១៥.០០០.០០០	-	-	-	-	-	៤៦.២២៤.៥២១	៤៦.២២៤.៥២១
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	៥៨៤.៦៧០	៥៨៤.៦៧០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.០០១.៣៨៤	៣២.៥៧៥.០៨២	៦៦.៨៧៤.៩០៨	១១៣.៧៦៥.៦៣៦	៥៩៥.៤៣០.៩៧១	៨៦.២៧៦.២៣៥	៨៦.២៧៦.២៣៥	៨៦.២៧៦.២៣៥	៨៦.២៧៦.២៣៥	៨៦.២៧៦.២៣៥	១.៥០៦.៦០៦.៦០៦	១.៥០៦.៦០៦.៦០៦
បំណុលហិរញ្ញវត្ថុ												
ប្រាក់បញ្ញើរបស់អតិថិជន	២.១៦៤.៧៧១	២.៨៨៥.៩៣១	៤៥៣.៤៣៧.៩៦៥	១០០.២០០.៨៦៥	-	-	-	-	-	-	៥៨៥.៨៦៣.៤៨២	៥៨៥.៨៦៣.៤៨២
ប្រាក់កម្ចី	-	-	-	-	-	-	-	-	-	-	១១៤.៦៥៣.០៣០	១១៤.៦៥៣.០៣០
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	-	-	-	-	១៨.៤៩១	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	-	-	៧.៧០២.១៥៦	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប	២.១៦៤.៧៧១	២.៨៨៥.៩៣១	៤៥៣.៤៣៧.៩៦៥	១០០.២០០.៨៦៥	១៤៤.៤៩៦.១៣០	-	-	-	-	-	៧១២.២៤២.៣៦២	៧១២.២៤២.៣៦២
គម្លាតតម្លៃអត្រាការប្រាក់សរុប	(១៦៣.៣៨៧)	២៩.៦៧៩.១៥១	(៣៨៦.៥៦៣.០៥៧)	(៣២.៧៣០.៤៩៤)	៥៩៥.៤៣០.៩៧១	(២០.៩៦៦.១២៧)	(២០.៩៦៦.១២៧)	(២០.៩៦៦.១២៧)	(២០.៩៦៦.១២៧)	(២០.៩៦៦.១២៧)	១៨៤.៦៨៦.០៥៧	១៨៤.៦៨៦.០៥៧
កិត្តិយានៈរៀល (កំណត់សម្គាល់ ៤.១.គ)	(៦៦៧.៤៣៦)	១២១.២៣៩.៣៣២	(១.៥៧៩.១១០.០៨៨)	(១៣៣.៧០៤.០៦៨)	២.៤៣២.៣៣៥.៥១៧	(៨៥.៦៤៦.៦២៩)	(៨៥.៦៤៦.៦២៩)	(៨៥.៦៤៦.៦២៩)	(៨៥.៦៤៦.៦២៩)	(៨៥.៦៤៦.៦២៩)	១៨៤.៦៨៦.០៥៧	១៨៤.៦៨៦.០៥៧
ក្រៅតារាងតុល្យការ												
កិច្ចសន្យាផ្តល់ឥណទាន	៤០.៥២២.៦៦០	-	-	-	-	-	-	-	-	-	៤០.៥២២.៦៦០	៤០.៥២២.៦៦០
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	៤.៧២៨.៧៨៩	-	-	-	-	-	-	៤.៧២៨.៧៨៩	៤.៧២៨.៧៨៩
សាច់ប្រាក់អាយុស្រុកក្រៅតារាងតុល្យការ	៤០.៥២២.៦៦០	-	-	៤.៧២៨.៧៨៩	-	-	-	-	-	-	៤៥.២៥៧.៤៤៩	៤៥.២៥៧.៤៤៩
កិត្តិយានៈរៀល (កំណត់សម្គាល់ ៤.១.គ)	១៦៥.៥៣៥.០៦៦	-	-	១៩.៣១៧.១០៣	-	-	-	-	-	-	១៨៤.៨៥២.១៦៩	១៨៤.៨៥២.១៦៩





ក) លំហូរសាច់ប្រាក់អនិស្សន្ទ (ត)

កំណត់ត្រា	១ខែ		១ខែទៅ៣ខែ		៣ខែទៅ១២ខែ		១ឆ្នាំទៅ៥ឆ្នាំ		លើស៥ឆ្នាំ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កំណត់ត្រា ១១ ខែធ្នូ ឆ្នាំ២០២៤												
ទ្រព្យសកម្មហិរញ្ញវត្ថុសាច់ប្រាក់ក្នុងដៃ	២៧.៧៦២.២៧១	-	-	-	-	-	-	-	-	-	២៧.៧៦២.២៧១	
	៣៦៦.៣៨៧.១២៤	១២៨.៤៦០	-	-	-	-	-	-	-	-	៣៦៦.៥១៥.៥៨៤	
	៧៩.៩២៥.៨៨២	៩៤.៨៦១.៣៨៧	-	-	-	-	-	-	-	-	១៧៤.៧៨៦.៨៦៩	
	៩២.៥៣៩.៩១៤	៩៥.៨៣៤.៤៥០	-	-	-	-	-	-	-	-	១៨៨.៣៧៤.៣៦៤	
	-	១៥.០០០.០០០	-	-	-	-	-	-	-	-	១៥.០០០.០០០	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	៦.៣៣០.៥៥៣	
	៥៦៦.៦១៤.៧៩១	២០៥.៨២៤.២៩៧	២០៥.៨២៤.២៩៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	៨៤.៤៩០.៦១៧	១.៣៨២.៧៨៦.៨០៣	
	៦៣.៦២៥.៥១៣	៤៦.២៤២.៤៩១	៤៦.២៤២.៤៩១	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	៧០២.០០៦.៥៦៧	១.១៧៥.២៨២.៦៤០	
	៤៣.២៤១.២២៦	-	-	២៦.០៣៤	២៦.០៣៤	២៦.០៣៤	៣.០៩០.២០១	៣.០៩០.២០១	៣.០៩០.២០១	៣.០៩០.២០១	៤៦.៤៤៤.២៥២	
	១៣.២៦០	-	-	-	-	-	-	-	-	-	១៣.២៦០	
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.០៥៨.០៤២	-	-	-	-	-	-	-	-	-	១៣.០៥៨.០៤២	
	១១៩.៩៣៨.០៤១	៤៦.២៤២.៤៩១	៤៦.២៤២.៤៩១	៧០២.០៣២.៦០១	៧០២.០៣២.៦០១	៧០២.០៣២.៦០១	៣៧០.៤៩៨.២៧០	៣៧០.៤៩៨.២៧០	៣៧០.៤៩៨.២៧០	៣៧០.៤៩៨.២៧០	១.២៣៨.៧៩៨.១៩៤	
	៤៤៦.៦៧៦.៧៩០	១៥៩.៥៨១.៨០៦	១៥៩.៥៨១.៨០៦	(៦១៧.៥៤១.៩៨៤)	(៦១៧.៥៤១.៩៨៤)	(៦១៧.៥៤១.៩៨៤)	១៤៩.០២៨.២៧៥	១៤៩.០២៨.២៧៥	១៤៩.០២៨.២៧៥	១៤៩.០២៨.២៧៥	១៤៩.០២៨.២៧៥	
	១.៧៩៧.៨៧៣.៩១៩	៦៤២.៣១៦.៧៦៩	៦៤២.៣១៦.៧៦៩	(២.៤៨៥.៦០៦.៤៨៦)	(២.៤៨៥.៦០៦.៤៨៦)	(២.៤៨៥.៦០៦.៤៨៦)	៥៥៩.៨៣៨.៨០៧	៥៥៩.៨៣៨.៨០៧	៥៥៩.៨៣៨.៨០៧	៥៥៩.៨៣៨.៨០៧	១.១៤៩.៥៥៤.១៥១	
	-	-	-	-	-	-	-	-	-	-	-	
ក្រៅតារាងតុល្យការ												
កិច្ចសន្យាផ្តល់ឥណទាន	៣៤.៩៣២.៤៥៨	-	-	-	-	-	-	-	-	-	៣៤.៩៣២.៤៥៨	
	-	-	-	២.៥៥៧.២៨៦	២.៥៥៧.២៨៦	២.៥៥៧.២៨៦	-	-	-	-	២.៥៥៧.២៨៦	
	៣៤.៩៣២.៤៥៨	-	-	២.៥៥៧.២៨៦	២.៥៥៧.២៨៦	២.៥៥៧.២៨៦	-	-	-	-	៣៧.០៤៦.០២៩	
	១៤០.៦០៣.១៤៣	-	-	១០.២៩៣.០៧៦	១០.២៩៣.០៧៦	១០.២៩៣.០៧៦	-	-	-	-	១៥០.៨៩៦.២១៩	
	-	-	-	-	-	-	-	-	-	-	-	

គ) លំហូរសាច់ប្រាក់អនិស្សន្ទ (ត)

១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	២៧.៨៨៣.៧២៥	-	-	-	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារកណ្តាល	៤៩.២២៣.១១៧	៤.៥០០.០០០	-	-	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារផ្សេងៗ	៨.៥៨៤.៧២៣	២៧.៥៩៤.៧៧៨	-	-	៣៦.១៧៩.៥០១
គណនានិងបុរេប្រទាន	១.៩៧០.៣០១	៤៨៧.៤៤៨	៣៧.៥៤៨.៧៨២	១១៨.៤៨៣.៥៥៧	១.១៣៨.៩៧៦.០៨៤
វិនិយោគមូលបត្រ	-	-	៣១.២២៤.៥២១	១៥.០០០.០០០	-
ទ្រព្យសកម្មផ្សេងៗ	២.០០០	១.០០០	៣៨.៧៨០	២៩៥.១៥០	៦៣៧.០៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា					
	៨៧.៦៦៣.៨៦៦	៣២.៥៨៣.២២៦	៦៨.៩២២.០៨៣	១៣៣.៧៧៨.៧០៧	១.៣០៣.៦២៣.៩៥៧
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើបឋមអតិថិជន	៣៥.១៣៤.៧០៧	៤.៩២៨.៤៥៨	៤៧៤.១៩០.៦៥២	១១១.៣៨៣.៦៧៥	-
ប្រាក់កម្ចី	១០១.៩១៨	១៩៣.៩៧៣	៨១៨.២១៨	១១៥.០១៩.៦០២	-
អត្ថប្រយោជន៍និយោជិត	១៨.៤៩១	-	-	-	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៧០២.១៥៦	-	-	-	៧.៧០២.១៥៦
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា					
	៤២.៩៥៧.២៧៦	៥.១២២.៤៣១	៤៧៥.០០៨.៨៧០	២២៦.៤០៣.២៧៧	៧៤៩.៤៩១.៨៥០
លើស/(ខ្វះ) នៃសាច់ប្រាក់ងាយស្រួលសន្ទ					
	៤៤.៧០៦.៥៩៤	២៧.៤៦០.៧៩៥	(៤០៦.១៩៦.៧៨៧)	(៩២.៦២៤.៥៧០)	៥៥៤.១៣២.១៤៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)					
	១៨២.៦២៦.៤៣៦	១១២.១៧៧.៣៤៨	(១.៦៥៩.៣១៣.៨៧៥)	(៣៧៨.៣៧១.៣៦៨)	២.២៦៣.៦២៩.៨២០
ក្រៅតារាងតុល្យការ					
កិច្ចសន្យាផ្តល់ឥណទាន	៤០.៥២២.៦៦០	-	-	-	-
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	៤.៧២៨.៧៨៩	-	-
សាច់ប្រាក់ងាយស្រួលសន្ទក្រៅតារាងតុល្យការ					
	៤០.៥២២.៦៦០	-	៤.៧២៨.៧៨៩	-	៤៥.២៥១.៤៤៩
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)					
	១៦៥.៥៣៥.០៦៦	-	១៩.៣១៧.១០៣	-	១៨៤.៨៥២.១៦៩

៣៤.៤. ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល

តារាងខាងក្រោមនេះ គឺជាការបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលដែលវិភាគដោយយោងទៅតាមរយៈពេលដែលគេបានរំពឹងថា នឹងអាចទទួលបានមកវិញ ឬបានទូទាត់មកវិញ។

ឆ្នាំ២០២៤		2024	
ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ក្នុងដៃ	-	២៧.៧៦២.២៧១	២៧.៨៨៣.៧២៥
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារកណ្តាល	-	៣៦.៥១៥.៥៨៤	៥៣.៧២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់នៅធនាគារផ្សេងៗ	-	១៧៤.៧៨៦.៨០៩	៣៦.១៧៩.៥០១
គណនានិងបុរេប្រទាន	២៤១.៣៩៤.៨៤៤	៥១៩.៥២៦.៥៤៥	៧៦០.៩២១.៣៨៥
វិនិយោគមូលបត្រ	-	៤៦.៤៧០.១៣៧	៣១.២២៤.៥២១
ទ្រព្យសកម្មផ្សេងៗ	-	៦.៣៣០.៥៥៣	៤១.៧៨០
ផលរំលែក	៥២៥.៨៥៧.០៩៨	១.៣៨២.៧៨៦.៨០៣	១៨៧.១៨៤.៥៧៧
ផលរំលែក	៥២៥.៨៥៧.០៩៨	១.៣៨២.៧៨៦.៨០៣	១៨៧.១៨៤.៥៧៧
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរំលែកបទប្បញ្ញត្តិនៅធនាគារកណ្តាល	-	១១៣.២៤៤.៨២១	-
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	៣.០៧៥.៤៨៨	-
សិទ្ធិនិយោគប្រើប្រាស់ទ្រព្យសកម្ម	-	៨.១២០.៩៨៨	-
ទ្រព្យសកម្មអរូបី	-	៥.៤០៥.២១៣	-
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ	៣.៧៨០.៦៨៩	៨.០០៦.៣៤៨	២.៥១២.៥៣៧
ផលរំលែក	៣.៧៨០.៦៨៩	១៣៧.៨៥២.៨៦៨	២.៥១២.៥៣៧
ផលរំលែក	៣.៧៨០.៦៨៩	១៣៧.៨៥២.៨៦៨	២.៥១២.៥៣៧
ទ្រព្យសកម្មសរុប			
ផលរំលែក	៨៦០.៧១០.៣៩៤	១.៥២៤.៤២០.៣៦០	៨០៧.៥១៥.៦៤៧
ផលរំលែក	៨៦០.៧១០.៣៩៤	១.៥២៤.៤២០.៣៦០	៨០៧.៥១៥.៦៤៧
គិតជាពាន់រៀល (កំណត់សម្គាល់ ៤.១.គ)			
ផលរំលែក	៣.៤៦៤.៣៥៩.៣៣៦	២.៦៧១.៤៣២.៦១៤	៣.២៥៨.៧០១.៤១៩
ផលរំលែក	៣.៤៦៤.៣៥៩.៣៣៦	២.៦៧១.៤៣២.៦១៤	៣.២៥៨.៧០១.៤១៩



៣៤.៤. ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល (ត)

	ឆ្នាំ២០២៤			ឆ្នាំ២០២៣		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើពីអតិថិជន	៨១.៨៧៤.៥៧១	៣៦៧.៤០៨.០៦៩	១.១៧៩.២៨២.៦៤០	៤៥៨.៤៩៨.៦៦៧	១៣១.៣៦៤.៨១៥	៥៨៩.៨៦៣.៤៨២
ប្រាក់កម្ចី	៤៣.២៦៧.២៦០	៣.១៧៦.៩៩២	៤៦.៤៤៤.២៥២	៧០.៧៣៤.៨៣៦	៤៣.៩១៨.១៩៤	១១៤.៦៥៣.០៣០
អត្ថប្រយោជន៍និយោជិត	១៣.២៦០	-	១៣.២៦០	១៨.៤៩១	-	១៨.៤៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.០៥៨.០៤២	-	១៣.០៥៨.០៤២	៧.៧០២.១៥៦	-	៧.៧០២.១៥៦
	៨៦៨.២១៣.១៣៣	៣៧០.៥៨៥.០៦១	១.២៣៨.៧៩៨.១៥៤	៥៣៦.៩៥៤.០៥០	១៧៥.២៨៣.០០៩	៧១២.២៣៧.១៥៩
បំណុលមិនមែនហិរញ្ញវត្ថុ						
បំណុលតិកតិសន្យា	២.៣៩៧.៥០៩	៧.៧៦៣.៥៩១	១០.១៦១.១០០	២.៣៧០.១០៨	៩.៨២៦.១១៦	១២.១៩៦.២២៤
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	-	-	-	-	-	-
បំណុលពន្ធពន្យារ	-	៤៤៩.៨៨៨	៤៤៩.៨៨៨	-	១.៤១៧.១៧៣	១.៤១៧.១៧៣
បំណុលមិនមែនហិរញ្ញវត្ថុផ្សេងៗ	៣៤៣.៣៣៥	-	៣៤៣.៣៣៥	៣៦៨.២៨៩	-	៣៦៨.២៨៩
	២.៧៤០.៨៤៤	៨.២២៣.៤៧៩	១០.៩៦៤.៣២៣	២.៧៣៨.៣៩៧	១១.២៤៣.២៨៥	១៣.៩៨១.៦៨២
បំណុលសរុប	៨៧០.៩៥៣.៩៧៧	៣៧៨.៧៩៨.៥៤០	១.២៤៩.៧៥២.៥១៧	៥៣៩.៦៩២.៤៤៧	១៨៦.៥២៦.២៩៤	៧២៦.២១៨.៧៤១
កិត្តិយាត្រាទៀល (កំណត់សម្គាល់ ៤.១.គ)	៣.៥០៥.៥៨៩.៧៥៧	១.៥២៤.៦៦៤.១២៤	៥.០៣០.២៥៣.៨៨១	២.២០៤.៦៤៤.០៥៥	៧៦១.៩៥៩.៩២៨	២.៩៦៦.៦០៣.៩៨៣

៣៤.៥. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ក) ឧបករណ៍ហិរញ្ញវត្ថុរក្សាសំរែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុរក្សាសំរែងតាមតម្លៃសមស្របទេ។

ខ) ឧបករណ៍ហិរញ្ញវត្ថុមិនរក្សាសំរែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងសមតុល្យយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

i. ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារកណ្តាល និងធនាគារផ្សេងៗ

សមតុល្យយោងនៃប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

ii. គណនី និង បុរេប្រទានទៅអតិថិជន

ចំពោះគណនីដែលមានអត្រាចេរ ហើយមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅសមតុល្យយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះគណនីដែលមានអត្រាចេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្រប ត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់គណនីនាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់គណនីមានហានិភ័យគណនី និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានរាយការណ៍តាមតម្លៃប្រាក់ចេញជាមួយនឹងអត្រាការប្រាក់របស់គណនីតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃគណនី និងបុរេប្រទានទៅអតិថិជនដែលមានរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាទាតាមការបរិច្ឆេទរាយការណ៍។

iii. ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌគណនីស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាសមតុល្យសាច់ប្រាក់ដែលត្រូវសងទាតាមការបរិច្ឆេទរាយការណ៍។

iv. ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

សមតុល្យយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

v. ប្រាក់កម្ចី

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹង សមតុល្យយោងរបស់វា។

៣៤.៦. ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗ ដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់ស្ទួនរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាត សាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់៤.១.គ)		(កំណត់សម្គាល់៤.១.គ)	
ដើមទុនថ្នាក់ទី១				
ដើមទុន	២៥០.០០០.០០០	១.០០៦.២៥០.០០០	២៥០.០០០.០០០	១.០២១.២៥០.០០០
ខាតបង្គរ	(៥៣.៤៧០.២៤៥)	(២១៨.៦៨៥.៨៧១)	(២៦.២៨៦.៥៥០)	(១០៧.៨០៩.៦៥០)
ដក៖ ទ្រព្យសកម្មអរូបី	(៥.៤០៥.២១៣)	(២១.៧៥៥.៩៨២)	(៥.៧០៨.៦៤៦)	(២៣.៣១៩.៨១៩)
ដក៖ គណនាផ្តល់ឱ្យភាគីពាក់ព័ន្ធ	(២.៨៧៨.២៧៣)	(១១.៥៨៥.០៤៩)	(២.៧៧០.០៩៣)	(១១.៣១៥.៨៣០)
	១៨៨.២៤៦.២៦៩	៧៥៤.២២៣.០៩៨	២១៥.២៣៤.៧១១	៨៧៨.៨០៤.៧០១
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	២២.៩៥៨.៧៤៨	៩២.៤០៨.៩៦១	៧.៦២៦.៨០២	៣១.១៥៥.៤៨៦
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	២២.៩៥៨.៧៤៨	៩២.៤០៨.៩៦១	៧.៦២៦.៨០២	៣១.១៥៥.៤៨៦
សរុប ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២				
	២១១.២០៥.០១៧	៨៤៦.៦៣២.០៥៩	២២២.៨៦១.៥១៣	៩០៩.៩៦០.១៨៧

៣៥. ព្រឹត្តិការណ៍កើតឡើងបន្តបន្ទាប់នៃការិយបរិច្ឆេទរាយការណ៍

មិនមានព្រឹត្តិការណ៍សំខាន់ៗណាមួយបានកើតឡើងបន្ទាប់ពីចុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែតម្រូវ ឬការបង្ហាញ ត្រូវធ្វើក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះឡើយ។

៣៦. ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

ធនាគារ ព្រីនស៍ ម.ក

លេខទូរសព្ទ៖ 1800-20-8888 (ឥតគិតថ្លៃ)

អ៊ីមែល៖ info@princebank.com.kh

គេហទំព័រ៖ www.princebank.com.kh

ទីស្នាក់ការកណ្តាល៖ ជាន់ទី១៨ អគារភ្នំពេញថោរើរ
លេខ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត
ខណ្ឌលមករា រាជធានីភ្នំពេញ